


របាយការណ៍ ប្រចាំឆ្នាំ ២០១៩





មាតិកា

១

ទិដ្ឋភាពទូទៅ

អំពីធនាគារ ព្រីនស៍ ម.ក	១
សាររបស់ប្រធានក្រុមប្រឹក្សាភិបាល	៣
សាររបស់ប្រធាននាយកប្រតិបត្តិ	៤
ចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃ	៥

២

ព័ត៌មានសំខាន់ៗរបស់ធនាគារ

ប្រវត្តិរូបក្រុមប្រឹក្សាភិបាល	៩
ប្រវត្តិរូបទីប្រឹក្សានៃក្រុមប្រឹក្សាភិបាល	១៣
ប្រវត្តិរូបគណៈគ្រប់គ្រង	១៥
សេចក្តីសង្ខេបសំខាន់ៗនៃអាជីវកម្មឆ្នាំ២០១៩	២១
សេចក្តីសង្ខេបអំពីហិរញ្ញវត្ថុ	២១
លទ្ធផលហិរញ្ញវត្ថុ	២២
សមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០១៩	២៣
ជំហានដោតជ័យ	២៧
បណ្តាញការិយាល័យប្រតិបត្តិការ	២៩
បណ្តាញអេធីអឹម	៣០
ផលិតផល និងបណ្តាញសេវាកម្ម	៣១
ធនធានមនុស្ស	៣២
គម្រោងឌីជីថល	៣៥
មុខងារប្រតិបត្តិការ	៣៦

៣

រចនាសម្ព័ន្ធធនាគារ

រចនាសម្ព័ន្ធរបស់ស្ថាប័ន	៣៧
អភិបាលកិច្ច	៣៩
ភាគទុនិក	៤០
ក្រុមប្រឹក្សាភិបាល	៤១

៤

ទំនួលខុសត្រូវសង្គម

ការអនុវត្តគោលការណ៍ហិរញ្ញវត្ថុប្រកប ដោយចីរភាព	៤៧
ទំនួលខុសត្រូវសង្គម	៤៩
ការអប់រំ	៤៩
សុខភាព និងកីឡា	៥៣
អាជីពយុវជន និងសហគ្រិនភាព	៥៦

៥

ការទទួលស្គាល់នានា

ព័ត៌មានស្ថាប័ន	៦០
----------------	----

៦

របាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	៦៣
របាយការណ៍សវនករឯករាជ្យ	៦៦
របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម	៦៩
កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ	៧៥

ទិដ្ឋភាពទូទៅ



អំពីធនាគារ ព្រីនស៍ ម.ក



ធនាគារ ព្រីនស៍ ម.ក បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅក្នុងឆ្នាំ២០១៥ ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនមួយដែលមានឈ្មោះថា "គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី" ហើយបន្ទាប់មកត្រូវបានប្រែក្លាយទៅជាធនាគារពាណិជ្ជកម្មតាមរយៈអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការ ធនាគារលេខ ៨ ៤៦ ចេញដោយធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨។ ទិស្នាក់ការកណ្តាលរបស់ធនាគារ ព្រីនស៍ ម.ក ស្ថិតនៅអគារលេខ ១៧៥ អាហេសេដេ មហាវិថីម៉ៅសេទុង ភូមិ៥ សង្កាត់ទួលស្វាយព្រៃទី ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ធនាគារ ព្រីនស៍ ម.ក ត្រូវបានបង្កើតឡើងក្នុងទម្រង់ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិតក្នុងបញ្ជីពាណិជ្ជកម្មលេខ ០០០១៤៦២៧ របស់ក្រសួងពាណិជ្ជកម្ម។ ដោយមានមូលដ្ឋានដើមទុនដ៏រឹងមាំជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើបប្រកបដោយជំនាញច្បាស់លាស់ និងការយល់ដឹងយ៉ាងទូលំទូលាយអំពីទីផ្សារក្នុងស្រុក។ ធនាគារមានចក្ខុវិស័យក្នុងការក្លាយជា "ធនាគារឌីជីថលល្អបំផុតនៅកម្ពុជា" ដោយផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុថ្មីៗ តាមរយៈបណ្តាញចម្រុះដែលមានរួមទាំងបណ្តាញឌីជីថលប្រកបដោយភាពច្នៃប្រឌិតដែលផ្តល់នូវភាពងាយស្រួលសម្រាប់អតិថិជន។ យើងចង់ចូលរួមចំណែកក្នុងការផ្តល់ជូននូវផលិតផលសម្រាប់អតិថិជនបុគ្គល និងការអភិវឌ្ឍអាជីវកម្មរបស់សហគ្រាសជនតូច និងមធ្យម ហើយបាននឹងកំពុងពង្រីកសេវាកម្មបន្ថែមទៀតដើម្បីចាប់យកចំណែកទីផ្សារថ្មីតាមរយៈសេវាធនាគារអាទិភាព។

មកដល់ចុងឆ្នាំ២០១៩ ធនាគារ ព្រីនស៍ ម.ក មានសាខាសរុបចំនួន ២៨ ដែលមានសាខាចំនួន ៨ ស្ថិតនៅក្នុងរាជធានីភ្នំពេញ និង២០សាខាទៀតស្ថិតនៅតាមបណ្តាខេត្ត។ សាខាដែលមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញមានដូចជា៖ ធនាគារ ព្រីនស៍ ម.ក (ការិយាល័យកណ្តាល) សាខាខណ្ឌពោធិ៍សែនជ័យ-សង្កាត់ចោមចៅទី៣ សាខាខណ្ឌជ្រោយចង្វារ-សង្កាត់ព្រែកលៀប សាខាខណ្ឌ៧មករា-សង្កាត់វាលវែង សាខាខណ្ឌចំការមន-សង្កាត់ទន្លេបាសាក់ សាខាខណ្ឌច្បារអំពៅ-សង្កាត់និរោធ សាខាខណ្ឌចំការមន-សង្កាត់ផ្សារដើមថ្កូវ និងសាខាខណ្ឌឫស្សីកែវ-សង្កាត់ទួលសង្កែទី២។ ទីតាំងនៅតាមបណ្តាខេត្តរួមមាន សាខាក្រុងតាខ្មៅ (ខេត្តកណ្តាល) សាខាខេត្តបាត់ដំបង សាខាខេត្តសៀមរាប សាខាខេត្តកំពង់ចាម សាខាខេត្តព្រះសីហនុ សាខាខេត្តព្រៃវែង សាខាខេត្តស្វាយរៀង សាខាខេត្តក្រចេះ សាខាខេត្តរតនៈគីរី សាខាខេត្តកំពង់ឆ្នាំង សាខាខេត្តព្រះវិហារ សាខាខេត្តតាកែវ សាខាខេត្តកំពង់ស្ពឺ សាខាខេត្តកំពត សាខាខេត្តក្បួងឃ្មុំ សាខាខេត្តស្ទឹងត្រែង សាខាខេត្តបន្ទាយមានជ័យ (សាខាក្រុងប៉ោយប៉ែត និងសាខាទីរួមខេត្តបន្ទាយមានជ័យ) សាខាខេត្តពោធិ៍សាត់ និងសាខាខេត្តកំពង់ធំ។

ឆ្នាំ២០១៩ គឺជាឆ្នាំដែលធនាគារ ព្រីនស៍ ម.ក បានដាក់ចេញនូវផលិតផល និងសេវាកម្មកាន់តែសម្បូរបែបជូនទៅកាន់សាធារណជន មានដូចជា៖ គណនីចរន្ត និងគណនីសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក ប្រាក់បញ្ញើមានកាលកំណត់ ឥណទានគេហដ្ឋាន ឥណទានផ្ទាល់ខ្លួន ឥណទានអាជីវកម្ម និងឥណទានវិបារូបជាដើម។

ធនាគារ ព្រីនស៍ ម.ក មានការប្តេជ្ញាចិត្តយ៉ាងមុតមាំដើម្បីគាំទ្រដល់កិច្ចការសង្គមនៅក្នុងវិស័យអប់រំ វិស័យសុខាភិបាល កីឡា យុវជន និងសហគ្រិនភាព។

សាររបស់ប្រធានក្រុមប្រឹក្សាភិបាល

ឆ្នាំ២០១៩ គឺជាឆ្នាំដំបូងដែលយើងបានធ្វើប្រតិបត្តិការជាធនាគារពាណិជ្ជពេញលេញ ហើយក្នុងឆ្នាំកន្លងទៅនេះ យើងបានព្យាយាមពង្រីកខ្លួនដើម្បីឆ្លើយតបដល់តម្រូវការគ្រប់យ៉ាងរបស់អតិថិជន។ យើងបានផ្តោតការយកចិត្តទុកដាក់លើការពង្រឹងអភិបាលកិច្ច និងពង្រីកបណ្តាញប្រតិបត្តិការអាជីវកម្មរបស់យើងឱ្យកាន់តែទូលំទូលាយ។

គណៈកម្មាធិការក្រុមប្រឹក្សាភិបាលមួយថ្មីបន្ថែមទៀតត្រូវបានបង្កើតឡើងដើម្បីជួយក្រុមប្រឹក្សាភិបាលក្នុងការត្រួតពិនិត្យប្រតិបត្តិការអាជីវកម្មរបស់ធនាគារ។ គណៈកម្មាធិការក្រុមប្រឹក្សាភិបាលនាពេលបច្ចុប្បន្នរួមមាន គណៈកម្មាធិការសវនកម្ម និងប្រតិបត្តិកម្ម គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងផលិតផលថ្មី និងគណៈកម្មាធិការផ្តល់តម្លៃការ និងជ្រើសតាំង។

ទាក់ទងនឹងប្រតិបត្តិការអាជីវកម្ម ធនាគារបានផ្តល់ជូនផលិតផល និងសេវាកម្មកាន់តែច្រើនពង្រីកបណ្តាញសាខានៅទូទាំងប្រទេស បង្កើតបណ្តាញធនាគារឌីជីថល និងម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ ដែលផ្តល់ជូននូវភាពងាយស្រួល និងបទពិសោធន៍កាន់តែប្រសើរសម្រាប់អតិថិជនរបស់យើង។

អំពីលទ្ធផលហិរញ្ញវត្ថុ យើងបានបន្តទទួលបានលទ្ធផលរីកចម្រើនក្នុងឆ្នាំ២០១៩។ ប្រាក់ចំណូល និងទ្រព្យសកម្មទាំងអស់បានកើនឡើងលើសពីការរំពឹងទុករបស់ក្រុមប្រឹក្សាភិបាល។ ការបង្កើនដើមទុនរហូតដល់ ២៥០លានដុល្លារ បានអនុញ្ញាតឱ្យយើងពង្រឹងជំហរហិរញ្ញវត្ថុរបស់យើងកាន់តែរឹងមាំ ដែលជាលទ្ធផល ធនាគារ ព្រីនស៍ ម.ក បានក្លាយជាធនាគារដែលមានដើមទុនខ្ពស់បំផុតមួយនៅក្នុងវិស័យធនាគារនៅកម្ពុជា។

ក្នុងដំណើរឆ្ពោះទៅមុខ យើងមានទស្សនវិស័យសុទ្ធិដ្ឋិនិយមអំពីអនាគតក៏ប៉ុន្តែយើងនៅតែទទួលស្គាល់ថា យើងត្រូវពង្រឹងបន្ថែមទៅលើអ្វីដែលបានសម្រេចនាពេលកន្លងមកដើម្បីបន្តអនុវត្តយុទ្ធសាស្ត្ររបស់យើងសម្រាប់ឆ្នាំ២០២០ ខាងមុខនេះ។

ក្នុងនាមក្រុមប្រឹក្សាភិបាល ខ្ញុំសូមថ្លែងអំណរគុណចំពោះធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធដទៃទៀតចំពោះការណែនាំតម្រង់ទិស និងការគាំទ្រនាពេលកន្លងមក។ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន និងដៃគូអាជីវកម្មរបស់យើងសម្រាប់ការបន្តជឿជាក់មកលើធនាគារ ព្រីនស៍ ម.ក។ ហើយជាចុងក្រោយ ខ្ញុំសូមអរគុណដល់គណៈគ្រប់គ្រង និងបុគ្គលិករបស់យើងទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញការងារដើម្បីសម្រេចបាននូវគោលដៅនៅក្នុងឆ្នាំ២០១៩នេះ ក៏ដូចជាកំពុងធ្វើការឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យដែលយើងបានកំណត់សម្រាប់ពេលអនាគត។

ឧកញ៉ា ចេន ហ្សឺ
ប្រធានក្រុមប្រឹក្សាភិបាល
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

សាររបស់ប្រធាននាយកប្រតិបត្តិ

កំណើនសេដ្ឋកិច្ចបានបន្តកើនឡើងជាបន្តបន្ទាប់ក្នុងអត្រាប្រមាណ ៧% ជាមធ្យមក្នុងមួយឆ្នាំដែលជាលទ្ធផលនៃការពង្រីកការនាំចេញយ៉ាងឆាប់រហ័ស ការកើនឡើងនៃតម្រូវការក្នុងស្រុក និងការវិនិយោគផ្ទាល់ពីបរទេស។ និន្នាការវិជ្ជមាននេះបានអនុញ្ញាតឱ្យធនាគារ ព្រីនស៍ ម.ក អាចអនុវត្តផែនការរយៈពេលប្រាំឆ្នាំរបស់ខ្លួនប្រកបដោយផ្លែផ្កាជាទីគាប់ចិត្ត។ នៅឆ្នាំ២០១៩ យើងមានការរីកចម្រើនយ៉ាងខ្លាំងដោយបណ្តាញសាខាបានកើនឡើងពីចំនួនត្រឹមតែ ៩សាខានៅដើមឆ្នាំ កើនឡើងដល់ ២៨សាខានៅបំណាច់ឆ្នាំ។ លើសពីនេះទៅទៀតយើងបានដាក់ដំណើរការម៉ាស៊ីនដក-ដាក់ប្រាក់ដោយស្វ័យប្រវត្តិ២២កន្លែងក្នុងរយៈពេលមួយឆ្នាំនេះ។ បណ្តាញសេវាកម្មទាំងនេះបានផ្តល់ភាពងាយស្រួលជូនអតិថិជននៅទូទាំងប្រទេស និងជួយបំពេញនូវតម្រូវការអតិថិជនឱ្យកាន់តែប្រសើរឡើង។

ក្នុងទិសដៅអនាគត ធនាគារ ព្រីនស៍ ម.ក ចង់ក្លាយជាធនាគារឌីជីថលដ៏ល្អជាប់គ្នា។ អាទិភាពរបស់យើងគឺ ធ្វើការប្រើប្រាស់ភាពច្នៃប្រឌិតផ្នែកឌីជីថល និងបច្ចេកវិទ្យាលើគ្រប់វិស័យនៃប្រតិបត្តិការ និងសេវាកម្មដើម្បីផ្តល់ជូននូវបទពិសោធន៍ធនាគារល្អប្រសើរ រហ័ស និងមានសុវត្ថិភាព ជូនដល់អតិថិជនរួមទាំងអ្នកដែលមិនទាន់មានគណនីនៅធនាគារនៅឡើយ។

ការដាក់ឱ្យប្រើប្រាស់នូវកម្មវិធី សេវាធនាគារតាមទូរស័ព្ទ បានអនុញ្ញាតឱ្យធនាគារ ព្រីនស៍ ម.ក ភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនកាន់តែប្រសើរឡើង ដែលអតិថិជននឹងទទួលបាននូវសេវាប្រកបដោយភាពងាយស្រួល។

សម្រាប់សេវាកម្មអតិថិជន យើងបានផ្តោតលើការបណ្តុះបណ្តាលបុគ្គលិកជំនាញរបស់យើង ដើម្បីកសាងទំនាក់ទំនងយូរអង្វែងជាមួយអតិថិជន។ ក្នុងចំណុចនេះផងដែរ បុគ្គលិកម្នាក់ៗទទួលបានចំណេះដឹងមិនត្រឹមតែអំពីផលិតផល និងសេវាកម្មធនាគាររបស់យើងប៉ុណ្ណោះទេ តែថែមទាំងអំពីតម្រូវការអតិថិជនយ៉ាងច្បាស់លាស់ទៀតផង ដែលអាចជួយដល់ការផ្តល់អនុសាសន៍ដ៏ល្អបំផុតជូនអតិថិជន។ ជាលទ្ធផល ចំនួនអតិថិជនបានកើនឡើងពី ២.២៦៣នាក់នៅឆ្នាំ២០១៨ ទៅ ១១.៥២៦នាក់ នៅឆ្នាំ២០១៩។

ចំពោះផ្នែកហិរញ្ញវត្ថុ ផលប៉ុន្តែងទានសរុបរបស់យើងបានកើនឡើងពី ១១,៤២លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៨ ទៅ ៣០៦,១លានដុល្លារនៅចុងឆ្នាំ២០១៩ ហើយទ្រព្យសកម្មសរុបរបស់យើងក៏បានកើនឡើងប្រមាណ ១៤០% គឺពី ១៧០,៧០លានដុល្លារអាមេរិក ទៅ ៤០៩,២៦លានដុល្លារអាមេរិក។

យើងមានមោទនភាពចំពោះការរីកចម្រើនផ្នែកធនធានមនុស្សដែលចំនួនបុគ្គលិកសរុបបានកើនឡើងពី ៦០០នាក់នៅឆ្នាំ២០១៨ ទៅជាង ១.០០០នាក់ នៅចុងឆ្នាំ២០១៩។ គោលដៅក្នុងការក្លាយជា " និយោជកដែលជាជម្រើសទីមួយ " បានធ្វើឱ្យធនាគារ ព្រីនស៍ ម.ក ខិតខំបំពេញកិច្ចការ និងទទួលបានពានរង្វាន់ " និយោជកល្អបំផុតទាំង១០០ នៅអាស៊ីប្រចាំឆ្នាំ២០១៩ " ពីស្ថាប័ន Employer Branding Institute, World HRD Congress, and Stars of the Industry Group នៅប្រទេសសិង្ហបុរី។ យើងពិតជាមានមោទនភាពដែលទទួលបានកិត្តិយសតាមរយៈរង្វាន់នេះក្នុងឆ្នាំដំបូងនៃការធ្វើប្រតិបត្តិការពេញលេញក្នុងនាមជាធនាគារពាណិជ្ជ។

ជាមួយនឹងមូលដ្ឋានគ្រឹះដ៏រឹងមាំដែលបានលើកឡើងខាងលើ យើងនឹងខិតខំបន្ថែមទៀត ដើម្បីពង្រឹងនូវតួនាទីរបស់យើងហើយក្លាយខ្លួនជាធនាគារឌីជីថលល្អបំផុត ដែលផ្តល់ជូនបទពិសោធន៍អតិថិជនដ៏ល្អឥតខ្ចោះដើម្បីបំពេញចិត្តវិស័យរបស់យើងក្នុងការក្លាយខ្លួនជា " ស្ថាប័នហិរញ្ញវត្ថុជម្រើសទី១សម្រាប់អតិថិជនរបស់យើង "។

សម្រាប់ឆ្នាំ២០២០ និងឆ្នាំបន្តទៀត យើងជឿជាក់ថាការបន្តនៃសន្ទុះវិជ្ជមានដែលមានកាលពីឆ្នាំកន្លងមក នឹងជម្រុញឱ្យយើងឆ្ពោះទៅសម្រេចគោលដៅអាជីវកម្មរបស់យើងនាពេលអនាគត។

ជាទីបញ្ចប់ក្នុងនាមគណៈគ្រប់គ្រងជាន់ខ្ពស់នៃ ធនាគារ ព្រីនស៍ ម.ក ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់អតិថិជន និយោជក រួមទាំងដៃគូអាជីវកម្មទាំងអស់ដែលបានគាំទ្រ និងចូលរួមចំណែកធ្វើឱ្យធនាគារសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរក្នុងឆ្នាំ២០១៩កន្លងទៅនេះ។

លោក ហិន សុរេសា

ប្រធាននាយកប្រតិបត្តិ
ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩



**ចក្ខុវិស័យ បេសកកម្ម
និងគុណតម្លៃ**

ចក្ខុវិស័យ

ក្លាយជាស្ថាប័នហិរញ្ញវត្ថុជម្រើសទីមួយរបស់អតិថិជនជានិច្ច

បេសកកម្ម

ជួយឱ្យអតិថិជនទទួលបានជោគជ័យតាមរយៈសេវាហិរញ្ញវត្ថុប្រកប
ដោយវិជ្ជាជីវៈ

គុណតម្លៃ

វិជ្ជាជីវៈ

យើងផ្តល់តម្លៃលើឯកសណ្ឋាន និងការប្រើប្រាស់ពាក្យសម្តីដោយការគោរពគ្នាទៅវិញទៅមក ទាំងក្នុង និងក្រៅការិយាល័យ។ លើសពីនេះយើងយកចិត្តទុកដាក់លើការបំពេញការងារ និង ការទទួលខុសត្រូវ។

ទំនួលខុសត្រូវ

យើងផ្តល់តម្លៃលើការតាំងចិត្ត ហើយយើងដឹងអំពីទម្ងន់នៃការទទួលខុសត្រូវចំពោះគ្រប់សកម្ម ភាពរបស់យើង។ យើងធានាថាសកម្មភាពរបស់យើងផ្តល់នូវលទ្ធផលជាវិជ្ជមានដើម្បីទប់ស្កាត់ ផលវិបាកអវិជ្ជមាន ផ្សេងៗដែលអាចប៉ះពាល់ដល់ធនាគារ។

សុចរិតភាព

យើងផ្តល់តម្លៃលើទង្វើនានាដែលធ្វើឡើងដោយផ្អែកលើក្រមសីលធម៌និងវិន័យរបស់ធនាគារ។ ការក្លែងបន្លំ និងការបោកប្រាស់ក្នុងទម្រង់ណាមួយក៏ដោយត្រូវបានហាមឃាត់។

សេចក្តីថ្លៃថ្នូរ

យើងផ្តល់តម្លៃលើសីលធម៌ល្អ និងឧត្តមគតិក្នុងការអនុវត្តការងារសម្រាប់ធនាគារ និងអតិថិជន។ លើសពីនេះ យើងផ្តល់តម្លៃលើការចេះចែករំលែកចំណេះដើម្បីការពិចារណារបស់ក្រុមការងារ និងដើម្បីពង្រឹងជំហររបស់យើងនៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុ។

ការប្តេជ្ញាចិត្ត

យើងផ្តល់តម្លៃលើការចេះគិតគូររកដំណោះស្រាយដើម្បីបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព និងលទ្ធផល។ នៅក្នុងធនាគាររបស់យើង ជាចំខាតមិនមានការដោះសារ ឬការមិនគោរពពាក្យ សន្យានោះទេ។

ការឱ្យតម្លៃខ្លួនឯង

យើងផ្តល់តម្លៃលើភាពជឿជាក់លើខ្លួនឯង និងការសម្រេចចិត្តដ៏ត្រឹមត្រូវដើម្បីដោះស្រាយបញ្ហា ទាំងក្នុង និងក្រៅធនាគារ។ យើងផ្តោតសំខាន់លើភាពសកម្មក្នុងការឆ្លើយតបប្រកបដោយ ប្រសិទ្ធភាព និងលទ្ធផល ចំពោះបញ្ហានៅក្នុងធនាគារ ឬជាមួយអតិថិជន។ យើងផ្តល់តម្លៃលើ ភាពរាបសា និងសមភាព ដើម្បីជាប្រយោជន៍ដល់ធនាគារទាំងមូល។

ព័ត៌មានសំខាន់ៗ របស់ធនាគារ







ប្រវត្តិរូបក្រុមប្រឹក្សាភិបាល



លោកឧកញ៉ា ចេន ហ៊ីង

ម្ចាស់ភាគហ៊ុន និងប្រធានក្រុមប្រឹក្សាភិបាល

លោកឧកញ៉ា ចេន ហ៊ីង គឺជាម្ចាស់ភាគហ៊ុន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារ ព្រីនស៍ ម.ក។ លោកធ្វើសេចក្តីសម្រេចចិត្តលើយុទ្ធសាស្ត្រ សំខាន់ៗទាក់ទងនឹងការបង្កើន និងការពង្រីកប្រតិបត្តិការអាជីវកម្មជាដើម។

បន្ថែមពីការវិនិយោគក្នុងវិស័យធនាគារ លោកឧកញ៉ា ចេន ហ៊ីង ក៏មានការ វិនិយោគទៅលើអាជីវកម្មផ្សេងៗដែលទាក់ទងនឹងវិស័យជាច្រើនដែរ។ លោក បានវិនិយោគទៅលើវិស័យអចលនទ្រព្យដូចជា សេវាភូមិភាគសំណង់អគារ អគារសណ្ឋាគារ ការអភិវឌ្ឍអចលនទ្រព្យ និងការគ្រប់គ្រងអចលនទ្រព្យ។

ចំពោះអាជីវកម្មពាក់ព័ន្ធនឹងវិស័យប្រព័ន្ធផ្សព្វផ្សាយលោកបានវិនិយោគទៅ លើក្រុមហ៊ុនភ្នាក់ងារទីផ្សារ និងការផ្គត់ផ្គង់សេវាអ៊ីនធឺណិត។

លោកឧកញ៉ា ចេន ហ៊ីង ក៏មានការវិនិយោគក្នុងអាជីវកម្មផ្តល់សេវាកម្មដល់ ការគ្រប់គ្រងនាវាកម្សាន្ត ផ្សារទំនិញលក់រាយ សេវាលម្អសួនច្បារ និងការវិនិ យោគមូលធនឯកជនជាដើម។





លោក ហ្គុយ ឆាយ

ម្ចាស់ភាគហ៊ុន និងអនុប្រធានក្រុមប្រឹក្សាអភិបាល

បន្ទាប់ពីបានចូលរួមក្នុងវិស័យឯកជនជាច្រើនឆ្នាំ លោក ហ្គុយ ឆាយ បានសម្រេចផ្តួចផ្តើមបង្កើតអាជីវកម្មផ្ទាល់ខ្លួនដោយសហការជាមួយដៃគូពាណិជ្ជកម្មផ្សេងទៀតក្នុងអំឡុងដើមឆ្នាំ២០១០។ នៅអំឡុងពេលប៉ុន្មានឆ្នាំដំបូង លោកផ្តោតជាពិសេសលើការអភិវឌ្ឍវិស័យអចលនទ្រព្យ។ ដោយទទួលបានការគាំទ្រខ្ពស់ពីដៃគូវិនិយោគ លោកបានពង្រីកការវិនិយោគចូលទៅក្នុងវិស័យមួយចំនួនទៀតជាពិសេសវិស័យហិរញ្ញវត្ថុ។ លោកបានបង្កើតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី ជាមួយនឹងគោលដៅនៃការបង្កើតធនាគារពាណិជ្ជដែលកំពុងដំណើរការនាពេលបច្ចុប្បន្ននេះ។

លោក ហ្គុយ ឆាយ ជាពាណិជ្ជករដែលមានទស្សនវិស័យវែងឆ្ងាយ យល់ច្បាស់ពីសក្តានុពលសេដ្ឋកិច្ចពាក់ព័ន្ធនឹងអាជីវកម្មគ្រប់ប្រភេទ និងចេះចាប់យកឱកាសដែលបុគ្គលិក។ លើសពីនេះលោកយល់ច្បាស់ពីបរិយាកាសពាណិជ្ជកម្មក្នុងស្រុក និងសក្តានុពលជំនួញដែលមានក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។

លោកមានអាជីវកម្មដទៃផ្សេងទៀតនៅក្នុងវិស័យទីផ្សារ សេវាកម្មបោះពុម្ព សេវាអ៊ីនធឺណិត ការចែកចាយទំនិញប្រើប្រាស់រហ័ស អចលនទ្រព្យ និងការវិនិយោគ។



លោក ហ៊ីន សុរចនា

អភិបាលមិនឯករាជ្យ និងប្រធាននាយកប្រតិបត្តិ

លោក ហ៊ីន សុរចនា គឺជាប្រធាននាយកប្រតិបត្តិ និងអភិបាលគ្រប់គ្រង ព្រមទាំងជាសមាជិកស្ថាបនិកម្នាក់នៃ ធនាគារ ព្រីនស៍ ម.ក ផងដែរ។ លោក ហ៊ីន សុរចនា មានបទពិសោធន៍ ១០ឆ្នាំជាងនៅក្នុងវិស័យ ធានារ៉ាប់រង វិស័យអប់រំ និងធនាគារ។ លោកមានចក្ខុវិស័យដ៏អស្ចារ្យសម្រាប់ធនាគារ ព្រីនស៍ ម.ក និងផ្ដោតសំខាន់លើយុទ្ធសាស្ត្រ និងការគ្រប់គ្រងដើម្បីដឹកនាំធនាគារឆ្ពោះទៅរកអនាគតដ៏ស្តីស្វាង។

លោក ហ៊ីន សុរចនា ទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងអន្តរជាតិតិសាលាគ្រប់គ្រងពាណិជ្ជកម្ម Audencia Nantes នៅទីក្រុងNantes ប្រទេសបារាំង។



លោក ចេន សំវិសុទ្ធ

អភិបាលឯករាជ្យ មិនប្រតិបត្តិ

លោក ចេន សំវិសុទ្ធ គឺជាអភិបាលឯករាជ្យ មិនប្រតិបត្តិ នៃធនាគារ ព្រីនស៍ ម.ក។ លោកធ្លាប់ជាសាស្ត្រាចារ្យផ្នែកគណនេយ្យ និងពន្ធដារនៅតាមបណ្តាសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសកម្ពុជា និងប្រទេសបារាំង។

លោកមិនត្រឹមតែជាសាស្ត្រាចារ្យម្នាក់ប៉ុណ្ណោះទេ លោកក៏ជាអភិបាល និងម្ចាស់ក្រុមហ៊ុនដ៏ជោគជ័យមួយនៃក្រុមហ៊ុន AT&B Consulting Co. Ltd., ផងដែរ។ ក្រុមហ៊ុនរបស់លោកផ្តល់សេវាដូចជា សេវាពិគ្រោះយោបល់ និងពន្ធដារសេវា ផ្នែកគណនេយ្យ និងការបណ្តុះបណ្តាល។ លោកក៏ធ្លាប់ជានាយកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Meas Development Holding Co. Ltd., ដែលជាក្រុមហ៊ុនគ្រប់គ្រងគ្រឹះស្ថានដែលទាក់ទងនឹងអាហារផ្សេងៗ។

លោក សំវិសុទ្ធ បានទទួលបរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្មនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងបញ្ចប់ថ្នាក់អនុបណ្ឌិតក្នុងជំនាញដូចគ្នានៅវិទ្យាស្ថាន Asian Institute of Technology (AIT) នៅទីក្រុងបាងកក ប្រទេសថៃ។ លោកក៏បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងហិរញ្ញវត្ថុនៅសាកលវិទ្យាល័យ Université Pierre Mendès-Grenoble 2 នៃប្រទេសបារាំងផងដែរ។



លោក ស៊ីម ហ៊ុយយ៉ុង

អភិបាលឯករាជ្យ មិនប្រតិបត្តិ

លោក ស៊ីម ហ៊ុយយ៉ុង ជាអភិបាលឯករាជ្យ មិនប្រតិបត្តិ នៃធនាគារ ព្រីនស៍ ម.ក។ លោកមានបទពិសោធន៍ការងារជាង ២០ឆ្នាំលើវិស័យគណនេយ្យ និងហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យ ការគ្រប់គ្រងផ្ទៃក្នុង និងធនាគារ ពីស្ថាប័នហិរញ្ញវត្ថុជាច្រើននៅកម្ពុជា។

លោកទទួលបានបរិញ្ញាបត្រ និងអនុបណ្ឌិតផ្នែកសេដ្ឋកិច្ចនៅវិទ្យាល័យសាកលវិទ្យាល័យស៊ីនហៃ។ លោកក៏ទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិតផ្នែករដ្ឋបាលអាជីវកម្មដោយផ្ដោតលើហិរញ្ញវត្ថុអន្តរជាតិពីសាលាពាណិជ្ជកម្មអន្តរជាតិដ៏ល្បីល្បាញនៃសាកលវិទ្យាល័យ Brandeis University ក្នុងរដ្ឋ Massachusetts សហរដ្ឋអាមេរិក។

លោក ហ៊ុយយ៉ុង ក៏ជាគណនេយ្យករដែលទទួលបានវិញ្ញាបនបត្រវិជ្ជាជីវៈពីសមាគមគណនេយ្យករ Association of Chartered Certified Accountants (ACCA) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។

ប្រវត្តិបទីប្រឹក្សានៃក្រុម ប្រឹក្សាភិបាល



លោក DATUK MICHAEL LOR CHEE LENG

ទីប្រឹក្សាជាន់ខ្ពស់

Datuk Michael Lor ជាទីប្រឹក្សាជាន់ខ្ពស់នៃក្រុមប្រឹក្សាភិបាលនៃធនាគារ ព្រីនស៍ ម.ក។ លោកមានបទពិសោធន៍ការងារដ៏ល្អក្នុងរយៈពេលជាង៣០ឆ្នាំនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ក្នុងនាមជាធនាគារិកជាន់ខ្ពស់ដោយផ្ដោតយ៉ាងខ្លាំងលើយុទ្ធសាស្ត្រអាជីវកម្ម ការគ្រប់គ្រងហានិភ័យ អភិបាលកិច្ចសាជីវកម្ម ការរៀបចំស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្ស។

បច្ចុប្បន្ននេះលោកក៏ជាទីប្រឹក្សាម្នាក់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

Datuk Michael Lor ធ្លាប់កាន់មុខដំណែងជាច្រើនដូចជា៖ អតីតប្រធាននាយកប្រតិបត្តិនៃធនាគារ កាណាឌីយ៉ា ភីអិលស៊ី នៅក្នុងប្រទេសកម្ពុជា ហើយអាជីពមុននោះរបស់លោកគឺជាប្រធាននាយកប្រតិបត្តិនៃធនាគារ EON Bank Group នៅប្រទេសម៉ាឡេស៊ី។ មុនពេលចូលរួមជាមួយ Hewlett Packard ក្នុងនាមជានាយកប្រតិបត្តិទូទាំងពិភពលោកផ្នែកដំណោះស្រាយធនាគារលោកក៏ធ្លាប់ជានាយកប្រតិបត្តិផ្នែកសេវាធនាគារសម្រាប់អតិថិជនបុគ្គលនៃធនាគារ RHB ប្រចាំប្រទេសម៉ាឡេស៊ីផងដែរ។

Datuk Michael Lor ធ្លាប់ជានាយកគ្រប់គ្រងនៅធនាគារ DBS ប្រទេសសិង្ហបុរីអស់រយៈពេល ១៧ឆ្នាំដោយឆ្លងកាត់តំណែងជាអ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកប្រតិបត្តិការធនាគារទាំងនៅក្នុងប្រទេសសិង្ហបុរី និងប្រទេសថៃ។

ជារួមក្នុងអាជីពរបស់លោក លោកបានចូលរួមនៅក្នុងវិស័យធនាគារ និងបច្ចេកវិទ្យាដោយបានដឹកនាំប្រតិបត្តិការអាជីវកម្មនៅប្រទេសសិង្ហបុរី ថៃ ម៉ាឡេស៊ី កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងចិនផងដែរ។

ក្នុងនាមជាអ្នកគាំទ្រដ៏ខ្លាំងក្លានៃការផ្លាស់ប្តូរផ្នែកឌីជីថល និងការច្នៃប្រឌិតនៅក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុក្នុងតំបន់ បច្ចុប្បន្នលោកមានមុខងារ និងតួនាទីជាអ្នកផ្តល់ប្រឹក្សាយោបល់ដល់កិច្ចការផ្សេងៗក្នុងវិស័យនេះ។



លោក DIETER BILLMEIER

ទីប្រឹក្សា

លោក Dieter Billmeier គឺជាទីប្រឹក្សារបស់ក្រុមប្រឹក្សាភិបាល នៃធនាគារ ព្រីនស៍ ម.ក។ តួនាទីរបស់លោកគឺផ្តល់ការគាំទ្រ ការណែនាំ អនុសាសន៍ និងជំនួយដើម្បីធានាបាននូវភាពជោគជ័យរបស់ធនាគារ។

លោក Billmeier ក៏ជាសមាជិកក្រុមប្រឹក្សាភិបាលនៃសាលាអន្តរជាតិដ៏ល្បីល្បាញនៅកម្ពុជា ហើយធ្លាប់ជាអគ្គនាយករងជាន់ខ្ពស់ និងជា ទីប្រឹក្សាក្រុមប្រឹក្សាភិបាលរបស់ធនាគារកាណាឌីយ៉ា កីអិលស៊ី ផងដែរ។ មុនពេលចូលរួមជាមួយធនាគារកាណាឌីយ៉ា កីអិលស៊ី លោក បានចំណាយពេលជិតពីរទសវត្សជាអ្នកពិគ្រោះយោបល់អាជីពដ៏ល្បីល្បាញនៅទីក្រុងហុងកុង និងនៅប្រទេសកម្ពុជាផងដែរ។

ក្នុងរយៈពេល ១៧ឆ្នាំលោកបានកាន់មុខតំណែងជាច្រើននៅធនាគារ Commerzbank លើផ្នែកយុទ្ធសាស្ត្រធនាគារ រដ្ឋបាល ការផ្លាស់ ប្តូររូបិយប័ណ្ណប្រទេស និងទីផ្សារប្រាក់។ ការងាររបស់លោកបានធ្វើឱ្យលោកមានមូលដ្ឋានធ្វើការនៅប្រទេសផ្សេងៗជាច្រើនរួមមាន ប្រទេស អាល្លឺម៉ង់ សហរដ្ឋអាមេរិក បារាំង និងហុងកុង។

មុខតំណែងចុងក្រោយរបស់លោក Billmeier គឺជាអនុប្រធាន និងជាអគ្គនាយកគ្រប់គ្រងទូទៅរបស់ធនាគារ Commerzbank នៅទីក្រុង ហុងកុង។

ដោយមានដើមកំណើតមកពីប្រទេសអាល្លឺម៉ង់ លោកបានសិក្សានៅសាលាពាណិជ្ជកម្មជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និងធនាគារ នៅទីក្រុង Bamberg និងបណ្ឌិត្យសភាធនាគារ និងហិរញ្ញវត្ថុនៅទីក្រុង Nuremberg។

ប្រវត្តិបុគ្គលៈគ្រប់គ្រង



លោក ហ៊ិន សុរចនា

អភិបាលមិនឯករាជ្យ និងប្រធាននាយកប្រតិបត្តិ

លោក ហ៊ិន សុរចនា បច្ចុប្បន្នមានតួនាទីជាប្រធាននាយកប្រតិបត្តិ (CEO) និងជាអភិបាលគ្រប់គ្រង (MD) ហើយលោកក៏ជាសហស្ថាបនិកម្នាក់របស់ ធនាគារ ព្រីនស៍ ម.ក ផងដែរ។ លោកមានបទ ពិសោធន៍ជាង ១០ឆ្នាំក្នុងវិស័យ ធានារ៉ាប់រង ការអប់រំ និងធនាគារដែលផ្តោតសំខាន់លើយុទ្ធសាស្ត្រលក់ និងទីផ្សារ ការកសាងទំនាក់ទំនងអាជីវកម្មប្រកបដោយស្មោះត្រង់ជាមួយអតិថិជន ការវាយតម្លៃ និងការវិភាគឥណទាន និងការរៀបចំផែនការយុទ្ធសាស្ត្រ។

ក្នុងនាមជាអភិបាលគ្រប់គ្រងលោក ហ៊ិន សុរចនា មានការទទួលខុសត្រូវជាមួយក្រុមការងារត្រួតពិនិត្យ និងអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រ ធ្វើការអនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាលគ្រប់គ្រងអាជីវកម្ម និងធ្វើឱ្យមានការអនុវត្តការងារស្របតាមគោលដៅយុទ្ធសាស្ត្រ និងកម្មវត្ថុអាជីវកម្មរបស់ធនាគារ។ លោកទទួលខុសត្រូវចំពោះក្រុមប្រឹក្សាភិបាលសម្រាប់ប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ និងដឹកនាំគណៈគ្រប់គ្រងក្នុងការអនុវត្តយុទ្ធសាស្ត្រអាជីវកម្ម និងចក្ខុវិស័យរបស់ធនាគារ។

លោក ហ៊ិន សុរចនា បានចំណាយពេលជាង ៧ឆ្នាំធ្វើការនៅធនាគារកាណាឌីយ៉ា ភីអិលស៊ី ដែលលោកបាន ចាប់ផ្តើមការងារជាមន្ត្រីឥណទានហើយត្រូវបានតំឡើងឋានៈជា នាយករងសាខានិងក្លាយជានាយកសាខា។ បទពិសោធន៍គ្រប់គ្រងសាខាយ៉ាងទូលំទូលាយនៅតាមបណ្តាខេត្តមួយចំនួនបានអនុញ្ញាតឱ្យលោកទទួលបានការយល់ដឹងអំពីដំណើរការប្រតិបត្តិការធនាគារប្រកបដោយជោគជ័យ តាមរយៈការបង្កើនចំណែកទីផ្សារ បង្កើនអតិថិជន និងពង្រីកចំនួនសាខា របស់ធនាគារ។

លោក ហ៊ិន សុរចនា បានបន្តអាជីពរបស់លោកនៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុដោយក្លាយជាអភិបាលគ្រប់គ្រងនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលទើបបង្កើតថ្មីគឺ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី។ ក្នុងរយៈពេលត្រឹមតែ ៣ឆ្នាំនៃប្រតិបត្តិការ លោកអាចផ្លាស់ប្តូរយ៉ាងជោគជ័យពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី ទៅជាធនាគារពាណិជ្ជ នៅក្នុងឆ្នាំ២០១៨។ ចក្ខុវិស័យរបស់លោកសម្រាប់ធនាគារ ព្រីនស៍ ម.ក គឺផ្តោតលើយុទ្ធសាស្ត្រ និងការគ្រប់គ្រងដើម្បីដឹកនាំធនាគារឆ្ពោះទៅរកការក្លាយជាធនាគារកំពូលមួយនៅប្រទេសកម្ពុជា។

លោក ហ៊ិន សុរចនា ទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងអន្តរជាតិពីសាលាគ្រប់គ្រងពាណិជ្ជកម្ម Audencia Nantes នៅទីក្រុង Nantes ប្រទេសបារាំង។



លោក ប៊ិន ផេវិន

អនុប្រធាននាយកប្រតិបត្តិ និងនាយកប្រតិបត្តិគ្រប់គ្រងអាជីវកម្ម

លោក ប៊ិន ផេវិន បំពេញតួនាទីជាអនុប្រធាននាយកប្រតិបត្តិ (DCEO) និងនាយកប្រតិបត្តិគ្រប់គ្រងអាជីវកម្ម (CBO) របស់ធនាគារ ព្រីនស៍ ម.ក។ លោកមានបទពិសោធន៍ជាង ១៦ឆ្នាំនៅថ្នាក់គ្រប់គ្រងទាំងផ្នែកអភិវឌ្ឍន៍ និងឯកជន។ នៅក្នុងវិស័យធនាគារ លោកបានធ្វើការគ្រប់គ្រងទៅលើផ្នែកគ្រប់គ្រងបណ្តាញសាខា សេវាធនាគារអេឡិចត្រូនិក ប្រតិបត្តិការ អាជីវកម្មកាត ការប្រតិបត្តិតាម និងការអភិវឌ្ឍអាជីវកម្មជាដើម។

មុនពេលចូលរួមជាមួយធនាគារ ព្រីនស៍ ម.ក លោកបានកាន់មុខតំណែងជាច្រើននៅធនាគារ ANZ Royal និងធនាគារ ហុង លីអុង (កម្ពុជា) ភីអិលស៊ី។

លើសពីនេះទៀតលោក ប៊ិន ផេវិន ក៏មានបទពិសោធន៍ជាអន្តរជាតិផងដែរ លោកបានចូលរួមជាមួយអង្គការសហប្រជាជាតិនៅប្រទេសថៃ និងនៅប្រទេសស្វីស។

លោកទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិត ផ្នែកគ្រប់គ្រងចំនួន២ ពីប្រទេសបារាំង និង ១ពីប្រទេសថៃ។ លោកបានទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រគ្រប់គ្រងពីសាកលវិទ្យាល័យ Pantheon-Assas និងអនុបណ្ឌិតជំនាញគ្រប់គ្រងគម្រោងអន្តរជាតិតពីសាលាធុរកិច្ច ESCP ។ លោកក៏បានទទួលសញ្ញាបត្រថ្នាក់អនុបណ្ឌិតរដ្ឋបាលអាជីវកម្មពីវិទ្យាស្ថានបច្ចេកវិទ្យាអាស៊ី (AIT) នៅប្រទេសថៃផងដែរ។



លោក កែវ ផ្រៀ

នាយកប្រតិបត្តិគ្រប់គ្រងសវនកម្មផ្ទៃក្នុង

លោក កែវ ផ្រៀ ជានាយកប្រតិបត្តិគ្រប់គ្រង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងរបស់ ធនាគារ ព្រីនស៍ ម.ក។ លោកមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យហិរញ្ញវត្ថុធនាគារ គណនេយ្យ និងផ្នែកពាក់ព័ន្ធជទៀត។ លោកមានបទពិសោធន៍ពាក់ព័ន្ធនឹងការត្រួតពិនិត្យប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង ការគ្រប់គ្រងហានិភ័យ អភិបាលកិច្ច និងការស៊ើបអង្កេតលើការកេងបន្លំ និងការប្រព្រឹត្តិផ្ទុយពីគោលការណ៍ផ្សេងៗរបស់គ្រឹះស្ថានហិរញ្ញវត្ថុធនាគារ។

មុនពេលចូលរួមជាមួយធនាគារ ព្រីនស៍ ម.ក លោកបានកាន់មុខតំណែងជាប្រធានជាន់ខ្ពស់នៃនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី។ លោកធ្លាប់កាន់មុខតំណែងជាប្រធានផ្នែកដឹកជញ្ជូន និងជាអ្នកគ្រប់គ្រងគណនេយ្យ និងហិរញ្ញវត្ថុផងដែរមុនពេលដែលលោកផ្លាស់ប្តូរអាជីពការងារ មកក្នុងវិស័យឧស្សាហកម្មធនាគារ។

នៅធនាគារកាណាឌីយ៉ា និងធនាគារប្រៃសណីយ៍កម្ពុជា លោកបានអភិវឌ្ឍអាជីពការងារជាសវនករជំនាញមួយរូប។ ក្នុងនោះដែរលោកបានកាន់មុខតំណែងជាច្រើនដូចជា សវនករផ្ទៃក្នុងជាន់ខ្ពស់ ប្រធានផ្នែកសវនកម្មផ្ទៃក្នុង នាយកនៃនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងនាយកជាន់ខ្ពស់នៃនាយកដ្ឋានសវនកម្មផ្ទៃក្នុង។

លោក ផ្រៀ ទទួលបានសញ្ញាបត្រអនុបណ្ឌិតពីស្ថាប័នជាតិ និងអន្តរជាតិ។ លោកទទួលបានសញ្ញាបត្រអនុបណ្ឌិតចំនួនពីរលើផ្នែកគណនេយ្យ និងសវនកម្មនៅប្រទេសកម្ពុជា និងអនុបណ្ឌិតរដ្ឋបាលពាណិជ្ជកម្មពីសាកលវិទ្យាល័យពាណិជ្ជកម្ម និងហិរញ្ញវត្ថុនៅប្រទេសស្វីស និងសញ្ញាបត្រក្រោយឧត្តមផ្នែកហិរញ្ញវត្ថុពីសាកលវិទ្យាល័យ Wales នាចក្រភពអង់គ្លេស។ លើសពីនេះទៀត លោកមានវិញ្ញាបនបត្រជំនាញផ្សេងៗពីស្ថាប័នអន្តរជាតិ និងសមាគមជាច្រើនទៀត។



លោក ហៀង សេងឡន

នាយកប្រតិបត្តិគ្រប់គ្រងហានិភ័យ

លោក ហៀង សេងឡន គឺជានាយកប្រតិបត្តិគ្រប់គ្រងហានិភ័យនៃ ធនាគារ ព្រីនស៍ ម.ក។ លោកមានបទពិសោធន៍ច្រើនជាង ១២ឆ្នាំក្នុងវិស័យធនាគារ ហិរញ្ញវត្ថុ ធានារ៉ាប់រង និងទីផ្សារមូលបត្រ។ លោកមានជំនាញយ៉ាងម៉ឺងម៉ាត់ផ្នែកអភិវឌ្ឍ និងគ្រប់គ្រងប្រព័ន្ធដូចជា ការគ្រប់គ្រងសាខា ការគ្រប់គ្រងហានិភ័យ ការគ្រប់គ្រងហិរញ្ញវត្ថុ និងសារពើពន្ធ។

មុនពេលចូលរួមជាមួយធនាគារ ព្រីនស៍ ម.ក លោកបានធ្វើការទាក់ទងទៅនឹងប្រតិបត្តិការ និងហិរញ្ញវត្ថុសាជីវកម្មជាមួយក្រុមហ៊ុន Cana Security Ltd ដើម្បីជួយក្រុមហ៊ុនបង្កើតនីតិវិធី និងប្រព័ន្ធប្រតិបត្តិការ សម្រាប់ស្ថាប័នហិរញ្ញវត្ថុដែលទើបបង្កើតថ្មី។

លោកបានធ្វើការជាពិសេសនៅធនាគារ កាណាឌីយ៉ា ភីអិលស៊ី និងធនាគារ Hong Leong ក្នុងការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិការ និងបានចូលរួមចំណែកក្នុងការបង្កើតប្រព័ន្ធត្រួតពិនិត្យដែលធ្វើឱ្យមានភាពប្រសើរឡើងនូវការត្រួតពិនិត្យផ្ទៃក្នុង និងប្រសិទ្ធភាពប្រតិបត្តិការ។

លោក សេង ឡន បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកហិរញ្ញវត្ថុ ពីសាលាគ្រប់គ្រង ESCP-EAP European នៅប្រទេសបារាំង និងអនុបណ្ឌិតរដ្ឋបាលពាណិជ្ជកម្មពីវិទ្យាស្ថានបច្ចេកវិទ្យាអាស៊ី (AIT) នៅប្រទេសថៃ។



លោក WINSTON TAN

នាយកប្រតិបត្តិគ្រប់គ្រងហិរញ្ញវត្ថុ

លោក Winston Tan គឺជានាយកប្រតិបត្តិគ្រប់គ្រងហិរញ្ញវត្ថុនៃធនាគារ ព្រីនស៍ ម.ក។ មុនពេលចូលរួមជាមួយ ធនាគារ ព្រីនស៍ ម.ក លោកធ្លាប់ជានាយកនាយកដ្ឋានហិរញ្ញវត្ថុ និងផែនការអាជីវកម្មនៃធនាគារ OCBC ប្រទេសម៉ាឡេស៊ី។ លោកក៏ធ្លាប់ជានាយកហិរញ្ញវត្ថុនៃក្រុមហ៊ុនហិរញ្ញវត្ថុព្រូជិនសល ក៏អិលស៊ី នៅប្រទេសវៀតណាមផងដែរ។ លោកមានបទពិសោធន៍ជាង ១៧ឆ្នាំនៅក្នុងវិស័យឧស្សាហកម្មធនាគារក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ការរៀបចំយុទ្ធសាស្ត្រ និងផែនការអាជីវកម្មគ្រប់គ្រងការសម្រេចចិត្ត និងទីផ្សារផលិតផលជាដើម។ លោកក៏ធ្លាប់មានអតីតភាពការងារជាមួយក្រុមហ៊ុន KPMG ក្នុងនាមជាគណនេយ្យករដែលមានបទពិសោធន៍ផ្នែកសវនកម្ម។

លោក Winston បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ (កិត្តិយស) ផ្នែកគណនេយ្យពីសាកលវិទ្យាល័យជាតិម៉ាឡេស៊ី។



លោក CHEONG KIM SOON SIMON

នាយកប្រតិបត្តិប្រតិបត្តិការ

លោក Simon Cheong គឺជានាយកប្រតិបត្តិប្រតិបត្តិការនៅធនាគារ ព្រីនស៍ ម.ក។ លោកបានបម្រើការងារជាមួយធនាគារ អ អេច ប៊ី ឥណ្ឌូណេស៊ី ក្នុងនាមជានាយកផ្នែកប្រតិបត្តិការ និងបច្ចេកវិទ្យាចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ២០០៨។ មុនពេលមកកាន់តំណែងនៅប្រទេសកម្ពុជា លោកបានបម្រើការងារជាមួយធនាគារសាធារណៈ Berhad ប្រទេសម៉ាឡេស៊ីអស់រយៈពេលជាង ២៥ឆ្នាំ។ លោកទទួលបានបទពិសោធន៍យ៉ាងទូលំទូលាយលើផ្នែកប្រតិបត្តិការ និងសេវាកម្មគាំទ្រធនាគារ។ លោកបានដឹកនាំគំនិតផ្តួចផ្តើមកែលម្អដំណើរការប្រតិបត្តិ និងបច្ចេកទេសធនាគារក៏ដូចជាការស្រាវជ្រាវ និងការអភិវឌ្ឍទៅក្នុងប្រព័ន្ធធនាគារថ្មី និងប្រព័ន្ធអេកូហិរញ្ញវត្ថុ។

លោក Simon Cheong បានបញ្ចប់ការសិក្សាមកពីសាកលវិទ្យាល័យ York នារដ្ឋ Ontario ប្រទេសកាណាដាផងដែរ។



កញ្ញា JENNIFER LEE CHEAU LIN

នាយិកាប្រតិបត្តិគ្រប់គ្រងឌីជីថល និងបច្ចេកវិទ្យា

កញ្ញា Jennifer Lee Cheau Lin គឺជានាយិកាប្រតិបត្តិគ្រប់គ្រងឌីជីថល និងបច្ចេកវិទ្យានៃធនាគារ ព្រីនស៍ ម.ក ។ កញ្ញាមានបទពិសោធន៍យ៉ាងទូលំទូលាយជាង ២៤ឆ្នាំនៅក្នុងឧស្សាហកម្ម ពាក់ព័ន្ធ និងវិស័យបច្ចេកវិទ្យា។ កញ្ញាបានធ្វើការជាអ្នកផ្តល់សេវាកម្មឌីជីថល និងចូលរួមក្នុងការ បង្កើតប្រព័ន្ធបច្ចេកវិទ្យាថ្មីៗទាំងការអនុវត្ត ហើយពេលថ្មីៗនេះកញ្ញាក៏បានចូលរួមជាមួយឧស្សាហកម្ម ទូរគមនាគមន៍ផងដែរ។ សមត្ថភាពជំនាញសំខាន់ៗរបស់កញ្ញាគឺការគ្រប់គ្រងគម្រោង និង យុទ្ធសាស្ត្រឌីជីថល និងការអនុវត្ត។

កញ្ញា Jennifer Lee បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងសាធារណៈពីសាកលវិទ្យាល័យ វិទ្យាសាស្ត្រនៃប្រទេសម៉ាឡេស៊ី។



លោក ទាង ស្រេង

នាយកនាយកដ្ឋានធនធានមនុស្ស

លោក ទាង ស្រេង ជានាយកនាយកដ្ឋានធនធានមនុស្សនៃធនាគារ ព្រីនស៍ ម.ក។ លោកទទួល បន្ទុកដឹកនាំ និងអនុវត្តយុទ្ធសាស្ត្រធនធានមនុស្សក្នុងការកែលម្អការអភិវឌ្ឍន៍វិជ្ជាជីវៈរបស់និយោជិត និងសម្រាប់ការផ្តល់កញ្ចប់អត្ថប្រយោជន៍ ដែលមានការប្រកួតប្រជែង។ លោកមានបទពិសោធន៍ ជាង ១២ឆ្នាំ ក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យហិរញ្ញវត្ថុ។ មុនពេលចាប់ផ្តើមប្រឡូកក្នុង វិស័យហិរញ្ញវត្ថុលោកបានបម្រើការងារជាមួយក្រុមហ៊ុនឯកជន និងអង្គការក្រៅរដ្ឋាភិបាលជាច្រើន ក្នុងតួនាទីជាអ្នកបណ្តុះបណ្តាល និងប្រធានផ្នែកបណ្តុះបណ្តាល។ លោកក៏បានធ្វើការនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ដែលលោកបានបង្កើតគម្រោង និងកម្មវិធីបណ្តុះបណ្តាលទូទាំងក្រុមហ៊ុន។

លោក ទាង ស្រេង ទទួលបានសញ្ញាបត្រអនុបណ្ឌិត និងបរិញ្ញាបត្រចំនួន ២។ លោកបាន ទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងធុរកិច្ច ពីសាកលវិទ្យាល័យវៀលប្រាយ និងបរិញ្ញាបត្រ ផ្នែកអប់រំពីវិទ្យាស្ថានភាសាបរទេស (IFL) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានជាតិ គ្រប់គ្រង។



លោកស្រី កែវ រស់និស្ស័យ

នាយិកានាយកដ្ឋានកិច្ចការច្បាប់ និងលេខាធិការក្រុមហ៊ុន

លោកស្រី កែវ រស់និស្ស័យ មានតួនាទីជានាយិកានាយកដ្ឋានកិច្ចការច្បាប់ និងលេខាធិការក្រុមហ៊ុនរបស់ធនាគារ ព្រីនស៍ ម.ក។ លោកស្រីមានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការគ្រប់គ្រងសាជីវកម្ម និងពាណិជ្ជកម្ម ប្រតិបត្តិការអចលនទ្រព្យ និងបញ្ហាវិវាទ។

លោកស្រី បានផ្តល់ការប្រឹក្សាស្តីពីយុទ្ធសាស្ត្រផ្សេងៗនៃការហាក់ចូលទីផ្សារ និងការចាកចេញរួមទាំងការបង្កើតក្រុមហ៊ុន និងអភិបាលកិច្ចសាជីវកម្មធនាសម្ព័ន្ធនៃការទិញយកអចលនទ្រព្យ ការចរចា សេចក្តីព្រាង និងការរៀបចំកិច្ចព្រមព្រៀងទិញលក់ ដីធ្លី ការអភិវឌ្ឍដីធ្លី និងខុនដូដាដើម។ លោកស្រី បានធ្វើការពិនិត្យឡើងវិញនូវឯកសារអចលនទ្រព្យសម្រាប់ការជួលរយៈពេលខ្លី និងវែង និងបានធ្វើការប្រឹក្សាយោបល់ដល់អតិថិជនអំពី វិវាទរដ្ឋប្បវេណី និងព្រហ្មទណ្ឌ អាជ្ញាកណ្តាល និងបញ្ហាផ្សេងទៀតដែលទាក់ទងនឹងបញ្ហាវិវាទ។

លោកស្រី កែវ រស់និស្ស័យ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ថ្នាក់អនុបណ្ឌិតពីសាកលវិទ្យាល័យ Lumière Lyon 2 នៃប្រទេសបារាំង និងបណ្ឌិតផ្នែកច្បាប់ពីសាកលវិទ្យាល័យ Florida នៃសហរដ្ឋអាមេរិក។



លោកស្រី សៀ សុខលីន

នាយិកានាយកដ្ឋានប្រតិបត្តិការ

លោកស្រី សៀ សុខលីន ជានាយិកានាយកដ្ឋានប្រតិបត្តិការនៃធនាគារ ព្រីនស៍ ម.ក។ លោកស្រីមានបទពិសោធន៍ជាង ១៥ឆ្នាំក្នុងវិស័យធនាគារ ហើយបានកាន់តួនាទីគ្រប់គ្រងក្នុងផ្នែកមួយចំនួនដូចជា សវនកម្មផ្ទៃក្នុង គណនេយ្យហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិការ។

មុនពេលចូលរួមជាមួយ ធនាគារ ព្រីនស៍ ម.ក លោកស្រី សុខលីន គឺជានាយករងផ្នែកហិរញ្ញវត្ថុនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត។ លោកស្រី មានបទពិសោធន៍យ៉ាងទូលំទូលាយនៅធនាគារ ការចេញណែនាំ និងធនាគារកាណាឌីយ៉ា ភីអិលស៊ី លើផ្នែកគ្រប់គ្រងហានិភ័យ ប្រតិបត្តិការ និងអភិវឌ្ឍប្រព័ន្ធនៃការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភារកម្មផងដែរ។

លោកស្រី សុខលីន បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ហើយបច្ចុប្បន្ន លោកស្រីកំពុងបន្តការសិក្សាជំនាញ ACCA នៅសាលាពាណិជ្ជកម្ម CamED។

សេចក្តីសង្ខេបសំខាន់ៗនៃ អាជីវកម្មឆ្នាំ២០១៩

ខណៈពេលដែលយើងបានខិតខំដើម្បីឆ្ពោះទៅរកចក្ខុវិស័យ ក្នុងការក្លាយខ្លួនជា "ស្ថាប័នហិរញ្ញវត្ថុជម្រើសទី១ របស់អតិថិជនជានិច្ច" ធនាគារ ព្រីនស៍ ម.ក បានបន្តអនុវត្តនូវផែនការពង្រីកអាជីវកម្មរបស់ខ្លួនដោយពង្រីកនូវបណ្តាញសាខា ការណែនាំនូវផលិតផលថ្មី និងបង្កើនបណ្តាញប្រតិបត្តិការកាន់តែងាយស្រួល។ ផែនការនេះអនុញ្ញាតឱ្យធនាគារដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការអភិវឌ្ឍដោយផ្អែកលើកំណើនដ៏រឹងមាំនៃវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលកំពុងរីកចម្រើន។

ទាក់ទងនឹងការបង្កើនបណ្តាញសាខាប្រតិបត្តិការ ធនាគារ ព្រីនស៍ ម.ក បានពង្រីកសាខាពីចំនួន ៩សាខា នៅដើមឆ្នាំទៅដល់ ២៨សាខាគ្របដណ្តប់នៅក្នុងរាជធានីភ្នំពេញ និងខេត្តចំនួន ១៩នៅបំណាច់ឆ្នាំ។ ដើម្បីបំពេញសេវាកម្មដល់អតិថិជនឱ្យកាន់តែប្រសើរ ធនាគារ ព្រីនស៍ ម.ក បានវិនិយោគលើដំណោះស្រាយឌីជីថលដែលមានដូចជា សេវាធនាគារតាមទូរស័ព្ទដៃ និងម៉ាស៊ីនដក-ដាក់ប្រាក់ស្វ័យប្រវត្តិ។ ការបន្ថែមសេវាកម្មឌីជីថលទាំងនេះអាចឱ្យអតិថិជនធ្វើប្រតិបត្តិការធនាគារបានយ៉ាងរហ័ស និងមានសុវត្ថិភាពប្រកបដោយភាពងាយស្រួលជាងមុនផងដែរ។ ឧទាហរណ៍៖ អតិថិជនអាចធ្វើការបើកគណនី ឬធ្វើការផ្ទេរប្រាក់តាមរយៈសេវាធនាគារតាមទូរស័ព្ទដៃ។ ការដាក់ដំណើរការម៉ាស៊ីនដក-ដាក់ប្រាក់ស្វ័យប្រវត្តិ(អេធីអឹម)ទាំង ៣២ទីតាំង រួមទាំងទីតាំងម៉ាស៊ីនដក-ដាក់ប្រាក់ស្វ័យប្រវត្តិ (អេធីអឹម) នៅក្រៅសាខាចំនួន ៣ទីតាំងក្នុងរាជធានីភ្នំពេញបានផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការចូលទៅកាន់គណនីរបស់ខ្លួន។

ក្នុងឆ្នាំ២០១៩ ទំហំឥណទានរបស់ធនាគារ ព្រីនស៍ ម.ក មានសន្ទុះកើនឡើងយ៉ាងខ្លាំងគឺចំនួន ១៧០% បើធៀបនឹងឆ្នាំមុន។ សំពាធឥណទានសរុបមានចំនួន ៣០៦លានដុល្លារអាមេរិក ខណៈពេលដែលគុណភាពទ្រព្យសកម្មនៅរក្សាបានល្អ។ ទ្រព្យសកម្មសរុបបានកើនឡើងដល់ ៤០៩,២៦ លានដុល្លារអាមេរិកដែលច្រើនជាងពីរដងនៃតួលេខកាលពីឆ្នាំមុន។ យើងក៏បានឆ្លើយតបទៅនឹងកំណើនប្រាក់កម្ចីគួរឱ្យកត់សម្គាល់ជាមួយនឹងការបង្កើនដើមទុន ២៥០លានដុល្លារអាមេរិក ហើយប្រាក់បញ្ញើក៏មានការកើនឡើងយ៉ាងខ្លាំងរហូតដល់ ៤១,៤៨លានដុល្លារអាមេរិក ពោលគឺកើនឡើងចំនួន ១លានអាមេរិកបើធៀបទៅនឹងឆ្នាំ២០១៨។ ធនាគារ ព្រីនស៍ ម.ក ក៏បានសម្រេចលើសពីផែនការនៃការផ្តល់ប្រាក់កម្ចីជាប្រាក់រៀលផងដែរ។ ទំហំប្រាក់កម្ចីជាប្រាក់រៀលក្នុងឆ្នាំ២០១៨ មានត្រឹមតែ ៣,៩៤% ប៉ុណ្ណោះ តែវាត្រូវបានកើនឡើងរហូតដល់ ១១,២៨% នៅចុងឆ្នាំ២០១៩។

ក្រៅពីគោលបំណងអាជីវកម្មរបស់ធនាគារ ព្រីនស៍ ម.ក សកម្មភាពសង្គមដែលទាក់ទងទៅនឹងវិស័យអប់រំ វិស័យសុខាភិបាល កីឡា យុវជន និងសហគ្រិនភាព ក៏នៅតែជាផ្នែកដ៏សំខាន់មួយនៃធនាគារ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ធនាគារ ព្រីនស៍ ម.ក មានចក្ខុវិស័យក្នុងការក្លាយខ្លួនជាធនាគារជម្រើសទីមួយ និងធំជាងគេបំផុត ដែលផ្តោតសំខាន់ទៅលើការផ្តល់សេវាកម្មអតិថិជនដ៏ល្អឥតខ្ចោះ ព្រមទាំងការចាប់យកនូវចំណែកទីផ្សារដែលជាលទ្ធផលអាចទាក់ទាញនូវនិយោជិកដែលមានវិជ្ជាជីវៈ និងអតិថិជនសហគ្រាសជូនកូច និងមធ្យមផងដែរ។


សេចក្តីសង្ខេបអំពីហិរញ្ញវត្ថុ

ឆ្នាំបញ្ចប់ថ្ងៃទី ៣១ ខែធ្នូ	២០១៩	២០១៨
សូចនាករសមិទ្ធផលគន្លឹះ (%)		
ប្រាក់ចំណេញសុទ្ធផ្សេងនឹងទ្រព្យម្ចាស់	-0,៦១%	-២,៣៥%
ប្រាក់ចំណេញសុទ្ធផ្សេងនឹងទ្រព្យសរុប	-0,៣៨%	-១,២៧%
អនុបាតសាធនភាព	៦៧%	៥៦%
អនុបាតក្របខ័ណ្ឌសន្ទនីយភាព	២៥៦%	៥២៥៨%

លទ្ធផលហិរញ្ញវត្ថុ


ទ្រព្យសកម្ម

(ពាន់ដុល្លារអាមេរិក)




ប្រាក់បញ្ញើសរុប

(ពាន់ដុល្លារអាមេរិក)




កំណទានសរុប (សុទ្ធ)

(ពាន់ដុល្លារអាមេរិក)




មូលធនរបស់ភាគទុនិក

(ពាន់ដុល្លារអាមេរិក)




ប្រាក់ចំណូលសរុប

(ពាន់ដុល្លារអាមេរិក)




ប្រាក់ចំណេញសុទ្ធ / (ខាតបង់)

(ពាន់ដុល្លារអាមេរិក)



មូលនិធិផ្ទាល់សុទ្ធ

(ពាន់ដុល្លារអាមេរិក)



សមិទ្ធផលសម្រេចបាន
ក្នុងឆ្នាំ២០១៩

ការពង្រីកបណ្តាញសាខា

ធនាគារ ព្រីនស៍ ម.ក បានពង្រីកសាខាពី ៩សាខា ទៅដល់ ២៨សាខា គ្របដណ្តប់រាជធានីភ្នំពេញ និង ខេត្តចំនួន១៩។ ផែនការពង្រីកបណ្តាញសាខានេះបាន ឱ្យធនាគារ ព្រីនស៍ ម.ក កាន់តែខិតជិតអតិថិជន និង ផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុកាន់តែងាយស្រួល ពីព្រោះធនាគារបានផ្លាស់ប្តូរសាខាឱ្យមានភាពទាន់ សម័យ ងាយស្រួល និង សេវាកម្ម ម៉ូឌើនបច្ចេកវិទ្យា ទំនើប។



ការណែនាំពីម៉ាស៊ីនដក-ដាក់ប្រាក់

ម៉ាស៊ីនដក-ដាក់ប្រាក់ ចំនួន ៣២ទីតាំងត្រូវបានដាក់ឱ្យដំណើរការ ដែលក្នុងនោះ ម៉ាស៊ីនដក-ដាក់ប្រាក់ដែលមានទីតាំងនៅក្រៅ ការិយាល័យសាខាមានចំនួន ៣ទីតាំងស្ថិតនៅក្នុងរាជធានី ភ្នំពេញ។ អតិថិជនអាចធ្វើការដក-ដាក់ប្រាក់ និងធ្វើប្រតិបត្តិការ ហិរញ្ញវត្ថុផ្សេងៗ បានគ្រប់ ពេលវេលា២៤ម៉ោង ក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្តាហ៍ដោយ មិនចាំបាច់ទៅកាន់ទីតាំងសាខា របស់ធនាគារឡើយ។



ការដាក់ដំណើរការកម្មវិធីសេវាធនាគារតាមទូរស័ព្ទដៃ

កម្មវិធីសេវាធនាគារតាមទូរស័ព្ទដៃរបស់ធនាគារ ព្រីនស៍ ម.ក គឺ ជាកម្មវិធីដែលអនុញ្ញាតឱ្យអតិថិជនចាស់ និងថ្មី អាចពិនិត្យ សមតុល្យគណនីរបស់ពួកគេបានភ្លាមៗ បង្កើតគណនីសន្សំ និងគណនីប្រាក់បញ្ញើមានកាលកំណត់ ធ្វើប្រតិបត្តិការហិរញ្ញវត្ថុ ដទៃទៀត ផ្ទេរប្រាក់ និងធ្វើបច្ចុប្បន្នភាពប្រតិបត្តិការហិរញ្ញវត្ថុ របស់ពួកគេកាន់តែងាយស្រួល។



ការពង្រីកបណ្តាញសាខា

ធនាគារ ព្រីនស៍ ម.ក បានសហការជាមួយភ្នាក់ងារធំៗសំខាន់ៗ ដូចជា វីង (Wing) និង លីហ្វរ (Ly Hour) ដើម្បីជម្រុញការទូទាត់ និងសម្រួលដល់ការធ្វើប្រតិបត្តិការហិរញ្ញវត្ថុដែលធ្វើឱ្យអតិថិជន ទទួលបាននូវភាពងាយស្រួលក្នុងការទូទាត់ប្រាក់កម្ចី។



ការដាក់ដំណើរការនៃសេវាទូទាត់ហ័ស

សេវាទូទាត់ហ័ស គឺជាប្រព័ន្ធទូទាត់មួយដែលអនុញ្ញាតឱ្យអតិថិជនរបស់ធនាគារ ព្រីនស៍ ម.ក អាចធ្វើការផ្ទេរប្រាក់ទៅកាន់ ស្ថាប័នហិរញ្ញវត្ថុដទៃដែលជាសមាជិក។ ប្រតិបត្តិការ ត្រូវបាន អនុវត្តតាមពេលវេលាជាក់លាក់ណាមួយ ហើយអាចទទួលបាន សាច់ប្រាក់ភ្លាមៗ។ សេវាទូទាត់ហ័ស ជួយ ជម្រុញកិច្ចសហ ប្រតិបត្តិការអន្តរធនាគារ ដោយជួយសម្រួលដល់ការផ្ទេរប្រាក់ ជាប្រាក់រៀលនៅទូទាំងប្រទេស។ លើសពីនេះទៀតអតិថិជន អាចធ្វើប្រតិបត្តិការផ្ទេរប្រាក់ខ្ពស់បំផុតរហូតដល់ ៤០លានរៀល។

សេវាទូទាត់ហ័ស

ផ្ទេរប្រាក់ ភ្លាមៗ គិតតិច១្ល

ធនាគារប្រតិបត្តិការ ភ្លាមៗ

តាមរយៈ "ធនាគារ ព្រីនស៍"

ការចូលរួមក្នុងប្រព័ន្ធទូទាត់បាតង

ធនាគារ ព្រីនស៍ ម.ក បានចូលរួមក្នុងកម្មវិធីទូទាត់បាតងដែលដាក់ឱ្យប្រើប្រាស់ដោយធនាគារជាតិនៃកម្ពុជា ដើម្បីរួមបញ្ចូលបទពិសោធន៍នៃសេវាកម្មធនាគារកាន់តែងាយស្រួល និងសម្បូរបែបដល់អតិថិជនរបស់យើង។ ជាមួយសេវាទូទាត់បាតង អតិថិជននឹងទទួលបានភាពងាយស្រួលក្នុងការធ្វើប្រាក់អន្តរធនាគារ ហ៊ុនទាន់ចិត្ត និងមានសុវត្ថិភាពខ្ពស់។ អតិថិជនដែលមិនមែនជាអតិថិជនរបស់ធនាគារ ព្រីនស៍ ម.ក ក៏អាចទៅកាន់សាខាណាមួយក៏បានដើម្បីធ្វើប្រតិបត្តិការដក-ដាក់ប្រាក់។ សេវាទូទាត់បាតងក៏ជួយសម្រួលដល់ប្រតិបត្តិការនានាក្នុងការធ្វើប្រាក់ ទូទាត់ប្រាក់ ដាក់ប្រាក់ និងទទួលប្រាក់ផងដែរ។ ប្រតិបត្តិការទាំងនេះត្រូវបានធ្វើឡើងរវាងកាបូបអេឡិចត្រូនិចបាតង ឬពីកាបូបអេឡិចត្រូនិចបាតង ទៅគណនីសន្សំណាមួយដែលអាចជា (គណនីចរន្ត និងគណនីសន្សំ) របស់ធនាគារដែលជាសមាជិក។



ការវិនិយោគបន្ថែមពីម្ចាស់ភាគហ៊ុន

ធនាគារ ព្រីនស៍ ម.ក ទទួលបានការវិនិយោគបន្ថែមចំនួន ១៥០លានដុល្លារ ពីម្ចាស់ភាគហ៊ុនដែលជាលទ្ធផលធ្វើឱ្យដើមទុនមានការកើនដល់ ២៥០លានដុល្លារអាមេរិក នេះសប្បាយអំពីការមានមូលធនដ៏រឹងមាំ។ ការបន្ថែមដើមទុននេះបានផ្តល់មូលនិធិសម្រាប់រក្សាកំណើននៃការរីកចម្រើនរបស់ធនាគារ ជួយគាំទ្រដល់ការពង្រីកសាខា និងបង្កើនសមត្ថភាពផ្តល់ប្រាក់កម្ចីទៅកាន់វិស័យឯកជនដែលកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅកម្ពុជា។

ការទទួលស្គាល់ពីអន្តរជាតិ

បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណពេញលេញជាធនាគារពាណិជ្ជនៅខែកក្កដា ឆ្នាំ២០១៨ ធនាគារ ព្រីនស៍ ម.ក បានផ្តោតលើយុទ្ធនាការ "និយោជកដែលជាជម្រើសទីមួយ"។ ជាលទ្ធផលធនាគារ ព្រីនស៍ ម.ក បានការទទួលស្គាល់ជានិយោជកល្អបំផុតទាំង១០០ នៅអាស៊ីប្រចាំឆ្នាំ២០១៩។

ជំហានដោតជ័យ

២០១៥

ព្រីនស៍ ហាយនេន ភីអិលស៊ី
ត្រូវបានបង្កើតឡើងជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ

២០១៦

គ្រឹះស្ថានមានបុគ្គលិកចំនួន
១០៩ នាក់

គ្រឹះស្ថានមានសាខាចំនួន
ដំណើរការនៅ៣៨ធានីភ្នំពេញ **៣**

គ្រឹះស្ថានបានផ្តល់ឥណទានជូន
អតិថិជនចំនួន **៣៥៦** នាក់

មានទ្រព្យសកម្មសរុបចំនួន
១៣,៧០ លានដុល្លារអាមេរិក

២០១៧

គ្រឹះស្ថានមានបុគ្គលិកចំនួន
១៦៨ នាក់

គ្រឹះស្ថានមានសាខាចំនួន
ដំណើរការនៅ៣៨ធានីភ្នំពេញ
ខេត្តសៀមរាប និងខេត្តបាត់ដំបង **៥**

គ្រឹះស្ថានបានផ្តល់ឥណទានជូន
អតិថិជនចំនួន **៦៨៨** នាក់

ទ្រព្យសកម្មសរុបបានកើនឡើងដល់
២៦,៩៣ លានដុល្លារអាមេរិក

២០១៤

គ្រឹះស្ថានមានបុគ្គលិកចំនួន

៦៦១ នាក់

គ្រឹះស្ថានបានផ្តល់ឥណទាន
ជូនអតិថិជនចំនួន

១.៧១១ នាក់

អតិថិជនសរុបមានចំនួន

២.២៦៣ នាក់

គ្រឹះស្ថានមានសាខាចំនួន **៩**

ដំណើរការនៅរាជធានីភ្នំពេញ ខេត្តសៀមរាប
ខេត្តបាត់ដំបង ខេត្តព្រះសីហនុ និងខេត្តកំពង់ចាម

ទ្រព្យសកម្មសរុបបានកើនឡើងដល់

១៧០,៧០ លានដុល្លារអាមេរិក

គ្រឹះស្ថានបានទទួលអាជ្ញាប័ណ្ណពេញលេញ ជាធនាគារ
ពាណិជ្ជនៅខែកក្កដា

ប្រព័ន្ធធនាគារស្នូលថ្មី Oracle's Flexcube
បានដាក់ឱ្យប្រើប្រាស់

២០១៥

គ្រឹះស្ថានមានបុគ្គលិកចំនួន

១.០១១ នាក់

គ្រឹះស្ថានបានផ្តល់ឥណទានជូន
អតិថិជនចំនួន

៣.២១៤ នាក់

អតិថិជនសរុបមានចំនួន

១១,៥២៦ នាក់

គ្រឹះស្ថានមានសាខាចំនួន **២៨**

ដំណើរការនៅរាជធានីភ្នំពេញ និង **១៩** ខេត្ត

ទ្រព្យសកម្មសរុបបានកើនឡើងដល់

៤០៩,២៦ លានដុល្លារអាមេរិក

៣២ ម៉ាស៊ីនដក-ដាក់ប្រាក់
(អេធីអឹម-ស៊ីឌីអឹម)
បានដាក់ឱ្យប្រើប្រាស់

ប្រព័ន្ធធនាគារឌីជីថលបានដាក់
ឱ្យដំណើរការ

បានចូលរួមក្នុងប្រព័ន្ធសេវាទូទាត់ហ៊ុយ
និងសេវាទូទាត់បាតង

- ១៤. សាខាខេត្តស្វាយរៀង
ភូមិស្រួចថ្មី សង្កាត់ព្រៃធ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង
- ១៥. សាខាខេត្តព្រៃវែង
ភូមិ៧ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង
- ១៦. សាខាខេត្តក្រចេះ
ភូមិដូនត្រី សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ
- ១៧. សាខាខេត្តរតនៈគិរី
ភូមិជ័យជំនះ សង្កាត់ទ្វារសៀក ក្រុងបានលុង ខេត្តរតនៈគិរី
- ១៨. សាខាខេត្តកំពង់ធំ
ភូមិកំពង់ធំ សង្កាត់កំពង់ទេវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ
- ១៩. សាខាខេត្តតាកែវ
ភូមិឡឃី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ
- ២០. សាខាខេត្តកំពង់ស្ពឺ
ភូមិពាណិជ្ជកម្ម សង្កាត់កាង ក្រុងច្បារមន ខេត្តកំពង់ស្ពឺ
- ២១. សាខាខេត្តព្រះវិហារ
ភូមិអណ្តូងពោធិ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ
- ២២. សាខាខេត្តកំពង់ឆ្នាំង
ភូមិឡឡើងភ្នំ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង

- ២៣. សាខាខេត្តត្បូងឃ្មុំ
ក្បាលដីលេខ០៨១៩ ផ្លូវជាតិលេខ៧ ភូមិជើងឡុង សង្កាត់ស្រែ ក្រុងស្រែ ខេត្តត្បូងឃ្មុំ
- ២៤. សាខាខេត្តបន្ទាយមានជ័យ
ក្បាលដីលេខ១១៨៨ ផ្លូវជាតិលេខ៦អា ភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ្ណ ខេត្តបន្ទាយមានជ័យ
- ២៥. សាខាក្រុងប៉ោយប៉ែត
ភូមិបាលីលេខ១១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
- ២៦. សាខាខេត្តពោធិ៍សាត់
ក្បាលដីលេខ០៥៣២ ផ្លូវជាតិលេខ៥ ភូមិស្ថានីយ៍ សង្កាត់ស្វាយអាក់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់
- ២៧. សាខាខេត្តកំពត
ក្បាលដីលេខAI ០៦៨៧ ផ្លូវស្រួចច្បារក្រុង ភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត
- ២៨. សាខាខេត្តស្ទឹងត្រែង
ក្បាលដីលេខ៤៥ ផ្លូវលេខ៦៣ ភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង

បណ្តាញអេធីអឹម

- ក្រៅការិយាល័យសាខា
- ការិយាល័យសាខា

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ធនាគារ ព្រីនស៍ ម.ក មានទីតាំងម៉ាស៊ីនអេធីអឹមសរុបចំនួន៣២ កន្លែង។

រាជធានីភ្នំពេញ

- ១. ការិយាល័យកណ្តាល
 - ២. វាលវែង (អូឡាំព្យា)
 - ៣. ទួលសង្កែទី២
 - ៤. ចោមចៅ
 - ៥. ប្រាយចង្វារ
 - ៦. ទន្លេបាសាក់ (ព្រីនស៍ ផ្លាហ្សា)
 - ៧. សង្កាត់និរោធន (ច្បារអំពៅ)
 - ៨. ផ្សារដើមថ្កូវ
 - ៩. អ៊ីអនសែនសុខ
 - ១០. TK Avenue
 - ១១. Eden Garden
- សៀមរាប**
- ១២. សៀមរាប
 - ១៣. សៀមរាប ផ្សារចាស់
- កំពង់ចាម**
- ១៤. កំពង់ចាម

- ព្រះសីហនុ**
- ១៥. ព្រះសីហនុ
- ក្រុងតាខ្មៅ**
- ១៦. ក្រុងតាខ្មៅ
- ព្រៃវែង**
- ១៧. ព្រៃវែង
- ស្វាយរៀង**
- ១៨. ស្វាយរៀង
- ក្រចេះ**
- ១៩. ក្រចេះ
- បាត់ដំបង**
- ២០. បាត់ដំបង
- កំពង់ស្ពឺ**
- ២១. កំពង់ស្ពឺ
- តាកែវ**
- ២២. តាកែវ
- កំពង់ធំ**
- ២៣. កំពង់ធំ

- ព្រះវិហារ**
- ២៤. ព្រះវិហារ
- កំពង់ឆ្នាំង**
- ២៥. កំពង់ឆ្នាំង
- បន្ទាយមានជ័យ**
- ២៦. ប៉ោយប៉ែត
 - ២៧. បន្ទាយមានជ័យ
- រតនៈគិរី**
- ២៨. រតនៈគិរី
- ពោធិ៍សាត់**
- ២៩. ពោធិ៍សាត់
- ត្បូងឃ្មុំ**
- ៣០. ត្បូងឃ្មុំ
- ស្ទឹងត្រែង**
- ៣១. ស្ទឹងត្រែង
- កំពត**
- ៣២. កំពត

ផលិតផល និងបណ្តាញសេវាកម្ម

នៅឆ្នាំ២០១៩នេះ ធនាគារ ព្រីនស៍ ម.ក បានផ្តល់ជូននូវផលិតផលជាច្រើនប្រភេទសម្រាប់អតិថិជន រូបវន្តបុគ្គល និងសម្រាប់សាជីវកម្ម។ ផលិតផលទាំងនេះរួមមាន គណនីចរន្ត និងគណនីសន្សំ ឥណទាន និងប្រាក់បញ្ញើមានកាលកំណត់។ ធនាគារកំពុងបន្តខិតខំស្វែងរកដំណោះស្រាយដើម្បីផ្តល់ជូននូវជម្រើសជាច្រើនទៀតសម្រាប់ពេញតាមតម្រូវការហិរញ្ញវត្ថុស្របទៅតាមការរស់នៅរបស់អតិថិជនគ្រប់រូប។

ផលិតផល និងសេវាកម្មសម្រាប់ រូបវន្តបុគ្គល

គណនីចរន្ត និងគណនីសន្សំរបស់យើងមានដូចជា គណនីសន្សំព្រីនស៍ គណនីបើកប្រាក់បៀវត្ស គណនីព្រីនស៍ឆ្លើស គណនីចរន្ត គណនីព្រីនស៍យើង គណនីព្រីនស៍ស៊ីនឡេ និងសេវាធនាគារអាទិភាព។

គណនីប្រាក់បញ្ញើមានកាលកំណត់របស់យើង មានអត្រាការប្រាក់ប្រកួតប្រជែងខ្ពស់ទៅតាមរយៈពេលនៃការសន្សំជាមួយនឹងជម្រើសទទួលបានអត្រាការប្រាក់មានពីរប្រភេទ គឺប្រចាំខែ ឬនៅចុងគ្រា។

យើងផ្តល់ជូននូវឥណទានជាច្រើនប្រភេទសម្រាប់អតិថិជនដែលមានតម្រូវការផ្សេងៗគ្នាដែលរួមមាន៖ ឥណទានគេហដ្ឋាន ឥណទានផ្ទាល់ខ្លួន និងឥណទានសម្រាប់បុគ្គលិកក្រុមហ៊ុនដៃគូ (ប្រាក់កម្ចីសម្រាប់និយោជិតក្រុមហ៊ុន)។

យើងក៏ផ្តល់ជូនសេវាបើកប្រាក់បៀវត្សមុនកំណត់ (ប្រាក់របបមុនពេល) សម្រាប់អតិថិជនដែលស្វែងរកភាពបត់បែននៃការទទួលបានមូលនិធិ (ប្រាក់បៀវត្ស) របស់ពួកគេរាល់ពេលដែលមានតម្រូវការ។

ផលិតផល និងសេវាកម្មសម្រាប់អតិថិជនសាជីវកម្ម

សម្រាប់អតិថិជនសាជីវកម្មយើងផ្តល់ជូននូវផលិតផលដូចខាងក្រោម៖ គណនីមូលប្តូរ ទានប័ត្រអាជីវកម្ម គណនីអាជីវកម្មឆ្លើស គណនីប្រាក់បញ្ញើមានកាលកំណត់ ឥណទានសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម ឥណទានរយៈពេលយូរ ឥណទានសម្រាប់ស្ថាប័នហិរញ្ញវត្ថុ ឥណទានធានាដោយប្រាក់បញ្ញើ ឥណទានវិបារូប ឥណទានសម្រាប់កិច្ចធានា និងសេវាបញ្ចេញមូលនិធិទៅតាមការព្រមព្រៀង (Funds Released Agreement)។

ម៉ាស៊ីនដកប្រាក់/ដាក់ប្រាក់ស្វ័យប្រវត្តិ

សម្រាប់ឆ្នាំនេះយើងបានកំឡើងម៉ាស៊ីនដក-ដាក់ប្រាក់ចំនួន ៣២ទីតាំងនៅតាមសាខានីមួយៗ និងនៅតាមទីតាំងយុទ្ធសាស្ត្រដែលមានចរាចរណ៍ច្រើន។ ម៉ាស៊ីនដក-ដាក់ប្រាក់ថ្មីទាំងនេះផ្តល់ជូនអតិថិជនរបស់យើងនូវភាពងាយស្រួល សុវត្ថិភាព និងទទួលបានសេវាហិរញ្ញវត្ថុដូចជាការប្រាក់ ការដកប្រាក់ ពិនិត្យសមតុល្យគណនី របាយការណ៍សង្ខេប និងការផ្លាស់ប្តូរលេខកូដសម្ងាត់កាន់តែងាយស្រួល។ លើសពីនេះទៀតម៉ាស៊ីនជនក៏អាចធ្វើការដកប្រាក់បានជាប្រភេទក្រដាសប្រាក់រៀល និងដុល្លារអាមេរិក។

ការវិនិយោគរបស់យើងលើឧបករណ៍ និងបច្ចេកវិទ្យាទាំងនេះ គឺជាការឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើងរបស់អតិថិជនដែលចង់ទទួលបាននូវភាពងាយស្រួលជាងទៅកាន់ការិយាល័យសាខា។ ម៉ាស៊ីនដក-ដាក់ប្រាក់របស់យើងនឹងក្លាយជាជម្រើសសេវាកម្មស្វ័យប្រវត្តិ ២៤/៧ សម្រាប់អតិថិជនក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុសំខាន់ៗប្រកបដោយភាពងាយស្រួល។

ធនធានមនុស្ស

ធនាគារ ព្រីនស៍ ម.ក ទទួលបានពានរង្វាន់ជា
និយោជកឆ្នើមប្រចាំឆ្នាំ២០១៩

ធនាគារ ព្រីនស៍ ម.ក មានមោទនភាពដែលទទួលបានពានរង្វាន់
ឈ្មោះ " យីហោនិយោជកល្អបំផុតទាំង១០០ នៅអាស៊ីប្រចាំឆ្នាំ
២០១៩" ដែលធ្វើឡើងនៅប្រទេសសិង្ហបុរីក្នុងកម្មវិធីប្រគល់រង្វាន់
យីហោនិយោជកល្អបំផុតប្រចាំឆ្នាំនៅអាស៊ី។ បន្ទាប់ពីបានកម្លាយ
ខ្លួនទៅជាធនាគារពាណិជ្ជពេញលេញនៅក្នុងខែកក្កដាឆ្នាំ២០១៨
មកធនាគារ ព្រីនស៍ ម.ក បានបង្កើនចំនួនបុគ្គលិកយ៉ាងច្រើន
សន្លឹកសន្លាប់។ ក្នុងរយៈពេលដ៏ខ្លីនេះ ធនាគារ ព្រីនស៍ ម.ក បាន
ផ្តោតសំខាន់លើយុទ្ធនាការ " និយោជកដែលជាជម្រើសទីមួយ "
ដោយបង្កើតនូវវិហាកាសការងារមួយ ដែលមាននីតិវិធីសម្រប
សម្រួលកិច្ចការធនធានមនុស្សច្បាស់លាស់ ឱកាសគ្រប់គ្រាន់
សម្រាប់ឱ្យបុគ្គលិកបានទទួលបានការបណ្តុះបណ្តាល និងអភិវឌ្ឍ
ខ្លួន វប្បធម៌បំពេញការងារដែលផ្អែកលើគុណតម្លៃ និងទំនួលខុស
ត្រូវ ព្រមទាំងការលើកទឹកចិត្តសម្រាប់ការទំនាក់ទំនងដោយចំហ
និងប្រកបដោយភាពស្មោះត្រង់។ ធនាគារ ព្រីនស៍ ម.ក មានកិត្តិ
យសណាស់ដែលត្រូវបានជ្រើសរើសសម្រាប់ពានរង្វាន់នេះ។



កម្មវិធីនិស្សិតហាត់ការ

ជាការឆ្លើយតបទៅនឹងផែនការពង្រីកអាជីវកម្ម ក្នុងការជ្រើសរើសបុគ្គលិកការិយាល័យសាខា និងដើម្បីឱ្យស្របទៅនឹងកំណើនយ៉ាងឆាប់រហ័ស ធនាគារ ព្រីនស៍ ម.ក បានចាប់ផ្តើមបង្កើតកម្មវិធីសម្រាប់និស្សិតហាត់ការដែលអនុញ្ញាតឱ្យនិស្សិតទើបបញ្ចប់ការសិក្សា ឬនិស្សិតដែលរៀបរយបញ្ចប់ការសិក្សាមានឱកាសធ្វើកម្មសិក្សាជាមួយធនាគាររយៈពេល ៤ខែ។ និស្សិតដែលចូលរួមក្នុងកម្មវិធីនេះនឹងទទួលបានបទពិសោធន៍ការងារជាក់ស្តែងក្នុងតួនាទីជាបុគ្គលិកប្រឹក្សាយោបល់ហាត់ការ ឬបេឡាករហាត់ការជាដើម។ ដើម្បីទាក់ទាញបេក្ខជនដែលមានសមត្ថភាព សិក្សាតាមដែលត្រូវបានជ្រើសរើសនឹងត្រូវបានផ្តល់ជូននូវប្រាក់ឧបត្ថម្ភ (ប្រាក់បៀវត្ស) និងការធានារ៉ាប់រងប្រចាំខែ។ ជាលទ្ធផលនិស្សិតបញ្ចប់ការសិក្សាចំនួន ២៥នាក់ត្រូវបានជ្រើសរើសហើយនិស្សិតចំនួន ៥នាក់ត្រូវបានផ្តល់នូវកំណែងជាបុគ្គលិកអចិន្ត្រៃយ៍នៅធនាគារ ព្រីនស៍ ម.ក។

ការបណ្តុះបណ្តាល និងអភិវឌ្ឍបុគ្គលិក

ជាមួយនឹងកិច្ចខិតខំប្រឹងប្រែង និងការពង្រីកយ៉ាងឆាប់រហ័សរបស់ធនាគារ ព្រីនស៍ ម.ក ការអភិវឌ្ឍសមត្ថភាពបុគ្គលិកបានក្លាយជាផ្នែកដ៏សំខាន់មួយដើម្បីធានាបានថាទាំងនិយោជិតថ្មី និងនិយោជិតបច្ចុប្បន្នមានចំណេះដឹង និងជំនាញគ្រប់គ្រាន់ដើម្បីបំពេញការងាររបស់ពួកគេបានដោយជោគជ័យ។

ការបណ្តុះបណ្តាល និងអភិវឌ្ឍបុគ្គលិក ផ្តល់ជូននូវកម្មវិធីជាច្រើនរួមមាន កម្មវិធីបណ្តុះបណ្តាលដែលផ្តល់នូវវិញ្ញាបនបត្រ កម្មវិធីបណ្តុះបណ្តាលសម្រាប់បុគ្គលិកចាស់ កម្មវិធីបណ្តុះបណ្តាលដោយមានឯកសារភ្ជាប់ និងកម្មវិធីបណ្តុះបណ្តាលដើម្បីកែលម្អការអនុវត្តការងារ និងកម្មវិធីបណ្តុះបណ្តាលដោយមានគ្រូជំនាញ។ វគ្គសិក្សាខ្លីៗដែលមានក្នុង និងក្រៅស្រុកត្រូវបានបង្កើត និងសម្របសម្រួលដើម្បីពង្រឹងជំនាញបច្ចេកទេសរបស់និយោជិត ក៏ដូចជាដើម្បីអភិវឌ្ឍនូវមូលដ្ឋានចំណេះដឹងរបស់ពួកគេបន្ថែមទៀត។ នៅក្នុងឆ្នាំនេះផងដែរ មានបុគ្គលិកចំនួន ៨៣៥នាក់ទទួលបានការបណ្តុះបណ្តាលទាំងក្នុង និងក្រៅប្រទេស។

ក្នុងសម័យឌីជីថលនេះ ធនាគារ ព្រីនស៍ ម.ក បានបង្កើតប្រព័ន្ធគ្រប់គ្រងការបណ្តុះបណ្តាល (LMS) ដែលអាចជួយសម្រួលដល់បុគ្គលិកក្នុងការទទួលបានកម្មវិធីសិក្សារៀនសូត្រតាមប្រព័ន្ធអ៊ីនធឺណិត។ ប្រព័ន្ធនេះនឹងអនុញ្ញាតឱ្យបុគ្គលិកទទួលបាននូវភាពបត់បែនកាន់តែច្រើនសម្រាប់ការជ្រើសរើសវគ្គបណ្តុះបណ្តាល និងរៀនទៅតាមល្បឿនរបស់ពួកគេ ឬបញ្ចប់វគ្គបណ្តុះបណ្តាលដែលជាកាតព្វកិច្ច។

បទបញ្ជាផ្ទៃក្នុង និងគោលនយោបាយធនធានមនុស្ស

យើងបានកែលម្អបទបញ្ជាផ្ទៃក្នុង និងគោលនយោបាយ និងនីតិវិធីនៃការគ្រប់គ្រងធនធានមនុស្សដើម្បីគោរពតាមបទបញ្ជាភ្នំពេញ និងដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើងនៃការគ្រប់គ្រងការងារប្រកបដោយប្រសិទ្ធភាព។

អត្ថប្រយោជន៍បុគ្គលិក

បន្ថែមលើប្រាក់បៀវត្សប្រកួតប្រជែង និងរង្វាន់លើកទឹកចិត្តផ្សេងៗ ធនាគារ ព្រីនស៍ ម.ក ក៏ផ្តល់ជូននិយោជិត និងសមាជិកក្នុងបន្ទុកនូវការធានារ៉ាប់រងលើគ្រោះថ្នាក់និងការស្នាក់នៅមន្ទីរពេទ្យផងដែរ។ លើសពីនេះទៅទៀតនិយោជិតក៏ទទួលបានអត្ថប្រយោជន៍ខាងវេជ្ជសាស្ត្រពីធនាគារផងដែរ។

គម្រោងឌីជីថល

ចាប់តាំងពីបានកម្លាយខ្លួនជាធនាគារពាណិជ្ជពេញលេញដែលមានរយៈពេលតិចជាង ២ឆ្នាំរួចមកធនាគារបានបង្កើត និងដាក់ដំណើរការកម្មវិធីសេវាធនាគារតាមទូរស័ព្ទដៃ និងការបញ្ចូលនូវបច្ចេកវិទ្យាឌីជីថលឱ្យស្របទៅនឹងតម្រូវការនៃបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា។

សេវាធនាគារតាមទូរស័ព្ទដៃ

ឆ្នាំ២០១៩ ជាឆ្នាំគួរឱ្យកត់សម្គាល់សម្រាប់ការផ្លាស់ប្តូរឌីជីថល។ សេវាធនាគារតាមទូរស័ព្ទត្រូវបានបន្ថែមចូលទៅក្នុងបណ្តាញធនាគារដែលមានស្រាប់ដែលអាចផ្តល់ជូនអតិថិជននូវជម្រើសធនាគារប្រកបដោយប្រសិទ្ធភាព និងងាយស្រួលជាងមុន។ អតិថិជនអាចកាត់បន្ថយការធ្វើដំណើរទៅកាន់ទីតាំងសាខាធនាគារ ដោយគ្រាន់តែចូលទៅកាន់មុខងារសំខាន់ៗដែលមាននៅក្នុងសេវាធនាគារតាមទូរស័ព្ទដែលមានដូចជា ការផ្ទេរប្រាក់ពីគណនីធនាគារ ព្រីនស៍ ទៅគណនីមិនមែនធនាគារ ពិនិត្យព័ត៌មានលម្អិតនៃការសងប្រាក់កម្ចី និងការបើកគណនីថ្មីជាដើម។

ការចូលរួមក្នុងប្រព័ន្ធទូទាត់របស់ធនាគារជាតិនៃកម្ពុជា

ធនាគារ ព្រីនស៍ ម.ក បានចូលរួមក្នុងប្រព័ន្ធទូទាត់របស់ធនាគារជាតិនៃកម្ពុជា ដែលមានដូចជា សេវាទូទាត់ហ្វីស និងសេវាទូទាត់បាតង។ ធនាគារ ព្រីនស៍ ម.ក មានសេចក្តីរីករាយក្នុងការដាក់បញ្ចូលប្រព័ន្ធទូទាត់ទាំងនេះចូលទៅក្នុងកម្មវិធីសេវាធនាគារតាមទូរស័ព្ទដៃ ដើម្បីធ្វើឱ្យបទពិសោធន៍នៃការផ្ទេរប្រាក់កាន់តែងាយស្រួល ខណៈពេលដែលធនាគារបានពង្រីកនូវប្រព័ន្ធអេកូឡូស៊ី ឌីជីថលផ្ទាល់ខ្លួន ដែលនឹងជួយឱ្យអតិថិជនផ្លាស់ប្តូរពីការមកកាន់សាខាធនាគារ ទៅជាអ្នកប្រើប្រាស់ឌីជីថលបែបឆ្លាតវៃ និងមានជំនាញជាងមុន។

ស្វ័យប្រវត្តិកម្មនៃដំណើរការធនធានមនុស្ស និងឌីជីថល

ធនាគារ ព្រីនស៍ ម.ក បានប្រើប្រាស់សក្តានុពលនៃបច្ចេកវិទ្យាឌីជីថល ដើម្បីបម្រើដល់បុគ្គលិកដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស។ ធនាគារ ព្រីនស៍ ម.ក បានដាក់ចេញនូវប្រព័ន្ធព័ត៌មានធនធានមនុស្សតាមទូរស័ព្ទ (HR in a Pocket) ដែលរួមបញ្ចូលកម្មវិធីប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស ទម្រង់E-form និងប្រព័ន្ធគ្រប់គ្រងការបណ្តុះបណ្តាល (LMS)។ ជាមួយនឹងប្រព័ន្ធព័ត៌មានធនធានមនុស្សតាមទូរស័ព្ទ (HR in a Pocket) បុគ្គលិកនឹងទទួលបានភាពងាយស្រួលក្នុងការគ្រប់គ្រងការឈប់សម្រាក ព័ត៌មានប្រាក់បៀវត្ស ទិន្នន័យបុគ្គលិក និងមុខងាររដ្ឋបាលធនធានមនុស្សផ្សេងទៀត។ លក្ខណៈពិសេសទាំងអស់នេះអាចអនុវត្តទូរស័ព្ទរបស់បុគ្គលិកបានគ្រប់ពេល គ្រប់ទីកន្លែង។ លទ្ធផលធ្វើឱ្យដំណើរការគ្រប់គ្រងធនធានមនុស្សកាន់តែមានប្រសិទ្ធភាពដោយជួយកាត់បន្ថយពេលវេលាឆ្លើយតបទៅនឹងការងាររដ្ឋបាល កាត់បន្ថយការប្រើប្រាស់ក្រដាស និងរួមចំណែកដល់ដំណោះស្រាយថែរក្សាបរិស្ថានផងដែរ។

មុខងារប្រតិបត្តិតាម

ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម


ធនាគារ ព្រីនស៍ ម.ក មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មហៅកាត់ថា "AML/CFT" ។ យើងបានបង្កើតគោលនយោបាយ និងនីតិវិធីអនុវត្តដោយអនុលោមតាមច្បាប់ និងប្រកាសស្តីពីការប្រយុទ្ធប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (AML/CFT)។ បន្ថែមពីនេះធនាគារព្រីនស៍ ម.ក បានវិនិយោគទៅលើប្រព័ន្ធបច្ចេកវិទ្យាដែលមានឈ្មោះថា CORAL iSEM ដើម្បីធ្វើការអនុវត្តកិច្ចការប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

គោលនយោបាយរាយការណ៍ផ្ទៃក្នុង

អនុលោមតាមប្រកាសស្តីពីការគ្រប់គ្រងផ្ទៃក្នុងនៃគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ធនាគារ ព្រីនស៍ ម.ក បានបង្កើតគោលនយោបាយរាយការណ៍ផ្ទៃក្នុង ដើម្បីបង្កើតបរិយាកាសការងារដែលនិយោជិតអាចធ្វើការរាយការណ៍អំពីកង្វល់ធ្ងន់ធ្ងរទាក់ទងទៅនឹងការអនុវត្តអាកប្បកិរិយាមិនសមរម្យ ដែលអាចនាំឱ្យមានផលប៉ះពាល់អវិជ្ជមានដល់សកម្មភាពរបស់ធនាគារ។ គោលការណ៍នេះនឹងជួយការគ្រប់គ្រង ចាត់វិធានការដោះស្រាយ ឬការពារការប្រព្រឹត្តិមិនត្រឹមត្រូវណាមួយឱ្យបានទាន់ពេលវេលា។ ជាការសំខាន់ផងដែរដែលការអនុវត្តគោលនយោបាយនេះត្រូវធ្វើឡើងដោយមានតម្លាភាព និងគណនេយ្យភាព (ដូច្នេះនិយោជិតទុកចិត្តលើដំណើរការនេះ) ដែលធានានូវការសម្ងាត់ក្នុងការផ្តល់ព័ត៌មាន និងព័ត៌មានដែលបានរាយការណ៍។

រចនាសម្ព័ន្ធធនាគារ

រចនាសម្ព័ន្ធរបស់ស្ថាប័ន




ក្រុមប្រឹក្សា

១. ក្រុមប្រឹក្សាភិបាល
២. គណៈកម្មាធិការផ្តល់តម្លៃការ និងជ្រើសតាំង
៣. គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងផលិតផលថ្មី
៤. គណៈកម្មាធិការសវនកម្មផ្ទៃក្នុង និងប្រតិបត្តិការ

អភិបាលកិច្ច

ធនាគារ ព្រីនស៍ ម.ក យល់ច្បាស់ពីសារប្រយោជន៍របស់អភិបាលកិច្ច ដែលមានប្រសិទ្ធភាពចំពោះដំណើរការដ៏ត្រឹមត្រូវសម្រាប់ស្ថាប័នរបស់ខ្លួន។ ដូច្នេះ ធនាគារ ព្រីនស៍ ម.ក បានជ្រើសយកការអនុវត្តដ៏ប្រសើររបស់អភិបាលកិច្ចសាជីវកម្មក្នុងវិស័យធនាគារ ជាមួយនឹងយន្តការត្រួតពិនិត្យគម្លាតដែលក្រុមប្រឹក្សាភិបាលពិនិត្យប្រតិបត្តិការធុរកិច្ច ដែលដំណើរការដោយគណៈគ្រប់គ្រង។



ធនាគារ ព្រីនស៍ ម.ក ត្រូវបានរៀបចំនូវរចនាសម្ព័ន្ធដើម្បីធានាឱ្យបាននូវការបែងចែកនូវតួនាទីរវាងមុខងារអាជីវកម្ម(ធុរកិច្ច) ដែលគ្រប់គ្រងដោយផ្ទាល់លើប្រតិបត្តិការអាជីវកម្ម(ធុរកិច្ច) និងមុខងារត្រួតពិនិត្យដែលរួមមាន ការប្រតិបត្តិតាម និងហានិភ័យ ដែលត្រូវបានពិនិត្យដេញដោលដោយឯករាជ្យ ហើយត្រូវរាយការណ៍ទៅគណៈកម្មាធិការក្រុមប្រឹក្សាភិបាល(Board Committee) ដោយផ្ទាល់តាមរយៈគណៈកម្មាធិការហានិភ័យ និងផលិតផលថ្មី និងគណៈកម្មាធិការសវនកម្ម និងប្រតិបត្តិតាម។ លើសពីនេះ មុខងារសវនកម្មផ្ទៃក្នុងធ្វើការធានា និងត្រួតពិនិត្យមើលលើការគ្រប់គ្រងរបស់មុខងារអាជីវកម្ម(ធុរកិច្ច) និងពិនិត្យផ្នែកប្រតិបត្តិតាម និងហានិភ័យ ហើយត្រូវរាយការណ៍ទៅគណៈកម្មាធិការ ក្រុមប្រឹក្សាភិបាល (Board Committee) ដោយផ្ទាល់តាមរយៈគណៈកម្មាធិការសវនកម្ម និងប្រតិបត្តិតាម។

ក្រមសីលធម៌

ជំនឿជាក់ដែលអតិថិជន និងសាធារណជនមានចំពោះធនាគារ គឺមានសារៈសំខាន់ណាស់សម្រាប់ការរីកចម្រើន និងជោគជ័យជាបន្តបន្ទាប់។ ធនាគារ ព្រីនស៍ ម.ក ប្រតិបត្តិយ៉ាងសកម្ម និងអនុលោមតាមក្រមសីលធម៌របស់ធនាគារបានយ៉ាងខ្ជាប់ខ្ជួន។ គណៈគ្រប់គ្រង បុគ្គលិក និងក្រុមហ៊ុនម៉ៅការ រួមទាំងអ្នកផ្គត់ផ្គង់តម្រូវឱ្យទទួលស្គាល់ និងអនុវត្តតាមនូវក្រមសីលធម៌របស់ធនាគារ ព្រីនស៍ ម.ក យ៉ាងតឹងរឹង។

ភាគទុនិក

បច្ចុប្បន្ន ធនាគារ ព្រីនស៍ ម.ក មានភាគទុនិកចំនួន ២រូប។ ឧកញ៉ា ចេន ហ្សឺ ជាពលរដ្ឋកម្ពុជា និងជាភាគទុនិកដែលមានទុនភាគច្រើននៃធនាគារ ព្រីនស៍ ម.ក។ លោកចូលរួមក្នុងដំណើរការសម្រេចចិត្តស្នូលរបស់ធនាគាររួមមាន ការបង្កើនដើមទុនចុះបញ្ជី និងពង្រីកប្រតិបត្តិការអាជីវកម្ម។

លោក ហ្គុយ ឆាយ ជាពលរដ្ឋកម្ពុជា និងជាភាគទុនិកម្នាក់ទៀតរបស់ធនាគារ ព្រីនស៍ ម.ក។ លោកជាសហគ្រិនព្រំកម្មយុវជាមួយជំនាញក្នុងការធ្វើវិនិយោគក្នុងវិស័យផ្សេងៗដូចជា អចលនទ្រព្យ សណ្ឋាគារ រមណីយដ្ឋាន ការគ្រប់គ្រង និងអភិវឌ្ឍន៍វិនិយោគ បច្ចេកវិទ្យាព័ត៌មានវិទ្យា ព្រមទាំងវិស័យដឹកជញ្ជូន។



ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលមានសមាជិកចំនួន ៥រូប ហើយក្នុងនោះ ២រូប ជា អភិបាលឯករាជ្យ ។

ក្រុមប្រឹក្សាភិបាលជាស្ថាប័នដែលធ្វើការសម្រេចចិត្តចុងក្រោយគេលើក លែងលើបញ្ហាមួយចំនួនដែលតម្រូវឱ្យមានការយល់ព្រមពីភាគទុនិក ដូចដែលបានចែងក្នុងលក្ខន្តិកៈក្រុមហ៊ុន និងច្បាប់ស្តីពីសហគ្រាស ពាណិជ្ជកម្ម។ ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវទាំងស្រុងលើការដឹកនាំ គ្រប់គ្រងចង្អុលបង្ហាញ និងពិនិត្យលើដំណើរប្រតិបត្តិការទាំងមូលរបស់ ធនាគារ ព្រមទាំងពង្រឹងនូវស្តង់ដារគណនេយ្យភាព ដើម្បីឱ្យគណៈគ្រប់ គ្រងប្រតិបត្តិទំនួលខុសត្រូវប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

ក្រុមប្រឹក្សាភិបាលអនុវត្តវិធីសាស្ត្រនៃការធ្វើសេចក្តីសម្រេចចិត្តលើគ្រប់ ការវិនិច្ឆ័យទាំងអស់។ ជាមួយនឹងកិច្ចប្រឹងប្រែងនេះក្រុមប្រឹក្សាភិបាល ទទួលបានអត្ថប្រយោជន៍ពីចំណេះដឹងដ៏ស៊ីជម្រៅ និងការរួមចំណែកពី សំណាក់អភិបាលនីមួយៗនៅគ្រប់វិស័យទាំងអស់របស់ធុរកិច្ច និង ប្រតិបត្តិការរបស់ធនាគារ។ បន្ថែមលើទេពកោសល្យជំនាញដ៏ទូលំទូលាយ របស់អភិបាលទាំងអស់ អភិបាលឯករាជ្យ ក៏ផ្តល់នូវការវិនិច្ឆ័យឯករាជ្យ លើការពិភាក្សាពីបញ្ហា គន្លឹះទាក់ទងនឹងយុទ្ធសាស្ត្រ ការធ្វើសវនកម្ម ដំណើរប្រតិបត្តិការ និងហានិភ័យ។

ក្រុមប្រឹក្សាភិបាល តែងតែធានាបានលើការប្រតិបត្តិតាមនិយ័តកម្មដែល បានកំណត់ដោយច្បាប់និងបទបញ្ញត្តិជាពិសេស ទាក់ទងទៅនឹងប្រកាស ទាំងអស់ដែលបានដាក់ចេញដោយធនាគារជាតិនៃកម្ពុជា (NBC)។ ក្នុង ន័យនេះ រចនាសម្ព័ន្ធ និងសមាសភាពនៃក្រុមប្រឹក្សាភិបាលគឺស្របតាម លក្ខខណ្ឌតម្រូវការរបស់ធនាគារជាតិ ដើម្បីធានាឱ្យបានថាធនាគារ ទទួលបានប្រយោជន៍ពីសមតុល្យលើសមត្ថកិច្ចបង្កើនគណនេយ្យភាព (ការ

ទទួលខុសត្រូវ) និងសមត្ថភាពឱ្យប្រសើរឡើង សម្រាប់ការសម្រេចចិត្ត ប្រកបដោយភាពឯករាជ្យ។

ក្រុមប្រឹក្សាភិបាលជឿជាក់ថាអភិបាលកិច្ចសាជីវកម្មដ៏រឹងមាំ គឺជាកត្តាដ៏ សំខាន់ និងមានអត្ថប្រយោជន៍ក្នុងការអនុវត្តបេសកកម្មរបស់ធនាគារ ប្រកបដោយជោគជ័យ។ ក្របខណ្ឌអភិបាលកិច្ចរបស់ធនាគារត្រូវបាន អភិវឌ្ឍឡើងដោយផ្អែកលើមូលដ្ឋាននៃគោលការណ៍របស់ប្រកាស លេខ ៨៧-០៨-២១១ ស្តីពីអភិបាលកិច្ចរបស់ធនាគារ និងគ្រឹះស្ថាន ហិរញ្ញវត្ថុចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៨ (ប្រកាសស្តីពីអភិបាលកិច្ច) ប្រកាសលេខ ៨៧-០៨-២១២ ប្រ.ក ស្តីពីលក្ខខណ្ឌវិនិច្ឆ័យត្រឹមត្រូវ និងសមស្របសម្រាប់បុគ្គលដាក់ពាក្យស្នើសុំ និងគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណ និងប្រកាសលេខ៨៧-១០-០៧២ ប្រ.ក ស្តីពីការត្រួតពិនិត្យផ្ទៃក្នុងរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១០ (ប្រកាសស្តីពីការត្រួតពិនិត្យ ផ្ទៃក្នុង) ចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា ជាមួយនឹងឧត្តមានុវត្ត អន្តរជាតិនៃអភិបាលកិច្ចសាជីវកម្មតាមដែលអាចអនុវត្តបាន។

គណៈកម្មការជំនាញចំនួន ៣ ត្រូវបង្កើតឡើងដោយក្រុមប្រឹក្សាភិបាល៖

គណៈកម្មាធិការសវនកម្ម និងប្រតិបត្តិកិច្ច

សមាសភាព

- លោក ថេន សំសុទ្ធ ជាប្រធាន (អភិបាលឯករាជ្យមិនប្រតិបត្តិ)
- លោក ហុយ នាយ ជាសមាជិក
- លោក ស៊ឹម ហ៊ុយឈ័ង ជាសមាជិក (អភិបាលឯករាជ្យមិនប្រតិបត្តិ)

តួនាទី និងទំនួលខុសត្រូវ

ក. ដំណើរការផ្ទៃក្នុង និងការគ្រប់គ្រង

១. អនុម័តលើគោលការណ៍ គោលនយោបាយ ដំណើរការ និងក្របខណ្ឌត្រួតពិនិត្យសម្រាប់ការគ្រប់គ្រងប្រតិបត្តិការធុរកិច្ចរបស់ធនាគារ។
២. ពិនិត្យលើការត្រួតពិនិត្យផ្ទៃក្នុង រួមទាំងត្រួតពិនិត្យផ្នែកហិរញ្ញវត្ថុ និងផ្នែកប្រតិបត្តិកិច្ច ដែលបង្កើតឡើងដោយគណៈគ្រប់គ្រងធនាគារ។
៣. គណៈកម្មាធិការសវនកម្ម និងសម្របសម្រួលកិច្ចការច្បាប់ គណៈកម្មាធិការត្រូវធានាថាការពិនិត្យមើលប្រសិទ្ធភាពនៃការត្រួតពិនិត្យផ្ទៃក្នុង គឺត្រូវធ្វើជាប្រចាំ។
៤. ពិនិត្យលើការប្រតិបត្តិកិច្ចច្បាប់ បទបញ្ញត្តិ និងក្រមសីលធម៌របស់ធនាគារ។ ពិចារណាលើរបកគំហើញសំខាន់ៗដែលពាក់ព័ន្ធនឹងការស៊ើបអង្កេតផ្ទៃក្នុងណាមួយក្នុងការគ្រប់គ្រងភាពទន់ខ្សោយ ការបន្ត ឬការប្រព្រឹត្តិខុសក្រមសីលធម៌ និងការឆ្លើយតបរបស់គណៈគ្រប់គ្រង (ក្នុងករណីអវត្តមានរបស់គណៈគ្រប់គ្រង)។
៥. ដឹកនាំអង្គភាពដែលពាក់ព័ន្ធដើម្បីធ្វើបច្ចុប្បន្នភាព គណៈកម្មាធិការសវនកម្ម និងសម្របសម្រួលកិច្ចការច្បាប់ ហើយផ្តល់យោបល់ពីផលដែលអាចកើតមានឡើង ឬកើតមានជាក់ស្តែងនៃការផ្លាស់ប្តូរនីយ័តកម្ម។
៦. ផ្តល់អនុសាសន៍ត្រឹមត្រូវដើម្បីដោះស្រាយផលប៉ះពាល់អវិជ្ជមាន ដែលចំណុចខាងលើអាចកើតមានចំពោះប្រតិបត្តិការធនាគារ ឬប្រើប្រាស់កាលានុវត្តន៍ភាពដែលផ្តល់ឱ្យ។

ខ. របាយការណ៍ហិរញ្ញវត្ថុ

ពិនិត្យលើដំណើរនៃការធ្វើរបាយការណ៍ និងការប្រកាសព័ត៌មានហិរញ្ញវត្ថុដើម្បីប្រាកដថារបាយការណ៍ហិរញ្ញវត្ថុ គឺត្រឹមត្រូវ គ្រប់គ្រាន់ និងប្រកបដោយភាពជឿជាក់។ ទាំងនេះរួមមាន៖

១. ពិនិត្យគោលនយោបាយគណនេយ្យ។
២. ពិនិត្យបញ្ហាចម្បងៗនៃរបាយការណ៍ និងការវិនិច្ឆ័យដើម្បីធានាឱ្យបាននូវសុចរិតភាពនៃរបាយការណ៍ហិរញ្ញវត្ថុ។
៣. រាយការណ៍ជូនក្រុមប្រឹក្សាភិបាលទាន់ពេលវេលានូវបញ្ហាទាំងអស់ដែលអាចប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថានភាពហិរញ្ញវត្ថុ។

៤. ពិនិត្យរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាស ឆមាស និងប្រចាំឆ្នាំមុនការដាក់ជូនក្រុមប្រឹក្សាភិបាលដោយផ្ដោតសំខាន់លើ៖

- ការផ្លាស់ប្តូរទាំងឡាយណាដែលកើតមានឡើងចំពោះគោលនយោបាយគណនេយ្យ និងការអនុវត្ត។
- ការចុះបញ្ជីគណនេយ្យចម្បងៗដោយផ្អែកលើការវិនិច្ឆ័យរបស់គណៈគ្រប់គ្រង។
- ភាពមិនត្រឹមត្រូវ ប្រសិនបើមានក្នុងសេចក្តីព្រាងនៃរបាយការណ៍សវនកម្ម។
- ការកែតម្រូវសំខាន់ៗដែលកើតចេញពីការធ្វើសវនកម្ម។
- លិខិតតំណាងទៅកាន់សវនករ។
- សេចក្តីសន្និដ្ឋានពីកង្វល់។
- ការប្រតិបត្តិតាមស្តង់ដារគណនេយ្យ។
- ការប្រតិបត្តិតាមលក្ខខណ្ឌតម្រូវផ្នែកច្បាប់ និងបញ្ញត្តិស្តីពីរបាយការណ៍ហិរញ្ញវត្ថុ។
- ប្រតិបត្តិការភាគីពាក់ព័ន្ធណាមួយ ឧទាហរណ៍៖ ប្រតិបត្តិការជាមួយអ្នកផ្សព្វផ្សាយ ឬអ្នកគ្រប់គ្រងក្រុមហ៊ុនដែលពាក់ព័ន្ធ / សាច់ញាតិ របស់ពួកគេជាដើមដែលអាចមានទំនាស់ផលប្រយោជន៍របស់ស្ថាប័ននាពេលអនាគត។

គ. សវនកម្មដោយសវនករឯករាជ្យ

១. ពិនិត្យទំហំការងារ និងតម្លៃប្រសិទ្ធភាពរបស់សវនកម្ម និងឯករាជ្យភាព និងអព្យាក្រឹតភាពរបស់សវនករឯករាជ្យ។ ដោយសវនករផ្តល់សេវាកម្មច្រើនផងដែរ ក្រៅពីសេវាកម្មសវនកម្ម។ គណៈកម្មាធិការសវនកម្ម និងប្រតិបត្តិតាម គួររក្សានូវទំហំនៃសេវាកម្មក្រោមការត្រួតពិនិត្យ ការរិះរកតុល្យភាពលើការរក្សាអព្យាក្រឹតភាព និងតម្លៃនៃការចំណាយ។
២. ផ្តល់អនុសាសន៍ជូនក្រុមប្រឹក្សាភិបាលលើការតែងតាំង ការតែងតាំងសារជាថ្មី និងការដកតំណែងសវនករឯករាជ្យ ព្រមទាំងអនុម័ត យល់ព្រមលើកម្រៃ និងខ្លឹមសារនៃកិច្ចសន្យាជាមួយនឹងសវនករឯករាជ្យ។
៣. ពិនិត្យឡើងវិញនូវលទ្ធផលនៃការធ្វើសវនកម្មជាមួយសវនករឯករាជ្យ ដោយពិចារណាលើលិខិតគ្រប់គ្រងរបស់សវនករឯករាជ្យ និងការឆ្លើយតបរបស់គណៈគ្រប់គ្រងចំពោះការរកឃើញនិងការផ្តល់អនុសាសន៍។

ឃ. សវនកម្មផ្ទៃក្នុង

១. ពិនិត្យឡើងវិញនូវវិសាលភាព សកម្មភាព និងប្រសិទ្ធភាពនៃមុខងារសវនកម្មផ្ទៃក្នុង។
២. ពិនិត្យឡើងវិញនូវផែនការសវនកម្មផ្ទៃក្នុងប្រចាំឆ្នាំ និងធានាថាមុខងារសវនកម្មផ្ទៃក្នុងមានប្រភពធនធានគ្រប់គ្រាន់ និងមានលទ្ធភាពទទួលបានព័ត៌មានសមស្របនៅក្នុងស្ថាប័ន។
៣. ពិនិត្យឡើងវិញនូវរបាយការណ៍ និងអនុសាសន៍ប្រចាំត្រីមាសពីសវនករផ្ទៃក្នុង និងធានាថាការកែតម្រូវត្រូវបានធ្វើឡើងដោយថ្នាក់ដឹកនាំស្របតាមកាលកំណត់។
៤. ផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាភិបាលលើការតែងតាំង ឬការដកតំណែងនាយកប្រតិបត្តិទទួលបន្ទុកលើមុខងារសវនកម្មផ្ទៃក្នុង។
៥. ពិនិត្យឡើងវិញនៃការស៊ើបអង្កេតផ្ទៃក្នុង ដោយសវនករផ្ទៃក្នុងទៅលើបញ្ហាសង្ស័យដែលពាក់ព័ន្ធនឹងការក្លែងបន្លំ ឬភាពមិនប្រក្រតី ឬការហាជ័យនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងលើបញ្ហាចំបង (លក្ខណៈសម្គាល់) និងរាយការណ៍បញ្ហាជូនទៅក្រុមប្រឹក្សាភិបាល។

ង. ការប្រតិបត្តិតាម

១. ត្រួតពិនិត្យ និងពិនិត្យឡើងវិញនូវការប្រកាន់ខ្ជាប់របស់ធនាគារចំពោះតម្រូវការច្បាប់និងប្រតិបត្តិតាម ដែលត្រូវអនុវត្តចំពោះអាជីវកម្ម និងប្រតិបត្តិការរបស់ធនាគារដោយគ្មានការកំណត់ចំពោះការគ្រប់គ្រងលើការប្រឆាំងទៅនឹងការសម្អាតប្រាក់ និងការប្រយុទ្ធប្រឆាំងនឹងហិរញ្ញប្បទានភេរវកម្ម ហើយត្រូវរាយការណ៍ជាទៀងទាត់ទៅកាន់ក្រុមប្រឹក្សាភិបាល ផ្អែកលើបញ្ហាប្រតិបត្តិតាមដោយស្របតាមអនុសាសន៍ ឬសកម្មភាពកែតម្រូវណាមួយ។

- ២. ពិនិត្យឡើងវិញរាល់ប្រតិបត្តិការរបស់ភាគីពាក់ព័ន្ធ និងស្ថានភាពទំនាក់ទំនងដែលប្រយោជន៍ណាមួយដែលអាចកើតមានឡើងនៅក្នុងធនាគារ រួមទាំងប្រតិបត្តិការ នីតិវិធី ឬដំណើរនៃការប្រព្រឹត្តិដែលចោទជាសំណួរអំពីភាពស្មោះត្រង់នៃការគ្រប់គ្រង។

ច. ផ្សេងៗ

- ១. សម្របសម្រួលជាមួយគណៈកម្មាធិការហានិភ័យ និងផលិតផលថ្មី ដើម្បីធានាថាផែនការសង្គ្រោះធុរកិច្ចត្រូវបានអនុវត្តដោយប្រសិទ្ធភាព។
- ២. ប្រតិបត្តិការត្រួតពិនិត្យ និងសកម្មភាពផ្សេងៗដែលក្រុមប្រឹក្សាភិបាលពិចារណាថាសាកសមក្នុងខ្លឹមសារយោង។

គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងផលិតផលថ្មី

សមាសភាព

- លោក ស៊ឹម ហ៊ុយឈឿង ជាប្រធាន (អភិបាលឯករាជ្យមិនប្រតិបត្តិ)
- លោក ហុយ ឆាយ ជាសមាជិក
- លោក ថេន សំវិសុទ្ធ ជាសមាជិក (អភិបាលឯករាជ្យមិនប្រតិបត្តិ)

តួនាទី និងទំនួលខុសត្រូវ

ក. ហានិភ័យ

- ១. ពិនិត្យឡើងវិញនូវរបាយការណ៍របស់គណៈគ្រប់គ្រងដែលលម្អិតពីភាពគ្រប់គ្រាន់ និងប្រសិទ្ធភាពទាំងស្រុងនៃមុខងារគ្រប់គ្រងហានិភ័យរបស់ ធនាគារ និងការអនុវត្តដោយគណៈគ្រប់គ្រង ហើយនិងរបាយការណ៍លើការត្រួតពិនិត្យផ្ទៃក្នុង អនុសាសន៍ និងបញ្ជាក់ពីវិធានការត្រឹមត្រូវដែល បានធ្វើចំណាត់ការ។
- ២. ពិនិត្យឡើងវិញនូវទស្សនៈវិទ្យាលើហានិភ័យ ក្របខណ្ឌ យុទ្ធសាស្ត្រ និងគោលនយោបាយដែលបានណែនាំដោយគណៈគ្រប់គ្រង ដោយ ធានានូវការប្រតិបត្តិតាមគោលនយោបាយ និងលក្ខណៈហានិភ័យទូទៅរបស់ស្ថាប័ន។ ហានិភ័យក្នុងន័យទូលាយ រួមមានហានិភ័យទីផ្សារ ហានិភ័យឥណទាន ហានិភ័យសន្ទនីយភាព ហានិភ័យប្រតិបត្តិការ និងហានិភ័យពាណិជ្ជកម្ម។
- ៣. ពិនិត្យឡើងវិញភាពគ្រប់គ្រាន់នៃការធានារ៉ាប់រង។
- ៤. ពិនិត្យឡើងវិញការកំណត់អត្តសញ្ញាណ និងវិធីសាស្ត្រវាស់វែងហានិភ័យ។
- ៥. មានការយកចិត្តទុកដាក់ខ្ពស់លើគោលការណ៍អភិបាលកិច្ច និងក្រមប្រតិបត្តិល្អឥតខ្ចោះ។
- ៦. លម្អិតលើចំណុចដែលត្រូវបោះផ្សាយក្នុងរបាយការណ៍ប្រចាំឆ្នាំពាក់ព័ន្ធនឹងសកម្មភាពរបស់គណៈកម្មាធិការហានិភ័យ និងផលិតផលថ្មីរួម បញ្ចូលទាំងក្របខណ្ឌហានិភ័យ និងវិធីសាស្ត្រ។
- ៧. ទទួលយកដំបូន្មានឯករាជ្យពីខាងក្រៅជាលាយលក្ខណ៍អក្សរ ឬដោយផ្ទាល់មាត់ប្រសិនបើចាំបាច់។

- ៨. បង្កើតអនុគណៈកម្មាធិការហានិភ័យចេញពីសមាជិកភាពរបស់ខ្លួន ដើម្បីដោះស្រាយទិដ្ឋភាពជាក់លាក់នៃភារកិច្ចរបស់ខ្លួន។
- ៩. ពិនិត្យ និងវាយតម្លៃលើភាពគ្រប់គ្រាន់នៃគោលនយោបាយគ្រប់គ្រងហានិភ័យ និងក្របខ័ណ្ឌក្នុងការកំណត់អត្តសញ្ញាណ ការវាស់ស្ទង់ និងការតាមដាន ការគ្រប់គ្រងលើហានិភ័យ និងវិសាលភាពដែលការធ្វើប្រតិបត្តិការមានប្រសិទ្ធភាព។
- ១០. ធានាចនាសម្ព័ន្ធ ធនធាន និងប្រព័ន្ធត្រូវបានដាក់សម្រាប់ការគ្រប់គ្រងហានិភ័យ ឧទាហរណ៍៖ ធានាថាបុគ្គលិកមានទំនួលខុសត្រូវសម្រាប់អនុវត្តប្រព័ន្ធគ្រប់គ្រងហានិភ័យ និងអនុវត្តតួនាទីទាំងនោះដោយឯករាជ្យតាមសកម្មភាពហានិភ័យដើមរបស់ធនាគារ។
- ១១. ត្រួតពិនិត្យឡើងវិញនូវរបាយការណ៍តាមពេលវេលាពីនាយកដ្ឋានគ្រប់គ្រងហានិភ័យអំពីហានិភ័យដែលបានដាក់ជូនសមាសភាពមុខងារហានិភ័យ និងសកម្មភាពគ្រប់គ្រងហានិភ័យ។

ខ. ផលិតផលថ្មី

- ១. ពិនិត្យឡើងវិញ និងណែនាំផលិតផលថ្មី ប៉ុន្តែមិនកំណត់ត្រឹមតែមុខងារ បញ្ញត្តិ និងលក្ខខណ្ឌ យុទ្ធសាស្ត្រ និងផ្នែកគោលដៅ ក៏ដូចជាយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យ គោលនយោបាយ និងភាពទ្រាំទ្រហានិភ័យសម្រាប់ការយល់ព្រមរបស់គណៈកម្មាធិការហានិភ័យ និងផលិតផលថ្មី និងការអនុម័តរបស់ក្រុមប្រឹក្សាភិបាល។
- ២. តាមដាន និងត្រួតពិនិត្យការអនុវត្តរបស់ផលិតផលថ្មីដែលបានណែនាំទៅកាន់អតិថិជន និងធានាថាផលិតផលដែលបានណែនាំនោះមានភាពស៊ីសង្វាក់គ្នានឹងយុទ្ធសាស្ត្រគោលដៅរយៈពេលវែង និងរយៈពេលខ្លីដែលបានកំណត់ដោយក្រុមប្រឹក្សាភិបាល។
- ៣. ដើម្បីតាមដាន និងវាយតម្លៃលក្ខខណ្ឌអាជីវកម្ម និងការអភិវឌ្ឍន៍ក្នុងទីផ្សារហិរញ្ញវត្ថុដោយផ្អែកលើមូលដ្ឋានកំពុងរីកចម្រើន និងវាយតម្លៃផលប៉ះពាល់ដែលកើតចេញពីការផ្លាស់ប្តូរនៃច្បាប់ និងបទប្បញ្ញត្តិ។

គណៈកម្មាធិការផ្តល់តម្លៃការ និងជ្រើសតាំង

សមាសភាព

- លោក ស៊ឹម ហ៊ុយឈ័ង ជាប្រធាន (អភិបាលឯករាជ្យមិនប្រតិបត្តិ)
- លោក ហុយ ឆាយ ជាសមាជិក
- លោក ហ៊ិន សុរេនា ជាសមាជិក (ប្រធាននាយកប្រតិបត្តិ)

តួនាទី និងទំនួលខុសត្រូវ

- ក. ដើម្បីបង្កើតតម្រូវការអប្បបរមាសម្រាប់ក្រុមប្រឹក្សាភិបាល ដូចជា តម្រូវឱ្យមានជំនាញចម្រុះ បទពិសោធន៍ លក្ខណៈសម្បត្តិ និងសមត្ថភាពស្នូលដែលតម្រូវឱ្យមានសម្រាប់ធ្វើជាអភិបាល។
- ខ. ដើម្បីបង្កើតតម្រូវការអប្បបរមាសម្រាប់ប្រធាននាយកប្រតិបត្តិ និងសម្រាប់សមាជិកគណៈកម្មាធិការប្រតិបត្តិ និង;
- គ. ដើម្បីបង្កើតយន្តការសម្រាប់វាយតម្លៃផ្លូវការលើប្រសិទ្ធភាពរបស់ក្រុមប្រឹក្សាភិបាលទាំងមូល និងការចូលរួមចំណែករបស់អភិបាលនីមួយៗលើប្រសិទ្ធភាពរបស់ក្រុមប្រឹក្សាភិបាល ការចូលរួមចំណែករបស់គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាភិបាល និងការអនុវត្តការងាររបស់ប្រធាននាយកប្រតិបត្តិ និងសមាជិករបស់គណៈកម្មាធិការប្រតិបត្តិនានា និង

- ឃ. ដើម្បីផ្តល់យោបល់ណែនាំ និងវាយតម្លៃលើអ្នកដែលត្រូវតែងតាំងសម្រាប់ភាពជាអភិបាល សមាជិកគណៈកម្មាធិការនៃក្រុមប្រឹក្សាភិបាល ក៏ដូចជាអ្នកដែលត្រូវតែងតាំងសម្រាប់ធ្វើជាប្រធាននាយកប្រតិបត្តិ និងសមាជិករបស់គណៈកម្មាធិការគ្រប់គ្រងប្រតិបត្តិ។
- ង. ដើម្បីវាយតម្លៃលើអភិបាល សម្រាប់ការតែងតាំងធ្វើជាអភិបាលឡើងវិញ មុននឹងដាក់ពាក្យស្នើសុំការយល់ព្រមពីធនាគារជាតិនៃកម្ពុជា (NBC)។
- ច. ដើម្បីត្រួតពិនិត្យសមាសភាពទូទៅនៃក្រុមប្រឹក្សាភិបាល ទាក់ទងនឹងភាពសមរម្យនៃទំហំ និងជំនាញ និងតុល្យភាពរវាងអភិបាលប្រតិបត្តិ អភិបាលមិនប្រតិបត្តិ និងអភិបាលឯករាជ្យ តាមរយៈការពិនិត្យឡើងវិញប្រចាំឆ្នាំ។
- ឆ. ដើម្បីត្រួតពិនិត្យលើការតែងតាំងការគ្រប់គ្រងផែនការបន្តវេន និងការវាយតម្លៃលើការអនុវត្តការងាររបស់គណៈគ្រប់គ្រងជាន់ខ្ពស់សំខាន់ៗ និង
- ជ. ដើម្បីផ្តល់យោបល់អំពីក្របខណ្ឌនៃប្រាក់ឈ្នួលរបស់អភិបាល ប្រធាននាយកប្រតិបត្តិ និងគណៈគ្រប់គ្រងជាន់ខ្ពស់សំខាន់ៗ សម្រាប់ទទួលបានការអនុម័តយល់ព្រមពីក្រុមប្រឹក្សាភិបាល។
- ឈ. ដើម្បីផ្តល់យោបល់លើកញ្ចប់ប្រាក់ឈ្នួលជាក់លាក់សម្រាប់អភិបាលប្រតិបត្តិ ប្រធាននាយកប្រតិបត្តិ និងសមាជិកគណៈកម្មាធិការគ្រប់គ្រងប្រតិបត្តិ។

គណៈកម្មាធិការប្រតិបត្តិ

គណៈកម្មាធិការប្រតិបត្តិ (EXCO) មានតួនាទីជាអ្នកធ្វើសេចក្តីសម្រេចចិត្តខ្ពស់បំផុតក្នុងកម្រិតគណៈគ្រប់គ្រងរបស់ធនាគារ។ លើសពីនេះគណៈកម្មាធិការគ្រប់គ្រងរបស់ធនាគារ គឺជាគណៈកម្មាធិការបន្ថែមដែលត្រូវបានបង្កើតឡើងដើម្បីជួយសម្រួលក្នុងការបំពេញភារកិច្ច និងទំនួលខុសត្រូវរបស់គណៈកម្មាធិការប្រតិបត្តិ។ គណៈកម្មាធិការទាំងនោះរួមមាន គណៈកម្មាធិការធនធានមនុស្ស (HRC) គណៈកម្មាធិការគ្រប់គ្រងហានិភ័យ គណៈកម្មាធិការគ្រប់គ្រងឥណទាន (MCC) និងគណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងអកម្ម (ALCO)។

នៅកម្រិតគណៈប្រតិបត្តិ សមាសភាពគណៈកម្មាធិការរួមមាន៖

- ១. លោក **ហ៊ិន សុវត្តនា** ប្រធាននាយកប្រតិបត្តិ ជាប្រធានគណៈកម្មាធិការប្រតិបត្តិ
- ២. លោក **ប៊ិន ផេវិន** នាយកប្រតិបត្តិគ្រប់គ្រងអាជីវកម្ម ជាសមាជិក
- ៣. លោក **ទាង ស្រេង** នាយកនាយកដ្ឋានធនធានមនុស្ស ជាសមាជិក
- ៤. លោក **កែវ វុឌ្ឍី** នាយកប្រតិបត្តិគ្រប់គ្រងសវនកម្មផ្ទៃក្នុង ជាសមាជិក
- ៥. កញ្ញា **JENNIFER LEE CHAU LIN** នាយិកាប្រតិបត្តិគ្រប់គ្រងប្រព័ន្ធខ្ទីរជីវថាមពល និងបច្ចេកវិទ្យា ជាសមាជិក
- ៦. លោកស្រី **កែវ រស់និស្ស័យ** នាយិកានាយកដ្ឋានកិច្ចការច្បាប់ និងលេខាធិការក្រុមហ៊ុន ជាសមាជិក
- ៧. លោក **WINSTON TAN** នាយកប្រតិបត្តិគ្រប់គ្រងហិរញ្ញវត្ថុ ជាសមាជិក
- ៨. លោក **ឡេង សេងឡុន** នាយកប្រតិបត្តិគ្រប់គ្រងហានិភ័យ ជាសមាជិក
- ៩. លោក **CHOENG KIM SOON SIMON** នាយកប្រតិបត្តិប្រតិបត្តិការ ជាសមាជិក
- ១០. លោកស្រី **សៀ សុខឈីន** នាយិកានាយកដ្ឋានប្រតិបត្តិការ ជាសមាជិក

ទំនួលខុសត្រូវសង្គម

ការអនុវត្តគោលការណ៍ហិរញ្ញវត្ថុ ប្រកបដោយចីរភាព

ធនាគារ ព្រីនស៍ ម.ក ក្នុងតួនាទីជាសមាជិកនៃសមាគមធនាគារនៅកម្ពុជា បានទទួលយកគោលការណ៍
ហិរញ្ញវត្ថុប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា។

ការប្រកាន់ខ្ជាប់នូវគោលការណ៍ទាំងនេះអាចជួយធនាគារកាត់បន្ថយហានិភ័យនៃការវិនិយោគ និងស្វែង
រកឱកាសអាជីវកម្មថ្មីៗទន្ទឹមនឹងការថែរក្សាបរិស្ថាន និងគាំទ្រដល់វប្បធម៌ និងសហគមន៍។

ក្នុងឆ្នាំ២០១៩ យើងបានបង្កើត និងដាក់ឱ្យដំណើរការក្របខណ្ឌគោលនយោបាយហិរញ្ញវត្ថុប្រកបដោយ
ចីរភាព ដែលមានគោលនយោបាយទូទៅមួយ គោលនយោបាយស្នូលបួន គោលនយោបាយប្រធានបទ២
និងគោលនយោបាយតាមខុស្សាហកម្មហានិភ័យ៩ ដើម្បីគាំទ្រដល់ការសម្រេចចិត្តអាជីវកម្មរបស់យើង
នៅគ្រប់កម្រិត និងផ្តល់ជាឯកសារយោងសម្រាប់ស្វែងយល់ពីឱកាស និងដោះស្រាយជាមួយហានិភ័យ
ក្នុងបរិបទនៃផលប៉ះពាល់បរិស្ថាន និងសង្គមដោយផ្ទាល់ និងដោយប្រយោល។ គោលនយោបាយនីមួយៗ
បង្ហាញពីបញ្ហាបរិស្ថាន និងសង្គមសំខាន់ៗ ដំណោះស្រាយដែលជាការប្តេជ្ញាចិត្តរបស់យើង និងអ្វីដែល
យើងរំពឹងថាអតិថិជន និងដៃគូអាជីវកម្មរបស់យើងនឹងត្រូវប្រតិបត្តិតាម។

នីតិវិធីគ្រប់គ្រងហានិភ័យបរិស្ថាន និងសង្គម ក៏ត្រូវបានបង្កើតឡើងដើម្បីផ្តល់ការណែនាំជាជំហានៗលើ
ការកំណត់វាយតម្លៃ និងគ្រប់គ្រងហានិភ័យបរិស្ថាន និងសង្គម។ បន្ថែមលើការបញ្ចូលការវាយតម្លៃ
ហានិភ័យបរិស្ថាននិងសង្គម នៅក្នុងដំណើរការឥណទាននិងលទ្ធកម្ម យើងក៏ប្តេជ្ញាលើកកម្ពស់ចំណេះដឹង
ហិរញ្ញវត្ថុ និងបរិយាប័ន្នហិរញ្ញវត្ថុ ការអភិវឌ្ឍសមត្ថភាព និងការយល់ដឹងទាក់ទងនឹងហិរញ្ញវត្ថុប្រកបដោយ
ចីរភាពការអភិវឌ្ឍគោលនយោបាយហិរញ្ញវត្ថុប្រកបដោយចីរភាព ដើម្បីផ្តល់នូវផលិតផល និងសេវាកម្មក្នុងតំលៃសមរម្យ
សម្រាប់ថាមពលកើតឡើងវិញ និងកាត់បន្ថយហេតុប៉ះពាល់បរិស្ថាន និងសង្គមរបស់យើង។

យើងបានធ្វើការបណ្តុះបណ្តាលជាបន្តបន្ទាប់ (រាប់បញ្ចូលទាំងការរៀនតាមអ៊ិនធឺណិត) ដល់បុគ្គលិកទាំង
អស់ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការអនុវត្តហិរញ្ញវត្ថុប្រកបដោយចីរភាព និងការកសាងសមត្ថភាព
និងបង្កើតយន្តការប្រមូលទិន្នន័យបរិស្ថាននិងសង្គម ដើម្បីធ្វើរបាយការណ៍ជាប្រចាំ។

គោលការណ៍ហិរញ្ញវត្ថុប្រកបដោយចីរភាពទាំង ៩ គឺ



- ការអភិរក្សបរិស្ថាន
- ការការពារប្រជាជន
- ការអភិរក្សវប្បធម៌
- ការអភិវឌ្ឍចំណេះដឹងហិរញ្ញវត្ថុ
- សេវាហិរញ្ញវត្ថុទូលំទូលាយ
- ហិរញ្ញប្បទាននៃការច្នៃប្រឌិត
- បទដ្ឋានបរិស្ថាន និងសង្គម
- ការវាយតម្លៃបរិស្ថាន និងសង្គម
- តម្លាភាព និងគណនេយ្យភាព

ទំនួលខុសត្រូវសង្គម

ឆ្នាំ២០១៩ គឺជាឆ្នាំដ៏ជោគជ័យមួយដែលមានការចូលរួមជាច្រើនពីសំណាក់បុគ្គលិក មកកាន់កម្មវិធីទំនួលខុសត្រូវសង្គម។ បុគ្គលិកធនាគារ ព្រីនស៍ ម.ក បានបន្តចូលរួមសកម្មភាព និងព្រឹត្តិការណ៍មួយចំនួនដែលផ្តោតលើវិស័យអប់រំ វិស័យសុខាភិបាល និងកីឡា និងអាជីពយុវជន និងសហគ្រិនភាពជាដើម។

ការផ្តល់ការគាំទ្រដល់សហគមន៍ដែលយើងរស់នៅគឺជាផ្នែកមួយនៃការទទួលខុសត្រូវរបស់យើងក្នុងនាមជាស្ថាប័នហិរញ្ញវត្ថុដែលមានប្រតិបត្តិការក្នុងស្រុក។ ធនាគារ ព្រីនស៍ ម.ក ជឿជាក់ថាសកម្មភាពទាំងនេះពិតជាល្អសម្រាប់អាជីវកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាពដែលផ្តល់ផលប្រយោជន៍ដល់មនុស្សគ្រប់គ្នា។

ការអប់រំ

ទិវាប្រាក់រៀល នៅផ្សារទំនើប AEON

ដើម្បីជាការចូលរួមក្នុងកម្មវិធី ទិវាប្រាក់រៀល ខួបលើកទី៣៩ ធនាគារ ព្រីនស៍ ម.ក បានចូលរួម និងឧបត្ថម្ភដល់ ព្រឹត្តិការណ៍នេះ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង ក៏ដូចជាលើកទឹកចិត្តសម្រាប់ការប្រើប្រាស់រូបិយប័ណ្ណជាតិ។ ប្រាក់រៀលមិនត្រឹមតែជា អត្តសញ្ញាណជាតិ និងមោទនភាពជាតិប៉ុណ្ណោះទេ ៖ ដូច្នេះការលើកកម្ពស់ក្នុងការប្រើប្រាស់ប្រាក់រៀលនឹងរួមចំណែកដល់ទស្សនវិស័យ សេដ្ឋកិច្ចជាតិអោយកាន់តែមានស្ថេរភាពដែលអាចជួយឱ្យប្រទេសកម្ពុជាទទួលបានការប្រកួតប្រជែងខ្ពស់។ លើសពីនេះការកើនឡើងនៃការប្រើប្រាស់ប្រាក់រៀលនឹងអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជាគ្រប់គ្រងគោលនយោបាយរូបិយវត្ថុកាន់តែមានប្រសិទ្ធភាព។

ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នេះ ក៏មានការតាំងពិព័រណ៍ដែលរៀបចំឡើងដើម្បីបង្ហាញពីប្រវត្តិ និងការអភិវឌ្ឍរបស់ប្រាក់រៀល ដើម្បីឆ្លុះបញ្ចាំងពីសារៈសំខាន់នៃការប្រើប្រាស់ប្រាក់រៀល។

តំណាងមកពីក្រសួង ធនាគារ និងស្ថាប័នហិរញ្ញវត្ថុ សហគ្រាស វិទ្យាស្ថានស្រាវជ្រាវ និងសាកលវិទ្យាល័យនានា ក៏មានវត្តមានក្នុងពិធីនេះដោយមានអ្នកចូលរួមប្រមាណ ៣៥០នាក់។



កម្មវិធីចំណេះដឹងហិរញ្ញវត្ថុ

ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុតែងតែជាគំនិត ដ៏សំខាន់មួយរបស់ធនាគារ។ ក្នុងនាមជាសមាជិកសមាគមធនាគារនៅកម្ពុជា ធនាគារ ព្រីនស៍ ម.ក បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះគោលការណ៍ហិរញ្ញវត្ថុ ប្រកបដោយចីរភាពទាំង៩ ដើម្បីបង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅកាន់ប្រជាជនកម្ពុជា។

ការបញ្ចូលចំណេះដឹងហិរញ្ញវត្ថុ មិនត្រូវបានកំណត់ចំពោះដំណើរការបង្កើតគោលនយោបាយរបស់ធនាគារឡើយ។ ធនាគារ ព្រីនស៍ ម.ក បានចូលរួមគាំទ្រដល់ធនាគារជាតិនៃកម្ពុជាក្នុងការបន្តកម្មវិធីដ៏សំខាន់នេះ។ ការចុះទៅកាន់បណ្តាខេត្តមួយចំនួនដូចជា ខេត្តកំពង់ចាម ដើម្បីឧបត្ថម្ភសម្ភារសិក្សាដល់សិស្សានុសិស្សនៃសាលាបឋមសិក្សានិងអនុវិទ្យាល័យ។

ធនាគារ ព្រីនស៍ ម.ក បានបង្កើតកម្មវិធីរបស់ខ្លួននៅផ្សារទំនើប AEON II ដើម្បីបង្ហាញពីកម្មវិធីដែលមានឈ្មោះថា " ខ្ញុំ និងលុយខ្ញុំ " ដើម្បីអប់រំដល់ប្រជាជនកម្ពុជាអំពីការគ្រប់គ្រងហិរញ្ញវត្ថុ។

ប្រព័ន្ធផ្សព្វផ្សាយសង្គម គឺជាបណ្តាញមួយទៀតដែលធនាគារត្រូវការ ដើម្បីទទួលបានការចាប់អារម្មណ៍កាន់តែទូលំទូលាយពីសំណាក់អ្នកទស្សនា។ តាមរយៈការផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់ធនាគារ ព្រីនស៍ ម.ក វីដេអូអប់រំខ្លីៗ ត្រូវបានបង្កើតក្នុងគោលបំណងផ្តោតលើកត្តាសំខាន់ៗចំនួន៤ ដែលប្រជាជនភាគច្រើនមិនទាន់មានការយល់ដឹងជាក់លាក់ណាមួយ ហើយកត្តាទាំងនោះមានដូចជា៖ កត្តាចំណូល កត្តាសន្សំ កត្តាចំណាយ និងប្រាក់កម្ចី។ វីដេអូទាំងនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងលើការផ្សព្វផ្សាយស្តីពីសារៈសំខាន់នៃចំណេះដឹងផ្នែកហិរញ្ញវត្ថុ។





ការឧបត្ថម្ភនៅក្នុងកម្មវិធី ចែករំលែកស្នាមញញឹមលើកទី៧

បុគ្គលិកធនាគារ ព្រីនស៍ ម.ក បានចូលរួមក្នុងកម្មវិធីចែករំលែកស្នាមញញឹមលើកទី៧ ដែលរៀបចំឡើងដោយសកម្មភាពពាណិជ្ជករអន្តរជាតិ កម្ពុជា (JCI)។ ធនាគារ ព្រីនស៍ ម.ក បានបរិច្ចាគសម្ភារសិក្សាដល់សាលា សហគមន៍សន្តិភាព ហើយក៏បានគាំទ្រការតាំងពិព័រណ៍ពហុសិល្បៈដែល បង្ហាញពីទេពកោសល្យសិល្បៈរបស់កុមារផងដែរ។ យើងប្តេជ្ញាអនុវត្ត គោលការណ៍ហិរញ្ញវត្ថុប្រកបដោយចីរភាពទាំង៩ ដោយលើកកម្ពស់ពី សារៈសំខាន់នៃការសិក្សាអប់រំ។

ការឧបត្ថម្ភដល់និស្សិតវេជ្ជសាស្ត្រក្នុងដំណើរទស្សនកិច្ចសិក្សា នៅប្រទេសបារាំង

ធនាគារ ព្រីនស៍ ម.ក ជឿជាក់ថាការអប់រំ គឺជាពិតជាមានសារៈសំខាន់ ណាស់នៅក្នុងសង្គមដែលមានការរីកចម្រើនឥតឈប់ឈរ។ ធនាគារ ព្រីនស៍ ម.ក មានមោទនភាពក្នុងការគាំទ្រដល់និស្សិតក្នុងស្រុក ដែល មានមហិច្ឆតា និងមានសមត្ថភាពក្នុងការបន្តការសិក្សានៅក្រៅប្រទេស។ ធនាគារ ព្រីនស៍ ម.ក បានឧបត្ថម្ភដល់និស្សិតពេទ្យចំនួន ២រូបក្នុងការ ធ្វើទស្សនកិច្ចសិក្សានៅប្រទេសបារាំងផងដែរ។

ការទទួលពាក្យស្នើសុំពីនិស្សិតបានឆ្លុះបញ្ចាំងពីជំនាញឯកទេសជា ច្រើនដែលពួកគេមាន ដូចជា បច្ចេកទេសនៃការប្រើប្រាស់ថ្នាំសន្លប់ ជំងឺ រលាកដួង ប្រព័ន្ធទឹកនោម ផ្នែកជម្ងឺកុមារ និងវេជ្ជសាស្ត្រខាងក្នុង។ ការ ឧបត្ថម្ភត្រូវបានរៀបចំ និងគ្រប់គ្រងដោយមូលនិធិអំណោយទានរបស់ បារាំង FORICA។ អង្គការនេះគាំទ្រដល់ការអប់រំ ការស្រាវជ្រាវ និងការ ច្នៃប្រឌិតថ្មីនៅក្នុងស្ថាប័នស្រាវជ្រាវ និងឧត្តមសិក្សានៅកម្ពុជា។

ការឧបត្ថម្ភនេះត្រូវបានផ្តល់ជូនរួមមានថ្លៃសំបុត្រយន្តហោះ និងថ្លៃសេវា ទាក់ទងទៅនឹងទិដ្ឋភាព។ នៅពេលត្រឡប់មកវិញនិស្សិតត្រូវចែករំលែក បទពិសោធន៍ និងចំណេះដឹងរបស់ពួកគេទៅកាន់និស្សិតផ្សេងៗទៀត។



យុទ្ធនាការផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ជាមួយ TOTAL CAMBODGE

ធនាគារ ព្រីនស៍ ម.ក បានចូលរួមយុទ្ធនាការផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ដែលដឹកនាំដោយ TOTAL CAMBODGE និងមានការចូលរួមពីសំណាក់ស្ថាប័នផ្សេងៗទៀតជាច្រើន ដើម្បីចូលរួមលើកកម្ពស់សារៈសំខាន់នៃការពាក់មួកសុវត្ថិភាពពេលកំពុងជិះម៉ូតូ។ យុទ្ធនាការនេះបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគោរពច្បាប់ចរាចរណ៍ ដើម្បីលើកកម្ពស់ការអនុវត្តសុវត្ថិភាពចរាចរណ៍ ដែលនឹងជួយកាត់បន្ថយចំនួនគ្រោះថ្នាក់ចរាចរណ៍បានផងដែរ។



ការបរិច្ចាគក្នុងគម្រោងអភិវឌ្ឍន៍មនុស្សកម្ពុជាថ្មីម៉ារីណូល

ធនាគារ ព្រីនស៍ ម.ក បានបរិច្ចាគទៅក្នុងគម្រោងអភិវឌ្ឍន៍មនុស្សកម្ពុជាថ្មីម៉ារីណូល ដែលមានចក្ខុវិស័យក្នុងការធ្វើឱ្យពួកគេទទួលបាន សេចក្តីថ្លៃថ្នូរ សិទ្ធិស្មើគ្នា និងការរស់នៅដោយសន្តិភាព។ ធនាគារបានឧបត្ថម្ភដល់គម្រោងអប់រំដែលមានចំណងជើងថា " ការលើកកម្ពស់ដល់យុវជនកម្ពុជាតាមរយៈការអប់រំក្រៅប្រព័ន្ធ " ។ គម្រោងនេះនឹងជួយសិស្សប្រមាណ ៨០នាក់ជារៀងរាល់ឆ្នាំ និងផ្តោតលើសកម្មភាពសំខាន់ៗចំនួន៣ គឺ៖ សកម្មភាពទី១ លើកកម្ពស់ដល់មនុស្សកម្ពុជាថ្មីដោយបង្រៀនពួកគេនូវភាសាសញ្ញាខ្មែរ (ស៊ីអេសអិល) ភាសាខ្មែរ គណិតវិទ្យាមូលដ្ឋាន និងជំនាញជីវិត។ សកម្មភាពទី២ ពង្រឹងសមត្ថភាពបង្រៀន និងគុណភាពគ្រូ។ ហើយសកម្មភាពចុងក្រោយគឺផ្តល់នូវកន្លែងស្នាក់នៅ និងរបបអាហារដល់យុវជនកម្ពុជាថ្មី។

ធនាគារ ព្រីនស៍ ម.ក មានសុទិដ្ឋិនិយមថាការចូលរួមចំណែកនេះនឹងជួយឱ្យមនុស្សកម្ពុជាថ្មី ទទួលបានការគាំទ្រនិងឱកាសដើម្បីអភិវឌ្ឍជំនាញដែលនឹងជួយពួកគេក្រៅប្រព័ន្ធនិងពង្រីកលើខ្លួនឯង។

ការបរិច្ចាគដល់អង្គការកុមារកំព្រា កុមារពិការ និងស្ត្រីក្រីក្រ

ដើម្បីលើកដល់ទិវាកម្មរបស់កុមារ ធនាគារ ព្រីនស៍ ម.ក បានចូលរួមឧបត្ថម្ភជាថវិកា និងសម្ភារសិក្សាដល់កុមារដែលស្ថិតនៅក្នុងអង្គការកុមារកំព្រា កុមារពិការ និងស្ត្រីក្រីក្រ។ សម្ភារសិក្សាដែលត្រូវបានចែកចាយទាំងនោះរួមមាន សៀវភៅ ខ្មៅដៃ ប៊ិច អាវយឺត មួក និងថង់បរិស្ថាន។ ធនាគារក៏បានឧបត្ថម្ភអារហារបម្រុងផ្សេងៗដែលមានដូចជា អង្ករ មី គ្រីខកំប៉ុង និងភេសជ្ជៈផងដែរ។





សុខភាព និងកីឡា

ព្រឹត្តិការណ៍តំប្រណាំងម៉ារ៉ាតុង

នេះគឺជាឆ្នាំទី២ ហើយដែលបុគ្គលិកធនាគារ ព្រីនស៍ ម.ក បានចូលរួម ក្នុងព្រឹត្តិការណ៍តំប្រណាំងម៉ារ៉ាតុងទាំងបីលើកដែលរៀបចំឡើងនៅ រាជធានីភ្នំពេញ និងខេត្តសៀមរាប។ បុគ្គលិកប្រមាណជាង ៤០០នាក់ របស់ធនាគារ ព្រីនស៍ ម.ក បានចុះឈ្មោះចូលរួមតំប្រណាំងនៅក្នុង ព្រឹត្តិការណ៍ទាំងបីលើកនេះ។ ព្រឹត្តិការណ៍តំប្រណាំងម៉ារ៉ាតុង នេះគឺ រៀបចំឡើងក្នុងគោលបំណងរីករាយស្រស់ប្រមូលថវិកា ដើម្បីនាំយក និង ផ្តល់ជំនួយដល់ជនងាយរងគ្រោះដោយសារគ្រាប់មីន ការផ្តល់ថវិកាសម្រាប់ ការអប់រំ និងកម្មវិធីបង្ការជំងឺ និងជួយដល់មន្ទីរពេទ្យកុមារទាំងពីរគឺ មន្ទីរ ពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផាផងដែរ។

ការបរិច្ចាគឈាម

ការបរិច្ចាគឈាម គឺជាមធ្យោបាយមួយដើម្បីជួយមិនត្រឹមតែក្រុមគ្រួសារ ផ្ទាល់ខ្លួនរបស់យើងប៉ុណ្ណោះទេ ថែមទាំងអាចជួយដល់បងប្អូនជនរួម ជាតិរបស់យើងផងដែរ - ធនាគារ ព្រីនស៍ ម.ក កំពុងចូលរួមចំណែកក្នុង វិស័យសុខាភិបាលនៅកម្ពុជា។

រាល់ពេលដែលយើងបរិច្ចាគឈាមមួយលើកគឺពិតជាអាចជួយសង្គ្រោះ ជីវិតមនុស្សបាន។

ក្នុងឆ្នាំនេះ ធនាគារ ព្រីនស៍ ម.ក បានឧបត្ថម្ភក្នុងព្រឹត្តិការណ៍ផ្តល់ឈាម ដែលធ្វើឡើងនៅមន្ទីរពេទ្យខេត្តសៀមរាប។ បុគ្គលិកនៃធនាគារ ព្រីនស៍ ម.ក ក៏បានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តទៅកាន់មជ្ឈមណ្ឌលជាតិ ផ្តល់ឈាមដែលមានទីតាំងស្ថិតនៅជិតមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ផងដែរ។



ការចូលរួមគាំទ្រសកម្មភាពសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)

ធនាគារ ព្រីនស៍ ម.ក បានទទួលស្គាល់ថា បរិស្ថានដែលមានសុខភាពល្អជាពិសេសនៅតាមទីជនបទ គឺជាកត្តាចាំបាច់ដែលអាចធ្វើឱ្យប្រជាពលរដ្ឋមាន សុខភាពល្អ វាអាចនឹងចូលរួមជាចំណែកក្នុងការជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិ។

ជាប្រចាំខែ TYDA ផ្តល់សេវាវេជ្ជសាស្ត្រដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ក្រីក្រ ដែលជួយសម្រាលបន្ទុកគ្រួសារដែលខ្វះខាត ប្រភពហិរញ្ញវត្ថុសម្រាប់ការព្យាបាលវេជ្ជសាស្ត្រ។

ក្នុងរយៈពេលកន្លងមក បុគ្គលិកនៃធនាគារ ព្រីនស៍ ម.ក បានចូលរួមក្នុងបេសកកម្មជាមួយក្រុមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចំនួន៧ដង ដែលរៀបចំឡើងនៅខេត្តពោធិ៍សាត់ ភ្នំពេញ តាកែវ កណ្តាល សៀមរាប កំពង់ចាម និងបាត់ដំបង។ បុគ្គលិកនៃធនាគារ ព្រីនស៍ ម.ក បាន ស្ម័គ្រចិត្តជួយអ្នកជម្ងឺវ័យចំណាស់ ជនពិការ និងអ្នកជម្ងឺពិការ នៅពេលរង់ចាំត្រួតពិនិត្យសុខភាពផងដែរ។



ការឧបត្ថម្ភដល់វិស័យកីឡា

អត្ថប្រយោជន៍នៃការចូលរួមក្នុងសកម្មភាពកីឡា គឺជាទម្រង់នៃការធ្វើលំហាត់ប្រាណមួយដែលអាចនាំឱ្យមានសុខភាពប្រសើរជាងមុន ជម្រុញឱ្យមានកិច្ចសហការ និងសាមគ្គីភាព ព្រមទាំងបង្រៀនដល់យុវជនអំពីភាពជាដៃគូ។ ការពង្រឹងវិស័យកីឡានៅប្រទេសកម្ពុជា គឺជាការវិនិយោគសម្រាប់ពេលអនាគត យុវជនដែលចូលរួមក្នុងវិស័យកីឡា គឺជាការចូលរួមចំណែកយ៉ាងវិជ្ជមានដល់សង្គមជាតិ។



ការឧបត្ថម្ភដល់ក្លឹបបាល់ទាត់វិសាខា

ធនាគារ ព្រីនស៍ ម.ក បានបន្តឧបត្ថម្ភជាថ្មីដល់ក្លឹបបាល់ទាត់វិសាខា ដែលនឹងអនុញ្ញាតឱ្យក្លឹបផ្តោតលើការអភិវឌ្ឍជំនាញកីឡាករដើម្បីប្រកួតប្រជែងជាលក្ខណៈអន្តរជាតិនៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣។ ការបន្តជួយឧបត្ថម្ភនេះ ក៏នឹងអនុញ្ញាតឱ្យក្លឹបបាល់ទាត់វិសាខាអាចបន្តការរៀបចំព្រឹត្តិការណ៍សម្រាប់សហគមន៍ ដូចជាកម្មវិធីបាល់ទាត់ដែលគាំទ្រដល់អត្តពលិកជំនាន់ក្រោយ ឧទាហរណ៍ដូចជាព្រឹត្តិការណ៍ " ចែករំលែកក្តីស្រឡាញ់តាមរយៈបាល់ទាត់ " កម្មវិធីបាល់ទាត់នេះបានប្រមូលផ្តុំទៅដោយកីឡាករជាតិ និងអន្តរជាតិ ដែលបានបង្ហាញនូវជំនាញ និងបច្ចេកទេសបាល់ទាត់របស់ពួកគេទៅដល់យុវជនរាប់រយនាក់។ នេះគឺជាឱកាសដ៏ល្អសម្រាប់បុគ្គលិកសាខារបស់ធនាគារ ព្រីនស៍ ម.ក ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍មូលដ្ឋានដែលធនាគារបានធ្វើប្រតិបត្តិការផងដែរ។





អាជីពយុវជន និងសម្រោចភាព

សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ការឧបត្ថម្ភទិវាអាជីវកម្ម

ក្រុមការងារជ្រើសរើសបុគ្គលិករបស់ ធនាគារ ព្រីនស៍ ម.ក បានចូលរួមក្នុង ព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ដើម្បីផ្តល់ ឱកាសកម្មសិក្សាដល់និស្សិត និងដើម្បីកំណត់នូវទេពកោសល្យ សក្តានុពល ក្នុងចំណោមនិស្សិតទាំងនោះ។



ការឧបត្ថម្ភប្រចាំឆ្នាំដល់សមាគមសហគ្រិនវ័យក្មេងកម្ពុជា
ធនាគារ ព្រីនស៍ ម.ក គឺជាសមាជិកនៃសមាគមសហគ្រិនវ័យក្មេង
កម្ពុជា ហើយក៏ជាអ្នកឧបត្ថម្ភប្រចាំឆ្នាំផងដែរ។

ភោជនីយភារារថ្ងៃត្រង់នៃប្រធាននាយកប្រតិបត្តិ នៅសណ្ឋាគារហ៊ីម៉ាវ៉េ

សមាជិកនៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងថ្នាក់ដឹកនាំមកពីស្ថាប័នអាជីវកម្មផ្សេងៗទៀតបានប្រមូលផ្តុំគ្នាដើម្បីធ្វើការសង្កេត និងពិភាក្សាលើ
ប្រធាន បទមួយចំនួនដូចជា ប្រាក់កម្ចីសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម និងបណ្តាញទីផ្សារឌីជីថលដែលជះឥទ្ធិពលដល់បរិយាកាសអាជីវកម្ម
បច្ចុប្បន្ន។ អាហាររថ្ងៃត្រង់របស់នាយកប្រតិបត្តិនេះបានធ្វើឡើងរៀងរាល់ពីរខែម្តង និងផ្តល់ឱកាសដល់សហគ្រិនវ័យក្មេងក្នុងការធ្វើបច្ចុប្បន្នភាពលើប្រធាន
បទទាក់ទងនឹងអាជីវកម្ម។



ការចូលរួមក្នុងវេទិកាការផ្គូផ្គងអាជីវកម្មកែច្នៃផលិតផលកសិកម្ម និងអាហាររបស់សហគ្រិនវ័យក្មេងកម្ពុជា (YEAC)

វេទិកាការផ្គូផ្គងអាជីវកម្ម សម្រាប់សហគ្រាស កែច្នៃផលិតផលអាហារ និងផលិតផលកសិកម្ម បានផ្តល់ឱកាសដល់ក្រុមហ៊ុននានាដើម្បីបង្ហាញផលិតផល និងសេវាកម្មរបស់ពួកគេនៅពេលមានទំនាក់ទំនងជាមួយដៃគូអាជីវកម្មដែលមានសក្តានុពល។ តំណាងក្រុមហ៊ុនមកពីបណ្តាអាជីវកម្មជាច្រើនប្រភេទ រួមមាន ធនាគារនិងហិរញ្ញវត្ថុ ស្ថាប័នវេចខ្ចប់ ឧបករណ៍និងគ្រឿងម៉ាស៊ីន និងទិដ្ឋភាពឌីជីថល។

លោក ប៊ិន ជេវិន នាយកប្រតិបត្តិគ្រប់គ្រងអាជីវកម្មនៃធនាគារ ព្រីនស៍ ម.ក ត្រូវបានអញ្ជើញជាភ្នាក់ងារកិច្ចិយស ចូលរួមក្នុងកិច្ចពិភាក្សាអំពីការគ្រប់គ្រង ហិរញ្ញវត្ថុ និងការទទួលបានហិរញ្ញវត្ថុ។ ប្រធានបទសម្រាប់ការពិភាក្សាផ្សេងទៀតរួមមាន កត្តាជោគជ័យក្នុងដំណើរការកែច្នៃ នីតិវិធីនាំចេញ និងការផ្តល់ ហិរញ្ញប្បទាន។

វេទិកានេះគឺវេទិកាមួយសម្រាប់អាជីវកម្ម និងក្រុមហ៊ុនដើម្បីផ្លាស់ប្តូរព័ត៌មាន និងធ្វើការឆ្ពោះទៅរកការកែលម្អគុណភាពនៅក្នុងវិស័យកែច្នៃផលិតផលអាហារ និងផលិតផលកសិកម្មដើម្បីជម្រុញការប្រកួតប្រជែងរបស់សេដ្ឋកិច្ចក្នុងប្រទេសដោយឆ្លើយតបទៅនឹងតម្រូវការនាំចេញ។



ការគាំទ្រប្រចាំឆ្នាំដល់សកម្មភាពពាណិជ្ជករអន្តរជាតិ (JCI)

សកម្មភាពពាណិជ្ជករអន្តរជាតិ (JCI) ជាអង្គការអន្តរជាតិដែលមិនរកប្រាក់ចំណេញ ដែលយុវជនជាសមាជិកជឿជាក់ថាដំណោះស្រាយចំពោះបញ្ហាប្រឈម របស់សហគមន៍នឹងត្រូវបានដោះស្រាយបានល្អបំផុត នៅពេលដែលប្រជាពលរដ្ឋចូលរួមខិតខំប្រឹងប្រែងរួមគ្នាដើម្បីកែលម្អលក្ខខណ្ឌរបស់ពួកគេ។ នៅ ប្រទេសកម្ពុជា សហគ្រិនវ័យក្មេងមានបំណងលើកកម្ពស់ដល់យុវជនដទៃទៀត ជាមួយនឹងឱកាសអភិវឌ្ឍន៍ដើម្បីឱ្យពួកគេអាចបង្កើតការផ្លាស់ប្តូរជាវិជ្ជមាន នៅក្នុងសង្គម។

ក្នុងនាមជាសមាជិកនៃសកម្មភាពពាណិជ្ជករអន្តរជាតិ (JCI) នៅឆ្នាំនេះ ធនាគារ ព្រីនស៍ ម.ក ក៏ជាអ្នកឧបត្ថម្ភដ៏សំខាន់នៃព្រឹត្តិការណ៍ដែលទាក់ទងនឹង បណ្តាញអាជីវកម្មរបស់សកម្មភាពពាណិជ្ជករអន្តរជាតិផងដែរ។ ព្រឹត្តិការណ៍ទាំងនេះត្រូវបានរៀបចំឡើងជាផ្នែកមួយនៃកម្មវិធី "Breakfast Talk" របស់ JCI ដែលបង្កើតឡើងសម្រាប់សមាជិក JCI ម្ចាស់អាជីវកម្ម និងនិយោជិតក្រុមហ៊ុន ដើម្បីបង្កើនបណ្តាញទំនាក់ទំនង ក៏ដូចជាផ្លាស់ប្តូរទម្រង់សេដ្ឋកិច្ច ការគ្រប់គ្រងអាជីវកម្ម និងការពិភាក្សាលើប្រធានបទទាក់ទងទៅនឹងការអភិវឌ្ឍវិជ្ជាជីវៈ។

ដំណើរឆ្ពោះទៅរកសហគ្រិនភាព

សហគ្រាសពាណិជ្ជកម្មអន្តរជាតិកម្ពុជា (JCI Cambodia) បានរៀបចំព្រឹត្តិការណ៍មួយទៀតក្រោមប្រធានបទ "ដំណើរឆ្ពោះទៅរកភាពជាសហគ្រិន" ។ គោលបំណងនៃការដឹកនាំកញ្ចប់នេះ គឺដើម្បីពិភាក្សាស្តីពីដំណើរការ និងឧបសគ្គនានាក្នុងការក្លាយជាសហគ្រិនជោគជ័យម្នាក់ៗ។

ប្រធានបទដទៃទៀតដែលបានលើកមកពិភាក្សាក្នុងឆ្នាំនេះរួមមាន "Breakfast with Editor (អាហារពេលព្រឹកជាមួយអ្នកកែសម្រួល)" និង "អាចកំបាំងនៃការនិយាយ" ។

ធនាគារ ព្រីនស៍ ម.ក គាំទ្រ និងលើកទឹកចិត្តដល់សកម្មភាពនានាដែលទាក់ទងទៅនឹងភាពជាសហគ្រិន ដែលអាចជួយកំណត់បង្ហាញ និងផ្តល់នូវវេទិកាសម្រាប់ប្រជាជនកម្ពុជាក្នុងការបង្កើតបណ្តាញទំនាក់ទំនង កសាងទំនុកចិត្តលើខ្លួនឯង និងអភិវឌ្ឍជំនាញទំនាក់ទំនងរបស់ពួកគេ។

ការគាំទ្រដល់សមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA)

ធនាគារ ព្រីនស៍ ម.ក មានមោទនភាពក្នុងការឧបត្ថម្ភដល់សមាគមសហគ្រិនស្ត្រីកម្ពុជា ដែលជាក្រុមមួយមានការចូលរួមដោយសហគ្រិនស្ត្រីក្នុងឱកាសបង្កើតបណ្តាញទំនាក់ទំនង។ ធនាគារ ព្រីនស៍ ម.ក ទទួលស្គាល់ថា ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសហើយក្នុងនោះផងដែរគ្រប់គ្រងរបស់ធនាគារ ព្រីនស៍ ម.ក មួយចំនួនក៏ជាសមាជិកសកម្មរបស់ CWEA ផងដែរ។

ការឧបត្ថម្ភដល់ស្ត្រីក្នុងគំនិតផ្តួចផ្តើមអាជីវកម្ម

ធនាគារ ព្រីនស៍ ម.ក បានលើកទឹកចិត្តដល់សហគ្រិនស្ត្រី ក្នុងការបង្កើនជំនាញទំនាក់ទំនងរបស់ពួកគេ ដោយបានចូលរួមសិក្ខាសាលាស្តីពី "ការបង្កើតស្លាកសញ្ញាផ្ទាល់ខ្លួនរបស់អ្នក" បទបង្ហាញនេះធ្វើឡើងដោយ Women in Business Cambodia (ក្រុមអាជីវកម្មស្ត្រីនៅក្នុងប្រទេសកម្ពុជា) និងអ្នកឯកទេសជំនាញ។

នាយិកា នាយកដ្ឋានសេវាហិរញ្ញវត្ថុបុគ្គល លោកស្រី ប៉េង លីយ៉ា បានធ្វើបទបង្ហាញគួសបញ្ជាក់ពីសារៈសំខាន់នៃការគាំទ្រស្ត្រីសម្រាប់ការខិតខំដើម្បីក្លាយជាសហគ្រិនជោគជ័យម្នាក់ៗ អ្នកចូលរួមប្រមាណ ៥០នាក់បានរៀនពីរបៀបបង្កើតសេចក្តីថ្លែងការណ៍ខ្លីៗ ដែលត្រូវបានប្រើប្រាស់សម្រាប់ការសន្ទនា និងជាមធ្យោបាយទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព។



អបអរសាទរដល់ពិធីសម្ពោធជាផ្លូវការ ធនាគារ ព្រីនស៍ ម.ក

热烈庆祝太子银行盛大开幕
OFFICIAL GRAND OPENING

ការទទួលស្គាល់នានា



ព័ត៌មានស្តីបន្ត

ពិធីសម្ពោធជាផ្លូវការរបស់ ធនាគារ ព្រីនស៍ ម.ក

ធនាគារ ព្រីនស៍ ម.ក បានសម្ពោធជាផ្លូវការនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់នៃប្រធានសមាគមធនាគារ និងប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ ព្រីនស៍ ម.ក គឺលោកឧកញ៉ា ចេន ហ៊ុយ និងលោក ហុយ ឆាយ។ នៅក្នុងកម្មវិធីនេះសេសវិសាលនេះផងដែរធនាគារ ព្រីនស៍ ម.ក ក៏បានស្វាគមន៍នូវភ្ញៀវ កិត្តិយសប្រមាណជាង ៥០០នាក់។

ធនាគារ ព្រីនស៍ ម.ក បានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ដើម្បីធ្វើប្រតិបត្តិការជាធនាគារពាណិជ្ជកម្មពេញលេញនៅថ្ងៃខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ។

កម្មវិធីនេះបានផ្តល់ឱកាសដល់ធនាគារ ព្រីនស៍ ម.ក ដើម្បីធ្វើការបង្ហាញពីចំណុចសំខាន់ៗមួយចំនួននៃផែនការពង្រីកអាជីវកម្មរបស់ខ្លួនដែលផ្តោតទៅលើការពង្រឹងបណ្តាញចែកចាយជូនអតិថិជន ក៏ដូចជាការណែនាំផលិតផលថ្មីៗ និងបច្ចេកវិទ្យាឌីជីថល ដែលជាកម្លាំងជម្រុញនៅក្នុងដំណើរផ្លាស់ប្តូររបស់ធនាគារខ្លួន។

សិក្ខាសាលាប្រចាំឆ្នាំលើកទី២

សិក្ខាសាលាប្រចាំឆ្នាំលើកទី២ របស់ ធនាគារ ព្រីនស៍ ម.ក បានរៀបចំឡើងដើម្បីពិភាក្សាពីលទ្ធផលឆ្នាំកន្លងទៅ និងរៀបចំទិសដៅសម្រាប់ឆ្នាំថ្មីដើម្បីសម្រេចបានគោលដៅយុទ្ធសាស្ត្រសម្រាប់រយៈពេលប្រាំឆ្នាំទៅមុខដែលរួមមាន៖

១. ក្លាយជាស្ថាប័នធនាគារនៃជម្រើសសម្រាប់អតិថិជន និងនិយោជិត
២. ក្លាយជាធនាគារឌីជីថលឈានមុខគេ
៣. ក្លាយជាធនាគារដែលមានភាពរីកចម្រើនលឿនបំផុតផ្នែកទ្រព្យសកម្ម
៤. ក្លាយជាធនាគារធំជាងគេក្នុងការចាប់យកចំណែកទីផ្សារធំបំផុត របស់និយោជិត និងអតិថិជនជាសហគ្រាសខ្នាតតូច និងមធ្យម

កម្មវិធីនេះត្រូវបានបញ្ចប់ដោយជោគជ័យជាមួយនឹងការប្រគល់រង្វាន់ទៅកាន់បុគ្គលិក ក្រុមការងារ និងសាខាឆ្នើមផងដែរ។



វេទិកាវិស័យសេវាធនាគារសម្រាប់អតិថិជនជារូបវន្តបុគ្គល

នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ធនាគារ ព្រីនស៍ ម.ក សហការជាមួយសមាគមគ្រប់គ្រងហិរញ្ញវត្ថុ និងទីផ្សារអឺរ៉ុប ហៅកាត់ថា Efma បានរៀបចំវេទិកាវិស័យធនាគារសម្រាប់អតិថិជនជារូបវន្តបុគ្គលនៅរាជធានីភ្នំពេញ។ Efma គឺជាស្ថាប័នអឺរ៉ុប ដែលមានការទទួលស្គាល់លំដាប់ថ្នាក់ពិភពលោក ហើយបានដើរតួនាទីក្នុងការសម្របសម្រួលទំនាក់ទំនងគ្នាប្រាក់ដឹកនាំដ៏មានឥទ្ធិពលនានានៅក្នុងវិស័យធនាគារ ធានារ៉ាប់រង និងហិរញ្ញវត្ថុ។ កម្មវិធីនេះបានប្រារព្ធឡើងត្រឹមត្រូវដ៏គួរឱ្យកត់សម្គាល់ដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា។

ប្រធានបទនៃវេទិកាគឺ "សេវាធនាគារសម្រាប់អតិថិជនសម័យថ្មី៖ បទពិសោធន៍បច្ចេកវិទ្យាទំនើប" ហើយទទួលបានការចូលរួមពីសំណាក់ថ្នាក់គ្រប់គ្រងនៃវិស័យហិរញ្ញវត្ថុក្នុងតំបន់អាស៊ី វាគ្មិនអន្តរជាតិនិងភ្ញៀវកិត្តិយសចំនួនជាង ១០០នាក់។

វេទិកាបានពិភាក្សាអំពីកាលានុវត្តភាពក៏ដូចជាបញ្ហាប្រឈមនានាដែលគ្រឹះស្ថានធនាគារក្នុងស្រុក និងអន្តរជាតិជួបប្រទះនៅក្នុងការរៀបចំដំណើរការឌីជីថលស្របទៅតាមភាពរីកចម្រើនផ្នែកបច្ចេកវិទ្យានៅទូទាំងពិភពលោក និងបម្រែបម្រួលនៃតម្រូវការរបស់អតិថិជន។

ប្រធានបទខាន់ខាន់ដែលបានពិភាក្សារួមមាន៖ និន្នាការនៃការវិនិយោគក្នុងវិស័យឌីជីថល ដំណើរការរៀបចំសេវាធនាគារឌីជីថល ការប្រើប្រាស់បច្ចេកវិទ្យាប្រាជ្ញាសិប្បនិម្មិត (A.I) បទពិសោធន៍អតិថិជន និងបណ្តាញសេវាកម្មរបស់ធនាគារក្នុងសម័យឌីជីថល ប្រព័ន្ធធនាគារបើកចំហការរៀបចំបុគ្គលិកឱ្យស្របទៅតាមយុគសម័យឌីជីថល សេវាកម្មធនាគារឌីជីថលសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម។



ចំណេះដឹងនិងបទពិសោធន៍តាមប្រធានបទទាំងនេះត្រូវបានចែករំលែកដោយអ្នកជំនាញនៅក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុដែលអញ្ជើញមកពីសមាគមគ្រប់គ្រងហិរញ្ញវត្ថុ និងទីផ្សារអឺរ៉ុប (Efma) ធនាគារ Siam Commercial Bank ធនាគារ Jibun ធនាគារ DBS Bank Singapore ធនាគារ Kasikorn Bank និងធនាគារ ព្រីនស៍ ម.ក។

វេទិកានេះក៏បានដើរតួនាទីជាបណ្តាញអាជីវកម្មសម្រាប់អ្នកជំនាញនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។

កិច្ចប្រជុំគណៈគ្រប់គ្រងរបស់ធនាគារ ព្រីនស៍

ធនាគារ ព្រីនស៍ ម.ក បានរៀបចំការប្រជុំគណៈគ្រប់គ្រងប្រចាំឆ្នាំ នៅសណ្ឋាគារ វ៉ុកូយ៉ាល់ និងវីសិត ស្ថិតនៅខេត្តកែប ដែលធ្វើឡើងចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែ តុលា។ សមាជិកបុគ្គលិកជាង ៨០នាក់ដែលជាគណៈគ្រប់គ្រងធនាគារ បានសហការគ្នាធ្វើសកម្មភាពកសាងក្រុម រៀបចំយុទ្ធសាស្ត្រប្រតិបត្តិការអាជីវកម្ម និងវិវត្តន៍ឱ្យប្រសើរឡើងនូវការទំនាក់ទំនងក្នុងធនាគារទាំងមូល។

ជាមួយគ្នា សិក្ខាសាលា និងសកម្មភាពទាំងនេះបានជួយបង្កើនប្រសិទ្ធភាពការងារ និងរក្សាទំនាក់ទំនងរវាងអ្នកចូលរួមទាំងអស់ ហើយពួកគាត់បន្តចែករំលែកនូវអ្វីដែលបានរៀនទៅកាន់ផ្នែកផ្សេងៗនៅក្នុងធនាគារ។



របាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍របស់ ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលរបស់ធនាគារ ព្រីនស៍ ម.ក (ហៅកាត់ថា "ធនាគារ") សូមដាក់ជូនរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់ធនាគារ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។

អំពីធនាគារ

មុនថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ធនាគារ ព្រីនស៍ ម.ក មានឈ្មោះថា ព្រីនស៍ ហ្វាយនែន ភីអិលស៊ី ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ដែលត្រូវបានបង្កើតឡើងក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើប្រតិបត្តិការអាជីវកម្មហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមវិញ្ញាបនបត្រចុះបញ្ជីលេខ ០០០១៤៦២៧ ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥ ចេញដោយក្រសួងពាណិជ្ជកម្ម។ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ធនាគារជាតិនៃកម្ពុជា បានផ្តល់អាជ្ញាប័ណ្ណឱ្យធនាគារ ដើម្បីក្លាយជាធនាគារពាណិជ្ជកម្ម និងបានប្តូរនាមករណ៍ក្រុមហ៊ុនទៅជា ធនាគារ ព្រីនស៍ ម.ក។ ប្រតិបត្តិការនេះក៏ត្រូវបានទទួលស្គាល់ និងត្រូវបានអនុម័តជាផ្លូវការដោយក្រសួងពាណិជ្ជកម្មនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨។

សកម្មភាពអាជីវកម្មចម្បង

សកម្មភាពអាជីវកម្មចម្បងរបស់ធនាគារ គឺការផ្តល់សេវាផ្នែកធនាគារជាច្រើនប្រភេទ ដែលពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ។

លទ្ធផលប្រតិបត្តិការ និងភាគលាភ

លទ្ធផលហិរញ្ញវត្ថុសម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ត្រូវបានបង្ហាញក្នុងរបាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ នៅលើទំព័រទី៦៩។ ក្នុងអំឡុងឆ្នាំ មិនមានការប្រកាស ឬការបង់ភាគលាភទេ។

ដើមទុន

ក្នុងខែកក្កដា ឆ្នាំ២០១៩ ភាគទុនិករបស់ធនាគារបានដាក់ដើមទុនបន្ថែមចំនួន ១៥០លានដុល្លារអាមេរិក ដើម្បីបង្កើនដើមទុនរហូតដល់ ២៥០លានដុល្លារអាមេរិក ដោយការចេញផ្សាយភាគហ៊ុនធម្មតាចំនួន ១៥០.០០០ ភាគហ៊ុន ដែលមានតម្លៃចារឹក ១.០០០ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន។

ឥណទាន និងបុរេប្រទានអាក្រក់ និងឥណទានសង្ស័យ

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យពាក់ព័ន្ធនឹងការជម្រះឥណទាន និងបុរេប្រទានអាក្រក់ចេញពីបញ្ជី និងការធ្វើសំវិធានធនសម្រាប់ការខាតបង់ដែលបណ្តាលមកពីការថយចុះតម្លៃ ហើយបានយល់ស្របថារាល់ឥណទាន និងបុរេប្រទានអាក្រក់ទាំងអស់ដែលបានដឹង ត្រូវបានជម្រះចេញពីបញ្ជី និងបានកត់ត្រាសំវិធានធនសម្រាប់ការខាតបង់ឥណទាន និងបុរេប្រទានអាក្រក់ និងសង្ស័យពេញលេញ។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកលើកម្រិតនៃការយល់ដឹង ក្រុមប្រឹក្សាភិបាលពុំបានដឹងពីកាលៈទេសៈណាមួយដែលនាំឱ្យចំនួនឥណទាន និងបុរេប្រទានអាក្រក់ដែលបានជម្រះចេញពីបញ្ជីចំនួនសំវិធានធនសម្រាប់ការខាតបង់ ដែលបណ្តាលមកពីការថយចុះតម្លៃក្នុងរបាយការណ៍ហិរញ្ញវត្ថុ របស់ធនាគារមានតម្លៃមិនគ្រប់គ្រាន់ជាសារវន្តនោះទេ។

ទ្រព្យសកម្ម

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យដើម្បីបញ្ជាក់ថាបណ្តាទ្រព្យសកម្ម ទាំងឡាយដែលទំនងជាមិនអាចបង្វិលមកវិញនៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតាតាមតម្លៃក្នុងបញ្ជីគណនេយ្យរបស់ធនាគារ ត្រូវបានកត់ត្រាបន្ថយឱ្យ ស្មើនឹងតម្លៃដែលរំពឹងថានឹងអាចលក់បាននៅលើទីផ្សារជាក់ស្តែង។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកលើកម្រិតនៃការយល់ដឹងក្រុមប្រឹក្សាភិបាលពុំបានដឹងពីកាលៈទេសៈណាមួយ ដែលបណ្តាលអោយ តម្លៃនៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ មិនត្រឹមត្រូវជាសារវន្តនោះទេ។

បំណុលយថាហេតុ និងបំណុលផ្សេងៗ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ មិនមាន ៖

- (ក) បន្ទុកណាមួយលើទ្រព្យសកម្មរបស់ធនាគារ ដែលបានកើតឡើងដោយសារការដាក់បញ្ចាំសម្រាប់ការធានាបំណុលរបស់បុគ្គលណាម្នាក់ឡើយ ចាប់តាំងពីដំណាច់ឆ្នាំហិរញ្ញវត្ថុមក ឬ
- (ខ) បំណុលយថាហេតុណាមួយរបស់ធនាគារ ដែលបានកើតឡើងចាប់តាំងពីដំណាច់ឆ្នាំហិរញ្ញវត្ថុមក ក្រៅពីបំណុលផ្សេងៗនៅក្នុងដំណើរការអាជីវកម្មធនាគារធម្មតានោះទេ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗរបស់ធនាគារដែលត្រូវបានទាមទារឱ្យសង ឬអាចនឹងត្រូវបានទាមទារ ឱ្យសងក្នុងរយៈពេល ១២ខែបន្ទាប់ពីដំណាច់ឆ្នាំហិរញ្ញវត្ថុដែលនឹង ឬអាចនឹងមានផលប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ធនាគារ ក្នុងការបំពេញ កាតព្វកិច្ចរបស់ខ្លួននៅថ្ងៃដល់ពេលកំណត់សងនោះទេ។

ការប្រែប្រួលកាលៈទេសៈ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលមិនបានដឹងពីកាលៈទេសៈណាមួយដែលមិនបានរំពឹងទុកនៅក្នុងរបាយការណ៍នេះ ឬ របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលអាចបណ្តាលឱ្យចំនួនទឹកប្រាក់ដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុមានភាពមិនត្រឹមត្រូវនោះទេ។

ប្រតិបត្តិការមិនប្រក្រតី

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារសម្រាប់ដំណាច់ឆ្នាំហិរញ្ញវត្ថុនេះ មិនមានអន្តរាគមន៍ផលប៉ះពាល់ជាសារវន្តពីគណនី ប្រតិបត្តិការ ឬប្រតិបត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនធម្មតានោះទេ។ តាមយោបល់របស់ក្រុមប្រឹក្សាភិបាល នៅចន្លោះពេលរវាង ដំណាច់ឆ្នាំហិរញ្ញវត្ថុមកទល់នឹងកាលបរិច្ឆេទនៃរបាយការណ៍នេះ មិនមានគណនី ប្រតិបត្តិការ ឬប្រតិបត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និង មិនធម្មតា ដែលទំនងជាមានផលប៉ះពាល់ជាសារវន្តដល់លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ ក្នុងឆ្នាំហិរញ្ញវត្ថុដែលរបាយការណ៍នេះ ត្រូវបានធ្វើឡើងនោះទេ។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលរបស់ធនាគារដែលនៅបម្រើការក្នុងអំឡុងឆ្នាំ រហូតដល់ការបរិច្ឆេទនៃរបាយការណ៍នេះមានរាយនាមដូចខាងក្រោម៖

- លោក ចេន ហ៊ឺ ប្រធានក្រុមប្រឹក្សាភិបាល
- លោក ហុយ ឆាយ អនុប្រធាន
- លោក ហិន សុវចនា អភិបាល និងជាប្រធាននាយកប្រតិបត្តិ
- លោក ចេន សំវិសុទ្ធ អភិបាលឯករាជ្យ
- លោក ស៊ឹម ហ៊ុយឈឹង អភិបាលឯករាជ្យ

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើ របាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវក្នុងការបញ្ជាក់ថារបាយការណ៍ហិរញ្ញវត្ថុ បង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់នៃស្ថានភាព ហិរញ្ញវត្ថុរបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ព្រមទាំង លទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំ ដោយ អនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា (ហៅកាត់ថា " CIFRS ")។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ តម្រូវឱ្យក្រុមប្រឹក្សាភិបាល៖

១. អនុវត្តគោលការណ៍គណនេយ្យសមស្រប ដែលគាំទ្រដោយការ វិនិច្ឆ័យ និងការប៉ាន់ប្រមាណសមហេតុផល និងប្រកបដោយការ ប្រុងប្រយ័ត្ន ព្រមទាំងអនុវត្តតាមគោលការណ៍ទាំងនេះជាប្រចាំ។
២. អនុវត្តតាមតម្រូវការក្នុងការលាតត្រដាងព័ត៌មានរបស់ CIFRS ហើយប្រសិនបើមានការប្រាសចាកណាមួយក្នុងការបង្ហាញឱ្យ មានភាពត្រឹមត្រូវ ការប្រាសចាកទាំងនោះត្រូវបានបង្ហាញ ពន្យល់ និងកំណត់ចំនួនទឹកប្រាក់ឱ្យបានត្រឹមត្រូវនៅក្នុងរបាយការណ៍ ហិរញ្ញវត្ថុ។
៣. រក្សាទុកកំណត់ត្រាគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធត្រួត ពិនិត្យផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព។

- រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃ ដំណើរការ អាជីវកម្ម លើកលែងតែមានករណីសន្មតសមរម្យថា ធនាគារនឹងមិនអាចបន្តកិច្ចប្រតិបត្តិការអាជីវកម្មនៅពេល អនាគតដ៏ខ្លី និង
- គ្រប់គ្រង និងដឹកនាំធនាគារឱ្យមានប្រសិទ្ធភាពតាមរយៈការ សម្រេចចិត្តជាសារវន្តទាំងអស់ដែលជះឥទ្ធិពលដល់ប្រតិបត្តិការ និងលទ្ធផលរបស់ធនាគារ ហើយត្រូវធានាថាផលប៉ះពាល់ទាំង នោះត្រូវបានឆ្លុះបញ្ចាំងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលអះអាងថា ធនាគារបានអនុវត្តតាមតម្រូវការខាងលើ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

ការអនុម័តរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយ ព្រមទាំងកំណត់ សម្គាល់ទាំងឡាយបានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំងលំហូរសាច់ប្រាក់របស់ធនាគារសម្រាប់ ដំណាច់ឆ្នាំដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹង ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

ចុះហត្ថលេខាដោយយោងទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សា- ភិបាល។



លោក ហិន សុវចនា

ប្រធាននាយកប្រតិបត្តិ និង អភិបាលគ្រប់គ្រង
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០

របាយការណ៍សវនករឯករាជ្យ

ជូនភាគទុនិកធនាគារ ព្រីនស៍ ម.ក

មតិយោបល់របស់យើងខ្ញុំ

តាមមតិយោបល់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ព្រីនស៍ ម.ក (ហៅកាត់ថា "ធនាគារ") បង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ ពីស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំដោយអនុលោម ទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា (ហៅកាត់ថា "CIFRS")។

របាយការណ៍ដែលយើងខ្ញុំបានធ្វើសវនកម្ម

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ រួមមាន៖

- របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩
- របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗសម្រាប់ដំណាច់ឆ្នាំ
- របាយការណ៍បម្រែបម្រួលមូលធនសម្រាប់ដំណាច់ឆ្នាំ
- របាយការណ៍លំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំ និង
- កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ រួមទាំងសេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ។

មូលដ្ឋាននៃមតិយោបល់របស់យើងខ្ញុំ

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារអន្តរជាតិ ស្តីពីសវនកម្មនៃកម្ពុជា (ហៅកាត់ថា "ស្តង់ដារសវនកម្ម")។ ការទទួលខុសត្រូវរបស់ យើងខ្ញុំដែលអនុលោមទៅតាមស្តង់ដារទាំងនោះ ត្រូវបានពណ៌នាបន្ថែមទៀតនៅក្នុងកថាខណ្ឌ "ការទទួលខុសត្រូវរបស់សវនករក្នុងការធ្វើសវនកម្មលើ របាយការណ៍ហិរញ្ញវត្ថុ" នៅក្នុងរបាយការណ៍របស់យើងខ្ញុំ។

យើងខ្ញុំជឿជាក់ថាការសវនកម្មដែលយើងខ្ញុំបានទទួលមានភាពគ្រប់គ្រាន់ និងសមហេតុផល ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការបញ្ចេញមតិយោបល់ របស់យើងខ្ញុំ។

ឯករាជ្យ

យើងខ្ញុំមានឯករាជ្យពីធនាគារ ដែលអនុលោមទៅតាមក្រមសីលធម៌សម្រាប់គណនេយ្យករវិជ្ជាជីវៈដែលចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារក្រមសីលធម៌អន្តរជាតិ (ហៅកាត់ថា "ក្រមសីលធម៌អន្តរជាតិ") និងអនុលោមទៅតាមក្រមសីលធម៌របស់វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (ហៅកាត់ថា "ក្រមសីលធម៌ វគសក")។ យើងខ្ញុំបានបំពេញកាតព្វកិច្ចក្នុងការទទួលខុសត្រូវផ្នែកក្រមសីលធម៌ផ្សេងៗទៀត ដែលកំណត់ដោយ "ក្រមសីលធម៌អន្តរជាតិ" និង "ក្រមសីលធម៌ វគសក"។

ព័ត៌មានផ្សេងៗ

គណៈគ្រប់គ្រងទទួលខុសត្រូវចំពោះព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗដែលយើងខ្ញុំទទួលបាន គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនករនេះ រួមមានរបាយការណ៍ក្រុមប្រឹក្សាភិបាល និងព័ត៌មានហិរញ្ញវត្ថុបន្ថែម និងការលាតត្រដាងព័ត៌មានទៅតាមតម្រូវការរបស់ធនាគារជាតិនៃកម្ពុជា ប៉ុន្តែព័ត៌មានទាំងនេះមិនមែនជាផ្នែកនៃរបាយការណ៍ ហិរញ្ញវត្ថុ និងរបាយការណ៍សវនកររបស់យើងខ្ញុំទេ។

មតិយោបល់របស់យើងខ្ញុំចំពោះរបាយការណ៍ហិរញ្ញវត្ថុ ពុំបានគ្របដណ្តប់ទៅលើព័ត៌មានផ្សេងៗនោះទេ ហើយយើងខ្ញុំមិនធ្វើការធានាអះអាងចំពោះព័ត៌មានទាំងនោះទេ។

ទាក់ទងនឹងការធ្វើសវនកម្មរបស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុយើងខ្ញុំទទួលខុសត្រូវក្នុងការអានព័ត៌មានផ្សេងៗដែលបានរៀបរាប់ខាងលើ ដើម្បីពិចារណាថាតើព័ត៌មានផ្សេងៗទាំងនោះមានភាពផ្ទុយគ្នាជាសារវន្តពី របាយការណ៍ហិរញ្ញវត្ថុ ឬផ្ទុយពីការយល់ដឹងរបស់យើងខ្ញុំផ្នែកលើលទ្ធផលនៃការធ្វើសវនកម្ម ឬមានការរាយការណ៍ពីកំហុសឆ្គងជាសារវន្តដែលបានកើតឡើងឬទេ។

ផ្អែកទៅលើការងារដែលយើងខ្ញុំបានបំពេញទៅលើព័ត៌មានផ្សេងៗដែលយើងខ្ញុំទទួលបានមុនកាលបរិច្ឆេទនៃរបាយការណ៍សវនករនេះ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តដែលកើតចេញពីព័ត៌មានផ្សេងៗទាំងនេះ យើងខ្ញុំត្រូវរាយការណ៍ពីអង្គហេតុនៃកំហុសឆ្គងទាំងនោះ។ យើងខ្ញុំមិនមានអ្វីត្រូវរាយការណ៍ចំពោះបញ្ហានេះទេ។

ការទទួលខុសត្រូវរបស់ថ្នាក់គ្រប់គ្រង និងអ្នកដែលទទួលបន្ទុកលើអភិបាលកិច្ចរបាយការណ៍ហិរញ្ញវត្ថុ

ថ្នាក់គ្រប់គ្រងទទួលខុសត្រូវក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងបង្ហាញរបាយការណ៍ទាំងនោះឱ្យបាន ត្រឹមត្រូវ ដោយអនុលោមទៅតាម CIFRS និងទទួលខុសត្រូវលើការត្រួតពិនិត្យផ្ទៃក្នុង ដែលថ្នាក់គ្រប់គ្រងកំណត់ថាមានភាពចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ឱ្យច្រៀមផុតពីការរាយការណ៍ខុសជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ថ្នាក់គ្រប់គ្រងទទួលខុសត្រូវក្នុងការវាយតម្លៃអំពីលទ្ធភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ការលាតត្រដាងព័ត៌មានដែលពាក់ព័ន្ធ ក៏ដូចជាបញ្ហាផ្សេងៗដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម ដោយប្រើមូលដ្ឋានគណនេយ្យសម្រាប់និរន្តរភាពអាជីវកម្មលើកលែងតែថ្នាក់គ្រប់គ្រងគ្រោងនឹងបិទអាជីវកម្មរបស់ធនាគារ ឬបញ្ឈប់ប្រតិបត្តិការ ដោយមិនមានជម្រើសប្រកបដោយភាពប្រាកដប្រជាណាមួយ។

អ្នកដែលទទួលបន្ទុកអភិបាលកិច្ច ត្រូវមានការទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការនៃការរាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។

ការទទួលខុសត្រូវរបស់សវនករ ក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំគឺស្វែងរកអំណះអំណាងដែលសមហេតុផលថា របាយការណ៍ហិរញ្ញវត្ថុទាំងមូលពុំមានការរាយការណ៍ខុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ និងចេញរបាយការណ៍សវនកម្មដែលមានមតិយោបល់របស់យើងខ្ញុំ។

ការអះអាងដែលសមហេតុផលគឺជាការអះអាងក្នុងកម្រិតខ្ពស់ ប៉ុន្តែវាមិនមែនជាការធានាថាសវនកម្មដែលបានធ្វើឡើងដោយអនុលោមទៅតាមស្តង់ដារសវនកម្ម តែងតែរកឃើញជាវិជ្ជមាននៃការរាយការណ៍ខុសជាសារវន្តដែលបានកើតឡើងនោះទេ។

ការរាយការណ៍ខុសអាចកើតឡើងពីការក្លែងបន្លំ ឬកំហុសឆ្គង ហើយវាត្រូវបានចាត់ទុកថាមានលក្ខណៈជាសារវន្ត ប្រសិនបើការរាយការណ៍ខុសនីមួយៗ ឬការរាយការណ៍ខុសសរុប អាចត្រូវបានរំពឹងថាជះឥទ្ធិពលលើមូលដ្ឋាននៃការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ផ្នែកមួយនៃការធ្វើសវនកម្មដែលអនុលោមទៅតាមស្តង់ដារសវនកម្មតម្រូវឱ្យយើងខ្ញុំប្រើប្រាស់ការវិនិច្ឆ័យ និងរក្សាការងឿងឆ្ងល់ប្រកបដោយវិជ្ជាជីវៈ ក្នុងពេលបំពេញការងារសវនកម្មរបស់យើងខ្ញុំ ហើយយើងខ្ញុំ៖

- កំណត់ និងវាយតម្លៃហានិភ័យនៃភាពខុសជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុដែលអាចបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ ដោយតាក់តែងនីតិវិធីសវនកម្ម និងធ្វើសវនកម្មដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងស្វែងរកភស្តុតាងសវនកម្មគ្រប់គ្រាន់ និងសមស្របដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការបញ្ជាក់មតិយោបល់របស់យើងខ្ញុំ។
ហានិភ័យដែលបណ្តាលមកពីការរកមិនឃើញកំហុសជាសារវន្តពីការក្លែងបន្លំ វាមានទំហំធំជាងហានិភ័យដែលបណ្តាលមកពីកំហុសឆ្គងអចេតនា។ ការក្លែងបន្លំរួមមាន ការសមគំនិត ការក្លែងបន្លំឯកសារ ការលុបបំបាត់ដោយចេតនា ការបង្ហាញខុស ឬការរំលងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។
- ស្វែងយល់អំពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធនឹងសវនកម្ម ដើម្បីតាក់តែងនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនបញ្ចេញមតិយោបល់របស់យើងខ្ញុំទៅលើប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារទេ។
- វាយតម្លៃអំពីភាពសមស្របនៃគោលការណ៍គណនេយ្យដែលបានប្រើប្រាស់ ភាពសមហេតុផលនៃការប៉ាន់-ស្មានគណនេយ្យ និងការលាតត្រដាងពាក់ព័ន្ធដែលថ្នាក់គ្រប់គ្រងបានធ្វើឡើង។
- សន្និដ្ឋានលើភាពសមស្របនៃការប្រើប្រាស់ មូលដ្ឋានគណនេយ្យនិរន្តរភាពអាជីវកម្មរបស់ថ្នាក់គ្រប់គ្រងអាស្រ័យទៅលើភស្តុតាង

សវនកម្មដែលយើងខ្ញុំទទួលបានថាតើវាមានភាពមិនច្បាស់លាស់ជាសារវន្តដែលបានកើតឡើងកម្រិតណា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានា អាចបណ្តាលឱ្យមានការសង្ស័យជាដុំកំភួនទៅលើលទ្ធភាពរបស់ធនាគារ ក្នុងការបន្តនិរន្តរភាពអាជីវកម្មរបស់ខ្លួនដែរឬទេ។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានភាពមិនច្បាស់លាស់ជាសារវន្តបានកើតឡើង នោះយើងខ្ញុំត្រូវធ្វើការបង្ហាញនៅក្នុងរបាយការណ៍សវនកម្ម ដើម្បីទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ ចំពោះការលាតត្រដាង ព័ត៌មាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងនោះនៅមិនទាន់គ្រប់គ្រាន់ទៀត យើងខ្ញុំត្រូវធ្វើការកែប្រែមតិយោបល់របស់យើងខ្ញុំ។ សេចក្តីសន្និដ្ឋានសរុបរបស់យើងខ្ញុំ អាស្រ័យទៅលើភស្តុតាងសវនកម្មដែលយើងខ្ញុំទទួលបានរហូតដល់ថ្ងៃចុះហត្ថលេខាលើរបាយការណ៍សវនកម្មនេះ។

ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានាក្នុងពេលអនាគត អាចបណ្តាលឱ្យធនាគារឈប់បន្តនិរន្តរភាពអាជីវកម្ម។

- វាយតម្លៃការបង្ហាញទូទៅ រចនាសម្ព័ន្ធ និងខ្លឹមសារក្នុងរបាយការណ៍ហិរញ្ញវត្ថុរាប់ទាំងការលាតត្រដាងព័ត៌មានផ្សេងៗ និងកំណត់ថា របាយការណ៍ហិរញ្ញវត្ថុបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ជាក់ស្តែង ដែលអាចធ្វើឱ្យមានការបង្ហាញត្រឹមត្រូវ។

យើងខ្ញុំបានរាយការណ៍ជូនអ្នកដែលទទួលបន្ទុកអភិបាលកិច្ចរបស់បញ្ហាផ្សេងៗដូចជា ទំហំការងារ និងពេលវេលាសវនកម្ម ព្រមទាំងបញ្ហាសវនកម្មសំខាន់ៗ រួមទាំងរាយការណ៍ពីភាពខ្វះខាតជាសារវន្តនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលយើងខ្ញុំបានរកឃើញក្នុងការធ្វើសវនកម្មរបស់យើងខ្ញុំ។

ក្រុមហ៊ុន PricewaterhouseCoopers (Cambodia) Ltd.



គុយ លីម
Partner
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

ទ្រព្យសកម្ម

សាច់ប្រាក់ក្នុងដៃ

ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល

ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ

ឥណទាន និងបុរេប្រទានតាមថ្លៃដើមដករំលស់

ប្រាក់តម្កល់តាមច្បាប់នៅធនាគារកណ្តាល

ទ្រព្យសម្បត្តិ និងបរិក្ខារ

ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់

ទ្រព្យសកម្មអរូបី

ពន្ធពន្យារទ្រព្យសកម្ម

ទ្រព្យសកម្មផ្សេងៗ

ទ្រព្យសកម្មសរុប

បំណុល និងមូលធន

បំណុល

ប្រាក់បញ្ញើរបស់អភិបាល

កំណត់សម្គាល់	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០១៨		
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	
៥	៨.៣១១.៩៩៣	៣៣.៨៧១.៣៧១	១.០៦៤.៩៧៥	៤.២៧៩.០៧០	៦៧.០៦៤	២៧០.៧៣៧	
៦	៧៦៣.៤០៩	៣.១១០.៨៩២	៤.៩៥៣.២៤១	១៩.៩០២.១២២	៨៥៨	៣.៤៦៤	
៧	៤៨.១០៥.១៦០	១៩៦.០២៨.៥២៧	៣០.០២០.៨៣០	១២០.៦២៣.៦៩៥	៦.១៩៤.៨៩៩	២៥.០០៨.៨០៧	
៨	៣០២.៩៧៨.៦១០	១.២៣៤.៦៣៧.៨៣៦	១១៣.៣២២.២៤៧	៤៥៥.៣២៨.៧៨៨	១៨.៨២៩.៨៥២	៧៦.០១៦.១១៣	
៩	៣៥.៧៦៣.១៧២	១៤៥.៧៣៤.៩២៦	១០.៨៨៦.២២២	៤៣.៧៤០.៨៤០	៧៥០.០០០	៣.០២៧.៧៥០	
១០	៦.៤៨៦.៣៩៣	២៦.៤៣២.០៥១	៤.៥៦៨.៧៦៩	១៨.៣៥៧.៣១៤	៨៣២.៥១៩	៣.៣៦០.៨៧៩	
១១	១២.១០៣.៥៦៣	៤៩.៣២២.០១៩	៨.៤៩១.២៥៨	៣៤.១១៧.៨៧៥	១.៥៦១.៣៥២	៦.៣០៣.១៧៨	
១២	៣.៥៤១.៩៥៧	១៤.៤៣៣.៤៧៥	២.៩១៥.៤៦៩	១១.៧១៤.៣៥៤	៥៦.៦០៥	២២៨.៥១៤	
១៣	៥២៩.៨៩៩	២.១៥៩.៣៣៨	១៨៧.៤៣៥	៧៥៣.១១៤	៤៧.១៧៧	១៩០.៤៥៤	
១៤	២.៩៦៤.៦០៩	១២.០៨០.៧៨២	៣.១៥៧.១៦៥	១២.៦៨៥.៤៨៩	២០៣.៤៦៩	៨២១.៤០៥	
ទ្រព្យសកម្មសរុប	៤២១.៥៤៨.៧៦៥	១.៧១៧.៨១១.២១៧	១៧៩.៥៦៧.៦១១	៧២១.៥០២.៦៦១	២៨.៥៤៣.៧៩៥	១១៥.២៣១.៣០១	
បំណុល និងមូលធន							
បំណុល							
ប្រាក់បញ្ញើរបស់អភិបាល	១៥	៤១.៦៣៤.៨៤១	១៦៩.៦៦១.៩៧៧	១.០០៩.០៧៩	៤.០៥៤.៤៧៩	-	-

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

កំណត់សម្គាល់	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០១៨		
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	
ប្រាក់កម្ចី	១៦	៩៣.៥១៩.៤៤៧	៣៨១.០៩១.៧៤៧	៦៦.០០០.០០០	២៦៥.១៨៨.០០០	១១.០០០.០០០	៤៤.៤០៧.០០០
បំណុលកតិសន្យា	១១	១២.៨៤២.៨៣៦	៥២.៣៣៤.៥៥៧	៨.៧៥៦.០៣៨	៣៥.១៨១.៧៦១	១.៥៦១.៣៥២	៦.៣០៣.១៧៨
អត្ថប្រយោជន៍បុគ្គលិក		៧៨.៥៣៤	៣២០.០២៦	២៨៥.១២៨	១.១៤៥.៦៤៤	-	-
បំណុលផ្សេងៗ	១៧	១៤.៩៧៦.១២៧	៦១.០២៧.៧១៨	៦.១០៤.៣៩៨	២៤.៥២៧.៤៧៣	១.២៨៤.០៣២	៥.១៨៣.៦៣៨
បំណុលសរុប		១៦៣.០៥១.៧៨៥	៦៦៤.៤៣៦.០២៥	៨២.១៤៤.៦៤៣	៣៣០.០៩៧.៣៥៧	១៣.៨៤៥.៣៨៤	៥៥.៨៩៣.៨១៦
មូលធន							
ដើមទុន	១៨	២៥០.០០០.០០០	១.០១៨.៧៥០.០០០	១០០.០០០.០០០	៤០១.៨០០.០០០	១៥.០០០.០០០	៦០.៥៥៥.០០០
ការដាក់ដើមទុន	១៦	១២.៦៦៩.៧៨៣	៥១.៣៣៧.៩៦១	-	-	-	-
ប្រាក់ចំណេញរក្សាទុក		(៧.១០៩.៧៥១)	(២៨.៧៦៦.២៤៨)	(៣.៨៨៩.៨៣១)	(១៥.៧៣០.៥៧១)	(៤៧៤.៥២៥)	(១.៩១៥.៦៥៨)
ទុនបម្រុងតាមច្បាប់		២.៩៣៦.៩៤៨	១១.៨៧៨.៥៧២	១.៣០២.៧៩៩	៥.២៦៨.៤៣៩	១៧២.៩៣៦	៦៩៨.១៤៣
ទុនបម្រុងផ្សេងៗ		-	១៧៤.៩០៧	-	៦៧.៤៣៦	-	-
មូលធនសរុប		២៥៨.៤៩៦.៩៨០	១.០៥៣.៣៧៥.១៩២	៩៧.៤១២.៩៦៨	៣៩១.៤០៥.៣០៤	១៤.៦៩៨.៤១១	៥៩.៣៣៧.៤៨៥
បំណុល និងមូលធនសរុប		៤២១.៥៤៨.៧៦៥	១.៧១៧.៨១១.២១៧	១៧៩.៥៦៧.៦១១	៧២១.៥០២.៦៦១	២៨.៥៤៣.៧៩៥	១១៥.២៣១.៣០១

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ៧៤ ដល់ទំព័រទី ១៤៩ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

**របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

	កំណត់សម្គាល់	សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់	១៩	២៦.២០៥.៨៦១	១០៦.១៨៦.១៤៩	៦.៧០៨.១៦០	២៧.១៣៤.៥០៧
ចំណាយការប្រាក់	១៩	(៣.៨៩៩.៩៩៩)	(១៥.៨០២.៧៩៦)	(៨៧៩.២៨៩)	(៣.៥៥០.៧២៤)
ចំណូលការប្រាក់សុទ្ធ	១៩	<u>២២.៣០៥.៨៦២</u>	<u>៩០.៣៨៣.៣៥៣</u>	<u>៥.៨២៨.៨៧១</u>	<u>២៣.៥៨៣.៧៨៣</u>
ចំណូលកម្រៃជើងសារ	២០	៣៩០.៨១៨	១.៥៨៣.៥៩៥	-	-
ចំណាយកម្រៃជើងសារ	២០	(៩៣.៩៨៦)	(៣៨០.៨៣១)	-	-
ចំណូលកម្រៃជើងសារសុទ្ធ	២០	<u>២៩៦.៨៣២</u>	<u>១.២០២.៧៦៤</u>	<u>-</u>	<u>-</u>
ចំណូលប្រតិបត្តិការផ្សេងៗ		៣.៣៨៦	១៣.៧២០	១៥៧.៣០៩	៦៣៦.៣១៥
(ខាត)/ចំណេញផ្សេងៗ - សុទ្ធ	២១	(៦៤៧.០៣៤)	(២.៦២១.៧៨២)	១៣៥.៥៨៥	៥៤៨.៤៤១
(ខាត)/ចំណូលប្រតិបត្តិការសរុប		<u>(៦៤៣.៦៤៨)</u>	<u>២.៦០៨.០៦២</u>	<u>២៩២.៩៧៤</u>	<u>១.១៨៧.៧៥៦</u>
ខាតពីការថយចុះតម្លៃឥណទាន	២២	(១.៨១៨.៥៤០)	(៧.៣៦៨.៧២៤)	(៤៦៧.៣៦៤)	(១.៨៩០.៤៨៧)
ខាតប្រតិបត្តិការផ្សេងៗសុទ្ធ		<u>(២.៤៦៦.១៨៨)</u>	<u>(៩.៩៧៦.៧៨៦)</u>	<u>(១៧៤.៧៩០)</u>	<u>(៧០៥.៧៣១)</u>
ចំណាយបុគ្គលិក	២៣	(១០.១៨៦.២៨២)	(៤១.២៧៤.៨១៥)	(៤.១៩៤.៥៧៩)	(១៦.៩៦៧.០៧២)
វិលសំទ្រព្យសម្បត្តិ និងបរិក្ខារ និងវិលសំទ្រព្យសកម្មអរូបី	២៤	(២.៨៨៥.៧៤៣)	(១១.៦៩៣.០៣០)	(១.០០៤.២២៣)	(៤.០៦២.០៨២)
ចំណាយប្រតិបត្តិការផ្សេងៗ	២៥	(៨.៩៩៦.៧១៦)	(៣៦.៤៥៤.៦៩៤)	(២.៨៨១.៣០០)	(១១.៦៥៤.៨៥៩)
ខាតមុនពន្ធលើប្រាក់ចំណូល		<u>(១.៩២៨.២៣៥)</u>	<u>(៧.៨១៣.២០៨)</u>	<u>(២.៤២៥.៧០១)</u>	<u>(៩.៨១១.៩៦១)</u>
ចំណាយពន្ធលើប្រាក់ចំណូល	២៦	៣៤២.៤៦៤	១.៣៨៧.៦៦៤	១៤០.២៥៨	៥៦៧.៣៤៤
ខាតក្នុងឆ្នាំ		<u>(១.៥៨៥.៧៧១)</u>	<u>(៦.៤២៥.៥៤៤)</u>	<u>(២.២៨៥.៤៤៣)</u>	<u>(៩.២៤៤.៦១៧)</u>
លទ្ធផលលម្អិតផ្សេងៗ៖					
ខ្ទង់ដែលមិនត្រូវបានចាត់ថ្នាក់ឡើងវិញក្នុង ចំណេញ-ខាត					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	១០៧.៤៧១	-	៦៧.៤៣៦
លទ្ធផលលម្អិតផ្សេងៗក្នុងឆ្នាំកាត់កងជាមួយពន្ធ		-	១០៧.៤៧១	-	៦៧.៤៣៦
លទ្ធផលលម្អិតផ្សេងៗសរុបក្នុងឆ្នាំ		<u>(១.៥៨៥.៧៧១)</u>	<u>(៦.៣១៨.០៧៣)</u>	<u>(២.២៨៥.៤៤៣)</u>	<u>(៩.១៧៧.១៨១)</u>
ចំណេញរបស់៖					
ម្ចាស់ធនាគារ		(១.៥៨៥.៧៧១)	(៦.៤២៥.៥៤៤)	(២.២៨៥.៤៤៣)	(៩.២៤៤.៦១៧)
លទ្ធផលលម្អិតសរុបរបស់៖					
ម្ចាស់ធនាគារ		(១.៥៨៥.៧៧១)	(៦.៣១៨.០៧៣)	(២.២៨៥.៤៤៣)	(៩.១៧៧.១៨១)

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ៧៤ ដល់ទំព័រទី ១៤៩ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

**របាយការណ៍បម្រែបម្រួលមូលធន
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩**

ដែលជាប់សំខាន់ធានា

	ដើមទុន		ការដាក់ដើមទុន		ប្រាក់ចំណេញរក្សាទុក		ទុនបម្រុងតាមច្បាប់		ទុនបម្រុងផ្សេងៗ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សមតុល្យនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨												
ដែលបានរាយការណ៍ក្នុងត្រៀម	១៥.០០០.០០០	៦០.៥៥៥.០០០	-	-	(៥៣៦.៤២០)	(២.១៦៥.៥២៨)	-	-	-	-	១៤.៤៦៣.៥៨០	៥៨.៣៨៩.៤៧២
ផលប៉ះពាល់ពីការអនុវត្តគោលការណ៍គណនេយ្យថ្មីលើកដំបូង(កំណត់សម្គាល់ ៤)	-	-	-	-	៦១.៨៩៥	២៤៩.៨៧០	១៧២.៩៣៦	៦៩៨.១៤៣	-	-	២៣៤.៨៣១	៩៤៨.០១៣
សមតុល្យដែលបានរាយការណ៍ឡើងវិញនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨	១៥.០០០.០០០	៦០.៥៥៥.០០០	-	-	(៤៧៤.៥២៥)	(១.៩១៥.៦៥៨)	១៧២.៩៣៦	៦៩៨.១៤៣	-	-	១៤.៦៩៨.៤១១	៥៩.៣៣៧.៤៨៥
ខាតក្នុងឆ្នាំ	-	-	-	-	(២.២៨៥.៤៤៣)	(៩.២៤៤.៦១៧)	-	-	-	-	(២.២៨៥.៤៤៣)	(៩.២៤៤.៦១៧)
លទ្ធផលលម្អិតផ្សេងៗ	-	-	-	-	-	-	-	-	-	៦៧.៤៣៦	-	៦៧.៤៣៦
លទ្ធផលលម្អិតសរុបក្នុងឆ្នាំ	-	-	-	-	(២.២៨៥.៤៤៣)	(៩.២៤៤.៦១៧)	-	-	-	៦៧.៤៣៦	(២.២៨៥.៤៤៣)	(៩.១៧៧.១៨១)
ប្រតិបត្តិការជាមួយភាគទុនិកក្នុងនាមជាភាគទុនិក												
ការបោះផ្សាយភាគហ៊ុន	៨៥.០០០.០០០	៣៤៣.៨២៥.០០០	-	-	-	-	-	-	-	-	៨៥.០០០.០០០	៣៤៣.៨២៥.០០០
ការផ្ទេរទៅទុនបម្រុងតាមច្បាប់	-	-	-	-	(១.១២៩.៨៦៣)	(៤.៥៧០.២៩៦)	១.១២៩.៨៦៣	៤.៥៧០.២៩៦	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(២.៥៨០.០០០)	-	-	-	-	-	-	-	-	-	(២.៥៨០.០០០)
ប្រតិបត្តិការសរុបជាមួយភាគទុនិក	៨៥.០០០.០០០	៣៤១.២៤៥.០០០	-	-	(១.១២៩.៨៦៣)	(៤.៥៧០.២៩៦)	១.១២៩.៨៦៣	៤.៥៧០.២៩៦	-	-	៨៥.០០០.០០០	៣៤១.២៤៥.០០០
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	១០០.០០០.០០០	៤០១.៨០០.០០០	-	-	(៣.៨០៤.៨៣១)	(១៥.៧៣០.៥៧១)	១.៣០២.៧៩៩	៥.២៦៨.៤៣៩	-	៦៧.៤៣៦	៩៧.៤១២.៩៦៨	៣៩១.៤០៥.៣០៤
សមតុល្យដែលបានរាយការណ៍ឡើងវិញនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩	១០០.០០០.០០០	៤០១.៨០០.០០០	-	-	(៣.៨០៤.៨៣១)	(១៥.៧៣០.៥៧១)	១.៣០២.៧៩៩	៥.២៦៨.៤៣៩	-	៦៧.៤៣៦	៩៧.៤១២.៩៦៨	៣៩១.៤០៥.៣០៤
ខាតក្នុងឆ្នាំ	-	-	-	-	(១.៥៨៥.៧៧១)	(៦.៤២៥.៥៤៤)	-	-	-	-	(១.៥៨៥.៧៧១)	(៦.៤២៥.៥៤៤)

របាយការណ៍បម្រែបម្រួលមូលធន
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

ដែលជាបស្ច័យសម្រាប់ធនាគារ

	ដើមទុន		ការដាក់ដើមទុន		ប្រាក់ចំណេញរក្សាទុក		ទុនបម្រុងតាមច្បាប់		ទុនបម្រុងផ្សេងៗ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លទ្ធផលលម្អិតផ្សេងៗ - លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	១០៧.៤៧១	-	១០៧.៤៧១
លទ្ធផលលម្អិតសរុបក្នុងឆ្នាំ	-	-	-	-	(១.៥៨៥.៧៧១)	(៦.៤២៥.៥៤៤)	-	-	-	១០៧.៤៧១	(១.៥៨៥.៧៧១)	(៦.៣១៨.០៧៣)
ប្រតិបត្តិការជាមួយភាគទុនិកក្នុងនាមជាភាគទុនិក												
ការបោះផ្សាយភាគហ៊ុន	១៥០.០០០.០០០	៦០៧.៨០០.០០០	-	-	-	-	-	-	-	-	១៥០.០០០.០០០	៦០៧.៨០០.០០០
ការដាក់ដើមទុន	-	-	១២.៦៦៩.៧៨៣	៥១.៣៣៧.៩៦១	-	-	-	-	-	-	១២.៦៦៩.៧៨៣	៥១.៣៣៧.៩៦១
ការផ្ទេរទៅទុនបម្រុងតាមច្បាប់	-	-	-	-	(១.៦៣៤.១៤៩)	(៦.៦១០.១៣៣)	១.៦៣៤.១៤៩	៦.៦១០.១៣៣	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៩.១៥០.០០០	-	-	-	-	-	-	-	-	-	៩.១៥០.០០០
ប្រតិបត្តិការសរុបជាមួយភាគទុនិក	១៥០.០០០.០០០	៦១៦.៩៥០.០០០	១២.៦៦៩.៧៨៣	៥១.៣៣៧.៩៦១	(១.៦៣៤.១៤៩)	(៦.៦១០.១៣៣)	១.៦៣៤.១៤៩	៦.៦១០.១៣៣	-	-	១៦២.៦៦៩.៧៨៣	៦១៨.២៨៧.៩៦១
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	២៥០.០០០.០០០	១.០១៨.៧៥០.០០០	១២.៦៦៩.៧៨៣	៥១.៣៣៧.៩៦១	(៧.១០៩.៧៥១)	(២៨.៧៦៦.២៤៨)	២.៩៣៦.៩៤៨	១១.៨៧៨.៥៧២	-	១៧៤.៩០៧	២៥៨.៤៩៦.៩៨០	១.០៥៣.៣៧៥.១៩២

របាយការណ៍លំហូរសាច់ប្រាក់
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

កំណត់សម្គាល់	សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ				
សាច់ប្រាក់បានប្រើក្នុងប្រតិបត្តិការ	២៨	(១៧១.០៨៤.៤០៣)	(៦៩៣.២៣៤.០០២)	(៩៩.៧៨៨.៨៥៧)
អត្ថប្រយោជន៍បុគ្គលិកបានបង់		(១៦៦.៨៦០)	(៦៧៦.១១៧)	-
ការប្រាក់បានទទួល		២៦.៣៨៤.៧៦៦	១០៦.៩១១.០៧២	៧.០៤៨.២៤៦
ការប្រាក់បានបង់		(២.៥៦៥.៥២៣)	(១០.៣៩៥.៤៩៩)	(៨៧៩.២៨៩)
សាច់ប្រាក់បានប្រើក្នុងសកម្មភាពប្រតិបត្តិការ		<u>(១៤៧.៤៧០.០២០)</u>	<u>(៥៩៧.៣៩៤.៥៤៦)</u>	<u>(៩៣.៦១៩.៩០០)</u>
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ				
ប្រាក់តម្កល់ធានាលើដើមទុន		(១៥.០០០.០០០)	(៦០.៧៨០.០០០)	(៩.២៥០.០០០)
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល - កាលកំណត់លើស៣ខែ		(៩៩.០៩៨)	(៤០៣.៨២៤)	-
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	១០	(៣.២៣៩.៦០០)	(១៣.១២៦.៨៥៩)	(៤.១៧២.៨០៣)
ការទិញទ្រព្យសកម្មអរូបី	១២	(១.២៧៥.៣៩៧)	(៥.១៦៧.៩០៩)	(២.៨៨៧.៦១៩)
សាច់ប្រាក់បានពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ		៤៨៥	១.៩៦៥	៣០.១២០
សាច់ប្រាក់បានប្រើក្នុងសកម្មភាពវិនិយោគ		<u>(១៩.៦១៣.៦១០)</u>	<u>(៧៩.៤៧៦.៦២៧)</u>	<u>(១៦.២៨០.៣០២)</u>
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន				
សាច់ប្រាក់បានពីការចេញផ្សាយដើមទុន		-	-	៨៥.០០០.០០០
ប្រាក់ដើមនៃការទូទាត់ភតិសន្យា		(៨៨៦.៨៩៣)	(៣.៥៩៣.៦៩០)	(២៩១.៩៩០)
សាច់ប្រាក់បានពីប្រាក់កម្ចី		១៨៩.០០០.០០០	៧៦៥.៨២៨.០០០	៥៥.០០០.០០០
សាច់ប្រាក់បានពីសកម្មភាពហិរញ្ញប្បទាន		<u>១៨៨.១១៣.១០៧</u>	<u>៧៦២.២៣៤.៣១០</u>	<u>១៣៩.៧០៨.០១០</u>
កំណើនសាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ		<u>២១.០៦៧.៤៧៧</u>	<u>៨៥.៣៦៣.១៣៧</u>	<u>២៩.៨០៧.៨០៨</u>
សាច់ប្រាក់ និងសាច់ប្រាក់សមមូលដើមឆ្នាំ		៣៦.០៧៦.៦៥៤	១៤៤.៩៥៥.៩៩៦	៦.២៦៨.៨៤៦
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	២.៥៤៣.២០១	-
សាច់ប្រាក់ និងសាច់ប្រាក់សមមូលដំណាច់ឆ្នាំ	២៧	<u>៥៧.១៤៤.១៣១</u>	<u>២៣២.៨៦២.៣៣៤</u>	<u>១៤៤.៩៥៥.៩៩៦</u>

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ ពីទំព័រទី ៧៤ ដល់ទំព័រទី ១៤៩ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

កំណត់សម្គាល់ របាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

១. ព័ត៌មានទូទៅ

មុនថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ធនាគារ ព្រីនស៍ ម.ក មានឈ្មោះថា ព្រីនស៍ ហ្វាយនែន ភីអិលស៊ី ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ដែលត្រូវបានបង្កើតឡើងក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើប្រតិបត្តិការអាជីវកម្មមីក្រូហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោម វិញ្ញាបនបត្រចុះបញ្ជីលេខ ០០០១៤៦២៧ ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥ ចេញដោយក្រសួងពាណិជ្ជកម្ម។ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ធនាគារជាតិនៃកម្ពុជា បានផ្តល់អាជ្ញាប័ណ្ណឱ្យធនាគារ ដើម្បីក្លាយជាធនាគារពាណិជ្ជកម្ម និងបានប្តូរនាមករណ៍ក្រុមហ៊ុនទៅជា ធនាគារ ព្រីនស៍ ម.ក។ ប្រតិបត្តិការនេះក៏ត្រូវបានទទួលស្គាល់ និងត្រូវបានអនុម័តជាផ្លូវការដោយក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨។

សកម្មភាពអាជីវកម្មចម្បងរបស់ធនាគារ គឺការផ្តល់សេវាផ្នែកធនាគារជាច្រើនប្រភេទ និងសេវាផ្សេងៗទៀតដែលពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ។ ការិយាល័យចុះបញ្ជីរបស់ធនាគារមានទីតាំងស្ថិតនៅអគារលេខ ១៧៥ អាបេសេដេ មហាវិថី ម៉ៅសេទុង សង្កាត់ ទួលស្វាយរៀង ១ ខណ្ឌ ចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។

ក្រុមប្រឹក្សាភិបាលបានអនុម័តឱ្យចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។ ក្រុមប្រឹក្សាភិបាលមានសិទ្ធិកែប្រែ និងចេញ ផ្សាយរបាយការណ៍ហិរញ្ញវត្ថុនេះឡើងវិញ។

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ

គោលការណ៍គណនេយ្យសំខាន់ៗដែលបានប្រើប្រាស់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានបង្ហាញខាងក្រោម។ គោលការណ៍ទាំងនេះ ត្រូវបានអនុវត្តយ៉ាងមានសង្គតិភាពគ្រប់ឆ្នាំដែលបានដាក់បង្ហាញទាំងអស់ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

២.១. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០៩ ក្រុមប្រឹក្សាជាតិគណនេយ្យនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសដាក់ឱ្យប្រើស្តង់ដាររបាយ ការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា "CIFRS") ដែលផ្អែកទាំងស្រុង ទៅតាមស្តង់ដារទាំងអស់ ដែលចេញ ផ្សាយដោយក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ (ហៅកាត់ថា "IASB") រួមទាំង បំណកស្រាយ និងវិសោធនកម្មពាក់ព័ន្ធផ្សេងៗ ចំពោះស្តង់ដារនីមួយៗដែលអាចកើតមានឡើងក្នុងកាលៈទេសៈជាក់លាក់ណាមួយ ដោយការបន្ថែមពាក្យ "កម្ពុជា" ។ អង្គការដែល មានការទទួលខុសត្រូវជាសាធារណៈ ត្រូវរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនឱ្យស្របទៅតាមCIFRSសម្រាប់ការិយបរិច្ឆេទគណនេយ្យ ដែលចាប់ផ្តើមនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១២ ឬការិយបរិច្ឆេទគណនេយ្យបន្ទាប់ពីនេះ។

យោងទៅតាមសភាពចំណែកលេខ ០៥៨ សហវ.កជគ ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ ដែលចេញដោយក្រុមប្រឹក្សាជាតិគណនេយ្យ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ពន្យារពេលអនុវត្ត CIFRS រហូតដល់ការិយបរិច្ឆេទ គណនេយ្យដែលចាប់ផ្តើមនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ឬការិយបរិច្ឆេទគណនេយ្យបន្ទាប់ពីនេះ។

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (CIFRS) ដែលផ្អែកទាំងស្រុងទៅតាមស្តង់ដារទាំងអស់ដែលបានចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ រួមទាំង បំណកស្រាយ និងវិសោធនកម្មផ្សេងៗ ដែលអាចកើតមានក្នុងកាលៈទេសៈណាមួយចំពោះស្តង់ដារនីមួយៗ។

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំតាមវិធីសាស្ត្រថ្លៃដើម។

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដែលស្របទៅតាម CIFRS តម្រូវឱ្យប្រើប្រាស់ការប៉ាន់ស្មានគណនេយ្យជាក់លាក់សំខាន់ៗ។ ហើយវាក៏តម្រូវឱ្យគណៈគ្រប់គ្រងធ្វើការវិនិច្ឆ័យរបស់ខ្លួន នៅក្នុងដំណើរការនៃការអនុវត្តគោលការណ៍ គណនេយ្យនេះផងដែរ។ ផ្នែកដែលទាក់ទងនឹងការវិនិច្ឆ័យ ឬភាពស្មុគស្មាញក្នុងកម្រិតខ្ពស់ ឬផ្នែកដែលការសន្មត និងការប៉ាន់ស្មានមានលក្ខណៈជាសារវន្តចំពោះរបាយការណ៍ហិរញ្ញវត្ថុត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់ ៣។

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ គឺជារបាយការណ៍ ហិរញ្ញវត្ថុលើក ដំបូងដែលត្រូវបានរៀបចំដោយអនុលោមទៅតាម CIFRS។ ក្នុងការអនុវត្ត CIFRS លើកដំបូង ធនាគារបានរៀបចំ ការពន្យល់ពីការផ្លាស់ប្តូរពីគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា និងស្តង់ដារគណនេយ្យកម្ពុជា (" CAS ") មកអនុវត្ត CIFRS នៅក្នុងកំណត់សម្គាល់ ៤។

២.២. ស្តង់ដារគណនេយ្យថ្មី វិសោធនកម្ម និងបំណកស្រាយដែលធនាគារមិនទាន់បានអនុវត្ត

ធនាគារមិនបានអនុវត្តមុនកាលកំណត់នូវស្តង់ដារគណនេយ្យថ្មី និងបំណកស្រាយដែលត្រូវបានចេញផ្សាយរួច ប៉ុន្តែមិនទាន់ចាំបាច់ត្រូវអនុវត្តសម្រាប់ការិយបរិច្ឆេទរបាយការណ៍ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ទេ។ ធនាគារមិនរំពឹងថា ស្តង់ដារទាំងនេះមានផលប៉ះពាល់ជាសារវន្តលើមូលធនរបស់ធនាគារសម្រាប់ការិយបរិច្ឆេទរបាយការណ៍នេះ និងការិយបរិច្ឆេទរបាយការណ៍នាពេលអនាគត និងចំពោះប្រតិបត្តិការនាពេលអនាគតខាងមុខនេះទេ។

២.៣. ការប្តូររូបិយប័ណ្ណ

(ក) រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់បង្ហាញ

គណនីទាំងអស់ដែលមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានវាស់តម្លៃដោយប្រើប្រាស់រូបិយប័ណ្ណនៃបរិយាកាសសេដ្ឋកិច្ចចម្បងដែលធនាគារធ្វើប្រតិបត្តិការ (ហៅកាត់ថា " រូបិយប័ណ្ណគោល ")។ ប្រាក់ដុល្លារអាមេរិកឆ្លុះបញ្ចាំងខ្លឹមសារសេដ្ឋកិច្ចនៃព្រឹត្តិការណ៍ និងស្ថានភាពជាមូលដ្ឋានរបស់ធនាគារ។ ដូចនេះ របាយការណ៍ហិរញ្ញវត្ថុនេះត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិកដែលជាប្រាក់រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់បង្ហាញរបស់ធនាគារ។

(ខ) ប្រតិបត្តិការ និងសមតុល្យ

ប្រតិបត្តិការជាប្រាក់រូបិយប័ណ្ណបរទេសត្រូវបានកត់ត្រាទៅជាប្រាក់រូបិយប័ណ្ណគោល ដោយប្រើអត្រាប្តូរប្រាក់នាការលើបរិច្ឆេទនៃប្រតិបត្តិការនោះ។ ចំណេញនិងខាតពីប្រតិបត្តិការទាំងនេះ និងពីការប្តូរទ្រព្យសកម្ម និងបំណុលរូបិយវត្ថុជាប្រាក់រូបិយប័ណ្ណបរទេសផ្សេងៗ ត្រូវបានកត់ត្រានៅក្នុងចំណេញ-ខាត។

ចំណេញ និងខាតពីការប្តូររូបិយប័ណ្ណដែលពាក់ព័ន្ធនឹងប្រាក់កម្ចី ត្រូវបានដាក់បង្ហាញនៅក្នុងរបាយការណ៍ចំណេញ-ខាត ក្នុងខ្ទង់ចំណាយការប្រាក់។ ចំណេញ និងខាតពីការប្តូររូបិយប័ណ្ណផ្សេងៗទៀតទាំងអស់ ត្រូវបានដាក់បង្ហាញនៅក្នុងរបាយការណ៍ចំណេញ-ខាត តាមមូលដ្ឋានចំនួនទឹកប្រាក់សុទ្ធ។

(គ) ការបង្ហាញជាប្រាក់រៀល

អនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម តម្រូវឱ្យមានការកត់ត្រាប្តូរចំនួនទឹកប្រាក់ក្នុងរបាយការណ៍ហិរញ្ញវត្ថុពីប្រាក់ដុល្លារអាមេរិក ទៅជាប្រាក់រៀល។ របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ និងលំហូរសាច់ប្រាក់ត្រូវបានប្តូរទៅជាប្រាក់រៀល ដោយប្រើអត្រាប្តូរប្រចាំឆ្នាំ។ ទ្រព្យសកម្ម និងបំណុលដែលបានដាក់បង្ហាញក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនីមួយៗ និងមូលធនរបស់ភាគទុនិក ត្រូវបានប្តូរដោយប្រើអត្រាថ្ងៃបិទបញ្ជីនាការបរិច្ឆេទរបាយការណ៍។ លម្អៀងពីការប្តូរមូលធនភាគទុនិកត្រូវបានកត់ត្រាផ្ទាល់ក្នុងមូលធន ហើយរាល់លម្អៀងពីការប្តូរផ្សេងៗទៀតទាំងអស់ ត្រូវបានកត់ត្រាក្នុងលទ្ធផលលម្អិតផ្សេងៗ។

ធនាគារបានប្រើអត្រាប្តូរប្រាក់ផ្លូវការដែលផ្សព្វផ្សាយដោយធនាគារកណ្តាល។ គិតត្រឹមកាលបរិច្ឆេទរបាយការណ៍ អត្រាប្តូរសម្រាប់ឆ្នាំនេះ គឺ ១ដុល្លារអាមេរិក ស្មើនឹង ៤.០៥២រៀល (២០១៨ ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤.០៤៥ រៀល) ហើយអត្រាបិទបញ្ជីគឺ ១ដុល្លារអាមេរិក ស្មើនឹង ៤.០៧៥រៀល (២០១៨ ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤.០១៨រៀល)។

ចំពោះការដាក់បង្ហាញតាម CIFRS១ គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ អត្រាប្តូរគឺ ១ដុល្លារអាមេរិក ស្មើនឹង ៤.០៤៥ រៀល ហើយអត្រាបិទបញ្ជីគឺ ១ដុល្លារអាមេរិក ស្មើនឹង ៤.០៣៧រៀល។

២.៤. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

ក្នុងការដាក់បង្ហាញរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមាន សាច់ប្រាក់ក្នុងដៃ ប្រាក់បញ្ញើ និងការដាក់ប្រាក់មិនជាប់កម្រិតនៅធនាគារកណ្តាល ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ និងការវិនិយោគសាច់ប្រាក់ងាយស្រួលរយៈពេលខ្លីដែលមានរយៈពេលកំណត់បីខែ ឬតិចជាងបីខែ ដែលធនាគារអាចមានលទ្ធភាពពេញលេញក្នុងការដកសាច់ប្រាក់ក្នុងគោលបំណងនៅពេលចាំបាច់ និងមានហានិភ័យបម្រែបម្រួលតម្លៃតិចតួច។

២.៥. ទ្រព្យសកម្មហិរញ្ញវត្ថុ

(ក) ចំណាត់ថ្នាក់

ធនាគារបែងចែកទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួន ជាទ្រព្យសកម្មហិរញ្ញវត្ថុដែលបានវាស់វែងតាមថ្លៃដើមដករំលស់រួមមាន សាច់ប្រាក់ក្នុងដៃ ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល និងធនាគារផ្សេងៗ ឥណទាន និងបុរេប្រទានវាស់វែងតាមថ្លៃដើមដករំលស់ និងទ្រព្យសកម្មផ្សេងៗ។

ការធ្វើចំណាត់ថ្នាក់នេះ គឺអាស្រ័យទៅតាមគំរូអាជីវកម្មរបស់ធនាគារក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ និងលក្ខខណ្ឌក្នុងកិច្ចសន្យានៃលំហូរសាច់ប្រាក់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

ធនាគារធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួនតាមថ្លៃដើមដករំលស់ ប្រសិនបើវាបំពេញតាមលក្ខណៈវិនិច្ឆ័យទាំងពីរដូចខាងក្រោម៖

- ទ្រព្យសកម្មដែលត្រូវបានកាន់កាប់ក្នុងគំរូអាជីវកម្មដែលមានគោលបំណងដើម្បីប្រមូលលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យា និង
- លក្ខខណ្ឌក្នុងកិច្ចសន្យាដែលនាំឱ្យមានកាលបរិច្ឆេទជាក់លាក់នានា ចំពោះលំហូរសាច់ប្រាក់ដែលជាការទូទាត់ប្រាក់ដើម និងការប្រាក់ទាំងស្រុង ទៅលើចំនួនប្រាក់ដើមដែលនៅមិនទាន់ទូទាត់។

(ខ) ការកត់ត្រា និងការឈប់កត់ត្រា

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកត់ត្រា នៅពេលដែលធនាគារក្លាយជាភាគីមួយក្នុងកិច្ចសន្យានៃឧបករណ៍ណាមួយ។ ការទិញនិងការលក់ទ្រព្យសកម្មហិរញ្ញវត្ថុតាមមធ្យោបាយធម្មតាត្រូវបានកត់ត្រានាកាលបរិច្ឆេទជួញដូរដែល ជាកាលបរិច្ឆេទដែលធនាគារធ្វើការទិញ ឬលក់ទ្រព្យសកម្ម។

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានគេឈប់កត់ត្រា នៅពេលដែលសិទ្ធិក្នុងការទទួលបានលំហូរសាច់ប្រាក់ពីទ្រព្យសកម្មនោះបានហួសកាលកំណត់ ឬត្រូវបានផ្ទេរ ហើយធនាគារបានផ្ទេរនូវរាល់ហានិភ័យជាសារវន្ត និងផលកម្មសិទ្ធិទាំងអស់។ ចំណេញឬខាតពីការឈប់កត់ត្រាទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់ត្រូវបានកត់ត្រានៅក្នុងចំណេញ-ខាត នៅពេលដែលទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានគេឈប់កត់ត្រា។

(គ) ការវាស់វែង

នាពេលកត់ត្រាលើកដំបូង ធនាគារវាស់វែងទ្រព្យសកម្មហិរញ្ញវត្ថុតាមតម្លៃសមស្រប បូកបន្ថែមជាមួយនឹងចំណាយប្រតិបត្តិការផ្សេងៗដែលបានចំណាយផ្ទាល់ក្នុងការទិញទ្រព្យសកម្មហិរញ្ញវត្ថុ ក្នុងករណីដែលទ្រព្យសកម្មហិរញ្ញវត្ថុមិនត្រូវបានវាស់វែងតាមតម្លៃសមស្របក្នុងចំណេញ-ខាត (FVPL)។ ចំណាយប្រតិបត្តិការនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានកត់ត្រាតាម FVPL ត្រូវបានកត់ត្រាជាចំណាយក្នុងចំណេញ-ខាត។ បន្ទាប់ពីការកត់ត្រាលើកដំបូងភ្លាម សំវិធានធនសម្រាប់ការថយចុះតម្លៃឥណទានរំពឹងទុក (ECL) ត្រូវបានកត់ត្រាសម្រាប់ទ្រព្យសកម្មដែលត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់ដែលធ្វើឱ្យមានការខាតតាមគណនេយ្យមួយដែលត្រូវបានកត់ត្រាក្នុងចំណេញ-ខាត នៅពេលទ្រព្យសកម្មមួយត្រូវបានបង្កើតឡើងថ្មី។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានដើមទិញត្រូវបានគេគិតទៅលើចំនួនរបស់វាទាំងស្រុង នៅពេលធ្វើការកំណត់លំហូរសាច់ប្រាក់របស់វាសម្រាប់ការទូទាត់ប្រាក់ដើម និងការប្រាក់ទាំងស្រុង។

ឧបករណ៍បំណុល

ការវាស់វែងឧបករណ៍បំណុល គឺអាស្រ័យទៅលើគំរូអាជីវកម្មរបស់ធនាគារក្នុងការគ្រប់គ្រងទ្រព្យសកម្ម និងលក្ខណៈនៃលំហូរសាច់ប្រាក់របស់ទ្រព្យសកម្មនោះ។ ធនាគារធ្វើចំណាត់ថ្នាក់ឧបករណ៍បំណុលរបស់ខ្លួនជាទ្រព្យសកម្មហិរញ្ញវត្ថុដែលបានវាស់វែងតាមថ្លៃដើមដករំលស់។

ថ្លៃដើមដករំលស់៖ ទ្រព្យសកម្មដែលត្រូវបានកាន់កាប់សម្រាប់ការប្រមូលលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យា ដែលលំហូរសាច់ប្រាក់នោះគឺជាការទូទាត់ប្រាក់ដើម និងការប្រាក់ទាំងស្រុង (SPPI) ត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់។ តម្លៃយោងនៃទ្រព្យសកម្មទាំងនេះត្រូវបានកែតម្រូវទៅតាមសំវិធានធនការខាតបង់ឥណទានរំពឹងទុកដែលបានកត់ត្រា។ ចំណូលការប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុទាំងនេះត្រូវបានដាក់បញ្ចូលនៅក្នុងចំណូលការប្រាក់ ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់មានប្រសិទ្ធភាព។

(ឃ) ការធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុឡើងវិញ

ធនាគារធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុឡើងវិញ នៅពេលដែលគំរូអាជីវកម្មសម្រាប់ការគ្រប់គ្រងទ្រព្យសកម្មរបស់ខ្លួនមានការប្រែប្រួល។

(ង) ការថយចុះតម្លៃ

ធនាគារវាយតម្លៃការខាតឥណទានរំពឹងទុក (" ECL") តាមមូលដ្ឋានរំពឹងទុកថ្ងៃអនាគតដែលទាក់ទងជាមួយនឹងឧបករណ៍បំណុលរបស់ខ្លួនដែលវាស់វែងតាមថ្លៃដើមដករំលស់ និងតាម FVOCI ព្រមទាំងហានិភ័យដែលកើតពីកិច្ចសន្យាផ្តល់ឥណទាន (រួមទាំង ឥណទានវិបារូបន៍ និងហ្វាស៊ីលីតឺរដ្ឋីលដុំ) និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ។ ធនាគារកត់ត្រាសំវិធានធនសម្រាប់ការខាតបង់ចំពោះការខាតប្រភេទនេះនាកាលបរិច្ឆេទរាយការណ៍។ ការវាស់វែង ECL ឆ្លុះបញ្ចាំងពី ៖

- ចំនួនលម្អៀង និងចំនួនដែលបានឆ្លើងប្រូបាប ដែលត្រូវបានកំណត់ដោយធ្វើការវាយតម្លៃលើលទ្ធភាពដែលអាចកើតឡើងមួយចំនួន
- ពេលវេលានៃតម្លៃទឹកប្រាក់ និង
- ព័ត៌មានដែលមានភាពសមហេតុផល និងមានការគាំទ្រ ដែលអាចបានដោយពុំចាំបាច់មានការចំណាយ និងការខំប្រឹងប្រែងលើសលប់នាកាលបរិច្ឆេទរាយការណ៍ អំពីព្រឹត្តិការណ៍នាពេលបច្ចុប្បន្ន និងការព្យាករណ៍អំពីលទ្ធផលនាពេលអនាគត

ធនាគារបានអនុវត្តវិធីសាស្ត្របីដំណាក់កាល ចំពោះការវាស់វែងការខាតឥណទានរំពឹងទុក (ECLs) សម្រាប់ប្រភេទដូចខាងក្រោម៖

- ឧបករណ៍បំណុលដែលវាស់វែងតាមថ្លៃដើមដករំលស់ និង
- កិច្ចសន្យាផ្តល់ឥណទាន (រួមទាំង ឥណទានវិបារូបន៍ដែលមិនទាន់បានដកប្រាក់ និងហ្វាស៊ីលីតឺរដ្ឋីលដុំអាចប្រើប្រាស់ឡើងវិញ) និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ

អនុវត្តវិធីសាស្ត្របីដំណាក់កាលផ្អែកទៅលើបម្រែបម្រួលហានិភ័យឥណទាន ចាប់តាំងពីការកត់ត្រាលើកដំបូង៖

(i) ដំណាក់កាលទី ១ ៖ ECL ១២ខែ

ដំណាក់កាលទី១ រួមបញ្ចូលនូវទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមានកំណើនហានិភ័យឥណទានគួរឱ្យកត់ត្រាសម្គាល់ចាប់តាំងពីការកត់ត្រាលើកដំបូង ឬមានហានិភ័យឥណទានកម្រិតទាបនាកាលបរិច្ឆេទរាយការណ៍។ ECL ១២ខែ ត្រូវបានកត់ត្រា ហើយចំណូលការប្រាក់ត្រូវបានគណនាតាមចំនួនតម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

(ii) ដំណាក់កាលទី ២ ៖ ECL ពេញមួយអាយុកាល - មិនមានការថយចុះតម្លៃឥណទាន

ដំណាក់កាលទី២ រួមមានទ្រព្យសកម្មហិរញ្ញវត្ថុដែលមានកំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីការកត់ត្រាលើកដំបូង (លើកលែងតែវាមានហានិភ័យឥណទានទាបនាកាលបរិច្ឆេទរាយការណ៍) ប៉ុន្តែមិនមានភស្តុតាងជាក់ស្តែងបង្ហាញពីការថយចុះតម្លៃ។ ECL ពេញមួយអាយុកាលត្រូវបានកត់ត្រា ហើយចំណូលការប្រាក់ត្រូវបានគណនាតាមចំនួនតម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

(iii) ដំណាក់កាលទី ៣ ៖ ECL ពេញមួយអាយុកាល - មានការថយចុះតម្លៃឥណទាន

ដំណាក់កាលទី៣ រួមមានទ្រព្យសកម្មហិរញ្ញវត្ថុដែលមានភស្តុតាងជាក់ស្តែងបង្ហាញពីការថយចុះតម្លៃនាកាលបរិច្ឆេទរាយការណ៍។ ECL ពេញមួយអាយុកាលត្រូវបានកត់ត្រា ហើយចំណូលការប្រាក់ត្រូវបានគណនាតាមចំនួនតម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ។

២.៦. បំណុលហិរញ្ញវត្ថុ

បំណុលហិរញ្ញវត្ថុត្រូវបានកត់ត្រានៅពេលដែលធនាគារក្លាយជាភាគីមួយ នៅក្នុងកិច្ចសន្យានៃឧបករណ៍ណាមួយ។ បំណុលហិរញ្ញវត្ថុរបស់ធនាគារមាន ប្រាក់បញ្ញើរបស់អតិថិជន ប្រាក់កម្ចី និងបំណុលហិរញ្ញវត្ថុផ្សេងៗ។

បំណុលហិរញ្ញវត្ថុត្រូវបានកត់ត្រាលើកដំបូងតាមតម្លៃសមស្របដកចំណាយប្រតិបត្តិការចំពោះបំណុលប្រតិបត្តិការទាំងអស់ដែលមិនវាស់វែងតាមតម្លៃសមស្រប ក្នុងចំណេញខាត។

បំណុលហិរញ្ញវត្ថុដែលមិនត្រូវបានចាត់ថ្នាក់តាមតម្លៃសមស្របក្នុងចំណេញ-ខាត ត្រូវបានវាស់វែងតាមថ្លៃដើមដកលំអស្រប។ បំណុលហិរញ្ញវត្ថុដែលត្រូវបានវាស់វែងតាមថ្លៃដើមដកលំអស្របមានដូចជា ប្រាក់បញ្ញើរបស់ធនាគារ ប្រាក់បញ្ញើរបស់អតិថិជន ប្រាក់កម្ចី និងបំណុលផ្សេងៗ។

ចំពោះប្រាក់កម្ចីពីភាគទុនិកដែលមានអត្រាការប្រាក់ទាបជាងអត្រាទីផ្សារ ប្រាក់កម្ចីនេះត្រូវបានកត់ត្រាលើកដំបូងតាមតម្លៃបច្ចុប្បន្ននៃការទូទាត់សាច់ប្រាក់នាពេលអនាគត និងធ្វើអប្បបរមាតាមអត្រាការប្រាក់លើទីផ្សាររបស់ប្រាក់កម្ចីដែលមានលក្ខណៈប្រហាក់ប្រហែលគ្នា។ ភាពខុសគ្នារវាងចំនួនសាច់ប្រាក់បានទទួល និងតម្លៃបច្ចុប្បន្ននៃការទូទាត់សាច់ប្រាក់នាពេលអនាគត ត្រូវបានកត់ត្រាជាការដាក់ដើមទុននៅក្នុងមូលធន។

បំណុលហិរញ្ញវត្ថុត្រូវបានគេយប់កត់ត្រា នៅពេលដែលវាត្រូវបានបង្វិលអស់ ឬបើមិនដូច្នោះទេវាត្រូវបានព្រមព្រៀងឱ្យបញ្ឈប់ការសងប្រាក់តទៅទៀត។

២.៧. កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ

កិច្ចសន្យាផ្តល់ឥណទាន (រួមមាន ឥណទានវិបារបន្តដែលមិនទាន់បានដកប្រាក់ និងហ្វូស៊ីលីធីអាចប្រើប្រាស់ឡើងវិញ) ដែលធនាគារបានផ្តល់ត្រូវបានវាស់វែងតាមចំនួនសំវិធានធនបាត់បង់។ ធនាគារមិនបានផ្តល់កិច្ចសន្យាផ្តល់ឥណទានណាមួយ ដែលមានអត្រាការប្រាក់ទាបជាងអត្រាទីផ្សារទេ ឬកិច្ចសន្យាដែលអាចត្រូវបានទូទាត់ជាសាច់ប្រាក់សុទ្ធ ឬតាមរយៈការផ្តល់ ឬការចេញឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀតទេ។

ចំពោះកិច្ចសន្យាផ្តល់ឥណទាន (រួមមាន ឥណទានវិបារបន្តដែលមិនទាន់បានដកប្រាក់ និងហ្វូស៊ីលីធីដ្ឋិលជុំ) ការខាតឥណទានរំពឹងទុកត្រូវបានកត់ត្រាជាសំវិធានធន (ដែលត្រូវបានដាក់បង្ហាញក្នុងបំណុលផ្សេងៗ)។ ទោះជាយ៉ាងណាក៏ដោយ ចំពោះកិច្ចសន្យាដែលរួមបញ្ចូលទាំងឥណទាន និងកិច្ចសន្យាដែលមិនទាន់ដកប្រាក់ ហើយដែលធនាគារមិនអាចកំណត់ការខាតឥណទានរំពឹងទុកដាច់ដោយឡែក ចំពោះកិច្ចសន្យាឥណទានដែលមិនទាន់ដកប្រាក់ត្រូវបានកត់ត្រាតាមក្នុងសំវិធានធនឥណទានបាត់បង់។ ក្នុងករណីដែលការខាតឥណទានរំពឹងទុករួមបញ្ចូលគ្នា លើសពីចំនួនតម្លៃយោងដុលរបស់ឥណទាន នោះការខាតឥណទានរំពឹងទុកត្រូវបានកត់ត្រាជាសំវិធានធន។

កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ គឺជាកិច្ចសន្យាទាំងឡាយណាដែលតម្រូវឱ្យអ្នកចេញផ្សាយការធានា ធ្វើការទូទាត់ដាក់លាក់មួយដើម្បីផ្តល់សំណងទៅអ្នកកាន់កាប់ ចំពោះការខាតបង់ដែលកើតមានឡើង ដោយសារកូនបំណុលណាមួយមិនបានសងបំណុលនៅពេលដល់ថ្ងៃកំណត់ ដោយអនុលោមទៅតាមលក្ខខណ្ឌនៃឧបករណ៍បំណុលនោះ។ ការធានាផ្នែកហិរញ្ញវត្ថុប្រភេទនេះ គឺត្រូវបានផ្តល់ឱ្យធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងអង្គការផ្សេងៗ ជំនួសគ្រឹះស្ថានទាំងនេះ ដើម្បីធានាលើឥណទាន ឥណទានវិបារបន្ត និងហ្វូស៊ីលីធីធនាគារផ្សេងៗ។

ការធានាផ្នែកហិរញ្ញវត្ថុត្រូវបានកត់ត្រាលើកដំបូងក្នុងរបាយការណ៍ហិរញ្ញវត្ថុតាមតម្លៃសមស្របនាកាលបរិច្ឆេទផ្តល់ការធានានោះ។ ការធានាត្រូវបានព្រមព្រៀងតាមលក្ខខណ្ឌស្ម័គ្រចិត្តស្មើភាពគ្នា ហើយតម្លៃបុព្វលាភដែលបានព្រមព្រៀងមានចំនួនប្រហាក់ប្រហែលនឹងតម្លៃនៃកាតព្វកិច្ចក្នុងការធានា។ បុព្វលាភដែលត្រូវទទួលបាននាពេលអនាគតមិនត្រូវបានកត់ត្រាទេ ។ បន្ទាប់មកកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ ត្រូវបានវាស់វែងតាមចំនួនណាមួយដែលខ្ពស់ជាងគេរវាងចំនួនដែលត្រូវបានកំណត់ដោយផ្អែកទៅតាមគំរូការខាតឥណទានរំពឹងទុកក្រោម CIFRS៩ ស្តីពី " ឧបករណ៍ហិរញ្ញវត្ថុ" និងចំនួនដែលត្រូវបានកត់ត្រាលើកដំបូងដកនឹងចំនួនប្រាក់ចំណូលបង្ក ដែលត្រូវបានកត់ត្រាដោយផ្អែកទៅតាមគោលការណ៍របស់ CIFRS១៥ ស្តីពី " ប្រាក់ចំណូលពីកិច្ចសន្យាជាមួយអតិថិជន" ទៅតាមការសម្រប។

ការប៉ាន់ស្មានត្រូវបានកំណត់ដោយផ្អែកទៅតាមបទពិសោធន៍នៃប្រតិបត្តិការប្រហាក់ប្រហែលគ្នា និងប្រវត្តិនៃការខាតបង់ក្នុងគ្រាកន្លងមក និងប្រកបន្ថែមជាមួយនឹងការវិនិច្ឆ័យរបស់គណៈគ្រប់គ្រង។ ចំណូលកម្រៃសាយហ៊ុយដែលកបានត្រូវបានកត់ត្រាតាមមូលដ្ឋានថេរ អាស្រ័យទៅតាមអាយុកាលនៃការធានានោះ។

កំណើនបំណុលដែលពាក់ព័ន្ធនឹងការធានា ត្រូវបានរាយការណ៍នៅក្នុងចំណេញ-ខាត ក្នុងខ្ទង់ចំណាយប្រតិបត្តិការ។

២.៨. ការកាត់កងឧបករណ៍ហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានកាត់កង ហើយចំនួនទឹកប្រាក់សុទ្ធបន្ទាប់ពីកាត់កងត្រូវបានរាយការណ៍នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនៅពេលដែលធនាគារមានសិទ្ធិតាមផ្លូវច្បាប់ក្នុងការកាត់កងចំនួនទឹកប្រាក់ដែលបានកត់ត្រា ហើយធនាគារមានបំណងនឹងទូទាត់តាមមូលដ្ឋានចំនួនទឹកប្រាក់សុទ្ធប្រសិនបើមានបំណងកត់ត្រាទ្រព្យសកម្មនិងទូទាត់បំណុលក្នុងពេលដំណាលគ្នា។

២.៩. ទ្រព្យសម្បត្តិ និងបរិក្ខារ

ទ្រព្យសម្បត្តិ និងបរិក្ខារត្រូវបានកត់ត្រាតាមថ្លៃដើម ដករំលស់បង្កើន។ ថ្លៃដើមមានចំណាយផ្ទាល់ផ្សេងៗ ដែលបានចំណាយក្នុងការទិញទ្រព្យនោះ។

ចំណាយបន្តបន្ទាប់ផ្សេងៗត្រូវបានកត់ត្រាបញ្ចូលទៅក្នុងតម្លៃយោងនៃទ្រព្យនោះ ឬត្រូវបានកត់ត្រាជាទ្រព្យដាច់ដោយឡែកតាមការសមស្រប តែនៅពេលដែលមានភាពប្រាកដថាជួលប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតនៃទ្រព្យនោះនឹងហូរចូលមកក្នុងធនាគារ ហើយថ្លៃដើមនៃទ្រព្យនោះអាចត្រូវបានវាស់វែងគួរឱ្យជឿជាក់បានតែប៉ុណ្ណោះ។ រាល់ចំណាយលើការជួសជុល និងការថែទាំផ្សេងៗទៀតទាំងអស់ត្រូវបានកត់ត្រាជាបន្ទុកនៅក្នុងរបាយការណ៍លទ្ធផលក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុដែលប្រតិបត្តិការនោះកើតឡើង។

សំណង់កំពុងសាងសង់មិនត្រូវបានដករំលស់ទេ។ ការដករំលស់លើទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានគណនាដោយប្រើប្រាស់វិធីសាស្ត្ររំលស់ថេរ ដើម្បីបែងចែកថ្លៃដើមទៅនឹងតម្លៃសំណង់របស់វា អាស្រ័យទៅតាមអាយុកាលប្រើប្រាស់ប៉ាន់ស្មាននៃទ្រព្យនោះ ដូចខាងក្រោម៖

	រយៈពេលរំលស់គិតជាឆ្នាំ
ការកែលម្អលើទ្រព្យជួល	រយៈពេលណាមួយដែលខ្លីជាង រវាង ចេរវេលានៃកិច្ចសន្យាជួល និងអាយុកាលសេដ្ឋកិច្ចរបស់វាចំនួន ១០ឆ្នាំ
យានយន្ត	៤ - ៨
បរិក្ខារកុំព្យូទ័រ	៤
គ្រឿងសង្ហារឹម និងបរិក្ខារបំពាក់	៤

ការដករំលស់លើសំណង់កំពុងសាងសង់ ចាប់ផ្តើមឡើងនៅពេលដែលទ្រព្យសកម្មមានភាពរួចរាល់សម្រាប់ការប្រើប្រាស់។ អាយុកាលប្រើប្រាស់របស់ទ្រព្យសកម្មត្រូវបានត្រួតពិនិត្យ និងកែតម្រូវតាមការសមស្រប នាដំណាច់កាលបរិច្ឆេទរាយការណ៍។

ប្រសិនបើតម្លៃយោងនៃទ្រព្យសកម្មណាមួយ លើសពីតម្លៃដែលអាចស្រង់មកវិញបាន វាត្រូវបានកត់ត្រាបន្ថយតាមឱ្យនៅត្រឹមតម្លៃប៉ាន់ស្មានដែលអាចស្រង់មកវិញបាន។

ចំណេញ និងខាតពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានកំណត់ដោយធ្វើការប្រៀបធៀបសាច់ប្រាក់បានពីការលក់ និងតម្លៃយោងហើយត្រូវបានកត់ត្រានៅក្នុងចំណេញ-ខាត។

២.១០. ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបីដែលមានអាជ្ញាប័ណ្ណកម្មវិធីកុំព្យូទ័រលើប្រព័ន្ធធនាគារដែលបានទិញ ចំណាយពាក់ព័ន្ធផ្សេងៗ និងកម្មវិធីផ្សេងៗត្រូវបានរាយការណ៍តាមថ្លៃដើម ដករំលស់បង្កើន និងការខាតដែលបណ្តាលមកពីការថយចុះតម្លៃ។ អាជ្ញាប័ណ្ណកម្មវិធីកុំព្យូទ័រដែលបានទិញត្រូវបានធ្វើមូលធនតាមមូលដ្ឋានថ្លៃដើមដែលបានកើតឡើងក្នុងការទិញកម្មវិធីជាក់លាក់នោះមកប្រើប្រាស់។ ថ្លៃដើមត្រូវបានធ្វើរំលស់ តាមវិធីសាស្ត្ររំលស់ថេរ លើអាយុកាលប្រើប្រាស់ប៉ាន់ស្មានរបស់វាក្នុងរយៈពេល១០ឆ្នាំ។

ចំណាយនានាពាក់ព័ន្ធនឹងការថែរក្សាកម្មវិធីកុំព្យូទ័រ ត្រូវបានកត់ត្រាជាចំណាយនៅពេលដែលប្រតិបត្តិការនោះបានកើតឡើង។

២.១១. ការថយចុះតម្លៃនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

ទ្រព្យសកម្មទាំងឡាយណាដែលមានអាយុកាលប្រើប្រាស់មិនកំណត់ មិនត្រូវបានដករំលស់ទេ និងត្រូវបានត្រួតពិនិត្យប្រចាំឆ្នាំរកការថយចុះតម្លៃរបស់វានៅពេលដែលមានព្រឹត្តិការណ៍ ឬការផ្លាស់ប្តូរកាលៈទេសៈណាមួយចង្អុលបង្ហាញថាតម្លៃយោងរបស់វា នឹងមិនអាចស្រង់មកវិញបាន។ ការខាតបង់បណ្តាលមកពីការថយចុះតម្លៃ ត្រូវបានកត់ត្រាជាចំណូលម្យ៉ាងរវាងតម្លៃយោងនៃទ្រព្យនោះ រៀបជាមួយតម្លៃដែលអាចស្រង់មកវិញបាន។ តម្លៃដែលអាចស្រង់មកវិញបាន គឺជាតម្លៃមួយណាដែលខ្ពស់ជាងគេរវាងតម្លៃសមស្របនៃទ្រព្យនោះ ដកចំណាយក្នុងការលក់ចេញ និងតម្លៃនៅប្រើប្រាស់។ ក្នុងការប៉ាន់ស្មានរកការថយចុះតម្លៃ ទ្រព្យសកម្មត្រូវបានដាក់ជាក្រុមតូចៗ បំផុត ដែលគេអាចកំណត់លំហូរសាច់ប្រាក់របស់វាដាច់ដោយឡែកពីគ្នា ដែលវាមានឯករាជ្យទាំងស្រុងពីលំហូរសាច់ប្រាក់ចូលរបស់ទ្រព្យសកម្ម ឬក្រុមទ្រព្យសកម្មដទៃ (ក្រុមបង្កើតសាច់ប្រាក់)។ ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុដែលមានការថយចុះតម្លៃត្រូវបានត្រួតពិនិត្យរកមើលលទ្ធភាពក្នុងការកត់ត្រាការថយចុះតម្លៃត្រឡប់ទៅវិញ នៅរៀងរាល់ដំណាច់ការិយបរិច្ឆេទរបាយការណ៍នីមួយៗ។

ការខាតដែលបណ្តាលមកពីការថយចុះតម្លៃ ត្រូវបានកត់ត្រាជាបន្ទុកក្នុងចំណេញ-ខាតក្នុងការិយបរិច្ឆេទដែលប្រតិបត្តិការនោះបានកើតឡើង។ ការកត់ត្រាត្រលប់មកវិញនៃការខាតដែលបណ្តាលមកពីការថយចុះតម្លៃ ត្រូវបានកត់ត្រាក្នុងចំណេញ-ខាតទៅតាមចំនួនតម្លៃយោងនៃទ្រព្យសកម្មនោះដែលមិនលើសតម្លៃយោងដែលបានកំណត់កាត់កងជាមួយនឹងរំលស់ ប្រសិនបើមិនបានកត់ត្រាការខាតដែលបណ្តាលមកពីការថយចុះតម្លៃ។

២.១២. ភតិសន្យា

ធនាគារជាតិកម្ពុជា

នៅពេលចាប់ផ្តើមកិច្ចសន្យា ធនាគារវាយតម្លៃថាតើកិច្ចសន្យានោះ ឬខ្លឹមសាររបស់វាជាភតិសន្យាដែរឬទេ។ កិច្ចសន្យាមួយ ឬ ខ្លឹមសារនៃកិច្ចសន្យាមួយ ត្រូវបានចាត់ទុកថាជាភតិសន្យាប្រសិនបើកិច្ចសន្យានោះផ្តល់សិទ្ធិក្នុងការគ្រប់គ្រងការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានកំណត់មួយក្នុងរយៈពេលណាមួយជាច្រើននឹងការបង់ប្រាក់។

កិច្ចសន្យាអាចមានទាំងធាតុភតិសន្យា និងធាតុមិនមែនភតិសន្យា។ ធនាគារបានបែងចែកសាច់ប្រាក់ក្នុងកិច្ចសន្យា ជាធាតុភតិសន្យា និងធាតុមិនមែនភតិសន្យា អាស្រ័យលើលក្ខណៈដែលពាក់ព័ន្ធរបស់វា។

លក្ខខណ្ឌក្នុងភតិសន្យាត្រូវបានចែងឡើងវិញតាមមូលដ្ឋានដាច់ដោយឡែក និងមានលក្ខខណ្ឌខុសៗពីគ្នា។ កិច្ចព្រមព្រៀងភតិសន្យាមិនបានបណ្តាលឱ្យមានកិច្ចសន្យាណាមួយ ក្រៅពីអត្ថប្រយោជន៍ដែលបានធានា នៅក្នុងទ្រព្យសកម្មភតិសន្យាដែលត្រូវបានកាន់កាប់ដោយភតិសន្យាផ្តល់នោះទេ។ ទ្រព្យសកម្មដែលត្រូវបានផ្តល់ អាចនឹងមិនត្រូវបានប្រើប្រាស់ជាទ្រព្យធានាក្នុងការខ្ចីប្រាក់ទេ។

ភតិសន្យាត្រូវបានកត់ត្រាជាទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ និងជាបំណុលពាក់ព័ន្ធនាកាលបរិច្ឆេទដែលទ្រព្យសកម្មដែលបានផ្តល់មានភាពរួចរាល់សម្រាប់ប្រើប្រាស់។

ទ្រព្យសកម្ម និងបំណុលដែលកើតពីភតិសន្យា ត្រូវបានកត់ត្រាជាជំរុំតាមមូលដ្ឋានតម្លៃបច្ចុប្បន្ន។

i) បំណុលភតិសន្យា

បំណុលភតិសន្យារួមបញ្ចូលនូវតម្លៃបច្ចុប្បន្ននៃការទូទាត់ភតិសន្យាថេរ (រួមទាំង ការបង់ប្រាក់ថេរផ្សេងៗ) ដកនឹងការលើកទឹកចិត្តផ្សេងៗសម្រាប់ការផ្តល់ដែលត្រូវទទួលបាន។

ការទូទាត់ភតិសន្យាដែលត្រូវធ្វើឡើងក្រោមជម្រើសដែលអាចពន្យាររយៈពេលបាន ប្រកបដោយភាពសមហេតុផល ត្រូវបានរួមបញ្ចូលនៅក្នុងការវាស់វែងបំណុល។

ការទូទាត់ភតិសន្យាត្រូវបានធ្វើអប្បបរមាដោយប្រើអត្រាដាក់ស្តុកក្នុងភតិសន្យា។ ប្រសិនបើអត្រាការប្រាក់មិនអាចកំណត់បានដោយភាពងាយស្រួលនោះដែលជាទូទៅចំពោះករណីភតិសន្យានៅក្នុងធនាគារ ភតិសន្យាត្រូវបានប្រើប្រាស់អត្រាកំណើនប្រាក់កម្ចីនោះ ហើយវាគឺជាអត្រាដែលភតិសន្យាផ្តល់នីមួយៗត្រូវចំណាយ ដើម្បីទទួលបានប្រាក់កម្ចីដែលមានភាពចាំបាច់ ដើម្បីទទួលបានទ្រព្យសកម្មដែលមានតម្លៃប្រហាក់ប្រហែលនឹងទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់នៅក្នុងបរិយាកាសសេដ្ឋកិច្ចស្រដៀងគ្នាជាមួយនឹងលក្ខខណ្ឌ និងការធានាប្រហាក់ប្រហែលគ្នា។

ដើម្បីកំណត់អត្រាកំណើនប្រាក់កម្ចី ធនាគារអាចធ្វើទៅបានដោយប្រើហិរញ្ញប្បទានភាគីទីបីដែលទទួលបានពីភាគីអ្នកជួល នីមួយៗ គឺជាចំណុចចាប់ផ្តើម ហើយកែតម្រូវលើការផ្លាស់ប្តូរលក្ខខណ្ឌហិរញ្ញប្បទានចាប់តាំងពីហិរញ្ញប្បទានភាគីទីបីទទួលបាន។

ការទូទាត់ភតិសន្យាត្រូវបានបែងចែករវាងប្រាក់ដើម និងចំណាយការប្រាក់។ ចំណាយការប្រាក់ត្រូវបានកត់ត្រាជាបន្ទុកក្នុង ចំណេញ-ខាត ក្នុងរយៈពេលនៃភតិសន្យានោះ ដើម្បីបង្កើតអត្រាប្រាក់ចេញតាមកាលកំណត់មួយ លើចំនួនសមតុល្យបំណុល ដែលនៅសល់ក្នុងការិយបរិច្ឆេទនីមួយៗ។

(ii) ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់

ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ត្រូវបានកត់ត្រាជាដំបូងតាមថ្លៃដើម ដែលរួមមាន៖

- ចំនួនទឹកប្រាក់នៃបំណុលភតិសន្យាដែលបានវាស់វែងលើកដំបូង
- ការទូទាត់ភតិសន្យាណាមួយដែលបានធ្វើឡើងនៅកាលបរិច្ឆេទចាប់ផ្តើម ឬមុនកាលបរិច្ឆេទចាប់ផ្តើមដកការលើកទឹកចិត្ត ផ្សេងៗដែលទទួលបានពីការជួល
- ចំណាយផ្ទាល់លើកដំបូង និង
- ចំណាយសម្រាប់ការជួសជុលឡើងវិញ ប្រសិនបើមាន

ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ ជាទូទៅត្រូវបានដករំលស់តាមមូលដ្ឋានរំលស់ចេញ លើរយៈពេលណាមួយដែលខ្លីជាងគេរវាង អាយុកាលប្រើប្រាស់របស់ទ្រព្យសកម្ម និងរយៈពេលជួល។ ប្រសិនបើធនាគារមានបំណងជាក់លាក់ដ៏សមហេតុផលក្នុងការ ទិញ នោះទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់នោះត្រូវបានដករំលស់ លើអាយុកាលប្រើប្រាស់ មូលដ្ឋានរបស់ទ្រព្យសកម្មនោះ។

បន្ទាប់មកទៀត ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ ត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់ និងការខាតដែលបណ្តាលមកពីការ ថយចុះតម្លៃបង្ក ប្រសិនបើមាន។

(iii) ការទូទាត់ភតិសន្យាក្រោមការលើកលែងផ្សេងៗ

ការទូទាត់នានាដែលពាក់ព័ន្ធនឹងភតិសន្យាដែលមានរយៈពេលខ្លី ត្រូវបានកត់ត្រាតាមមូលដ្ឋានចេញនៅក្នុងចំណេញ-ខាត។

ភតិសន្យារយៈពេលខ្លី គឺជាភតិសន្យាទាំងឡាយណាដែលមានរយៈពេលជួល១២ខែ ឬតិចជាង១២ខែ។

ក្នុងការអនុវត្ត CIFRS លើកដំបូង ធនាគារបានអនុវត្តជម្រើសក្នុងការលើកលែងចំពោះភតិសន្យា។ សូមយោងទៅកំណត់សម្គាល់ ៤ សម្រាប់ការផ្ទេរអនុវត្ត CIFRS ។

២.១៣. ពន្ធលើប្រាក់ចំណូល

ចំណាយពន្ធលើប្រាក់ចំណូល គឺជាចំនួនប្រាក់ពន្ធត្រូវបង់លើប្រាក់ចំណូលជាប់ពន្ធក្នុងការិយបរិច្ឆេទបច្ចុប្បន្នផ្អែកទៅតាមអត្រាពន្ធ លើប្រាក់ចំណូលដែលចូលធរមាន និងធ្វើនិយ័តកម្មទៅតាមបម្រែបម្រួលពន្ធពន្យារទ្រព្យសកម្ម និងបំណុលពន្ធពន្យារដែលបណ្តាលឱ្យ មានលម្អៀងបណ្តោះអាសន្ន និងការខាតពន្ធដែលមិនបានប្រើប្រាស់។

ចំណាយពន្ធលើ ប្រាក់ចំណូលក្នុងគ្រាត្រូវបានគណនាតាមមូលដ្ឋានច្បាប់ពន្ធដែលបានអនុម័តជាស្ថាពរ ឬត្រូវបានអនុម័តត្រឹមត្រូវ ផ្នែកធំ នាកាលបរិច្ឆេទយកការណ៍ នៅក្នុងប្រទេសដែលធនាគារធ្វើប្រតិបត្តិការអាជីវកម្ម និងបង្កើតប្រាក់ចំណេញជាប់ពន្ធ។

ពន្ធពន្យារត្រូវបានកត់ត្រាសំវិធានធនពេញលេញ ដោយប្រើវិធីសាស្ត្របំណុលលើចំនួនលម្អៀងបណ្តោះអាសន្នរវាងមូលដ្ឋានពន្ធនៃ ទ្រព្យសកម្ម និងបំណុល និងតម្លៃយោងរបស់វានៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ ពន្ធពន្យារត្រូវបានកំណត់ដោយប្រើអត្រាពន្ធតាមច្បាប់ ពន្ធដែលត្រូវបានអនុម័តជាស្ថាពរ ឬត្រូវបានអនុម័តត្រឹមត្រូវផ្នែកធំនាកាលបរិច្ឆេទយកការណ៍។

ពន្ធពន្យារទ្រព្យសកម្មត្រូវបានកត់ត្រា លុះត្រាតែមានភាពប្រាកដថានឹងមានប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតសម្រាប់យក លម្អៀងបណ្តោះអាសន្នមកប្រើប្រាស់។ ពន្ធពន្យារទ្រព្យសកម្មត្រូវបានត្រួតពិនិត្យនៅរៀងរាល់កាលបរិច្ឆេទយកការណ៍នីមួយ ហើយត្រូវបានកាត់បន្ថយទៅតាមចំនួន ដែលទំនងជាមិនមានប្រាក់ចំណេញជាប់ពន្ធត្រូវបានកត់ត្រា។

ពន្ធពន្យារទ្រព្យសកម្មត្រូវបានកាត់កងជាមួយនឹងបំណុលពន្ធពន្យារ ប្រសិនបើមានសិទ្ធិតាមផ្លូវច្បាប់ដើម្បីកាត់កងបំណុលពន្ធ ក្នុងឆ្នាំជាមួយនឹងពន្ធពន្យារសកម្មក្នុងឆ្នាំ ហើយប្រសិនបើទាក់ទងនឹងពន្ធលើប្រាក់ចំណូលដែលកំណត់ដោយអាជ្ញាធរពន្ធដារ តែមួយ ទៅលើអង្គការជាប់ពន្ធតែមួយ។

ពន្ធក្នុងឆ្នាំ និងពន្ធពន្យារត្រូវបានកត់ត្រានៅក្នុងចំណេញ-ខាត លើកលែងតែវាពាក់ព័ន្ធជាមួយនឹងខ្វែងខ្វាចដែលបានកត់ត្រា ផ្ទាល់ក្នុងលទ្ធផលលម្អិតផ្សេងៗ ឬក្នុងមូលធន។ ក្នុងករណីនេះ ពន្ធត្រូវបានកត់ត្រាក្នុងលទ្ធផលលម្អិតផ្សេងៗ ឬត្រូវបានកត់ត្រា ផ្ទាល់ក្នុងមូលធនដែរ។

២.១៤. សំវិធានធន

សំវិធានធនត្រូវបានកត់ត្រានៅពេលដែលមានភាពពិតប្រាកដថា ឬកាតព្វកិច្ចប្រយោលដែលជាលទ្ធផលនៃព្រឹត្តិការណ៍អតីតកាល ហើយវាទំនងជាអាចត្រូវបានប្រើប្រាស់ឱ្យមានការចំណាយធនធាន ដើម្បីទូទាត់កាតព្វកិច្ចនោះហើយចំនួនទឹកប្រាក់ត្រូវបានប៉ាន់ស្មានគួរឱ្យជឿជាក់ បាន។

នៅពេលដែលមានភាពពិតប្រាកដស្រដៀងគ្នាច្រើន កម្រិតនៃលំហូរចេញដើម្បីទូទាត់កាតព្វកិច្ចនោះ ត្រូវបានកំណត់ដោយគិតទៅលើ ចំណាត់ថ្នាក់នៃកាតព្វកិច្ចទាំងមូល។ សំវិធានធនត្រូវបានកត់ត្រា ទោះបីជាកម្រិតនៃលំហូរចេញដើម្បីទូទាត់កាតព្វកិច្ចនោះមានចំនួន តូចក៏ដោយ។

សំវិធាន ធនត្រូវបានគណនាតាមតម្លៃបច្ចុប្បន្ននៃចំណាយដែលត្រូវទូទាត់កាតព្វកិច្ចនោះ ដោយប្រើអត្រាប្តូរប្រាក់បញ្ញើ ដើម្បីឆ្លុះបញ្ចាំង ការវាយតម្លៃទីផ្សារបច្ចុប្បន្ននៃតម្លៃសាច់ប្រាក់គិតតាមពេលវេលា និងហានិភ័យជាក់លាក់ផ្សេងៗនៃកាតព្វកិច្ចនោះ។ ការកើនឡើងនៃ សំវិធានធនដោយសារពេលវេលាដែលបានកន្លងផុត ត្រូវបានកត់ត្រាជាចំណាយការប្រាក់។

២.១៥. ទុនបម្រុងតាមច្បាប់

ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុត្រូវបានតម្រូវឱ្យគណនាសំវិធានធនតាមច្បាប់ អនុលោមទៅតាមប្រកាសលេខ៧-០១៧-៣៤៤ប្រ.ក ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ និងសភាពរណ៍លេខ ៨៧-០១៨-០០១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពី " ចំណាត់ថ្នាក់ហានិភ័យ ឥណទាន និងសំវិធានធនលើអ៊ុយកែរមិន " ។ ប្រសិនបើសំវិធានធនតាមច្បាប់បង្ក មានចំនួនខ្ពស់ជាងការថយចុះតម្លៃបង្កផ្អែកតាម CIFRS៩ នោះ " ការបំពេញបន្ថែម - topping up " នឹងត្រូវបានកត់ត្រាជាទុនបម្រុងតាមច្បាប់ និងត្រូវបានដាក់បង្ហាញនៅក្នុងមូល ធន។ បន្ទាប់មក ទុនបម្រុងត្រូវបានកត់ត្រាត្រឡប់ទៅវិញ (រហូតដល់សូន្យ) ប្រសិនបើសំវិធានធនតាមច្បាប់បង្ក មានចំនួនស្មើគ្នា ឬ ទាប ជាងការថយចុះតម្លៃបង្កដែលផ្អែកតាម CIFRS៩ ។ ទុនបម្រុងតាមច្បាប់ត្រូវបានតម្កល់ទុកមួយឡែកជាទ្រនាប់ដើមទុន ហើយ មិនអាចបែងចែកបាន និងមិនត្រូវបានអនុញ្ញាតឱ្យរួមបញ្ចូលនៅក្នុងការគណនាមូលនិធិផ្ទាល់សុទ្ធទេ។

២.១៦. អត្ថប្រយោជន៍បុគ្គលិក

i) អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី

អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លីត្រូវបានកត់ត្រាបង្ក ក្នុងឆ្នាំដែលបុគ្គលិកបានបម្រើការងារឱ្យធនាគារ។

ii) អត្ថប្រយោជន៍បុគ្គលិករយៈពេលវែងផ្សេងៗ - ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ

នៅខែមិថុនា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើវិសោធនកម្មលើច្បាប់ស្តីពីការងារ ដែលណែនាំពីគម្រោង ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ។ បន្ទាប់មកនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ប្រកាសលេខ ៤៤៣ K.B/Br.K.Kh.L ត្រូវបានចេញផ្សាយ ដោយបានផ្តល់នូវគោលការណ៍ណែនាំស្តីពីការអនុវត្តច្បាប់នេះ។ អនុលោមទៅតាមច្បាប់/ប្រកាស តម្រូវឱ្យអង្គការនីមួយៗទូទាត់ប្រាក់បំណាច់អតីតភាពការងារឱ្យនិយោជិត ដែលមានកិច្ចសន្យាការងារមិនមានរយៈពេលកំណត់ ដូចខាងក្រោម៖

- ប្រាក់បំណាច់ការងារប្រចាំឆ្នាំ - ចូលជាធរមានក្នុងខែមករា ឆ្នាំ២០១៩ - ស្មើនឹង ១៥ថ្ងៃនៃប្រាក់បៀវត្សរ៍ប្រចាំខែរបស់បុគ្គលិក និងអត្ថប្រយោជន៍ក្នុងឆ្នាំនីមួយៗគិតជាមធ្យម ដែលត្រូវទូទាត់រៀងរាល់ ៦ខែម្តង នៅថ្ងៃទី៣០ ខែមិថុនា និងថ្ងៃទី៣១ ខែធ្នូ (៧,៥ ថ្ងៃ ក្នុងការទូទាត់ម្តងៗ)។
- ការបើករំលែកប្រាក់បំណាច់អតីតភាពការងារ - និយោជិតមានសិទ្ធិទទួលបានការបើករំលែកប្រាក់បំណាច់អតីតភាពការងារ ស្មើនឹង១៥ថ្ងៃនៃប្រាក់បៀវត្សរ៍របស់ពួកគេក្នុងមួយឆ្នាំ គិតចាប់តាំងពីថ្ងៃចូលបម្រើការងាររហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ហើយនៅតែបន្តការងារជាមួយធនាគារ។ ការបើករំលែកប្រាក់បំណាច់អតីតភាពការងារ អាស្រ័យទៅតាមចំនួនឆ្នាំអតីតភាពការងាររបស់បុគ្គលិកម្នាក់ៗ ហើយមិនត្រូវលើសពី៦ខែនៃប្រាក់បៀវត្សរ៍រៀងរាល់មធ្យមទេ។ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំលេខ ០៤២/២៩ K.B/S.N.N.Kh.L ដើម្បីពន្យារពេលការបើករំលែកប្រាក់បំណាច់អតីតភាពការងារដែលនឹងត្រូវទូទាត់ឱ្យចំនួនបីថ្ងៃ ក្នុងខែមិថុនា និងខែធ្នូ ចាប់ផ្តើមនៅខែធ្នូ ឆ្នាំ២០២១។

ការទូទាត់ប្រាក់បំណាច់ការងារប្រចាំឆ្នាំត្រូវបានចាត់ទុកថាជាអត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លីហើយវាត្រូវបានកត់ត្រាបង្កក្នុងឆ្នាំដែលបុគ្គលិកបានបម្រើការងារឱ្យធនាគារ។

ការបើករំលែកប្រាក់បំណាច់អតីតភាពការងារ ត្រូវបានចាត់ទុកថាជាអត្ថប្រយោជន៍បុគ្គលិករយៈពេលវែង។ បំណុលប្រាក់រំលែកអតីតភាពការងារ ត្រូវបានកត់ត្រាតាមតម្លៃបច្ចុប្បន្ននៃភាពពិតដែលបានកំណត់ នាការិយបរិច្ឆេទរាយការណ៍ ដោយប្រើវិធីសាស្ត្រ projected unit credit ដើម្បីធ្វើការប៉ាន់ស្មានឱ្យបានកាន់តែជិតស្និទ្ធនៃតម្លៃចុងក្រោយដែលធនាគារត្រូវបង់ឱ្យបុគ្គលិក ជាថ្នូរនឹងការបម្រើការងារឱ្យធនាគារក្នុងពេលបច្ចុប្បន្ន និងក្នុងឆ្នាំកន្លងមក។ តម្លៃបច្ចុប្បន្ននៃការបើករំលែកប្រាក់បំណាច់អតីតភាពការងារ ត្រូវបានកំណត់ដោយធ្វើអប្បបរមាលើចំនួនទឹកប្រាក់ត្រូវទូទាត់នាពេលអនាគតប៉ាន់ស្មាន ដោយយោងទៅតាមសញ្ញាប័ណ្ណសាងសង់កម្មដែលមានគុណភាពខ្ពស់នៃរូបិយប័ណ្ណរបស់បំណុលនោះ។

២.១៧. ចំណូល និងចំណាយការប្រាក់

ចំណូលនិងចំណាយការប្រាក់ពីឧបករណ៍ហិរញ្ញវត្ថុ ដែលវាស់វែងតាមថ្លៃដើមដករំលស់ ត្រូវបានកត់ត្រាក្នុង "ចំណូលការប្រាក់" និង "ចំណាយការប្រាក់" ក្នុងរបាយការណ៍ចំណេញ-ខាត ដោយប្រើវិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព។

វិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព គឺជាវិធីសាស្ត្រក្នុងការគណនាថ្លៃដើមដករំលស់នៃទ្រព្យសកម្មហិរញ្ញវត្ថុមួយឬបំណុលហិរញ្ញវត្ថុមួយ និងជាវិធីសាស្ត្រក្នុងការបែងចែកចំណូលការប្រាក់ ឬចំណាយការប្រាក់លើរយៈពេលដែលពាក់ព័ន្ធ។ អត្រាការប្រាក់មានប្រសិទ្ធភាព គឺជាអត្រាដែលធ្វើអប្បបរមាជាក់ស្តែងចំពោះការទូទាត់សាច់ប្រាក់នាពេលអនាគត ប៉ាន់ស្មាន ឬបង្កាន់ដៃ ទទួលបានក្នុងរយៈពេលនៃអាយុកាលប៉ាន់ស្មានរបស់ឧបករណ៍ហិរញ្ញវត្ថុ ឬក្នុងរយៈពេលណាមួយដែលខ្លីជាងទៅតាមការសម្របចំពោះតម្លៃយោងសុទ្ធរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។ នៅពេលគណនាអត្រាការប្រាក់មានប្រសិទ្ធភាព ធនាគារបានកត់ត្រារាល់លក្ខខណ្ឌក្នុងកិច្ចសន្យាទាំងអស់នៃឧបករណ៍ហិរញ្ញវត្ថុ និងបានរួមបញ្ចូលនូវកម្រិតប្រាក់ណែនាំចំណាយនានាដែលបានចំណាយដោយផ្ទាល់ចំពោះឧបករណ៍មួយ ហើយវាជាផ្នែកមួយនៃអត្រាការប្រាក់មានប្រសិទ្ធភាព ប៉ុន្តែមិនមែនជាការខាតឥណទាននាពេលអនាគតទេ។

ចំណូលការប្រាក់ត្រូវបានគណនាដោយអនុវត្តអត្រាការប្រាក់មានប្រសិទ្ធភាព ចំពោះតម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុលើកលែងតែចំពោះ៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះតម្លៃដែលបានទិញ ឬបានបង្កើតឡើង (Purchased or originated credit-impaired financial assets - POCI) ដែលអត្រាការប្រាក់មានប្រសិទ្ធភាពសម្រាប់កែតម្រូវឥណទានលើកដំបូង ត្រូវបានអនុវត្តចំពោះថ្លៃដើមដករំលស់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។
- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមែនជា POCI ប៉ុន្តែបានក្លាយជាឥណទានដែលមានការថយចុះតម្លៃមួយផ្នែកធំ (ឬ "ដំណាក់កាលទី ៣") ដែលចំណូលការប្រាក់ត្រូវបានគណនាដោយប្រើអត្រាការប្រាក់មានប្រសិទ្ធភាព ចំពោះថ្លៃដើមដករំលស់របស់វា (ឧ. កាត់កងជាមួយនឹងសំវិធានធនការខាតឥណទានរំពឹងទុក)។

២.១៨. ចំណូលកម្រៃជើងសា

ចំណូលកម្រៃជើងសាត្រូវបានកត់ត្រាជាចំណូល នៅពេលដែលវាបានបំពេញតាមគំរូលក្ខខណ្ឌទាំងអស់ (កាតព្វកិច្ចនៃដំណើរការត្រូវបានទទួលយក ហើយការគ្រប់គ្រងត្រូវបានផ្ទេរក្នុងពេលវេលាណាមួយ ឬចំណុចនៃពេលវេលាណាមួយ)។

កម្រៃក្នុងដំណើរការផ្តល់ឥណទាន បុរេប្រទាន និងហិរញ្ញប្បទានដែលទំនងជាអាចត្រូវបានផ្តល់ឱ្យត្រូវបានពន្យារ (ជាមួយនឹងចំណាយផ្ទាល់ពាក់ព័ន្ធ) ហើយចំណូលដែលជាផ្នែកនៃអត្រាការប្រាក់មានប្រសិទ្ធភាពរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ ត្រូវបានកត់ត្រាដោយធ្វើនិយ័តកម្មទៅលើអត្រាការប្រាក់មានប្រសិទ្ធភាពរបស់ឧបករណ៍ហិរញ្ញវត្ថុនោះ។

៣. ការប៉ាន់ស្មានគណនេយ្យជាក់លាក់ ការសន្មត និងការវិនិច្ឆ័យ

ធនាគារធ្វើការប៉ាន់ស្មាន និងការសន្មតដោយគិតទៅលើអនាគតកាល។ តាមនិយមន័យ លទ្ធផលនៃការប៉ាន់ស្មានគណនេយ្យកម្រិតខ្ពស់ជាមួយនឹងលទ្ធផលជាក់ស្តែងណាស់។ ដើម្បីធ្វើឱ្យមតិកាព័ត៌មាននៃការប៉ាន់ស្មានកាន់តែមានភាពល្អប្រសើរឡើង ធាតុអចេរជាក់លាក់សំខាន់ៗដែលជាធាតុធ្វើឱ្យមានការប៉ះពាល់ជាសារវន្តចំពោះលទ្ធផល និងស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានធ្វើតេស្តរកភាពងាយប្រែប្រួលរបស់វាចំពោះបម្រែបម្រួលប៉ារ៉ាម៉ែត្រមូលដ្ឋាន។ ការប៉ាន់ស្មាន និងការសន្មតចំពោះតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុលក្នុងឆ្នាំហិរញ្ញវត្ថុបន្ទាប់ត្រូវបានកត់សម្គាល់ដូចខាងក្រោម៖

- i) **សំវិធានធនការខាតឥណទានរំពឹងទុក ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលវាស់វែងតាមថ្លៃដើមដករំលស់**
សំវិធានធនការខាតឥណទានរំពឹងទុក ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលវាស់វែងតាមថ្លៃដើមដករំលស់ តម្រូវឱ្យប្រើប្រាស់គំរូស្ថិតស្ថេរ និងការសន្មតជាក់លាក់ចំពោះលក្ខខណ្ឌសេដ្ឋកិច្ចនាពេលអនាគត និងលក្ខណៈរបស់ឥណទាន (ឧ. លទ្ធភាពដែលអតិថិជនអាចមិនសងប្រាក់ និងបណ្តាលឱ្យមានការខាតបង់)។
ការវិនិច្ឆ័យជាក់លាក់មួយចំនួន ក៏ត្រូវបានតម្រូវនៅក្នុងការអនុវត្តតម្រូវការគណនេយ្យសម្រាប់ការវាស់វែង ECL ផងដែរ ដូចជា៖
 - ការកំណត់លក្ខណៈវិនិច្ឆ័យចំពោះកំណើនហានិភ័យឥណទានជាក់លាក់
 - ជ្រើសរើសគំរូ និងការសន្មតសមស្រប សម្រាប់ការវាស់វែង ECL
 - ការបង្កើតចំនួនសេណារីយ៉ូ និងការប្តឹងពាក់ព័ន្ធ សម្រាប់ពេលអនាគត ចំពោះប្រភេទនៃផលិតផល/ទីផ្សារនីមួយៗ និង ECL ដែលពាក់ព័ន្ធ
 - ការបង្កើតក្រុមទ្រព្យសកម្មហិរញ្ញវត្ថុដែលមានលក្ខណៈស្រដៀងគ្នា ក្នុងគោលបំណងដើម្បីវាស់វែង ECL

ii) អត្ថប្រយោជន៍បុគ្គលិករយៈពេលវែងផ្សេងៗ - ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ

តម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចការងារទូទាត់ប្រាក់បំណាច់អតីតភាពការងារ អាស្រ័យទៅលើកត្តាមួយចំនួនដែលត្រូវបានកំណត់ដោយមូលដ្ឋានមួយដែលប្រើប្រាស់ការសន្មត់មួយចំនួន។ ការសន្មត់ដែលត្រូវបានប្រើប្រាស់ក្នុងការកំណត់ចំណាយចុងក្រោយសម្រាប់ការទូទាត់ប្រាក់បំណាច់អតីតភាពការងាររួមមាន អត្រាបម្រែបម្រួលបុគ្គលិក និងអត្រាអប្បហារ។ បម្រែបម្រួលណាមួយក្នុងការសន្មត់ទាំងនេះ នឹងធ្វើឱ្យមានផលប៉ះពាល់លើតម្លៃយោងរបស់កាតព្វកិច្ចការងារទូទាត់ប្រាក់បំណាច់អតីតភាពការងារ។

iii) លក្ខខណ្ឌកតិសន្យា

ក្នុងការកំណត់លក្ខខណ្ឌកតិសន្យា គណៈគ្រប់គ្រងពិចារណាទៅលើភាពជាក់ស្តែង និងលក្ខខណ្ឌទាំងអស់ដែលបង្កើតឱ្យមានការលើកទឹកចិត្តផ្នែកសេដ្ឋកិច្ច ដើម្បីអនុវត្តជម្រើសក្នុងការបន្តការជួល ឬជម្រើសមិនបន្តការជួល។ ជម្រើសក្នុងការបន្តការជួល (ឬរយៈពេលបន្ទាប់ពីជម្រើសបញ្ចប់ការជួល) ត្រូវបានរួមបញ្ចូលនៅក្នុងលក្ខខណ្ឌកតិសន្យា ប្រសិនបើកតិសន្យានោះមានភាពជាក់លាក់សមហេតុផលសម្រាប់ការបន្តការជួល (ឬមិនបញ្ចប់តែប៉ុណ្ណោះ)។

៤. ការផ្លាស់ប្តូរមកអនុវត្ត CIFRS

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារសម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ គឺជារបាយការណ៍ហិរញ្ញវត្ថុដំបូង ដែលត្រូវបានរៀបចំឡើងតាម CIFRS ។

រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ធនាគារបានរៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយអនុលោមទៅតាមគោលការណ៍ណែនាំដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា (ហៅកាត់ថា "ធនាគារកណ្តាល") និងស្តង់ដារគណនេយ្យកម្ពុជា (ហៅកាត់ថា "CAS") ។ ក្នុងការផ្លាស់ប្តូរមកអនុវត្ត CIFRS ធនាគារបានរៀបចំ និងបានបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដូចខាងក្រោម ទៅតាម CIFRS ៖

- ១. របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨
- ២. របាយការណ៍ស្ថានភាពហិរញ្ញវត្ថុដើមគ្រា គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨
- ៣. របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។
- ៤. របាយការណ៍បម្រែបម្រួលមូលធន សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

កំណត់សម្គាល់នេះបង្ហាញពីការផ្ទៀងផ្ទាត់មូលធន គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ និងការផ្ទៀងផ្ទាត់លទ្ធផលលម្អិតសរុបសម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។

ក្នុងនាមជាអ្នកអនុវត្ត CIFRS លើកដំបូង ធនាគារបានអនុវត្តការលើកលែងសំខាន់ៗដែលអាចអនុវត្តបាន និង ការលើកលែងដែលអាចជ្រើសរើសបានចំពោះការអនុវត្តត្រឡប់ក្រោយ ដូចខាងក្រោម៖

ការលើកលែងសំខាន់ៗដែលអាចអនុវត្តបានចំពោះធនាគារ

- ការប៉ាន់ស្មានគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និង ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ អនុលោមទៅតាម CIFRS ដែលមានសង្គតិភាពជាមួយនឹងការប៉ាន់ស្មានទាំងឡាយណា ដែលត្រូវបានធ្វើឡើងសម្រាប់កាលបរិច្ឆេទតែមួយ ដែលអនុលោមទៅតាមគោលការណ៍ណែនាំរបស់ធនាគារកណ្តាល និង CAS លុះត្រាតែមានកស្តុតាងជាក់ស្តែងបង្ហាញថាការប៉ាន់ស្មានទាំងនោះមានកំហុសធ្ងន់។
- ការឈប់កត់ត្រាទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ៖ ធនាគារបានអនុវត្តតម្រូវការក្នុងការឈប់កត់ត្រារបស់ CIFRS៩ ក្នុងពេលអនាគត ចំពោះប្រតិបត្តិការទាំងឡាយណាដែលបានកើតឡើងនៅកាលបរិច្ឆេទប្តូរមកអនុវត្ត CIFRS ឬ កាលបរិច្ឆេទបន្ទាប់ពីនេះ (ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨)។
- ការធ្វើចំណាត់ថ្នាក់ និងការវាស់វែងទ្រព្យសកម្មហិរញ្ញវត្ថុ៖ ទ្រព្យសកម្មហិរញ្ញវត្ថុរបស់ធនាគារ គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ ត្រូវបានវាយតម្លៃរៀបរយនិងចំណាត់ថ្នាក់សាកល្បងនៃគំរូអាជីវកម្ម និង SPPI អាស្រ័យទៅតាមអង្គហេតុ និងកាលៈទេសៈ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨។

- ការថយចុះតម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុ ៖ ធនាគារបានអនុវត្តតម្រូវការសម្រាប់ការថយចុះតម្លៃរបស់ CIFRS៩ ត្រឡប់ក្រោយ ដោយប្រើប្រាស់ព័ត៌មានសមហេតុផល និងព័ត៌មានដែលមានការគាំទ្រ និងដែលអាចរកបានដោយមិនចាំបាច់ត្រូវមានការចំណាយ និងការប្រឹងប្រែងហួសកម្រិត ដើម្បីកំណត់ហានិភ័យឥណទាននាកាលបរិច្ឆេទដែលខុសពីហិរញ្ញវត្ថុនោះត្រូវបានកត់ត្រាលើកដំបូង និងបានប្រៀបធៀបជាមួយនឹងហានិភ័យឥណទាននាកាលបរិច្ឆេទប្តូរអនុវត្ត CIFRS (ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨)។

ការលើកលែងដែលអាចជ្រើសរើសបានដោយធនាគារ

- ភតិសន្យា ៖ ធនាគារវាយតម្លៃកិច្ចសន្យាភតិសន្យាមួយ ទៅតាមមូលដ្ឋាននៃអង្គហេតុ និងកាលៈទេសៈដែលកើតមាននៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨។ ធនាគារបានវាស់វែងបំណុលភតិសន្យានៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ តាមតម្លៃបច្ចុប្បន្ន ចំពោះការទូទាត់ភតិសន្យាដែលនៅសល់ និងធ្វើអប្បបរមាដោយប្រើអត្រាកំណើនប្រាក់កម្ចី។ ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ ត្រូវបានកត់ត្រាតាមចំនួនទឹកប្រាក់ដែលស្មើនឹងបំណុលភតិសន្យា និងធ្វើនិយ័តកម្មទៅតាមចំនួនទឹកប្រាក់ដែលបានបង់មុនរួច ឬការទូទាត់ភតិសន្យាដែលបានកត់ត្រាបង្ក ដែលពាក់ព័ន្ធនឹងភតិសន្យាដែលត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុក្រោយ ទៅមុនថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨។ តាមមូលដ្ឋានភតិសន្យានីមួយៗ ធនាគារ ៖
 - បានប្រើប្រាស់អត្រាអប្បបរមាតែមួយ សម្រាប់ portfolio ភតិសន្យាដែលមានលក្ខណៈស្រដៀងគ្នា ដោយគិតទៅលើរយៈពេលជួលដែលនៅសល់ ចំណាត់ថ្នាក់ទ្រព្យសកម្មមូលដ្ឋានប្រហាក់ប្រហែលគ្នា និងបំណុលភតិសន្យាប្រហាក់ប្រហែលគ្នា។
 - អនុវត្តការលើកលែងរយៈពេលខ្លី ចំពោះភតិសន្យាទាំងឡាយណាដែលមានរយៈពេលនៅសល់១២ខែ ឬ តិចជាង នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨
 - មិនរួមបញ្ចូលចំណាយផ្ទាល់ដំបូង ដូចជាកម្រៃសេវាផ្នែកច្បាប់ក្នុងមូលដ្ឋាននៃការគណនាទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ និង
 - បានប្រើប្រាស់ព័ត៌មានជាក់ស្តែងដែលបានកើតឡើង បន្ទាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ ដើម្បីគាំទ្រដល់ការវាយតម្លៃរយៈពេលនៃភតិសន្យាក្នុងករណីដែលមានជម្រើសក្នុងការបន្ត ឬបញ្ឈប់រយៈពេលជួល ដែលពាក់ព័ន្ធនឹងការវិនិច្ឆ័យ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨។
- ការវាស់វែងតម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬ បំណុលហិរញ្ញវត្ថុ នាពេលកត់ត្រាលើកដំបូង ៖ ធនាគារបានអនុវត្តតម្រូវការក្នុងការកត់ត្រាចំណេញ-ខាតនៅ "ថ្ងៃទី១" របស់ CIFRS៩ ទៅថ្ងៃអនាគត ចំពោះប្រតិបត្តិការដែលបានកើតឡើងនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ ឬបន្ទាប់ពីនេះ។
- ការអនុវត្ត CIFRS ជាលើកដំបូង លម្អៀងពីការប្តូររូបិយប័ណ្ណបង្ក ត្រូវបានចាត់ទុកថាស្មើសូន្យ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ (កាលបរិច្ឆេទនៃការផ្លាស់ប្តូរអនុវត្ត CIFRS)។

៤.១. ការផ្ទៀងផ្ទាត់មូលធន

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
មូលធនដែលបានរាយការណ៍ក្រោម CAS និងគោលការណ៍ណែនាំរបស់ធនាគារកណ្តាល	៩៦.១៥៣.៧៦៩	៣៨៦.៣៤៥.៨៤៣	១៤.៤៦៣.៥៨០	៥៨.៣៨៩.៤៧២
ផលប៉ះពាល់ចំពោះការផ្លាស់ប្តូរអនុវត្ត CIFRS	១.២៥៩.១៩៩	៥.០៥៩.៤៦១	២៣៤.៨៣១	៩៤៨.០១៣
មូលធនដែលបានរាយការណ៍ក្រោម CIFRS	៩៧.៤១២.៩៦៨	៣៩១.៤០៥.៣០៤	១៤.៦៩៨.៤១១	៥៩.៣៣៧.៤៨៥

៤.១. ការផ្ទៀងផ្ទាត់មូលធន(ត)

(i) ការផ្ទៀងផ្ទាត់មូលធនគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

កំណត់សម្គាល់	CAS និង គោលការណ៍ណែនាំរបស់ធនាគារកណ្តាល គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		ផលប៉ះពាល់ចំពោះការផ្លាស់ប្តូរអនុវត្ត CIFRS គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		CIFRS គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្ម						
សាច់ប្រាក់ក្នុងដៃ	១.០៦៤.៩៧៥	៤.២៧៩.០៧០	-	-	១.០៦៤.៩៧៥	៤.២៧៩.០៧០
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	a ១៥.៨៣៩.៤៦៣	៦៣.៦៤២.៩៦២	(១០.៨៨៦.២២២)	(៤៣.៧៤០.៨៤០)	៤.៩៥៣.២៤១	១៩.៩០២.១២២
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	b ២៩.៧៥៧.៨៥៤	១១៩.៥៦៧.០៥៧	២៦២.៩៧៦	១.០៥៦.៦៣៨	៣០.០២០.៨៣០	១២០.៦២៣.៦៩៥
ឥណទាន និងបុរេប្រទានតាមថ្លៃដើមដករំលស់	c ១១៣.៣៩៩.៣៩៧	៤៥៥.៦៣៨.៧៧៧	(៧៧.១៥០)	(៣០៩.៩៨៩)	១១៣.៣២២.២៤៧	៤៥៥.៣២៨.៧៨៨
ប្រាក់តម្កល់តាមច្បាប់នៅធនាគារកណ្តាល	a -	-	១០.៨៨៦.២២២	៤៣.៧៤០.៨៤០	១០.៨៨៦.២២២	៤៣.៧៤០.៨៤០
ទ្រព្យសម្បត្តិ និងបរិក្ខារ	៤.៥៦៨.៧៦៩	១៨.៣៥៧.៣១៤	-	-	៤.៥៦៨.៧៦៩	១៨.៣៥៧.៣១៤
ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់	d -	-	៨.៤៩១.២៥៨	៣៤.១១៧.៨៧៥	៨.៤៩១.២៥៨	៣៤.១១៧.៨៧៥
ទ្រព្យសកម្មអរូបី	២.៩១៥.៤៦៩	១១.៧១៤.៣៥៤	-	-	២.៩១៥.៤៦៩	១១.៧១៤.៣៥៤
ពន្ធពន្យារទ្រព្យសកម្ម	g -	-	១៨៧.៤៣៥	៧៥៣.១១៤	១៨៧.៤៣៥	៧៥៣.១១៤
ទ្រព្យសកម្មផ្សេងៗ	e ៣.១៥២.៨៦៩	១២.៦៦៨.២២៨	៤.២៩៦	១៧.២៦១	៣.១៥៧.១៦៥	១២.៦៨៥.៤៨៩
ទ្រព្យសកម្មសរុប	<u>១៧០.៦៩៨.៧៩៦</u>	<u>៦៨៥.៨៦៧.៧៦២</u>	<u>៨.៨៦៨.៨១៥</u>	<u>៣៥.៦៣៤.៨៩៩</u>	<u>១៧៩.៥៦៧.៦១១</u>	<u>៧២១.៥០២.៦៦១</u>
បំណុល និងមូលធន						
បំណុល						
ប្រាក់បញ្ញើរបស់អតិថិជន	១.០០៩.០៧៩	៤.០៥៤.៤៧៩	-	-	១.០០៩.០៧៩	៤.០៥៤.៤៧៩
ប្រាក់កម្ចី	៦៦.០០០.០០០	២៦៥.១៨៨.០០០	-	-	៦៦.០០០.០០០	២៦៥.១៨៨.០០០
បំណុលកតិសន្យា	d -	-	៨.៧៥៦.០៣៨	៣៥.១៨១.៧៦១	៨.៧៥៦.០៣៨	៣៥.១៨១.៧៦១
ពន្ធអប្បបរមា/បំណុលពន្ធលើប្រាក់ចំណូលក្នុងគ្រា	f ១២.៧០០	៥១.០២៩	(១២.៧០០)	(៥១.០២៩)	-	-
អត្ថប្រយោជន៍បុគ្គលិក	២៨៥.១២៨	១.១៤៥.៦៤៤	-	-	២៨៥.១២៨	១.១៤៥.៦៤៤
បំណុលផ្សេងៗ	f ៧.២៣៨.១២០	២៩.០៨២.៧៦៦	(១.១៣៣.៧២២)	(៤.៥៥៥.២៩៤)	៦.១០៤.៣៩៨	២៤.៥២៧.៤៧២

(i) ការផ្ទៀងផ្ទាត់មូលធនគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ (ត)

កំណត់សម្គាល់	CAS និង គោលការណ៍ណែនាំរបស់ធនាគារកណ្តាល គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ផលប៉ះពាល់ចំពោះការផ្លាស់ប្តូរមកអនុវត្ត CIFRS គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		CIFRS គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
បំណុលសរុប	៧៤.៥៤៥.០២៧	២៩៩.៥២១.៩១៨	៧.៦០៩.៦១៦	៣០.៥៧៥.៤៣៨	៨២.១៥៤.៦៤៣	៣៣០.០៩៧.៣៥៦
មូលធន						
ដើមទុន	១០០.០០០.០០០	៤០១.៨០០.០០០	-	-	១០០.០០០.០០០	៤០១.៨០០.០០០
ប្រាក់ចំណេញរក្សាទុក	h (៣.៨៤៦.២៣១)	(១៥.៤៥៤.១៥៦)	(៤៣.៦០០)	(១៧៦.៣៦២)	(៣.៨៨៩.៨៣១)	(១៥.៦៣០.៥១៨)
ទុនបម្រុងតាមច្បាប់	i -	-	១.៣០២.៧៩៩	៥.២៦៩.៨២២	១.៣០២.៧៩៩	៥.២៦៩.៨២២
ទុនបម្រុងផ្សេងៗ	-	-	-	(៣៣.៩៩៩)	-	(៣៣.៩៩៩)
មូលធនសរុប	៩៦.១៥៣.៧៦៩	៣៨៦.៣៤៥.៨៤៤	១.២៥៩.១៩៩	៥.០៥៩.៤៦១	៩៧.៤១២.៩៦៨	៣៩១.៤០៥.៣០៥
បំណុល និងមូលធនសរុប	១៧០.៦៩៨.៧៩៦	៦៨៥.៨៦៧.៧៦២	៨.៨៦៨.៨១៥	៣៥.៦៣៤.៨៩៩	១៧៩.៥៦៧.៦១១	៧២១.៥០២.៦៦១

(i) ការផ្ទៀងផ្ទាត់មូលធនគិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨

កំណត់សម្គាល់	CAS និង គោលការណ៍ណែនាំរបស់ធនាគារកណ្តាល គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨		ផលប៉ះពាល់ចំពោះការផ្លាស់ប្តូរមកអនុវត្ត CIFRS គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨		CIFRS គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្ម						
សាច់ប្រាក់ក្នុងដៃ	៦៧.០៦៤	២៧០.៧៣៧	-	-	៦៧.០៦៤	២៧០.៧៣៧
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	a ៧៥០.៨៥៨	៣.០៣១.២១៤	(៧៥០.០០០)	(៣.០២៧.៧៥០)	៨៥៨	៣.៤៦៤
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	b ៦.២០០.៩២៤	២៥.០៣៣.១៣០	(៦.០២៥)	(២៤.៣២៣)	៦.១៩៤.៨៩៩	២៥.០០៨.៨០៧
ឥណទាន និងបុរេប្រទានតាមថ្លៃដើមដករំលស់	c ១៨.៨៣៣.១៥៦	៧៦.០២៩.៤៥១	(៣.៣០៤)	(១៣.៣៣៨)	១៨.៨២៩.៨៥២	៧៦.០១៦.១១៣

(i) ការផ្ទៀងផ្ទាត់មូលធនគិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ (ត)

កំណត់សម្គាល់	CAS និង គោលការណ៍ណែនាំរបស់ធនាគារកណ្តាល គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨		ផលប៉ះពាល់ចំពោះការផ្លាស់ប្តូរមកអនុវត្ត CIFRS គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨		CIFRS គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨		
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	
ប្រាក់តម្កល់តាមច្បាប់នៅធនាគារកណ្តាល	a	-	-	៧៥០.០០០	៣.០២៧.៧៥០	៧៥០.០០០	៣.០២៧.៧៥០
ទ្រព្យសម្បត្តិ និងបរិក្ខារ		៨៣២.៥១៩	៣.៣៦០.៨៧៩	-	-	៨៣២.៥១៩	៣.៣៦០.៨៧៩
ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់	d	-	-	១.៥៦១.៣៥២	៦.៣០៣.១៧៨	១.៥៦១.៣៥២	៦.៣០៣.១៧៨
ទ្រព្យសកម្មអរូបី		៥៦.៦០៥	២២៨.៥១៤	-	-	៥៦.៦០៥	២២៨.៥១៤
ពន្ធពន្យារទ្រព្យសកម្ម	g	-	-	៤៧.១៧៧	១៩០.៤៥៤	៤៧.១៧៧	១៩០.៤៥៤
ទ្រព្យសកម្មផ្សេងៗ	e	១៨៦.៣១៥	៧៥២.១៥៤	១៧.១៥៤	៦៩.២៥១	២០៣.៤៦៩	៨២១.៤០៥
ទ្រព្យសកម្មសរុប		<u>២៦.៩២៧.៤៤១</u>	<u>១០៨.៧០៦.០៧៩</u>	<u>១.៦១៦.៣៥៤</u>	<u>៦.៥២៥.២២២</u>	<u>២៨.៥៤៣.៧៩៥</u>	<u>១១៥.២៣១.៣០១</u>
បំណុល និងមូលធន							
បំណុល							
ប្រាក់កម្ចី		១១.០០០.០០០	៤៤.៤០៧.០០០	-	-	១១.០០០.០០០	៤៤.៤០៧.០០០
បំណុលភតិសន្យា	d	-	-	១.៥៦១.៣៥២	៦.៣០៣.១៧៨	១.៥៦១.៣៥២	៦.៣០៣.១៧៨
ពន្ធអប្បបរមា/បំណុលពន្ធលើប្រាក់បំណុលក្នុងគ្រា	f	៣.៤០២	១៣.៧៣៤	(៣.៤០២)	(១៣.៧៣៤)	-	-
បំណុលផ្សេងៗ	f	១.៤៦០.៤៥៩	៥.៨៩៥.៨៧៣	(១៧៦.៤២៧)	(៧១២.២៣៥)	១.២៨៤.០៣២	៥.១៨៣.៦៣៨
បំណុលសរុប		<u>១២.៤៦៣.៨៦១</u>	<u>៥០.៣១៦.៦០៧</u>	<u>១.៣៨១.៥២៣</u>	<u>៥.៥៧៧.២០៩</u>	<u>១៣.៨៤៥.៣៨៤</u>	<u>៥៥.៨៩៣.៨១៦</u>
មូលធន							
ដើមទុន		១៥.០០០.០០០	៦០.៥៥៥.០០០	-	-	១៥.០០០.០០០	៦០.៥៥៥.០០០
ប្រាក់ចំណេញរក្សាទុក	h	(៥៣៦.៤២០)	(២.១៦៥.៥២៨)	៦១.៨៩៥	២៤៩.៨៧០	(៤៧៤.៥២៥)	(១.៩១៥.៦៥៨)
ទុនបម្រុងតាមច្បាប់	i	-	-	១៧២.៩៣៦	៦៩៨.១៤៣	១៧២.៩៣៦	៦៩៨.១៤៣
មូលធនសរុប		<u>១៤.៤៦៣.៥៨០</u>	<u>៥៨.៣៨៩.៤៧២</u>	<u>២៣៤.៨៣១</u>	<u>៩៤៨.០១៣</u>	<u>១៤.៦៩៨.៤១១</u>	<u>៥៩.៣៣៧.៤៨៥</u>
បំណុល និងមូលធនសរុប		<u>២៦.៩២៧.៤៤១</u>	<u>១០៨.៧០៦.០៧៩</u>	<u>១.៦១៦.៣៥៤</u>	<u>៦.៥២៥.២២២</u>	<u>២៨.៥៤៣.៧៩៥</u>	<u>១១៥.២៣១.៣០១</u>

(ii) កំណត់សម្គាល់ចំពោះការផ្ទៀងផ្ទាត់មូលធនគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩

- (a) ប្រាក់តម្កល់ធានាលើដើមទុន និងទុនបម្រុងកាតព្វកិច្ច មិនស្របជាមួយនឹងនិយមន័យទ្រព្យសកម្មហិរញ្ញវត្ថុក្រោម CIFRS ៩ ទេ ដូចនេះវាត្រូវបានចាត់ថ្នាក់ឡើងវិញ និងត្រូវបានដាក់បង្ហាញដាច់ដោយឡែកជា "ប្រាក់តម្កល់តាមច្បាប់នៅធនាគារកណ្តាល" ។
- (b) ការខាតបណ្តាលមកពីការថយចុះតម្លៃផ្អែកទៅតាមគំរូ ECL គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ មានចំនួនតិចជាងការខាតបណ្តាលមកពីការថយចុះតម្លៃ ដែលបានកត់ត្រាដោយផ្អែកតាម CAS និងគោលការណ៍ណែនាំរបស់ធនាគារកណ្តាល ចំនួន ២៦២.៩៧៦ដុល្លារអាមេរិក។

ផលប៉ះពាល់នៃនិយ័តកម្មគិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ គឺជាការខាតដែលបណ្តាលមកពីការថយចុះតម្លៃ ដែលផ្អែកទៅតាមគំរូ ECL របស់ CIFRS ៩ ប៉ុន្តែមិនត្រូវបានកត់ត្រាដោយផ្អែកទៅតាម CAS និង គោលការណ៍ណែនាំរបស់ធនាគារកណ្តាល ចំនួន ៦.០២៥ដុល្លារអាមេរិក គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨។

- (c) ការធ្វើចំណាត់ថ្នាក់ឡើងវិញ និងនិយ័តកម្មចំពោះឥណទាន និងបុរេប្រទានវាស់វែងតាមថ្លៃដើមដករំលស់ មានដូចខាងក្រោម៖

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទាន និងបុរេប្រទានបុគ្គលិក (i)	(៥.៥៦៤)	(២២.៣៥៦)	(១៧.១៥៤)	(៦៩.២៥១)
សំវិធានធនសម្រាប់ការខាតបង់ឥណទាន និងបុរេប្រទានរំពឹងទុក (ii)	៩៩៧.០២៩	៤.០០៦.០៦៣	១៨២.២៤៩	៧៣៥.៧៣៩
ការកត់ត្រាបង្កឡើងវិញនូវតម្លៃអប្បបរមានៃចំណូលការ (iii)	២៤.៦២៨	៩៨.៩៥៤	១១.៤៣០	៤៦.១៤៣
ការធ្វើចំណាត់ថ្នាក់កម្រៃឥណទានមិនទាន់រំលស់ (iv)	<u>(១.០៩៣.២៤៣)</u>	<u>(៤.៣៩២.៦៥០)</u>	<u>(១៧៩.៨២៩)</u>	<u>(៧២៥.៩៦៩)</u>
	<u>(៧៧.១៥០)</u>	<u>(៣០៩.៩៨៩)</u>	<u>(៣៣០៤)</u>	<u>(១៣.៣៣៨)</u>

- (i) នាពេលកត់ត្រាលើកដំបូង ឥណទាន និងបុរេប្រទានត្រូវបានវាស់វែងតាមតម្លៃសមស្រប បូកជាមួយនឹងចំណាយប្រតិបត្តិការដែលបានចំណាយដោយផ្ទាល់ក្នុងការទិញទ្រព្យសកម្មហិរញ្ញវត្ថុ។ ឥណទាន និងបុរេប្រទាន ដែលបានផ្តល់ឱ្យបុគ្គលិក មានអត្រាការប្រាក់ខុសពីអត្រាទីផ្សារ ហើយវាមិនត្រូវបានកត់ត្រាតាមតម្លៃទីផ្សារទេ។ ធនាគារបានវាស់វែងឥណទាន និងបុរេប្រទានផ្តល់ឱ្យបុគ្គលិកតាមតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់ចូលនាពេលអនាគត ដោយធ្វើអប្បបរមាតាមអត្រាការប្រាក់លើទីផ្សាររបស់ឥណទានដែលមានលក្ខណៈប្រហាក់ប្រហែលគ្នា ហើយភាពខុសគ្នាត្រូវបានកត់ត្រាជាអត្ថប្រយោជន៍បុគ្គលិកដែលបានបង់ជាមុន ដែលធ្វើឱ្យមានការចាត់ថ្នាក់ឡើងវិញពី "ឥណទាន និងបុរេប្រទាន" ទៅជា "ទ្រព្យសកម្មផ្សេងៗ" ។
- (ii) ផ្អែកតាម CAS និងគោលការណ៍ណែនាំរបស់ធនាគារកណ្តាល ឥណទាន និងបុរេប្រទានអតិថិជន ត្រូវបានកត់ត្រា និងត្រូវបានវាស់វែងតាមថ្លៃដើម ដកសំវិធានធនតាមច្បាប់។ ឥណទាន និងបុរេប្រទានអតិថិជន ត្រូវបានឆ្លងកាត់ការត្រួតពិនិត្យរបស់ BM និង SPPI និងត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់ ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់មានប្រសិទ្ធភាពក្រោម CIFRS ៩។ ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់ ត្រូវមានការខាតដែលបណ្តាលមកពីការថយចុះតម្លៃផ្អែកទៅតាមគំរូ ECL ប៉ុន្តែត្រូវបានកត់ត្រាដោយផ្អែកទៅតាម CAS និងគោលការណ៍ណែនាំរបស់ធនាគារកណ្តាល ដែលបណ្តាលឱ្យមានតំហយនៃការខាតបង់ដែលបណ្តាលមកពីការថយចុះតម្លៃចំនួន ៩៩៧.០២៥ដុល្លារអាមេរិក នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និង ១៨២.២៤៩ដុល្លារអាមេរិក នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩។
- (iii) ចំណូលការប្រាក់ពីឥណទានមិនដំណើរការដែលក្នុងគ្រាមុន មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការកត់ត្រាជាចំណូលការប្រាក់ ត្រូវបានកត់ត្រាឡើងវិញជាចំណូលការប្រាក់ ហើយការកត់ត្រាបង្កឡើងវិញនូវតម្លៃអប្បបរមានៃចំណូលការប្រាក់ដែលត្រូវបានកត់ត្រាតាមថ្លៃដើមដករំលស់ (បន្ទាប់ពីកាត់កងសំវិធានធន ECL) មានចំនួន ២៤.៦២៥ ដុល្លារអាមេរិក នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និង ១១.៤៣០ ដុល្លារអាមេរិក នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩។

- (iv) ផ្នែកតាម CIFRS ៩ កម្រៃដំណើរការផ្តល់ឥណទាន និងថ្លៃដើមដែលបានចំណាយផ្ទាល់ និងជាផ្នែកមួយនៃប្រតិបត្តិការឥណទាន គួរត្រូវបានធ្វើមូលធនកម្មជាផ្នែករបស់សមតុល្យឥណទាន និងដករំលស់អាស្រ័យទៅតាមអាយុកាលរំពឹងទុករបស់ឥណទាននោះ តាមមូលដ្ឋានអត្រាការប្រាក់មានប្រសិទ្ធភាព (ជាផ្នែកនៃចំណូលការប្រាក់) ដែលបណ្តាលឱ្យមានការធ្វើចំណាត់ថ្នាក់ឡើងវិញនៃកម្រៃឥណទានមិនទាន់ដករំលស់ពី "បំណុលផ្សេងៗ" ទៅជា "ឥណទាន និងបុរេប្រទានវាស់វែងតាមថ្លៃដើមរំលស់" ចំនួន ១.០៩៣.២៤៣ ដុល្លារអាមេរិក នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និង ១៧៩.៨២៩ ដុល្លារអាមេរិក នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨។
- (d) ក្នុងការអនុវត្ត CIFRS ១៦ ធនាគារបានវាស់វែងបំណុលកតិសន្យានៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ តាមតម្លៃបច្ចុប្បន្ននៃការទូទាត់កតិសន្យាដែលនៅសល់ និងបានធ្វើអប្បបរមាដោយប្រើអត្រាការប្រាក់ដែលបានកម្ចីរបស់ខ្លួន។ ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ត្រូវបានកត់ត្រា ទៅតាមចំនួនមួយដែលស្មើគ្នាជាមួយនឹងបំណុលកតិសន្យា និងកែតម្រូវទៅតាមចំនួនទឹកប្រាក់ដែលបានបង់មុន ឬការទូទាត់កតិសន្យាបង្ក ដែលពាក់ព័ន្ធនឹងកតិសន្យានោះ ហើយត្រូវបានកត់ត្រាក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុភ្លាមៗ មុនថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨។
 ចំណាយការប្រាក់លើបំណុលកតិសន្យា និងចំណាយរំលស់ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ ត្រូវបានកត់ត្រាក្នុងចំណេញ-ខាតសម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។
 ចំណាយលើការជួលក្នុងគ្រាមុនក្រោមកតិសន្យាប្រតិបត្តិ ត្រូវបានគេយប់កត់ត្រាក្នុងចំណេញ-ខាត ដែលបានបណ្តាលឱ្យមានការថយចុះលើចំណេញរក្សាទុកចំនួន ២៦៤.៧៨០ ដុល្លារអាមេរិក សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។
- (e) កំណត់សម្គាល់ ៤.១ (iii)(c)(i) ការធ្វើចំណាត់ថ្នាក់ឡើងវិញនៃអត្ថប្រយោជន៍បុគ្គលិកដែលបានបង់មុន ពី "ឥណទាន និងបុរេប្រទាន" ទៅជា "ទ្រព្យសកម្មផ្សេងៗ" មានទឹកប្រាក់ចំនួន ៥.៥៦៤ ដុល្លារអាមេរិក នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និង ១៧.១៥៤ ដុល្លារអាមេរិក នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨។ និយ័តកម្មផ្សេងទៀតមានទឹកប្រាក់ចំនួន ១.២៦៨ ដុល្លារអាមេរិក ដែលបានកែតម្រូវក្នុងទ្រព្យសកម្មផ្សេងៗ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។
- (f) ការធ្វើចំណាត់ថ្នាក់ឡើងវិញ និងនិយ័តកម្មចំពោះបំណុលផ្សេងៗ មានដូចខាងក្រោម៖

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ការធ្វើចំណាត់ថ្នាក់ឡើងវិញចំពោះកម្រៃឥណទានមិនទាន់រំលស់ (កំណត់សម្គាល់ ៤.១ (iii)(c)(iv))	(១.០៩៣.២៤៣)	(៤.៣៩២.៦៥០)	(១៧៩.៨២៩)	(៧២៥.៩៦៩)
ការធ្វើចំណាត់ថ្នាក់ឡើងវិញចំពោះពន្ធអប្បបរមា	១២.៧០០	៥១.០២៩	៣.៤០២	១៣.៧៣៤
សំវិធានការខាតឥណទានរំពឹងទុក ចំពោះកិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	(៥៣.១៧៩)	(២១៣.៦៧៣)	-	-
	<u>(១.១៣៣.៧២២)</u>	<u>(៤.៥៥៥.២៩៤)</u>	<u>(១៧៦.៤២៧)</u>	<u>(៧១២.២៣៥)</u>

ការធ្វើចំណាត់ថ្នាក់ឡើងវិញចំពោះពន្ធអប្បបរមា គឺបង្ហាញក្រោម "បំណុលផ្សេងៗ" ដោយសារមិនតម្រូវឱ្យ បង្ហាញដាច់ពីគ្នាទេ។ សំវិធានការខាតឥណទានរំពឹងទុក ចំពោះកិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុគឺផ្អែកទៅតាមគំរូ ECL ប៉ុន្តែត្រូវបានកត់ត្រាដោយផ្អែកទៅតាម CAS និងគោលការណ៍ណែនាំរបស់ធនាគារកណ្តាល ដែលបណ្តាលឱ្យមានការថយចុះចំនួន ៥៣.១៧៩ ដុល្លារអាមេរិក នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ មិនមាននិយ័តកម្មចំពោះកិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុទេ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨។

(g) បម្រែបម្រួលខាងលើត្រូវបានតម្រូវឱ្យកត់ត្រាទ្រព្យសកម្មពន្ធពន្យារ ដូចខាងក្រោម៖

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ភតិសន្យា	៥២.៩៥៦	២១២.៧៧៧	-	-
ខាតបណ្តាលមកពីការថយចុះតម្លៃឥណទាន	៤២.១៤៣	១៦៩.៣៣១	២.៨១៥	១១.៣៦៤
កម្រៃឥណទានមិនទាន់រំលស់	១៨២.៦៨៣	៧៣៤.០២០	៣៥.៩៦៦	១៤៥.១៩៥
អត្ថប្រយោជន៍បុគ្គលិក	២១.៥៧៥	៨៦.៦៨៨	-	-
រំលស់តាមវិធីពន្លឿន	(១១១.៩២២)	(៤៤៩.៧០២)	៨.៣៩៦	៣៣.៨៩៥
	<u>១៨៧.៤៣៥</u>	<u>៧៥៣.១១៤</u>	<u>៤៧.១៧៧</u>	<u>១៩០.៤៥៤</u>

(h) និយ័តកម្មចំពោះប្រាក់ចំណេញរក្សាទុក មានដូចខាងក្រោម៖

	កំណត់សម្គាល់	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ការថយចុះតម្លៃនៃប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	b	២៦២.៩៧៦	១.០៥៦.៦៣៨	(៦.០២៥)	(២៤.៣២៣)
ការថយចុះតម្លៃនៃឥណទាន និងបុរេប្រទាន	c (ii)	៩៩៧.០២៩	៤.០០៦.០៦៣	១៨២.២៤៩	៧៣៥.៧៣៩
ការថយចុះតម្លៃនៃកិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	f	៥៣.១៧៩	២១៣.៦៧៣	-	-
ការកត់ត្រាបង្កើនឡើងវិញនូវតម្លៃអប្បបរមារួច	c (iii)	២៤.៦២៨	៩៨.៩៥៤	១១.៤៣០	៤៦.១៤៣
ភតិសន្យា	d	(២៦៤.៧៨០)	(១.០៦៣.៨៨៦)	-	-
ផលប៉ះពាល់ពន្ធចំពោះខ្ទង់ខាងលើផ្សេងៗ	g	១៨៧.៤៣៥	៧៥៣.១១៤	៤៧.១៧៧	១៩០.៤៥៤
		<u>(១.២៦៨)</u>	<u>(៥.០៩៥)</u>	<u>-</u>	<u>-</u>
និយ័តកម្មសរុបលើប្រាក់ចំណេញរក្សាទុក		១.២៥៩.១៩៩	៥.០៥៩.៤៦១	២៣៤.៨៣១	៩៤៨.០១៣
ការផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅទុនបម្រុងតាមច្បាប់	i	(១.៣០២.៧៩៩)	(៥.២៦៩.៨២២)	(១៧២.៩៣៦)	(៦៩៨.១៤៣)
ទុនបម្រុងផ្សេងៗ		-	៣៣.៩៩៩	-	-
ផលប៉ះពាល់សរុបនៃការផ្លាស់ប្តូរមកអនុវត្ត CIFRS		<u>(៤៣.៦០០)</u>	<u>(១៧៦.៣៦២)</u>	<u>៦១.៨៩៥</u>	<u>២៤៩.៨៧០</u>

(i) ដូចក្នុងកំណត់សម្គាល់ ២.១៥ សំវិធានធនតាមច្បាប់បង្ក ដែលផ្អែកតាម CAS និងគោលការណ៍ណែនាំរបស់ធនាគារកណ្តាល មានចំនួនខ្ពស់ជាងការថយចុះតម្លៃបង្កដែលផ្អែកតាម CIFRS ដូចនេះចំនួនបំពេញបន្ថែម "topping up" ត្រូវបានផ្ទេរពីប្រាក់ចំណេញរក្សាទុក ទៅទុនបម្រុងតាមច្បាប់ និងត្រូវបានដាក់បង្ហាញក្នុងមូលធន។

៤.២. ការផ្ទៀងផ្ទាត់លទ្ធផលលម្អិតសរុប

	គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល
លទ្ធផលលម្អិតសរុបដែលបានរាយការណ៍ក្រោម CAS និងគោលការណ៍ណែនាំរបស់ធនាគារកណ្តាល	(៣.៣០៩.៨១១)	(១៣.៣៨៨.១៨៥)
ផលប៉ះពាល់ពីការផ្លាស់ប្តូរអនុវត្ត CIFRS	១.០២៤.៣៦៨	៤.១៤៣.៥៦៩
លទ្ធផលលម្អិតសរុបដែលបានរាយការណ៍ក្រោម CIFRS	<u>(២.២៨៥.៤៤៣)</u>	<u>(៩.២៤៤.៦១៦)</u>

(i) ការបង្ហាញប្រយោជន៍

អនុលោមតាមប្រកាសលេខ ៨៧-០៧-១៦៤ ប្រ.ក របស់ធនាគារជាតិ នៃ កម្ពុជា ចុះថ្ងៃទី១៣ ខែធ្នូឆ្នាំ២០០៧ របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានប្តូរពីប្រាក់ដុល្លារអាមេរិក ទៅជាប្រាក់រៀល ដោយប្រើអត្រានាថ្ងៃចុះបញ្ជី (១ដុល្លារអាមេរិក ស្មើនឹង ៤.០១៨ រៀល) គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ អនុវត្តតាម CIAS 21 របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតផ្សេងៗ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ត្រូវបានប្តូរសារជាថ្មីទៅជាប្រាក់រៀល ដោយប្រើអត្រាប្តូរប្រចាំឆ្នាំ ដែល១ដុល្លារអាមេរិក ស្មើនឹង ៤.០៤៥ រៀល។ សម្រាប់ហេតុផលជាក់ស្តែង ធនាគារមិនបានបង្ហាញការផ្ទៀងផ្ទាត់នៃខ្ទង់ចំណូល និងចំណាយនីមួយៗ នៅក្នុងរបាយការណ៍ចំណេញ-ខាតសម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ទេ។ ផលប៉ះពាល់នៃការប្តូរសារជាថ្មីពីអត្រាប្តូរទៅប្រើអត្រាប្តូរ គឺមិនមានជាសារវន្តទេ ហើយបានរាយការណ៍ជាលទ្ធផលលម្អិតផ្សេងៗ និងទុនបម្រុងផ្សេងៗ។

(ii) ការផ្ទៀងផ្ទាត់លទ្ធផលលម្អិតសរុប សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

កំណត់សម្គាល់	CAS និង គោលការណ៍ណែនាំរបស់ធនាគារកណ្តាលសម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ផលប៉ះពាល់ចំពោះការផ្លាស់ប្តូរមកអនុវត្ត CIFRS សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		CIFRS សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់	a ៦.៣៨០.៥៥៥	២៥.៨០៩.៣៤៥	៣២៧.៦០៥	១.៣២៥.១៦២	៦.៧០៨.១៦០	២៧.១៣៤.៥០៧
ចំណាយការប្រាក់	b (៥៦៩.៨៨៧)	(២.៣០៥.១៩៣)	(៣០៩.៤០២)	(១.២៥១.៥៣១)	(៨៧៩.២៨៩)	(៣.៥៥៦.៧២៤)
ចំណូលការប្រាក់សុទ្ធ	៥.៨១០.៦៦៨	២៣.៥០៤.១៥២	១៨.២០៣	៧៣.៦៣១	៥.៨២៨.៨៧១	២៣.៥៧៧.៧៨៣
ចំណូលកម្រៃជើងសារ	a ២៥០.០១៧	១.០១១.៣១៩	(២៥០.០១៧)	(១.០១១.៣១៩)	-	-
ចំណាយកម្រៃជើងសារ	-	-	-	-	-	-
ចំណូលកម្រៃជើងសារសុទ្ធ	២៥០.០១៧	១.០១១.៣១៩	(២៥០.០១៧)	(១.០១១.៣១៩)	-	-
ចំណូលប្រតិបត្តិការផ្សេងៗ	c ៣៤៩.៩៩១	១.៤១៥.៧១៤	(១៩២.៦៨២)	(៧៧៩.៣៩៩)	១៥៧.៣០៩	៦៣៦.៣១៥
ចំណេញ/(ខាត) ផ្សេងៗ - សុទ្ធ	c -	-	១៣៥.៥៨៥	៥៤៨.៤៤១	១៣៥.៥៨៥	៥៤៨.៤៤១
ខាតប្រតិបត្តិការសរុប	៣៤៩.៩៩១	១.៤១៥.៧១៤	(៥៧.០៩៧)	(២៣០.៩៥៨)	២៩២.៨៩៤	១.១៨៤.៧៥៦
ខាតពីការថយចុះតម្លៃឥណទាន	d (១.៥៩៧.២២៨)	(៦.៤៦០.៧៨៧)	១.១២៩.៨៦៤	៤.៥៧០.៣០០	(៤៦៧.៣៦៤)	(១.៨៩០.៤៨៧)
ខាតប្រតិបត្តិការផ្សេងៗសុទ្ធ	(១.២៤៧.២៣៧)	(៥.០៤៥.០៧៣)	១.០៧២.៧៦៧	៤.៣៣៩.៣៤២	(១៧៤.៤៧០)	(៧០៥.៧៣១)
ចំណាយបុគ្គលិក	e (២៨៥.១២៨)	(១.១៥៣.៣៤៣)	(៣.៩០៩.៤៥១)	(១៥.៨១៣.៧២៩)	(៤.១៩៤.៥៧៩)	(១៦.៩៦៧.០៧២)
ចំណាយរំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និងរំលស់ទ្រព្យសកម្មអរូបី	f -	-	(១.០០៤.២២៣)	(៤.០៦២.០៨២)	(១.០០៤.២២៣)	(៤.០៦២.០៨២)
ចំណាយប្រតិបត្តិការផ្សេងៗ	g (៧.៨៣៨.១៣១)	(៣១.៧០៥.២៤០)	៤.៩៥៦.៨៣១	២០.០៥០.៣៨១	(២.៨៨១.៣០០)	(១១.៦៥៤.៨៥៩)
ខាតមុនបង់ពន្ធលើប្រាក់ចំណូល	(៣.៣០៩.៨១១)	(១៣.៣៨៨.១៨៥)	៨៨៨.១១០	៣.៥៧៦.២២៤	(២.៤២៥.៧០១)	(៩.៨១១.៩៦១)
ចំណាយពន្ធលើប្រាក់ចំណូល	h -	-	១៤០.២៥៨	៥៦៧.៣៤៤	១៤០.២៥៨	៥៦៧.៣៤៤
ខាតសុទ្ធក្នុងឆ្នាំ	(៣.៣០៩.៨១១)	(១៣.៣៨៨.១៨៥)	១.០២៨.៣៦៨	៤.១៤៣.៥៦៨	(២.២៨៥.៤៤៣)	(៩.២៤៤.៦១៧)

(ii) ការផ្ទៀងផ្ទាត់លទ្ធផលលម្អិតសរុប សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ (ត)

កំណត់សម្គាល់	CAS និង គោលការណ៍ណែនាំរបស់ធនាគារកណ្តាលសម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ផលប៉ះពាល់ចំពោះការផ្លាស់ប្តូរមកអនុវត្ត CIFRS សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		CIFRS សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លទ្ធផលលម្អិតផ្សេងៗ៖						
ខ្ទង់ដែលមិនត្រូវបានចាត់ថ្នាក់ឡើងវិញក្នុងចំណេញ-ខាត						
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	៦៧.៤៣៥	-	៦៧.៤៣៥
លទ្ធផលលម្អិតផ្សេងៗក្នុងឆ្នាំ កាត់កងជាមួយពន្ធ	-	-	-	៦៧.៤៣៥	-	៦៧.៤៣៥
លទ្ធផលលម្អិតសរុបក្នុងឆ្នាំ	(៣.៣០៩.៨១១)	(១៣.៣៨៨.១៨៥)	១.០២៤.៣៦៨	៤.២១១.០០៣	(២.២៨៥.៤៤៣)	(៩.១៧៧.១៨២)
ចំណេញរបស់៖						
ម្ចាស់ធនាគារ	(៣.៣០៩.៨១១)	(១៣.៣៨៨.១៨៥)	១.០២៤.៣៦៨	៤.១៤៣.៥៦៨	(២.២៨៥.៤៤៣)	(៩.២៤៤.៦១៧)
លទ្ធផលលម្អិតសរុបរបស់៖						
ម្ចាស់ធនាគារ	(៣.៣០៩.៨១១)	(១៣.៣៨៨.១៨៥)	១.០២៤.៣៦៨	៤.២១១.០០៣	(២.២៨៥.៤៤៣)	(៩.១៧៧.១៨២)

(iii) កំណត់សម្គាល់ចំពោះការផ្ទៀងផ្ទាត់លទ្ធផលលម្អិតសរុប សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

- (a) ចំណូលការប្រាក់ត្រូវបានកត់ត្រាតាមអត្រាការប្រាក់មានប្រសិទ្ធភាព ជំនួសឱ្យអត្រាការប្រាក់ក្នុងកិច្ចសន្យាដែលបណ្តាលឱ្យមានការធ្វើចំណាត់ថ្នាក់ឡើងវិញចំពោះចំណូលកម្រៃដើមសា ដែលពាក់ព័ន្ធនឹងកម្រៃដំណើរការឥណទាន ទៅជាចំណូលការប្រាក់ចំនួន ២៥០.០១៧ដុល្លារអាមេរិក។
កម្រៃផ្សេងៗដែលបានចាត់ថ្នាក់ឡើងវិញទៅជាចំណូលការប្រាក់ មានចំនួន ៥២.០៩៧ដុល្លារអាមេរិក។
ចំណូលការប្រាក់ពីឥណទានមិនដំណើរការ ដែលមិនត្រូវបានកត់ត្រាជាចំណូលការប្រាក់ក្នុងគ្រាមុន ត្រូវបានកត់ត្រាដោយផ្អែកលើតម្លៃយោងសុទ្ធ ក្នុងចំណេញ-ខាតនាការបរិច្ឆេទប្តូរមកអនុវត្ត CIFRS ដែលបណ្តាលឱ្យមានកំណើនចំណូលការប្រាក់ចំនួន ២០.២៩៤ដុល្លារអាមេរិក។
- (b) ចំណាយការប្រាក់លើបំណុលភតិសន្យា (កំណត់សម្គាល់ ៤.១ (iii)(d)) មានទឹកប្រាក់ចំនួន ៣០៩.៤០២ដុល្លារអាមេរិក។
- (c) ការធ្វើចំណាត់ថ្នាក់ឡើងវិញនៃ "ចំណូលប្រតិបត្តិការផ្សេងៗ" ទៅជា "ចំណេញ/(ខាត)ផ្សេងៗ – សុទ្ធ" ដោយសារវាពាក់ព័ន្ធនឹងចំណេញពីការប្តូររូបិយប័ណ្ណ និងការលក់ទ្រព្យសម្បត្តិ និងបរិក្ខារដែលមានទឹកប្រាក់ចំនួន ១៣៥.៥៨៥ដុល្លារអាមេរិក។ កម្រៃផ្សេងៗដែលត្រូវបានចាត់ថ្នាក់ឡើងវិញទៅជាចំណូលការប្រាក់មានចំនួន ៥៧.០៩៧ ដុល្លារអាមេរិក។

(d) តំហាយការខាតដែលបណ្តាលមកពីការថយចុះតម្លៃឥណទាន មានដូចខាងក្រោម៖

	សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
	ដុល្លារអាមេរិក	ពាន់រៀល
ខាតពីការថយចុះតម្លៃនៃប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	២៦៩.០០១	១.០៨៨.១០៩
ខាតពីការថយចុះតម្លៃនៃឥណទាន និងបុរេប្រទាន	៨០៧.៦៨៤	៣.២៦៧.០៨២
ខាតពីការថយចុះតម្លៃនៃកិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	៥៣.១៧៩	២១៥.១០៩
	<u>១.១២៩.៨៦៤</u>	<u>៤.៥៧០.៣០០</u>

- (e) ការធ្វើចំណាត់ថ្នាក់ឡើងវិញចំពោះចំណាយបុគ្គលិក ដែលមានទឹកប្រាក់ចំនួន ៣.៩០៧.៩៨៦ដុល្លារអាមេរិកពីចំណាយប្រតិបត្តិការ មកបង្ហាញដាច់ដោយឡែកជាចំណាយបុគ្គលិក។ និយ័តកម្មផ្សេងៗដែលមានទឹកប្រាក់ចំនួន ១.៤៦៥ដុល្លារអាមេរិក ចំពោះការកត់ត្រាបង្កើនឡើងវិញនៃការប្រាក់លើឥណទាន និងបុរេប្រទានផ្តល់ឱ្យបុគ្គលិក ដែលវាស់វែងតាមតម្លៃសមស្រប។
- (f) ចំណាយរំលស់លើទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ (កំណត់សម្គាល់ ៤.១(ii)(d)) ដែលមានទឹកប្រាក់ចំនួន ៥៥៦.៧៧០ដុល្លារ អាមេរិក និងការចាត់ថ្នាក់ឡើងវិញនៃរំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និងរំលស់ទ្រព្យសកម្ម អរូបី ដែលមានទឹកប្រាក់ចំនួន ៤៤៧.៤៥៣ ដុល្លារអាមេរិក ពីចំណាយប្រតិបត្តិការផ្សេងៗ មកបង្ហាញដាច់ដោយឡែកក្នុងចំណាយរំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និងរំលស់ទ្រព្យសកម្មអរូបី។
- (g) និយ័តកម្មចំណាយជួលដែលបានបង់ចំពោះការជួលអចលនទ្រព្យ មានទឹកប្រាក់ចំនួន ៦០១.៣៩២ដុល្លារអាមេរិក។
 ការធ្វើចំណាត់ថ្នាក់ឡើងវិញចំពោះចំណាយបុគ្គលិក ដែលមានទឹកប្រាក់ចំនួន ៣.៩០៧.៩៨៦ដុល្លារអាមេរិក ពីចំណាយប្រតិបត្តិការផ្សេងៗ មកបង្ហាញដាច់ដោយឡែកជាចំណាយបុគ្គលិក។
 ការធ្វើចំណាត់ថ្នាក់ឡើងវិញនៃចំណាយរំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និងរំលស់ទ្រព្យសកម្មអរូបី ដែលមានទឹកប្រាក់ចំនួន ៤៤៧.៤៥៣ ដុល្លារអាមេរិក ពីចំណាយប្រតិបត្តិការផ្សេងៗ មកបង្ហាញដាច់ដោយឡែកជា ចំណាយរំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និងរំលស់ទ្រព្យសកម្ម អរូបី។
- (h) យោងទៅកំណត់សម្គាល់ ៤.១ (iii)(g) បណ្តាលឱ្យកំណើនពន្ធពន្យារទ្រព្យសកម្មមានទឹកប្រាក់ចំនួន ១៤០.២៥៨ដុល្លារអាមេរិក។

៥. សាច់ប្រាក់ក្នុងដៃ

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី				
ប្រាក់ដុល្លារអាមេរិក	៦.៦៨១.៩០២	២៧.២២៨.៧៥០	១.០៤០.០៨២	៤.១៧៩.០៥០
ប្រាក់រៀល	<u>១.៦៣០.០៩១</u>	<u>៦.៦៤២.៦២១</u>	<u>២៤.៨៩៣</u>	<u>១០០.០២០</u>
	<u>៨.៣១១.៩៩៣</u>	<u>៣៣.៨៧១.៣៧១</u>	<u>១.០៦៤.៩៧៥</u>	<u>៤.២៧៩.០៧០</u>

៦. ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី				
គណនីចរន្ត	៣៤១.៣០០	១.៣៩០.៧៩៨	៤.៩៥៣.២៤១	១៩.៩០២.១២២
គណនីទូទាត់	៣២៣.០១១	១.៣១៦.២៧០	-	-
មូលបត្រអាចជួញដូរបាន	៩៩.០៩៨	៤០៣.៨២៤	-	-
	<u>៧៦៣.៤០៩</u>	<u>៣.១១០.៨៩២</u>	<u>៤.៩៥៣.២៤១</u>	<u>១៩.៩០២.១២២</u>

មូលបត្រអាចជួញដូរបាន

ធនាគារបានដាក់មូលបត្រអាចជួញដូរបាន (NCD) ដែលមានទឹកប្រាក់ចំនួន ៩៩.០៩៨ ដុល្លារអាមេរិកនៅធនាគារកណ្តាលសម្រាប់ជាទ្រព្យបញ្ចាំលើហ្វាន់ស៊ីលីធីគណនីទូទាត់។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ធនាគារមិនទាន់ប្រើឥណទានវិញបន្តិចពោះហ្វាន់ស៊ីលីធីគណនីទូទាត់នេះនៅឡើយទេ។

អត្រាការប្រាក់ប្រចាំឆ្នាំនៃប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល មានដូចខាងក្រោម៖

	២០១៩	២០១៨
គណនីចរន្ត	សូន្យ	សូន្យ
គណនីទូទាត់	សូន្យ	សូន្យ
មូលបត្រអាចជួញដូរបាន	០,០៦% - ០,៧៧%	សូន្យ

៧. ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ

(ក) វិភាគតាមស្ថានភាពនិវាសនដ្ឋាន

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារក្នុងស្រុក				
គណនីចរន្ត	៩.៤៩០.៤១៩	៣៨.៦៧៣.៤៥៧	២១.០០៣.៣៨៨	៨៤.៣៩១.៦១៣
គណនីសន្សំ	៧០៨.៤៦៦	២.៨៨៦.៩៩៩	៩.០៥៥.០៥០	៣៦.៣៨៣.១៩១
ប្រាក់បញ្ញើមានកាលកំណត់	៣៧.៩៦៨.៩៤២	១៥៤.៧២៣.៤៣៩	-	-
	៤៨.១៦៧.៨២៧	១៩៦.២៨៣.៨៩៥	៣០.០៥៨.៤៣៨	១២០.៧៧៤.៨០៤
ដក៖ សិទ្ធិធានាធនការខាតឥណទានរំពឹងទុក (កំណត់សម្គាល់ ៣១.១ (ច) (iii))	(៦២.៦៦៧)	(២៥៥.៣៦៨)	(៣៧.៦០៨)	(១៥១.១០៩)
	<u>៤៨.១០៥.១៦០</u>	<u>១៩៥.០២៨.៥២៧</u>	<u>៣០.០២០.៨៣០</u>	<u>១២០.៦២៣.៦៩៥</u>

(ខ) វិភាគតាមកាលកំណត់ឥណទាន

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី	៤៨.១០៥.១៦០	១៩៦.០២៨.៥២៧	៣០.០២០.៨៣០	១២០.៦២៣.៦៩៥
រយៈពេលវែង	-	-	-	-
	<u>៤៨.១០៥.១៦០</u>	<u>១៩៦.០២៨.៥២៧</u>	<u>៣០.០២០.៨៣០</u>	<u>១២០.៦២៣.៦៩៥</u>

អត្រាការប្រាក់ប្រចាំឆ្នាំនៃប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ មានដូចខាងក្រោម៖

	២០១៩	២០១៨
គណនីចរន្ត	២%	សូន្យ
គណនីសន្សំ	២%	០,២៥% - ០,៥០%
ប្រាក់បញ្ញើមានកាលកំណត់	០,០៦% ទៅ ៥,៥%	សូន្យ

៨. ឥណទាន និងបុរេប្រទាន

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
តាមថ្ងៃដើមដករំលស់				
ឥណទានពាណិជ្ជៈ				
រយៈពេលខ្លី	៦.៨៥០.៩៥៦	២៧.៩១៧.៦៤៦	៦.១៥៤.២៩៨	២៤.៧២៧.៩៦៩
ឥណទានវិបារូបន៍	៦៥២.៦២៣	២.៦៥៩.៤៣៩	-	-
ឥណទានរយៈពេលវែង	១៩១.៦៤៣.៩៨៤	៧៨០.៩៤៩.២៣៥	៤៨.៤៣៩.១៣១	១៩៤.៦២៨.៤២៨
	<u>១៩៩.១៤៧.៥៦៣</u>	<u>៨១១.៥២៦.៣២០</u>	<u>៥៤.៥៩៣.៤២៩</u>	<u>២១៩.៣៥៦.៣៩៧</u>
ឥណទានអ្នកប្រើប្រាស់៖				
ឥណទានអចលនទ្រព្យ	៦០.០២៨.៦៨៩	២៤៤.៦១៦.៩០៨	១៨.៩១៨.៨៩៣	៧៦.០១៦.១១២
ប័ណ្ណឥណទាន	៤២៩	១.៧៤៨	-	-
ផ្សេងៗ	៤៦.០៦៩.៥៨៦	១៨៧.៧៣៣.៥៦២	៤០.៣២១.៨០៣	១៦២.០១៣.០០៥
	<u>១០៦.០៩៨.៧០៤</u>	<u>៤៣២.៣៥២.២១៨</u>	<u>៥៩.២៤០.៦៩៦</u>	<u>២៣៨.០២៩.១១៧</u>
ឥណទានដុលសរុប	៣០៥.២៤៦.២៦៧	១.២៤៣.៨៧៨.៥៣៨	១១៣.៨៣៤.១២៥	៤៥៧.៣៨៥.៥១៤
ដក៖ សំវិធានធនការខាតឥណទានរំពឹងទុក (កំណត់សម្គាល់ ៣១.១ (ច) (i))	<u>(២.២៦៧.៦៥៧)</u>	<u>(៩.២៤០.៧០២)</u>	<u>(៥១១.៨៧៨)</u>	<u>(២.០៥៦.៧២៦)</u>
ឥណទានសុទ្ធសរុប	<u>៣០២.៩៧៨.៦១០</u>	<u>១.២៣៤.៦៣៧.៨៣៦</u>	<u>១១៣.៣២២.២៤៧</u>	<u>៤៥៥.៣២៨.៧៨៨</u>

(ក) សំវិធានធនការខាតឥណទានរំពឹងទុក

បម្រែបម្រួលសំវិធានសម្រាប់ការខាតបង់ឥណទាន មានដូចខាងក្រោម៖

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ECL ១២ខែ (ដំណាក់កាលទី ១)	១.៧៣៨.៦៨៥	៧.០៨៥.១៤១	៣២៥.០៦២	១.៣០៦.០៩៩
ECL ពេញមួយអាយុកាល-មិនថយចុះតម្លៃឥណទាន (ដំណាក់កាលទី ២)	៤០.៩៨៤	១៦៧.០១០	៥.៤៦៦	២១.៩៦២
ECL ពេញមួយអាយុកាល-ថយចុះតម្លៃឥណទាន (ដំណាក់កាលទី ៣)	៤៨៧.៩៨៨	១.៩៨៨.៥៥១	១៨១.៣៥០	៧២៨.៦៦៥
	<u>២.២៦៧.៦៥៧</u>	<u>៩.២៤០.៧០២</u>	<u>៥១១.៨៧៨</u>	<u>២.០៥៦.៧២៦</u>

(ខ) វិភាគតាមប្រភេទអាជីវកម្ម

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
កសិកម្ម ព្រៃឈើ និងនេសាទ	៧.៧០២.៣១៤	៣១.៣៨៦.៩៣០	២.៦៥៨.៨៦៣	១០.៦៨៣.៣១២
អគារ និងសំណង់	២៣.៨៩៨.៦៤៧	៩៧.៣៨៦.៩៨៧	១៤.៨០៤.៩៣០	៥៩.៤៨៦.២០៩
គ្រឹះស្ថានហិរញ្ញវត្ថុ	១២.៧៣៦.៣៨០	៥១.៩០០.៧៤៩	-	-
នាំចូល និងនាំចេញ	៤.៦១៥.៥៥៦	១៨.៨០៨.៣៩១	១.៧០៧.៣៦៩	៦.៨៦០.២០៩
ផលិតកម្ម	៩.៨៣៣.២៩៦	៤០.០៧០.៦៨១	៣.៧០៦.១៨៥	១៤.៨៩១.៤៥១
ឥណទានឯកជន	៤៣.៩៣៤.៧៣២	១៧៩.០៣៤.០៣៣	២២.៥៩៥.៧២២	៩០.៧៨៩.៦១១
ឥណទានអចលនទ្រព្យ	៥១.៦៨៩.១២៣	២១០.៦៣៣.១៧៦	២៤.៦២៨.២៦៦	៩៨.៩៥៦.៣៧៣
សេវាកម្ម	៧.៣០២.៧១៩	២៩.៧៥៨.៥៨០	៣.៥១៥.៥៤៨	១៤.១២៥.៤៧២
ជំនួញលក់ដុំ និងលក់រាយ	៨៨.២៩៥.៥១៤	៣៥៩.៨០៤.២១៨	៣០.៩១៩.១៨១	១២៤.២៣៣.២៦៧
ឥណទានផ្សេងៗ	៥២.៩៧០.៣២៩	២១៥.៨៥៤.០៩១	៨.៧៨៦.១៨៣	៣៥.៣០២.៨៨៤
ឥណទានសុទ្ធសរុប	<u>៣០២.៩៧៨.៦១០</u>	<u>១.២៣៤.៦៣៧.៨៣៦</u>	<u>១១៣.៣២២.២៤៧</u>	<u>៤៥៥.៣២៤.៧៨៨</u>

(គ) វិភាគតាមចំណាត់ថ្នាក់ឥណទាន

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>ឥណទានដំណើរការ</i>				
ចំនួនដុល	៣០០.០៣៣.៥០៤	១.២២២.៦៣៦.៥២៩	១១២.៥៦៨.៩១១	៤៥២.៣០១.៨៨៤
ចំនួនដែលមានហានិភ័យមិនសង	៤៧៧.៦៦៩.១៥២	១.៩៤៦.៥០១.៧៩៤	១៨១.៨៨៨.៨១៧	៧៣០.៨២៩.២៦៧
សំវិធានធនការខាតឥណទានរំពឹងទុក	១.៧៣៨.៦៨៥	៧.០៨៥.១៤១	៣២៥.០៦២	១.៣០៦.០៩៩
<i>ឥណទានក្រោមដំណើរការ</i>				
ចំនួនដុល	២.៨៧៧.៤៦៣	១១.៧២៥.៦៦២	៥១០.៧០៣	២.០៥២.០០៥
ចំនួនដែលមានហានិភ័យមិនសង	៥.០២៣.៦៥៦	២០.៤៧១.៣៩៨	៧៧៥.៣៣៣	៣.១១៥.២៨៨
សំវិធានធនការខាតឥណទានរំពឹងទុក	៤០.៩៨៤	១៦៧.០១០	៥.៤៦៦	២១.៩៦២
<i>ឥណទានមិនដំណើរការ</i>				
ចំនួនដុល	២.៣៣៥.៣០០	៩.៥១៦.៣៤៧	៧៥៤.៥១១	៣.០៣១.៦២៥
ចំនួនដែលមានហានិភ័យមិនសង	៣.៣៦០.៦៣៥	១៣.៦៩៤.៥៨៨	១.០៨២.៧០៧	៤.៣៥០.៣១៧
សំវិធានធនការខាតឥណទានរំពឹងទុក	៤៨៧.៩៨៨	១.៩៨៨.៥៥១	១៨១.៣៥០	៧២៨.៦៦៥
<i>សរុប</i>				
ចំនួនដុល	៣០៥.២៤៦.២៦៧	១.២៤៣.៨៧៨.៥៣៨	១១៣.៨៣៨.១២៥	៤៥៧.៣៨៥.៥១៤
ចំនួនដែលមានហានិភ័យមិនសង	៤៨៦.០៥៣.៤៤៣	១.៩៨០.៦៦៧.៧៨០	១៨៣.៧៤៦.៨៥៧	៧៣៨.២៩៩.៨៧២
សំវិធានធនការខាតឥណទានរំពឹងទុក	២.២៦៧.៦៥៧	៩.២៤០.៧០២	៥១១.៨៧៨	២.០៥៦.៧២៦

(ឃ) វិភាគតាមកាលកំណត់ឥណទាន

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
មិនលើស១ឆ្នាំ	១៩.១១៣.៧៦៩	៧៧.៨៨៨.៦០៩	៦.៤៦៣.០៩១	២៥.៩៦៨.៧០០
លើស១ឆ្នាំ និងមិនលើស៣ឆ្នាំ	៨.៣៩៣.៤៣១	៣៤.២០៣.២៣១	៣.៥៥១.៨៨៧	១៤.២៧១.៤៨២
លើស៣ឆ្នាំ និងមិនលើស៥ឆ្នាំ	៣០.០៥៩.៣២០	១២២.៤៩១.៧២៩	១២.៥៥៣.២១៤	៥០.៤៣៨.៨១៤
លើស៥ឆ្នាំ	២៤៥.៤១២.០៩០	១.០០០.០៥៤.២៦៧	៩០.៧៥៤.០៥៥	៣៦៤.៦៤៩.៧៩២
ឥណទានសុទ្ធសរុប	៣០២.៩៧៨.៦១០	១.២៣៤.៦៣៧.៨៣៦	១១៣.៣២២.២៥៧	៤៥៥.៣២៨.៧៨៨

(ង) វិភាគតាមហានិភ័យឥណទាន

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ហានិភ័យធំ	-	-	-	-
ហានិភ័យធម្មតា	៣០២.៩៧៨.៦១០	១.២៣៤.៦៣៧.៨៣៦	១១៣.៣២២.២៥៧	៤៥៥.៣២៨.៧៨៨
ឥណទានសុទ្ធសរុប	៣០២.៩៧៨.៦១០	១.២៣៤.៦៣៧.៨៣៦	១១៣.៣២២.២៥៧	៤៥៥.៣២៨.៧៨៨

ហានិភ័យធំត្រូវបានកំណត់និយមន័យដោយធនាគារកណ្តាលថាជាហានិភ័យឥណទានទូទៅ ចំពោះអ្នកទទួលជាឯកត្តជនណាមួយ ដែលលើសពី ១០%នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ។

(ច) វិភាគតាមទំនាក់ទំនង

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ភាគីពាក់ព័ន្ធ	១.០៩៩.៥០៨	៤.៤៨០.៤៩៥	៣៩៨.៨០២	១.៦០២.៣៨៦
ភាគីមិនពាក់ព័ន្ធ	៣០១.៨៧៩.១០២	១.២៣០.១៥៧.៣៤១	១១២.៩២៣.៤៤៥	៤៥៣.៧២៦.៤០២
ឥណទានសុទ្ធសរុប	៣០២.៩៧៨.៦១០	១.២៣៤.៦៣៧.៨៣៦	១១៣.៣២២.២៤៧	៤៥៥.៣២៨.៧៨៨

(ឆ) វិភាគតាមនិវាសនដ្ឋាន

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
និវាសដ្ឋាន	៣០២.៩៧៨.៦១០	១.២៣៤.៦៣៧.៨៣៦	១១៣.៣២២.២៤៧	៤៥៥.៣២៨.៧៨៨
អនិវាសដ្ឋាន	-	-	-	-
ឥណទានសុទ្ធសរុប	៣០២.៩៧៨.៦១០	១.២៣៤.៦៣៧.៨៣៦	១១៣.៣២២.២៤៧	៤៥៥.៣២៨.៧៨៨

(ជ) អត្រាការប្រាក់

	២០១៩	២០១៨
ឥណទានរយៈពេលវែង	៧% - ២០,៤០%	៧% - ២២,៨០%
ឥណទានរហ័ស	៧,៥០% - ១១%	-
ឥណទានរយៈពេលខ្លី	១០% - ១៨%	១០% - ១៨%

៩. ប្រាក់តម្កល់តាមច្បាប់នៅធនាគារកណ្តាល

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី				
ទុនបម្រុងកាតព្វកិច្ច	១០.៧៦៣.១៧២	៤៣.៨៥៩.៩២៦	៨៨៦.២២២	៣.៥៦០.៨៤០
រយៈពេលវែង				
ប្រាក់តម្កល់ធានាលើដើមទុន	២៥.០០០.០០០	១០១.៨៧៥.០០០	១០.០០០.០០០	៤០.១៨០.០០០
	៣៥.៧៦៣.១៧២	១៤៥.៧៣៤.៩២៦	១០.៨៨៦.២២២	៤៣.៧៤០.៨៤០

(i) ទុនបម្រុងកាតព្វកិច្ច

ទុនបម្រុងកាតព្វកិច្ច គឺជាទុនបម្រុងអប្បបរមាដែលត្រូវបានគណនាតាមអត្រា ៨% នៃប្រាក់បញ្ញើរបស់អតិថិជន និងប្រាក់កម្ចីជាប្រាក់រៀល និង ១២,៥០% នៃប្រាក់បញ្ញើរបស់អតិថិជន និងប្រាក់កម្ចីជាប្រាក់ដុល្លារ។ ទុនបម្រុងកាតព្វកិច្ចលើប្រាក់បញ្ញើរបស់អតិថិជន និងប្រាក់កម្ចី ពុំមានការប្រាក់ទេ។

(ii) ប្រាក់តម្កល់ធានាលើដើមទុន

យោងតាមប្រកាសលេខ ធ៧-០១-១៣៦ប្រ.ក. ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១ ចេញដោយធនាគារកណ្តាល ស្តីពី "ប្រាក់តម្កល់ធានាលើដើមទុន" តម្រូវឱ្យធនាគារតម្កល់ប្រាក់ចំនួន ១០% នៃដើមទុនបានបង់របស់ធនាគារ ជាប្រាក់តម្កល់ធានាលើដើមទុននៅធនាគារកណ្តាល។ ប្រាក់តម្កល់នេះមិនសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារទេ ហើយនឹងត្រូវបង្វិលជូនធនាគារវិញ នៅពេលដែលធនាគារស្ម័គ្រចិត្តបញ្ចប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។

(iii) អត្រាការប្រាក់

	២០១៩	២០១៨
ទុនបម្រុងកាតព្វកិច្ច	សូន្យ	សូន្យ
ប្រាក់តម្កល់ធានាលើដើមទុន	០,៤៨%	០,៤៦% - ០,៦២%

១០. ទ្រព្យសម្បត្តិ និងបរិក្ខារ

ការកែលម្អទ្រព្យរដ្ឋ	យានយន្ត	បរិក្ខារកុំព្យូទ័រ	គ្រឿងសង្ហារឹម និងបរិក្ខារការិយាល័យ	សំណង់កំពុងសាងសង់	សរុប	
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	
នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨						
ថ្លៃដើម	៥០០.២៨៣	៤០៩.៨១២	១៣៩.៤២៩	១០៥.៥៧១	៣៣.៩៧៧	១.១៨៩.០៧២
រំលស់បង្ក	(១៦៨.៣៥៨)	(៨៦.៧២២)	(៥៩.៣៩៨)	(៤២.០៧៥)	-	(៣៥៦.៥៥៣)
តម្លៃចុះបញ្ជីសុទ្ធ	<u>៣៣១.៩២៥</u>	<u>៣២៣.០៩០</u>	<u>៨០.០៣១</u>	<u>៦៣.៤៩៦</u>	<u>៣៣.៩៧៧</u>	<u>៨៣២.៥១៩</u>
<i>គិតជាពាន់រៀល</i>	<u>១.៣៣៩.៩៨១</u>	<u>១.៣០៤.៣១៤</u>	<u>៣២៣.០៨៥</u>	<u>២៥៦.៣៣៣</u>	<u>១៣៧.១៦៥</u>	<u>៣.៣៦០.៨៧៨</u>
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨						
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	៣៣១.៩២៥	៣២៣.០៩០	៨០.០៣១	៦៣.៤៩៦	៣៣.៩៧៧	៨៣២.៥១៩
បន្ថែម	១១.៩២៧	១.៥២៩.៣០៨	៥៦០.៨១១	៦១២.១១៩	១.៤៥៨.៦៣៨	៤.១៧២.៨០៣
លក់ចេញ	-	(១៧.៨៥៥)	-	-	-	(១៧.៨៥៥)
រំលស់	(៨៩.៧៦២)	(១៧២.៨៥៦)	(៧៨.០៨៦)	(៧៧.៩៩៤)	-	(៤១៨.៦៩៨)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	<u>២៥៤.០៩០</u>	<u>១.៦៦១.៦៨៧</u>	<u>៥៦២.៧៥៦</u>	<u>៥៩៧.៦២១</u>	<u>១.៤៩២.៦១៥</u>	<u>៤.៥៦៨.៧៦៩</u>
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨						
ថ្លៃដើម	៥១២.២១០	១.៩២១.២៦៥	៧០០.២៤០	៧១៧.៦៩០	១.៤៩២.៦១៥	៥.៣៤៤.០២០
រំលស់បង្ក	(២៥៨.១២០)	(២៥៩.៥៧៨)	(១៣៧.៤៨៤)	(១២០.០៦៩)	-	(៧៧៥.២៥១)
តម្លៃចុះបញ្ជីសុទ្ធ	<u>២៥៤.០៩០</u>	<u>១.៦៦១.៦៨៧</u>	<u>៥៦២.៧៥៦</u>	<u>៥៩៧.៦២១</u>	<u>១.៤៩២.៦១៥</u>	<u>៤.៥៦៨.៧៦៩</u>
<i>គិតជាពាន់រៀល</i>	<u>១.០២០.៩៣៤</u>	<u>៦.៦៧៦.៦៥៨</u>	<u>២.២៦១.១៥៤</u>	<u>២.៤០១.២៤១</u>	<u>៥.៩៩៧.៣២៧</u>	<u>១៨.៣៥៧.៣១៤</u>
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩						
តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	២៥៤.០៩០	១.៦៦១.៦៨៧	៥៦២.៧៥៦	៥៩៧.៦២១	១.៤៩២.៦១៥	៤.៥៦៨.៧៦៩
បន្ថែម	៧១.៨៧៦	៦០៩.៦៤៥	៦០៧.៥៩៨	១.២៦៤.៧៨៣	៦៨៥.៦៩៨	៣.២៣៥.៦០០
ផ្ទេរ	-	-	១.៤០៨.០៤៩	៦០២.៥១២	(២.០១០.៥៦១)	-

១០. ទ្រព្យសម្បត្តិ និងបរិក្ខារ

ការកែលម្អទ្រព្យជួល	យានយន្ត	បរិក្ខារកុំព្យូទ័រ	គ្រឿងសង្ហារឹម និងបរិក្ខារការិយាល័យ	សំណង់កំពុងសាងសង់	សរុប
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
លក់ចេញ	-	(២៦៧)	-	(៣៦២)	(៦២៩)
រំលស់	(៣៦.៩៣០)	(៣១៤.២៧៣)	(៥៤៩.៦១៧)	-	(១.៣២១.៣៤៧)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	<u>២៨៩.០៣៦</u>	<u>១.៩៥៧.០៥៩</u>	<u>២.០២៨.៥១៩</u>	<u>១៦៧.៣៩០</u>	<u>៦.៤៨៦.៣៩៣</u>
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩					
ថ្លៃដើម	៥៨៤.០៨៦	២.៥៣០.៩១០	២.៧១៥.៦២០	១៦៧.៣៩០	៨.៥៨២.៩៩៦
រំលស់បង្គរ	<u>(២៩៥.០៥០)</u>	<u>(៥៧៣.៨៥១)</u>	<u>(៦៨៧.១០១)</u>	-	<u>(២.០៩៦.៥៩៩)</u>
តម្លៃចុះបញ្ជីសុទ្ធ	<u>២៨៩.០៣៦</u>	<u>១.៩៥៧.០៥៩</u>	<u>២.០២៨.៥១៩</u>	<u>១៦៧.៣៩០</u>	<u>៦.៤៨៦.៣៩៣</u>
គិតជាពាន់រៀល	<u>១.១៧៧.៨២២</u>	<u>៧.៩៧៥.០១៥</u>	<u>៨.២៦៦.២២៥</u>	<u>៨៣៣.០៨៨</u>	<u>២៦.៤៣២.០៥១</u>

១១. ភតិសន្យា

កំណត់សម្គាល់នេះផ្តល់នូវព័ត៌មានអំពីភតិសន្យា ដែលធនាគារជាតិកម្ពុជាជួល។

ធនាគារជួលអគារមួយចំនួនសម្រាប់ធ្វើប្រតិបត្តិការជាបរិក្ខារយានយន្ត ការិយាល័យសាខា និងបរិក្ខារ។ ជាទូទៅ កិច្ចសន្យាជួលត្រូវបានធ្វើឡើងសម្រាប់រយៈពេលកំណត់ចាប់ពី២ឆ្នាំ រហូតដល់១០ឆ្នាំ។ ភតិសន្យាទាំងនេះមានរយៈពេលជួលដែលបញ្ជាក់ពីការឡើងថ្លៃ និងសិទ្ធិបន្តកិច្ចសន្យាខុសៗគ្នា។ ចំពោះការបន្តកិច្ចសន្យាជាថ្មី លក្ខខណ្ឌនៃភតិសន្យាទាំងនេះត្រូវបានចេញឡើងវិញ។

ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ (កាលបរិច្ឆេទផ្លាស់ប្តូរមកអនុវត្ត CIFRS) ធនាគារបានកត់ត្រាទ្រព្យសម្បត្តិដែលមានសិទ្ធិប្រើប្រាស់ចំពោះភតិសន្យាទាំងនេះ លើកលែងតែភតិសន្យាណាដែលមានរយៈពេលខ្លី។ សូមមើលកំណត់សម្គាល់ ៤ ស្តីពីការពន្យល់ចំពោះការផ្លាស់ប្តូរមកអនុវត្ត CIFRS។

(i) ចំនួនទឹកប្រាក់ដែលបានកត់ត្រានៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ (រយៈពេលវែង)</i>				
អគារ	១១.៨៩០.៦២៣	៤៨.៤៥៤.២៨៩	៨.៣៧៧.៤១០	៣៣.៦៦០.៤៣៣
បរិក្ខារ	២១២.៩៤០	៨៦៧.៧៣០	១១៣.៨៤៨	៤៥៧.៤៤២
	<u>១២.១០៣.៥៦៣</u>	<u>៤៩.៣២២.០១៩</u>	<u>៨.៤៩១.២៥៨</u>	<u>៣៤.១១៧.៨៧៥</u>
<i>បំណុលភតិសន្យា</i>				
រយៈពេលខ្លី	១.០៦៩.៣៨៥	៤.៣៥៧.៧៤៤	៨៨៧.០០៥	៣.៥៦៣.៩៨៦
រយៈពេលវែង	១១.៧៧៣.៤៥១	៤៧.៩៧៦.៨១៣	៧.៨៦៩.០៣៣	៣១.៦១៧.៧៧៥
	<u>១២.៨៤២.៨៣៦</u>	<u>៥២.៣៣៤.៥៥៧</u>	<u>៨.៧៥៦.០៣៨</u>	<u>៣៥.១៨១.៧៦១</u>

ការបន្ថែមទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ក្នុងអំឡុងឆ្នាំ មានទឹកប្រាក់ចំនួន ៥.០៣១.៧៥៤ដុល្លារអាមេរិក (២០១៨ ៖ ៧.៤៨៦.៦៧៦ ដុល្លារអាមេរិក)។

(ii) ចំនួនទឹកប្រាក់ដែលបានកត់ត្រានៅក្នុងរបាយការណ៍ចំណេញ-ខាត

របាយការណ៍ចំណេញខាត បង្ហាញនូវចំនួនទឹកប្រាក់ដែលពាក់ព័ន្ធនឹងភតិសន្យា ដូចខាងក្រោម ៖

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>រំលស់ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់</i>				
អគារ	១.៣៣៣.៣១៥	៥.៤០២.៥៩២	៥៣៨.៩៥៨	២.១៨០.០៨៥
បរិក្ខារ	៨៥.៣០៦	៣៤៥.៦៦០	១៧.៨១២	៧២.០៥០
រំលស់ (កំណត់សម្គាល់ ២៤)	<u>១.៤១៨.៦២១</u>	<u>៥.៧៤៨.២៥២</u>	<u>៥៥៦.៧៧០</u>	<u>២.២៥២.១៣៥</u>
<i>ចំណាយការប្រាក់លើបំណុលភតិសន្យា</i>				
អគារ	៨២១.០៤៣	៣.៣២៦.៨៦៦	៣០៦.៣១៥	១.២៣៩.០៤៤
បរិក្ខារ	១៣.០៥៦	៥២.៩០៣	៣.០៨៧	១២.៤៨៧
ចំណាយការប្រាក់ (កំណត់សម្គាល់ ១៩)	<u>៨៣៤.០៩៩</u>	<u>៣.៣៧៩.៧៦៩</u>	<u>៣០៩.៤០២</u>	<u>១.២៥១.៥៣១</u>
<i>ចំណាយពាក់ព័ន្ធនឹងភតិសន្យារយៈពេលខ្លី (រួមបញ្ចូលក្នុងចំណាយប្រតិបត្តិការផ្សេងៗ)</i>				
	<u>១២៥.៦៧៨</u>	<u>៥០៩.២៤៧</u>	<u>៦៩.០២២</u>	<u>២៧៩.១៩៤</u>

លំហូរសាច់ប្រាក់ចេញសរុបសម្រាប់ភតិសន្យាឆ្នាំ២០១៩ មានចំនួន ១.៧២០.៩៩២ ដុល្លារអាមេរិក (២០១៨ ៖ ៦០១.៣៩២ ដុល្លារអាមេរិក)។

១២. ទ្រព្យសកម្មអរូបី

នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨

	កម្មវិធីកុំព្យូទ័រ	ការងារកំពុងដំណើរការ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្លៃដើម	៩៧.២៧៧	-	៩៧.២៧៧
រំលស់បង្គរ	(៤០.៦៧២)	-	(៤០.៦៧២)
តម្លៃចុះបញ្ជីសុទ្ធ	៥៦.៦០៥	-	៥៦.៦០៥
គិតជាពាន់រៀល	២២៨.៥១៤	-	២២៨.៥១៤

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	៥៦.៦០៥	-	៥៦.៦០៥
បន្ថែម	៤៥៦.៦៩៤	២.៤៣០.៩២៥	២.៨៨៧.៦១៩
រំលស់	(២៨.៧៥៥)	-	(២៨.៧៥៥)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	៤៨៤.៥៤៤	២.៤៣០.៩២៥	២.៩១៥.៤៦៩

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

ថ្លៃដើម	៥៥៣.៩៧១	២.៤៣០.៩២៥	២.៩៨៤.៨៩៦
រំលស់បង្គរ	(៦៩.៤២៧)	-	(៦៩.៤២៧)
តម្លៃចុះបញ្ជីសុទ្ធ	៤៨៤.៥៤៤	២.៤៣០.៩២៥	២.៩១៥.៤៦៩
គិតជាពាន់រៀល	១.៩៤៦.៨៩៨	៩.៧៦៧.៤៥៦	១១.៧១៤.៣៥៤

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

តម្លៃចុះបញ្ជីសុទ្ធដើមគ្រា	៤៨៤.៥៤៤	២.៤៣០.៩២៥	២.៩១៥.៤៦៩
បន្ថែម	១.២៣៥	១.២៧៤.១៦២	១.២៧៥.៣៩៧
ផ្ទេរ	១.៤៨០.០០៧	(១.៤៨០.០០៧)	-
ជម្រះចេញពីបញ្ជី	-	(៤៩១.៥៨០)	(៤៩១.៥៨០)
និយ័តកម្ម	-	(១១.៥៥៤)	(១១.៥៥៤)
រំលស់	(១៤៥.៧៧៥)	-	(១៤៥.៧៧៥)
តម្លៃចុះបញ្ជីសុទ្ធចុងគ្រា	១.៨២០.០១១	១.៧២១.៩៤៦	៣.៥៤១.៩៥៧

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

ថ្លៃដើម	២.០៣៥.២១៣	១.៧២១.៩៤៦	៣.៧៥៧.១៥៩
រំលស់បង្គរ	(២១៥.២០២)	-	(២១៥.២០២)
តម្លៃចុះបញ្ជីសុទ្ធ	១.៨២០.០១១	១.៧២១.៩៤៦	៣.៥៤១.៩៥៧
គិតជាពាន់រៀល	៧.៤១៦.៥៤៥	៧.០១៦.៩៣០	១៤.៤៣៣.៤៧៥

១៣. ពន្ធពន្យារទ្រព្យសកម្ម

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ពន្ធពន្យារទ្រព្យសកម្ម	៣.២៦៤.០៥៧	១៣.៣០១.០៣២	១.៩៩៧.៦០៩	៨.០២៦.៣៩៣
បំណុលពន្ធពន្យារ	(២.៧៣៤.១៥៨)	(១១.១៤១.៦៩៤)	(១.៨១០.១៧៤)	(៧.២៧៣.២៧៩)
ពន្ធពន្យារទ្រព្យសកម្មសុទ្ធ – រយៈពេលវែង	៥២៩.៨៩៩	២.១៥៩.៣៣៨	១៨៧.៤៣៥	៧៥៣.១១៤

បម្រែបម្រួលពន្ធពន្យារទ្រព្យសកម្ម ក្នុងអំឡុងឆ្នាំ មានដូចខាងក្រោម៖

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នៅថ្ងៃទី០១ ខែមករា	១៨៧.៤៣៥	៧៥៣.១១៤	៤៧.១៧៧	១៩០.៤៥៤
កត់ត្រាជាបន្តក/(តំណទាន) ក្នុងចំណេញខាត (កំណត់សម្គាល់ ២៦(ក))	៣៤២.៤៦៤	១.៣៨៧.៦៦៤	១៤០.២៥៨	៥៦៧.៣៤៤
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	១៨.៥៦០	-	(៤.៦៨៤)
នៅថ្ងៃទី៣១ ខែធ្នូ	៥២៩.៨៩៩	២.១៥៩.៣៣៨	១៨៧.៤៣៥	៧៥៣.១១៤

ពន្ធពន្យារទ្រព្យសកម្ម បានមកពីលម្អៀងបណ្តោះអាសន្ន ហើយត្រូវបានកត់ត្រាដោយសារធនាគារអាចនឹងប្រើប្រាស់លម្អៀងបណ្តោះអាសន្នទាំងនោះបាន។

ពន្ធពន្យារទ្រព្យសកម្ម

	ខាតពីការថយចុះតម្លៃ	កម្រៃឥណទានមិនទាន់រំលស់	បំណុលភតិសន្យា	ការទូទាត់ប្រាក់បំណាច់អតិថិភាពបុគ្គលិក	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨	២.៨១៥	៣៥.៩៦៦	៣១២.២៧០	-	៣៥១.០៥១
កត់ត្រាជាបន្តក/(តំណទាន) ក្នុងចំណេញខាត	៣៩.៣២៨	១៤៦.៧១៧	១.៤៣៨.៩៣៨	២១.៥៧៥	១.៦៤៦.៥៥៨
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	៤២.១៤៣	១៨២.៦៨៣	១.៧៥១.២០៨	២១.៥៧៥	១.៩៩៧.៦០៩
គិតជាពាន់រៀល	១៦៩.៣៣១	៧៣៤.០២០	៧.០៣៦.៣៥៤	៨៦.៦៨៨	៨.០២៦.៣៩៣
នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩	៤២.១៤៣	១៨២.៦៨៣	១.៧៥១.២០៨	២១.៥៧៥	១.៩៩៧.៦០៩
កត់ត្រាជាបន្តក/(តំណទាន) ក្នុងចំណេញខាត	១១៥.៩៩១	៣៣៨.៩៦៦	៨១៧.៣៥៩	(៥.៨៦៨)	១.២៦៦.៤៤៨
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	១៥៨.១៣៤	៥២១.៦៤៩	២.៥៦៨.៥៦៧	១៥.៧០៧	៣.២៦៤.០៥៧
គិតជាពាន់រៀល	៦៤៤.៣៩៦	២.១២៥.៧២០	១០.៤៦៦.៩១១	៦៤.០០៦	១៣.៣០១.០៣៣

បំណុលពន្ធនានា

	រំលស់ពន្ធនានា	ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨	៨.៣៩៦	(៣១២.២៧០)	(៣០៣.៨៧៤)
កត់ត្រាជាបន្តក/(តណទាន) ក្នុងចំណេញខាត	(១២០.៣១៨)	(១.៣៨៥.៩៨២)	(១.៥០៦.៣០០)
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	(១១១.៩២២)	(១.៦៩៨.២៥២)	(១.៨១០.១៧៤)
គិតជាពាន់រៀល	(៤៤៩.៧០៣)	(៦.៨២៣.៥៧៦)	(៧.២៧៣.២៧៩)
នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩	(១១១.៩២២)	(១.៦៩៨.២៥២)	(១.៨១០.១៧៤)
កត់ត្រាជាបន្តក/(តណទាន) ក្នុងចំណេញខាត	(២០១.៥២៣)	(៧២២.៤៦១)	(៩២៣.៩៨៤)
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	(៣១៣.៤៤៥)	(២.៤២០.៧១៣)	(២.៧៣៤.១៥៨)
គិតជាពាន់រៀល	(១.២៧៧.២៨៨)	(៩.៨៦៤.៤០៥)	(១១.១៤១.៦៩៣)

១៤. ទ្រព្យសកម្មផ្សេងៗ

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយបង់មុនប្រាក់កម្ពស់ផ្សេងៗ	១.៥៨៦.១១២	៦.៤៦៣.៤០៦	១.៥៨៦.០៧១	៦.៣៧២.៨៣៣
ប្រាក់កម្ពស់ផ្សេងៗ	១.០៦១.៥៣១	៤.៣២៥.៧៣៩	១.៥០២.៨៦៦	៦.០៣៨.៥១៦
ផ្សេងៗ	៣១៦.៩៦៦	១.២៩១.៦៣៧	៦៨.២២៨	២៧៤.១៤០
	<u>២.៩៦៤.៦០៩</u>	<u>១២.០៨០.៧៨២</u>	<u>៣.១៥៧.១៦៥</u>	<u>១២.៦៨៥.៤៨៩</u>
រយៈពេលខ្លី	២.៥០៣.៨៣៩	១០.២០៣.១៤៤	៣.០៧៣.០៣៧	១២.៣៤៧.៤៦៣
រយៈពេលវែង	<u>៤៦០.៧៧០</u>	<u>១.៨៧៧.៦៣៨</u>	<u>៨៤.១២៨</u>	<u>៣៣៨.០២៦</u>
	<u>២.៩៦៤.៦០៩</u>	<u>១២.០៨០.៧៨២</u>	<u>៣.១៥៧.១៦៥</u>	<u>១២.៦៨៥.៤៨៩</u>

១៥. ប្រាក់បញ្ញើរបស់អតិថិជន

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គណនីចរន្ត	១៤.៥០៤.៨៦៣	៥៩.១០៧.៣១៧	៧៧១.៣២៩	៣.០៩៩.២០០
គណនីសន្សំ	៧.៥៣៦.៤២០	៣០.៧១០.៩១២	២៣៧.៥៥០	៩៥៤.៤៧៦
ប្រាក់បញ្ញើមានកាលកំណត់	១៩.៤៤៨.៣១១	៧៩.២៥១.៨៦៦	២០០	៨០៣
	៤១.៤៨៩.៥៩៤	១៦៩.០៧០.០៩៥	១.០០៩.០៧៩	៤.០៥៤.៤៧៩
បង្គុយការប្រាក់ត្រូវបង់	១៤៥.២៤៧	៥៩១.៨៨២	-	-
	៤១.៦៣៤.៨៤១	១៦៩.៦៦១.៩៧៧	១.០០៩.០៧៩	៤.០៥៤.៤៧៩

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី	៤១.៥៧៦.៥៥៧	១៦៩.៤២៤.៤៧០	១.០០៩.០៧៩	៤.០៥៤.៤៧៩
រយៈពេលវែង	៥៨.៦៨៤	២៣៧.៥០៧	-	-
	៤១.៦៣៥.២៤១	១៦៩.៦៦១.៩៧៧	១.០០៩.០៧៩	៤.០៥៤.៤៧៩

អត្រាការប្រាក់ប្រចាំឆ្នាំសម្រាប់ប្រាក់បញ្ញើរបស់អតិថិជន មានដូចខាងក្រោម៖

	២០១៩	២០១៨
គណនីចរន្ត	សូន្យ	សូន្យ
គណនីសន្សំ	១% - ១,២៥%	១% - ១,២៥%
ប្រាក់បញ្ញើមានកាលកំណត់	២,៧៥% - ៧%	២,៧៥% - ៣,២៥%

១៦. ប្រាក់កម្ចី

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលវែង៖				
លោក Chen Zhi	៥៨.៤៣២.៥០៤	២៣៨.១១២.៤៥៤	៦៦.០០០.០០០	២៦៥.១៨៨.០០០
OCEANIC OPPORTUNITY FUND	៣៥.០០០.០០០	១៤២.៦២៥.០០០	-	-
	៩៣.៤៣២.៥០៤	៣៨០.៧៣៧.៤៥៤	៦៦.០០០.០០០	២៦៥.១៨៨.០០០

នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ ធនាគារបានចុះកិច្ចព្រមព្រៀងឥណទានជាមួយលោក Chen Zhi ដែលជាភាគទុនិករបស់ធនាគារ ក្នុងទឹកប្រាក់សរុបចំនួន ៦លានដុល្លារអាមេរិក។ ក្នុងអំឡុងឆ្នាំ២០១៨ ធនាគារបានចុះកិច្ចព្រមព្រៀងឥណទានមួយទៀតជាមួយលោក Chen Zhi ដែលមានទឹកប្រាក់បន្ថែមសរុបចំនួន ៥៥លានដុល្លារអាមេរិក។

នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៥ និងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ ធនាគារបានចុះកិច្ចព្រមព្រៀងឥណទានជាមួយលោក Guy Chhay ដែលជាភាគទុនិកមួយរូបទៀតរបស់ធនាគារ ហ្វាស៊ីលីតឺនេះមានទឹកប្រាក់ចំនួន ២លានដុល្លារអាមេរិក និង ៣លានដុល្លារអាមេរិក។ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ លោក Guy Chhay បានចុះកិច្ចព្រមព្រៀងទូទាត់ជាមួយលោក Chen Zhi ដើម្បីផ្ទេរហ្វាស៊ីលីតឺទាំងនេះឱ្យលោក Chen Zhi វិញ។ ដូចនេះ ប្រាក់កម្ចីដែលនៅមិនទាន់ទូទាត់ជាមួយលោក Chen Zhi មានទឹកប្រាក់ចំនួន ៦៦លានដុល្លារអាមេរិក នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ ឥណទាននេះមិនមានការធានាទេ និងមានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ។

នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ធនាគារបានចុះកិច្ចព្រមព្រៀងឥណទានជាមួយលោក Chen Zhi ដែលជាភាគទុនិករបស់ធនាគារ ក្នុងទឹកប្រាក់សរុបចំនួន ៧៨លានដុល្លារអាមេរិក ដែលមានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ។ ធនាគារបានដកប្រាក់សរុបចំនួន ៧៨លានដុល្លារអាមេរិក។

នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ធនាគារបានចុះកិច្ចព្រមព្រៀងឥណទានជាមួយលោក Chen Zhi ដែលជា ភាគទុនិករបស់ធនាគារ ក្នុងទឹកប្រាក់សរុបចំនួន ១២៨លានដុល្លារអាមេរិក ដែលមានអត្រាការប្រាក់សូន្យភាគរយ។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ធនាគារបានដកប្រាក់ចំនួន ៧៦លានដុល្លារអាមេរិក។ ធនាគារតម្រូវឱ្យសងប្រាក់ក្នុងរយៈពេល៥ឆ្នាំ ពីថ្ងៃដែលបានទទួលប្រាក់កម្ចីនីមួយៗ។

ប្រាក់កម្ចីចំនួន ១៥០លានដុល្លារអាមេរិកពីហ្វាស៊ីលីតឺទាំងបីខាងលើដែលបានខ្ចីពីលោក Chen Zhi ត្រូវបានបង្វិលទៅជាដើមទុនក្នុងអំឡុងឆ្នាំ (កំណត់សម្គាល់ ១៨)។

នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ធនាគារបានចុះកិច្ចព្រមព្រៀងឥណទានជាមួយ Oceanic Opportunity Fund Pcc សម្រាប់ហ្វាស៊ីលីតឺដែលមានទឹកប្រាក់សរុបចំនួន ៥០លានដុល្លារអាមេរិក រហូតដល់ខែមករា ឆ្នាំ២០២០ ដែលត្រូវបានធានាដោយលោក Chen Zhi ដែលជាភាគទុនិករបស់ធនាគារ។ ឥណទាននេះមានអត្រាការប្រាក់ ៣% ក្នុងមួយឆ្នាំ។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ឥណទានដែលនៅមិនទាន់ទូទាត់មានចំនួន ៣៥លានដុល្លារអាមេរិក។ ប្រាក់កម្ចីនេះមានរយៈពេល៥ឆ្នាំពីថ្ងៃដែលបានទទួលប្រាក់កម្ចីនីមួយៗ។

ចំនួនប្រាក់ដើម
ការប្រាក់ត្រូវបង់

២០១៩		២០១៨	
ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
៩៣.៤៣២.៥០៤	៣៨០.៧៣៧.៤៥៤	៦៦.០០០.០០០	២៦៥.១៨៨.០០០
៨៦.៩៤៣	៣៥៤.២៩៣	-	-
<u>៩៣.៥១៩.៤៤៧</u>	<u>៣៨១.០៩១.៧៤៧</u>	<u>៦៦.០០០.០០០</u>	<u>២៦៥.១៨៨.០០០</u>

បម្រែបម្រួលបំណុលដែលកើតមកពីសកម្មភាពហិរញ្ញប្បទាន – ប្រាក់កម្ចី

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំនួនប្រាក់ដើម				
នៅថ្ងៃទី០១ ខែមករា	៦៦.០០០.០០០	២៦៥.១៨៨.០០០	១១.០០០.០០០	៤៤.៤០៧.០០០
បន្ថែម	១៨៩.០០០.០០០	៧៦៥.៨២៨.០០០	៥៥.០០០.០០០	២២២.៤៧៥.០០០
ការផ្ទេរទៅដើមទុន (កំណត់សម្គាល់១៨)	(១៥០.០០០.០០០)	(៦០៧.៨០០.០០០)	-	-
ការដាក់ដើមទុន (*)	(១២.៦៦៩.៧៨៣)	(៥១.៣៣៧.៩៦១)	-	-
បន្ទុកហិរញ្ញវត្ថុ	១.១៨៩.២៣០	៤.៨១៨.៧៦០	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៤.៣៩៤.៩៤៨	-	(១.៦៩៤.០០០)
នៅថ្ងៃទី៣១ ខែធ្នូ	<u>៩៣.៥១៩.៤៤៧</u>	<u>៣៨១.០៩១.៧៤៧</u>	<u>៦៦.០០០.០០០</u>	<u>២៦៥.១៨៨.០០០</u>
ការប្រាក់ត្រូវបង់				
នៅថ្ងៃទី០១ ខែមករា	-	-	-	-
កត់ត្រាជាបន្ទុកក្នុងឆ្នាំ (កំណត់សម្គាល់១៩)	២.៨៣៨.៤៥២	១១.៥០១.៤០៨	៥៦៩.០៩៥	២.៣០១.៩៨៩
បន្ទុកហិរញ្ញវត្ថុ	(១.១០២.២៨៧)	(៤.៤៦៦.៤៦៧)	-	-
ការប្រាក់ត្រូវបង់	(១.៦៤៩.២២២)	(៦.៦៨២.៦៤៨)	(៥៦៩.០៩៥)	(២.៣០១.៩៨៩)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	២.០០០	-	-
នៅថ្ងៃទី៣១ ខែធ្នូ	<u>៨៦.៩៤៣</u>	<u>៣៥៤.២៩៣</u>	<u>-</u>	<u>-</u>

(*) ការដាក់ដើមទុននេះបង្ហាញពីតម្លៃបច្ចុប្បន្ននៃការទូទាត់សាច់ប្រាក់នាពេលអនាគត ចំពោះប្រាក់កម្ចីដែលធនាគារទទួលបានពីភាគទុនិករបស់ខ្លួន ដែលមិនមានការប្រាក់ហើយត្រូវបានធ្វើអប្បបរមាទៅតាមអត្រាទីផ្សារនៃប្រាក់កម្ចីដែលមានលក្ខណៈប្រហាក់ប្រហែលគ្នា។

១៧. បំណុលផ្សេងៗ

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទឹកប្រាក់ដំពាក់ភាគីពាក់ព័ន្ធ (កំណត់សម្គាល់ ៣០.៥)	១៣.៣៧១.៨០៦	៥៤.៤៩០.១០៩	៤.៨៧០.៦៥៨	១៩.៥៧០.៣០៤
បង្គរប្រាក់រង្វាន់ប្រាក់លើកទឹកចិត្តត្រូវបង់	១.០១៦.០៩៨	៤.១៤០.៦០០	៣២១.៥៣០	១.២៩១.៩០៨
ពន្ធត្រូវបង់	១៩០.៦០៥	៧៧៦.៧១៦	១៩៦.៧៩៩	៧៩០.៧៣៩
ខាតបណ្តាលមកពីការថយចុះតម្លៃ សម្រាប់ ECL លើកិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ (កំណត់សម្គាល់ ៣១.១(៥) (ii))	៥០.៧៦៦	២០៦.៨៧១	១៣.០៦៤	៥២.៤៩១
ផ្សេងៗ	<u>៣៤៦.៨៥២</u>	<u>១.៤១៣.៤២២</u>	<u>៧០២.៣៤៧</u>	<u>២.៨២២.០៣១</u>
	<u>១៤.៩៧៦.១០៧</u>	<u>៦១.០២៧.៧១៨</u>	<u>៦.១០៤.៣៩៨</u>	<u>២៤.៥២៧.៤៧៣</u>

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី	១៤.៩៤៦.១១៩	៦០.៩០៥.៤៣៥	៦.០៩១.៦៩៨	២៤.៤៧៦.៤៤៤
រយៈពេលវែង	-	-	-	-
	<u>១៤.៩៤៦.១១៩</u>	<u>៦០.៩០៥.៤៣៥</u>	<u>៦.០៩១.៦៩៨</u>	<u>២៤.៤៧៦.៤៤៤</u>

១៨. ដើមទុន

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដើមទុនចុះបញ្ជីសរុបរបស់ធនាគារមានចំនួន ២៥០.០០០.០០០ភាគហ៊ុន (២០១៨ ៖ ១០០.០០០.០០០ ភាគហ៊ុន) ដែលមានតម្លៃចារិក ១ដុល្លារអាមេរិកក្នុងមួយភាគហ៊ុន (២០១៨ ៖ ១ដុល្លារអាមេរិកក្នុងមួយភាគហ៊ុន)។ រាល់ភាគហ៊ុនដែលបានអនុម័តទាំងអស់ត្រូវបានចេញផ្សាយ និងបានបង់រួចរាល់ទាំងស្រុង។

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នៅថ្ងៃទី០១ ខែមករា	១០០.០០០.០០០	៤០១.៨០០.០០០	១៥.០០០.០០០	៦០.៥៥៥.០០០
បន្ថែម	១៥០.០០០.០០០	៦០៧.៨០០.០០០	៨៥.០០០.០០០	៣៤៣.៨២៥.០០០
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៩.១៥០.០០០	-	(២.៥៨០.០០០)
នៅថ្ងៃទី៣១ ខែធ្នូ	<u>២៥០.០០០.០០០</u>	<u>១.០១៨.៧៥០.០០០</u>	<u>១០០.០០០.០០០</u>	<u>៤០១.៨០០.០០០</u>

ភាគទុនិក	២០១៩			២០១៨		
	ចំនួនភាគហ៊ុន	%	ដុល្លារអាមេរិក	ចំនួនភាគហ៊ុន	%	ដុល្លារអាមេរិក
លោក Guy Chhay	១.១០០	០,៤៤%	១.១០០.០០០	១.១០០	១,១០%	១.១០០.០០០
លោក Chen Zhi	២៤៨.៩០០	៩៩,៥៦%	២៤៨.៩០០.០០០	៩៨.៩០០	៩៨,៩០%	៩៨.៩០០.០០០
	<u>២៥០.០០០</u>	<u>១០០%</u>	<u>២៥០.០០០.០០០</u>	<u>១០០.០០០</u>	<u>១០០%</u>	<u>១០០.០០០.០០០</u>
គិតជាពាន់រៀល			<u>១.០១៨.៧៥០.០០០</u>			<u>៤០១.៨០០.០០០</u>

១៩. ចំណូលការប្រាក់សុទ្ធ

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដករំលស់៖				
ឥណទាន និងបុរេប្រទាន	២៥.២៣៨.១១៧	១០២.២៦៤.៨៥០	៦.៣៦៤.០២១	២៥.៧៤២.៤៦៥
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	១០៣.៤៣២	៤១៩.១០៦	២៩.៣៥៧	១១៨.៧៤៩
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	១០៦.៣២៣	៤៣០.៨២១	៧.៦៦៨	៣១.០១៧
កម្រៃសេវាផ្តល់ឥណទាន	<u>៧៥៧.៩៨៩</u>	<u>៣.០៧១.៣៧២</u>	<u>៣០៧.១១៤</u>	<u>១.២៤២.២៧៦</u>
	<u>២៦.២០៥.៨៦១</u>	<u>១០៦.១៨៦.១៤៩</u>	<u>៦.៧០៨.១៦០</u>	<u>២៧.១៣៤.៥០៧</u>
ចំណាយការប្រាក់លើបំណុលហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដករំលស់៖				
ប្រាក់បញ្ញើរបស់អតិថិជន	២២៧.៤៤៨	៩២១.៦១៩	៧៩២	៣.២០៤
ប្រាក់កម្ចី (កំណត់សម្គាល់ ១៦)	២.៨៣៨.៤៥២	១១.៥០១.៤០៨	៥៦៩.០៩៥	២.៣០១.៩៨៩
បំណុលភតិសន្យា (កំណត់សម្គាល់ ១១ (ii))	<u>៨៣៤.០៩៩</u>	<u>៣.៣៧៩.៧៦៩</u>	<u>៣០៩.៤០២</u>	<u>១.២៥១.៥៣១</u>
	<u>៣.៨៩៩.៩៩៩</u>	<u>១៥.៨០២.៧៩៦</u>	<u>៨៧៩.២៨៩</u>	<u>៣.៥៥៦.៧២៤</u>
ចំណូលការប្រាក់សុទ្ធ	<u>២២.៣០៥.៨៦២</u>	<u>៩០.៣៨៣.៣៥៣</u>	<u>៥.៨២៨.៨៧១</u>	<u>២៣.៥៧៧.៧៨៣</u>

២០. ចំណូលកម្រៃជើងសារសុទ្ធ

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលកម្រៃជើងសារ៖				
កម្រៃចំពោះការបង់យឺតយ៉ាវ	៣៧៤.៣២៧	១.៥១៦.៧៧៣	-	-
សេវាឥណទានផ្សេងៗ	៧៨៩	៣.១៩៧	-	-
កម្រៃផ្សេងៗ	១៥.៧០២	៦៣.៦២៥	-	-
	<u>៣៩០.៨១៨</u>	<u>១.៥៨៣.៥៩៥</u>	<u>-</u>	<u>-</u>
ចំណាយកម្រៃជើងសារ៖	<u>(៩៣.៩៨៦)</u>	<u>(៣៨០.៨៣១)</u>	<u>-</u>	<u>-</u>
ចំណូលកម្រៃជើងសារសុទ្ធ	<u>២៩៦.៨៣២</u>	<u>១.២០២.៧៦៤</u>	<u>-</u>	<u>-</u>

២១. (ខាត)/ចំណេញផ្សេងៗ - សុទ្ធ

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ខាតពីការលក់ទ្រព្យសកម្ម	៤៩១.៥៨០	១.៩៩១.៨៨២	-	-
(ខាត)/ចំណេញលើការប្តូររូបិយប័ណ្ណ	១៥៥.៤៥៤	៦២៩.៩០០	(១៣៥.៥៨៥)	(៥៤៨.៤៤១)
	<u>៦៤៧.០៣៤</u>	<u>២.៦២១.៧៨២</u>	<u>(១៣៥.៥៨៥)</u>	<u>(៥៤៨.៤៤១)</u>

២២. ខាតបណ្តាលមកពីការថយចុះតម្លៃឥណទាន

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ខាតឥណទានរំពឹងទុក (ECL):				
ឥណទាន និងបុរេប្រទាន	១.៧៥៥.៧៧៩	៧.១១៤.៤១៧	៤២២.៧១៧	១.៧០៩.៨៩០
កិច្ចសន្យាផ្តល់ឥណទាន និងការធានាផ្នែកហិរញ្ញវត្ថុ	៣៧.៧០២	១៥២.៧៦៩	១៣.០៦៤	៥២.៨៤៤
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	២៥.០៥៩	១០១.៥៣៨	៣១.៥៨៣	១២៧.៧៥៣
	<u>១.៨១៨.៥៤០</u>	<u>៧.៣៦៨.៧២៤</u>	<u>៤៦៧.៣៦៤</u>	<u>១.៨៩០.៤៨៧</u>

២៣. ចំណាយបុគ្គលិក

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បៀវត្សរ៍ និងប្រាក់ម៉ោង	៧.៦៩៤.៧៣៩	៣១.១៧៩.០៨២	៣.៣៦៩.៧៤៥	១៣.៦៣០.៦១៩
ប្រាក់រង្វាន់ និងចំណាយប្រាក់លើកទឹកចិត្ត	១.៦៨២.៩៩៦	៦.៨១៩.៥០០	៣១៧.៥៧៧	១.២៨៤.៥៩៩
ចំណាយបណ្តុះបណ្តាលបុគ្គលិក	៨៤.៣៦០	៣៤១.៨២៧	៤៥.៩៦០	១៨៥.៩០៨
ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ	៣៧៧.៤១៤	១.៥២៩.២៨២	១០៧.៨៧៥	៤៣៦.៣៥៤
ចំណាយមូលនិធិសោធននិវត្តន៍	-	-	១៧៧.២៥៣	៧១៦.៩៨៨
អត្ថប្រយោជន៍បុគ្គលិកផ្សេងៗ	៣៤៦.៧៧៣	១.៤០៥.១២៤	១៧៦.១៦៩	៧១២.៦០៤
	<u>១០.១៨៦.២៨២</u>	<u>៤១.២៧៤.៨១៥</u>	<u>៤.១៩៤.៥៧៩</u>	<u>១៦.៩៦៧.០៧២</u>

២៤. រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និងរំលស់ទ្រព្យសកម្មអរូបី

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ (កំណត់សម្គាល់ ១០)	១.៣២១.៣៤៧	៥.៣៥៤.០៩៨	៤១៨.៦៩៨	១.៦៩៣.៦៣៣
រំលស់ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់(កំណត់សម្គាល់ ១១)	១.៤១៨.៦២១	៥.៧៤៨.២៥២	៥៥៦.៧៧០	២.២៥២.១៣៥
រំលស់ទ្រព្យសកម្មអរូបី (កំណត់សម្គាល់ ១២)	១៤៥.៧៧៥	៥៩០.៦៨០	២៨.៧៥៥	១១៦.៣១៤
	<u>២.៨៨៥.៧៤៣</u>	<u>១១.៦៩៣.០៣០</u>	<u>១.០០៤.២២៣</u>	<u>៤.០៦២.០៨២</u>

២៥.ចំណាយប្រតិបត្តិការផ្សេងៗ

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយទីផ្សារ និងផ្សាយពាណិជ្ជកម្ម	៤.៥០២.៤១៨	១៨.២៤៣.៧៩៨	១.០៧៣.៣១៦	៤.៣៤១.៥៦៣
កម្រៃសេវាវិទ្យាជីវៈ	៦៨៦.៩២១	២.៧៨៣.៤០៤	២១៣.៣៥៨	៨៦៣.០៣៣
កម្រៃអាជ្ញាប័ណ្ណ និងប៉ាតង់	៤១៨.២៣៩	១.៦៩៤.៧០៤	៤១.៦៨៨	១៦៨.៦២៨
ចំណាយធ្វើដំណើរ	៣៥៦.៨៧១	១.៤៤៦.០៤១	២៨១.៤៤៧	១.១៣៨.៤៥៣
ទឹកភ្លើង	៣២៦.៣៣៣	១.៣២២.៣០១	១១០.១៩៦	៤៤៥.៥៨១
កម្រៃរបស់អភិបាល	២៨៨.០០០	១.១៦៦.៩៧៦	៦៥.៥០០	២៦៤.៩៤៨
ចំណាយសម្ភារធុត់ធុងការិយាល័យ	២២៣.៧២៨	១.១៤៩.៦៦៦	១៨២.១៨៨	៧៣៦.៧៨៩
ចំណាយពន្ធអប្បបរមា	២៧៩.៩៦៨	១.១៣៤.៤៣០	៧៨.៤៦៦	៣១៧.៣៩៥
ធានាយន្ត និងចំណាយដំណើរការ	២០៧.៣៥៩	៨៤០.២១៩	១២១.១៩៩	៤៩០.២៥០
ចំណាយធានារ៉ាប់រង	១៩៨.៦៨៤	៨០៥.០៦៨	៤៩.៣៤១	១៩៩.៥៨៤
ចំណាយអាជីវកម្ម និងទំនាក់ទំនងសាធារណៈ	១៧៦.៥១៨	៧១៥.២៥១	១៤១.៩១២	៥៧៤.០៣៤
ចំណាយជួសជុល និងថែទាំ	១៥៥.៤៤៤	៦២៩.៨៥៩	១៦.៥៥២	៦៦.៩៥៣
ចំណាយទំនាក់ទំនង	១៤៤.៨១៩	៥៨៦.៨០៧	៧១.៨៩៩	២៩០.៨៣១
ចំណាយការជួល	១២៤.២៤៣	៥០៣.៤៣៣	៦៩.០២២	២៧៩.១៩៤
ចំណាយសន្តិសុខ	៩១.៨២២	៣៧២.០៦៣	១.០៧៦	៤.៣៥២
ចំណាយបោះពុម្ព	៧៧.៨៨១	៣១៥.៥៧៤	១៧.២១៤	៦៩.៦៣១
ការបោះត្រា និងចំណាយចុះបញ្ជី	៣៦.៩០១	១៤៩.៥២៣	១.០២៥	៤.១៤៦
ការបរិច្ចាគសប្បុរសធម៌	២០.៦១៦	៨៣.៥៣៦	៥៤.៦៣៨	២២១.០១១
ផ្សេងៗ	៦១៩.៩៥១	២.៥១២.០៤១	២៩១.៣៤៣	១.១៧៨.៤៨៣
	<u>៨.៩៩៦.៧១៦</u>	<u>៣៦.៤៥៤.៦៩៤</u>	<u>២.៨៨១.៣០០</u>	<u>១១.៦៥៤.៨៥៩</u>

២៦.ចំណាយពន្ធលើប្រាក់ចំណូល

(ក) ចំណាយពន្ធលើប្រាក់ចំណូល

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ពន្ធលើប្រាក់ចំណូលក្នុងត្រា	-	-	-	-
ពន្ធពន្យារលើប្រាក់ចំណូល (កំណត់សម្គាល់ ១៣)	(៣៤២.៤៦៤)	(១.៣៨៧.៦៦៤)	(១៤០.២៥៨)	(៥៦៧.៣៤៤)
	<u>(៣៤២.៤៦៤)</u>	<u>(១.៣៨៧.៦៦៤)</u>	<u>(១៤០.២៥៨)</u>	<u>(៥៦៧.៣៤៤)</u>

(ខ) ការផ្ទៀងផ្ទាត់រវាងចំណាយពន្ធលើប្រាក់ចំណូល និងចំណេញតាមគណនេយ្យ

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ខាតមុនពន្ធលើប្រាក់ចំណូល	(១.៩២៨.២៣៥)	(៧.៨១៣.២០៨)	(២.៤២៥.៧០១)	(៩.៨១១.៩៦១)
គណនាពន្ធ ២០%	(៣៨៥.៦៤៧)	(១.៥៦២.៦៤២)	(៤៨៥.១៤០)	(១.៩៦២.៣៩១)
ផលប៉ះពាល់ពន្ធនៃខ្ទង់ដែលបានផ្ទៀងផ្ទាត់៖				
ចំណាយមិនត្រូវកាត់កងពន្ធ	១៨៧.៩៨១	៧៦១.៦៩៩	៣១០.៨៦២	១.២៥៧.៤៣៧
លម្អៀងបណ្តោះអាសន្ន	៣៤២.៤៦៤	១.៣៨៧.៦៦៤	១៤០.២៥៨	៥៦៧.៣៤៤
ចំណាយពន្ធលើប្រាក់ចំណូល	<u>១៤៤.៧៩៨</u>	<u>៥៨៦.៧២១</u>	<u>(៣៤.០២០)</u>	<u>(១៣៧.៦១០)</u>
ពន្ធអប្បបរមា	<u>២៧៩.៩៦៨</u>	<u>១.១៣៤.៤៣០</u>	<u>៧៨.៤៦៦</u>	<u>៣១៧.៣៩៥</u>

ពន្ធអប្បបរមា

យោងតាមច្បាប់ស្តីពីសារពើពន្ធនៃកម្ពុជា ធនាគារមានកាតព្វកិច្ចត្រូវបង់ពន្ធលើប្រាក់ចំណូលតាមចំនួនណាមួយដែលខ្ពស់ជាង រវាង ២០%នៃប្រាក់ចំណេញជាប់ពន្ធ ឬ ពន្ធអប្បបរមា ១% នៃប្រាក់ចំណូលសរុប ដោយមិនរាប់បញ្ចូលអាករលើតម្លៃបន្ថែម។

ធនាគារមានពន្ធលើប្រាក់ចំណូលក្នុងគ្រាចំនួន ៧៩.៨៧១ដុល្លារអាមេរិក ដែលទាបជាងពន្ធអប្បបរមាដែលត្រូវបង់ក្នុងអំឡុងឆ្នាំ ដូច្នេះមិនមានចំណាយពន្ធលើប្រាក់ចំណូលទេ។

ចាប់អនុវត្តពីឆ្នាំ២០១៧ ធនាគារអាចទទួលបានការលើកលែងពន្ធអប្បបរមា ដោយសារធនាគារគោរពតាមលក្ខខណ្ឌគ្រប់គ្រង និងថែរក្សាកំណត់ត្រាគណនេយ្យរបស់ខ្លួនបានត្រឹមត្រូវ។ បទប្បញ្ញត្តិពន្ធ ក៏បានកំណត់លក្ខណៈវិនិច្ឆ័យនៃកំណត់ត្រាគណនេយ្យមិនត្រឹមត្រូវចំនួនប្រាំយ៉ាងផងដែរ។ ធនាគារមិនបានទទួលយកការលើកលែងពន្ធអប្បបរមាទេ។ ការបង់ពន្ធដោះចំនួន ១% នៃប្រាក់ចំណូលប្រចាំឆ្នាំ មានទឹកប្រាក់ចំនួន ២៧៩.៩៦៨ដុល្លារអាមេរិក ត្រូវបានជម្រះចេញពីចំណេញ-ខាត និងត្រូវបានដាក់បង្ហាញក្នុងចំណាយប្រតិបត្តិការផ្សេងៗ (កំណត់សម្គាល់ ២៥)។

ពន្ធពន្យារទ្រព្យសកម្ម

ធនាគារមានការកើនឡើងការខាតពន្ធបន្ថែមក្នុងឆ្នាំ។ មិនមានពន្ធពន្យារទ្រព្យសកម្មត្រូវបានកាត់ត្រាទេ ដោយសារតែភាពមិនទាន់ច្បាស់ថាតើអត្ថប្រយោជន៍នាពេលអនាគតអាចទទួលបានពីការខាត ដូចជា៖

- ការខាតពន្ធដែលអាចយោងទៅមុខបានដើម្បីទូទាត់សងប្រាក់ចំណេញជាប់ពន្ធនៃឆ្នាំបន្ទាប់ ក្នុងរយៈពេលអប្បបរមា៥ឆ្នាំ។
- ខាតពន្ធដែលអាចយោងទៅមុខបាន គឺត្រូវពិនិត្យ និងអនុម័តដោយអាជ្ញាធរពន្ធដារ។

(គ) បញ្ហាផ្សេងៗ

ពន្ធ ត្រូវបានគណនាតាមមូលដ្ឋានបំណកស្រាយបច្ចុប្បន្នលើបទប្បញ្ញត្តិពន្ធដារ ដែលបានចូលជាធរមាននាកាលបរិច្ឆេទរាយការណ៍។ គណៈគ្រប់គ្រងវាយតម្លៃទៅតាមការិយបរិច្ឆេទ អំពីស្ថានភាពដែលបានកើតឡើងក្នុងលិខិតប្រកាសពន្ធ ដែលទាក់ទិនទៅនឹងបទប្បញ្ញត្តិពន្ធ និងបំណកស្រាយរបស់វាដែលនាំជាធរមាន។ ធនាគារកត់ត្រាសំវិធានធនតាមការសម្របទៅតាមមូលដ្ឋាននៃចំនួនទឹកប្រាក់ដែលរំពឹងថា ត្រូវបង់ជូនអាជ្ញាធរពន្ធដារ។

ទោះជាយ៉ាងណាក៏ដោយ បទប្បញ្ញត្តិទាំងអស់នេះមានការផ្លាស់ប្តូរពីគ្រាមួយទៅគ្រាមួយ ហើយការកំណត់ចុងក្រោយបំផុតលើចំនួនបំណុលពន្ធនឹងធ្វើឡើងបន្ទាប់ពីមានការត្រួតពិនិត្យដោយអាជ្ញាធរពន្ធដារ។ នៅពេលដែលលទ្ធផលពន្ធចុងក្រោយខុសគ្នាពីចំនួនដែលបានកាត់ត្រាពីដំបូងនោះ ភាពលម្អៀងនេះនឹងធ្វើឱ្យប៉ះពាល់ដល់សមតុល្យបំណុលពន្ធក្នុងការិយបរិច្ឆេទដែលការកំណត់ពន្ធត្រូវបានធ្វើឡើង។

២៧.សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សាច់ប្រាក់ក្នុងដៃ (កំណត់សម្គាល់៥)	៨.៣១១.៩៩៣	៣៣.៨៧១.៣៧១	១.០៦៤.៩៧៥	៤.២៧៩.០៧០
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល៖				
គណនីចរន្ត (កំណត់សម្គាល់៦)	៣៤១.៣០០	១.៣៩០.៧៩៨	៤.៩៥៣.២៤១	១៩.៩០២.១២២
គណនីទូទាត់ (កំណត់សម្គាល់៦)	៣២៣.០១១	១.៣១៦.២៧០	-	-
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ៖				
គណនីចរន្ត (កំណត់សម្គាល់៧)	៩.៤៩០.៤១៩	៣៨.៦៧៣.៤៥៧	២១.០០៣.៣៨៨	៨៤.៣៩១.៦១៣
គណនីសន្សំ (កំណត់សម្គាល់៧)	៧០៨.៤៦៦	២.៨៨៦.៩៩៩	៩.០៥៥.០៥០	៣៦.៣៨៣.១៩១
ប្រាក់បញ្ញើមានកាលកំណត់ (ផុតកំណត់ក្នុងរយៈពេលបីខែ តិចជាង) (កំណត់សម្គាល់៧)	៣៧.៩៦៨.៩៤២	១៥៤.៧២៣.៤៣៩	-	-
	<u>៥៧.១៤៤.១៣១</u>	<u>២៣២.៨៦២.៣៣៤</u>	<u>៣៦.០៧៦.៦៥៤</u>	<u>១៤៤.៩៥៥.៩៩៦</u>

២៨.ព័ត៌មានលំហូរសាច់ប្រាក់

(ក) សាច់ប្រាក់ប្រើក្នុងប្រតិបត្តិការ

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ខាតមុនពន្ធលើប្រាក់ចំណូល	(១.៩២៨.២៣៥)	(៧.៨១៣.២០៨)	(២.៤២៥.៧០១)	(៩.៨១១.៩៦១)
និយ័តកម្ម៖				
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និងរំលស់ទ្រព្យសកម្មអរូបី (កំណត់សម្គាល់២៤)	២.៨៨៥.៧៤៣	១១.៦៩៣.០៣០	១.០០៤.២២៣	៤.០៦២.០៨២
ខាតពីការថយចុះតម្លៃឥណទាន (កំណត់សម្គាល់ ២២)	១.៨១៨.៥៤០	៧.៣៦៨.៧២៤	៤៦៧.៣៦៤	១.៨៩០.៤៨៧
ការជម្រុះទ្រព្យសកម្មអរូបីចេញពីបញ្ជី (កំណត់សម្គាល់ ២១)	៤៩១.៥៨០	១.៩៩១.៨៨២	-	-
និយ័តកម្មទ្រព្យសកម្មអរូបី	១១.៥៥៤	៤៦.៨១៧	-	-
ចំណេញពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ	១៤៤	៥៨៣	(១២.២៦៥)	(៤៩.៦១២)
សំវិធានធនអត្ថប្រយោជន៍បុគ្គលិក	៣៩.៧៣៤	១៦១.០០២	២៨៥.១២៨	១.១៩៣.៣៤៣
ចំណូលការប្រាក់សុទ្ធ (កំណត់សម្គាល់ ១៩)	(២២.៣០៥.៨៦២)	(៩០.៣៨៣.៣៥៣)	(៥.៨២៨.៨៧១)	(២៣.៥៧៧.៧៨៣)
បម្រែបម្រួលដើមទុនបង្វិល៖				
ទុនបម្រុងកាតព្វកិច្ច	(៩.៨៧៦.៩៥០)	(៤០.០២១.៤០១)	(៨៨៦.២២២)	(៣.៥៨៤.៧៦៨)
ឥណទាន និងបុរេប្រទាន	(១៩១.៨៩៦.៦៥៣)	(៧៧៧.៥៦៥.២៣៨)	(៩៥.២៤២.៣៤០)	(៣៨៥.២៥៥.២៦៥)
ទ្រព្យសកម្មផ្សេងៗ	៣៦១.៤៦០	១.៤៦៤.៦៣៦	(២.៩៦៦.៥៥៤)	(១១.៩៩៩.៧១១)
ប្រាក់បញ្ញើរបស់អតិថិជន	៤០.៤៨០.៥១៥	១៦៤.០២៧.០៤៧	១.០០៩.០៧៩	៤.០៨១.៧២៥
បំណុលផ្សេងៗ	៨.៨៣៤.០២៧	៣៥.៧៩៥.៤៧៧	៤.៨០៧.៣០២	១៩.៤៤៥.៥៣៧
សាច់ប្រាក់បានប្រើក្នុងប្រតិបត្តិការ	<u>(១៧១.០៨៤.៤០៣)</u>	<u>(៦៩៣.២៣៤.០០២)</u>	<u>(៩៩.៧៨៨.៨៥៧)</u>	<u>(៤០៣.៦៤៥.៩៦៦)</u>

(ខ) សកម្មភាពវិនិយោគ និងសកម្មភាពហិរញ្ញប្បទានមិនមែនសាច់ប្រាក់

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ការទិញយកទ្រព្យសម្បត្តិ និងបរិក្ខារ	២៩.៧០០	១២១.០២៨	-	-
ការទិញទ្រព្យសកម្មអរូបី	១៥៩.៣៤៩	៦៤៩.៣៤៧	-	-
	<u>១៨៩.០៤៩</u>	<u>៧៧០.៣៧៥</u>	<u>-</u>	<u>-</u>

សកម្មភាពវិនិយោគ និងសកម្មភាពហិរញ្ញប្បទានមិនមែនសាច់ប្រាក់ បានបង្ហាញក្នុងកំណត់សម្គាល់ផ្សេងៗ ដូចជា៖

- ការទិញសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម (កំណត់សម្គាល់ ១១)
- បង្វិលប្រាក់កម្ចីពីភាគហ៊ុនិក ទៅដើមទុន (កំណត់សម្គាល់ ១៦)

២៩. បំណុលយថាហេតុ និងកិច្ចសន្យាផ្សេងៗ

(ក) កិច្ចសន្យាផ្តល់ឥណទាន លិខិតធានា និងហ្វានស៊ីលីធីហិរញ្ញវត្ថុផ្សេងៗ

ធនាគារ មានចំនួនទឹកប្រាក់ក្នុងកិច្ចសន្យានៃឧបករណ៍ហិរញ្ញវត្ថុក្រៅតារាងតុល្យការរបស់ខ្លួន ដែលត្រូវពន្យារឥណទានជូនអតិថិជន ប័ណ្ណធានា និងហ្វានស៊ីលីធីផ្សេងៗ ដូចខាងក្រោម៖

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
កិច្ចសន្យាផ្តល់ឥណទាន	១៣.០៤៨.៦៤៥	៥៣.១៧៣.២២៨	៧.០៧៦.៩០២	២៨.៤៣៤.៩៩៣
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	៨១១.១៤១	៣.៣០៥.៤០០	-	-
ហានិភ័យសរុប	<u>១៣.៨៥៩.៧៨៦</u>	<u>៥៦.៤៧៨.៦២៨</u>	<u>៧.០៧៦.៩០២</u>	<u>២៨.៤៣៤.៩៩៣</u>

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	១៣.៨៥៩.៧៨៦	៥៦.៤៧៨.៦២៨	៧.០៧៦.៩០២	២៨.៤៣៤.៩៩៣
សំវិធានធនសម្រាប់ការខាតឥណទាន រំពឹងទុក	(៥០.៧៦៦)	(២០៦.៨៧១)	(១៣.០៦៤)	(៥២.៤៩១)
ហានិភ័យសរុប	<u>១៣.៨០៩.០២០</u>	<u>៥៦.២៧១.៧៥៧</u>	<u>៧.០៦៣.៨៣៨</u>	<u>២៨.៣៨២.៥០២</u>

(ខ) កិច្ចសន្យាពាក់ព័ន្ធនឹងការទិញទ្រព្យសម្បត្តិ និងបរិក្ខារ

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្មអរូបី	៨៣៥.៧៤០	៣.៤០៥.៦៤១	២.៦២៦.៣៣៨	១០.៥៥២.៦២៧

(គ) កិច្ចសន្យាភតិសន្យាប្រតិបត្តិ

ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ ដែលជាកាលបរិច្ឆេទផ្លាស់ប្តូរមកអនុវត្ត CIFRS ធនាគារបានកត់ត្រាទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ និងបំណុលភតិសន្យាចំពោះកិច្ចសន្យាភតិសន្យាដែលធនាគារជាភតិអ្នកជួល លើកលែងតែភតិសន្យាទាំងឡាយដែលមានរយៈពេលខ្លី សូមមើលកំណត់សម្គាល់ ៤ និងកំណត់សម្គាល់ ១១ សម្រាប់ព័ត៌មានបន្ថែម។ កិច្ចសន្យាភតិសន្យាដែលមានរយៈពេលខ្លី មិនមានភាពជាសារវន្តទេ។

៣០. ប្រតិបត្តិការ និងសមតុល្យភាគីពាក់ព័ន្ធ

ក្នុងដំណើរការអាជីវកម្មធម្មតា ធនាគារមានប្រតិបត្តិការមួយចំនួនជាមួយភាគីពាក់ព័ន្ធ។ ទំហំប្រតិបត្តិការភាគីពាក់ព័ន្ធ សមតុល្យនាដំណាច់ឆ្នាំដែលនៅមិនទាន់ទូទាត់ និងចំណាយ-ចំណូលពាក់ព័ន្ធក្នុងឆ្នាំ មានដូចខាងក្រោម៖

(ក) ភាគីពាក់ព័ន្ធ និងទំនាក់ទំនង

ទំនាក់ទំនង និងភាគីពាក់ព័ន្ធរបស់ធនាគារ មានដូចខាងក្រោម៖

ទំនាក់ទំនង	ភាគីពាក់ព័ន្ធ
លោក ចេន ហឿ	ភាគទុនិក
លោក ហុយ ឆាយ	ភាគទុនិក
ក្រុមហ៊ុនពាក់ព័ន្ធ	ក្រុមហ៊ុនដែលស្ថិតនៅក្រោមភាគទុនិកតែមួយ
បុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ	សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់របស់ធនាគារ ដែលមានសិទ្ធិធ្វើការសម្រេចចិត្ត សំខាន់ៗ ពាក់ព័ន្ធនឹងគោលដៅយុទ្ធសាស្ត្ររបស់ធនាគារ និងបុគ្គលិកគណៈគ្រប់គ្រងជាន់ខ្ពស់ (រួមទាំងសមាជិកគ្រួសារជិតស្និទ្ធរបស់ពួកគេផងដែរ)។

(ខ) ឥណទាន និងបុរេប្រទានផ្តល់ឱ្យភាគីពាក់ព័ន្ធ

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ក្រុមហ៊ុនពាក់ព័ន្ធ	១.០០៦.៦៦៧	៤.១០២.១៦៨	៣០២.០០០	១.២១៣.៤៣៦
ចំណូលការប្រាក់	៨៤.៦៦៧	៣៤៣.០៧១	២.៥០០	១០.១១៣

ឥណទាន និងបុរេប្រទានផ្តល់ឱ្យក្រុមហ៊ុនដែលស្ថិតនៅក្រោមការគ្រប់គ្រងតែមួយ មានការធានា និងមានអត្រាការប្រាក់ ១០% ក្នុងមួយឆ្នាំ។

(គ) ឥណទាន និងបុរេប្រទានផ្តល់ឱ្យបុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានផ្តល់ឱ្យបុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ	៩២.៨៤១	៣៧៨.៣២៧	៩៦.៨០២	៣៨៨.៩៥០
ចំណូលការប្រាក់	៧.៦៥៨	៣១.០៣០	៨.៦៧៥	៣៥.០៩០

ឥណទាន និងបុរេប្រទានផ្តល់ឱ្យបុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ មានការធានា និងមានអត្រាការប្រាក់ ៨% ក្នុងមួយឆ្នាំ។

(ឃ) ប្រាក់បញ្ញើរបស់ភាគីពាក់ព័ន្ធ

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ក្រុមហ៊ុនពាក់ព័ន្ធ	៣.៦៧៥.២៩៩	១៤.៩៧៦.៨៤៣	-	-
អភិបាល និងគណៈគ្រប់គ្រងសំខាន់ៗ	៥៦៤.៤២១	២.៣០០.០១៦	៤.៥៣៦	១៨.២២៦
	<u>៤.២៣៩.៧២០</u>	<u>១៧.២៧៦.៨៥៩</u>	<u>៤.៥៣៦</u>	<u>១៨.២២៦</u>
ចំណាយការប្រាក់	៣.៨៦៧	១៥.៦៧០	-	-

អត្រាការប្រាក់ប្រចាំឆ្នាំ ក្នុងអំឡុងឆ្នាំ មានដូចខាងក្រោម៖

	២០១៩	២០១៨
ក្រុមហ៊ុនពាក់ព័ន្ធ	០,០៤%	សូន្យ
អភិបាល និងគណៈគ្រប់គ្រងសំខាន់ៗ	០,៤២%	សូន្យ

(ង) ប្រាក់កម្ចីពីភាគទុនិក

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់កម្ចីពីភាគទុនិក	៥៨.៤៣២.៥០៤	២៣៨.១១២.៤៥៤	៦៦.០០០.០០០	២៦៥.១៨៨.០០០
ចំណាយការប្រាក់	២.៧៥១.៥០៩	១១.១៤៩.១១៥	៥៦៩.០៩៥	២.៣០១.៩៨៩

ប្រាក់កម្ចីពីភាគទុនិកមានអត្រាការប្រាក់សូន្យភាគរយសម្រាប់ឆ្នាំ ២០១៩ (២០១៨ ៖ ៤% ក្នុងមួយឆ្នាំ) (កំណត់សម្គាល់ ១៦)។

(ច) ទឹកប្រាក់ឱ្យទៅភាគីពាក់ព័ន្ធ

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ក្រុមហ៊ុនពាក់ព័ន្ធ	១៣.៣៧១.៨០៦	៥៤.៤៩០.១០៩	៤.៨៧០.៦៥៨	១៩.៥៧០.៣០៤

ទឹកប្រាក់ឱ្យទៅភាគីពាក់ព័ន្ធ មិនមានការធានា និងត្រូវសងជាសាច់ប្រាក់។

(ឆ) ការទូទាត់ជូនគណៈគ្រប់គ្រងសំខាន់ៗ

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បៀវត្សរ៍	១.០៤៣.៤៣៨	៤.២២៨.០១១	៤៥៣.៤៩៣	១.៨៣៤.៣៧៩
អត្ថប្រយោជន៍រយៈពេលខ្លី	១៨៩.៩២៩	៧៦៩.៥៩២	៩១.៥៧៣	៣៧០.៤១៣
អត្ថប្រយោជន៍រយៈពេលវែង	-	-	៤១.៨៤៧	១៦៩.២៧១
	<u>១.២៣៣.៣៦៧</u>	<u>៤.៩៩៧.៦០៣</u>	<u>៥៨៦.៩១៣</u>	<u>២.៣៧៤.០៦៣</u>

(ជ) ប្រតិបត្តិការផ្សេងៗជាមួយភាគីពាក់ព័ន្ធ

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ការជួលការិយាល័យ	៩៦៨.២០០	៣.៩២៣.១៤៦	៣០៧.៨០០	១.២៤៥.០៥១
ការទិញសេវាកម្ម	៧៥.២១៩	៣០៤.៧៨៧	១៣.៥៥១	៥៤.៨១៤
	<u>១.០៤៣.៤១៩</u>	<u>៤.២២៧.៩៣៣</u>	<u>៣២១.៣៥១</u>	<u>១.២៩៩.៨៦៥</u>

៣១. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

ធនាគារបានរួមបញ្ចូលការគ្រប់គ្រងហានិភ័យជាផ្នែកមួយនៃអាជីវកម្ម ប្រតិបត្តិការ និងដំណើរនៃការសម្រេចចិត្តរបស់ធនាគារ។ ក្នុងការធ្វើឱ្យប្រាកដថា ធនាគារសម្រេចបាននូវផលចំណេញខ្ពស់បំផុត ទន្ទឹមនឹងពេលធ្វើប្រតិបត្តិការក្នុងបរិយាកាសអាជីវកម្មល្អ ក្រុមការងារផ្នែកគ្រប់គ្រងហានិភ័យបានចូលរួមតាំងពីដំណាក់កាលដំបូងក្នុងដំណើរការទទួលយកហានិភ័យ ដោយផ្តល់នូវការចូលរួមឯករាជ្យ រួមមានរបាយការណ៍វាយតម្លៃពាក់ព័ន្ធ ការវាយតម្លៃឥណទាន ការវាយតម្លៃលើផលិតផលថ្មី និងកំណត់បរិមាណតម្រូវការដើមទុន។ ការចូលរួមទាំងនេះ ជួយជម្រុញឱ្យផ្នែកអាជីវកម្មផ្សេងៗធ្វើការវាយតម្លៃហានិភ័យធៀបនឹងផលចំណេញ ក្នុងផែនការអាជីវកម្មរបស់ពួកគេ ដូចនេះធ្វើឱ្យហានិភ័យត្រូវបានកំណត់តម្លៃសមស្របពាក់ព័ន្ធនឹងផលចំណេញ។

ជាទូទៅ គោលដៅនៃសកម្មភាពក្នុងការគ្រប់គ្រងហានិភ័យរបស់ធនាគារ គឺដើម្បី៖

- កំណត់ពីហានិភ័យផ្សេងៗ និងតម្រូវការដើមទុន
- ធានាថាសកម្មភាពទទួលយកហានិភ័យ មានភាពស៊ីសង្វាក់គ្នាជាមួយនឹងគោលការណ៍ហានិភ័យ ហើយស្ថានភាពនៃបណ្តុំហានិភ័យ គឺស្ថិតក្នុងកម្រិតហានិភ័យដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល និង
- បង្កើតតម្លៃរបស់ភាគទុនិក តាមរយៈក្របខណ្ឌនៃការគ្រប់គ្រងហានិភ័យដ៏ល្អ

ធនាគារកាន់កាប់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ដូចខាងក្រោម៖

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្មហិរញ្ញវត្ថុ				
ទ្រព្យសកម្មហិរញ្ញវត្ថុរ៉ាប់រងតាមថ្លៃដើមដករំលស់				
សាច់ប្រាក់ក្នុងដៃ	៨.៣១១.៩៩៣	៣៣.៨៧១.៣៧១	១.០៦៤.៩៧៥	៤.២៧៩.០៧០
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	៦៩៥.៣៥៤	២.៨៣៣.៥៦៨	៤.៩៥៣.២៤១	១៩.៩០២.១២២
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	៤៨.១០៥.១៦០	១៩៦.០២៨.៥២៧	៣០.០២០.៨៣០	១២០.៦២៣.៦៩៥
ឥណទាន និងបុរេប្រទាន	៣០២.៩៧៨.៦១០	១.២៣៨.៦៣៧.៨៣៦	១១៣.៣២២.២៤៧	៤៥៥.៣២៨.៧៨៨
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	១.៣៧៨.៤៩៧	៥.៦១៧.៣៧៥	១.៥៧១.០៩៤	៦.៣១២.៦៥៦
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៣៦១.៤៦៩.៦១៤	១.៤៧២.៩៨៨.៦៧៧	១៥០.៩៨២.៣៨៧	៦០៦.៤៤៦.៣៣១
បំណុលហិរញ្ញវត្ថុ				
បំណុលហិរញ្ញវត្ថុរ៉ាប់រងតាមថ្លៃដើមដករំលស់				
ប្រាក់បញ្ញើរបស់អតិថិជន	៤១.៦៣៤.៨៤១	១៦៩.៦៦១.៩៧៧	១.០០៩.០៧៩	៤.០៥៤.៤៧៩
ប្រាក់កម្ចី	៩៣.៥១៩.៤៤៧	៣៨១.០៩១.៧៤៧	៦៦.០០០.០០០	២៦៥.១៨៨.០០០
បំណុលភតិសន្យា	១២.៨៤២.៨៣៦	៥២.៣៣៤.៥៥៧	៨.៧៥៦.០៣៨	៣៥.១៨១.៧៦១
បំណុលហិរញ្ញវត្ថុផ្សេងៗ	១៣.៧៦៩.៤២៤	៥៦.១១០.៤០២	៥.៥៧៣.០០៥	២២.៣៩២.៣៣៤
បំណុលហិរញ្ញវត្ថុសរុប	១៦១.៧៦៦.៥៨៨	៦៥៩.១៩៨.៦៨៣	៤១.៣៣៨.១២២	៣២៦.៨៦៦.៥៧៤

៣១.១. ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាហានិភ័យដែលធ្វើឱ្យមានការខាតបង់ផ្នែកហិរញ្ញវត្ថុ ប្រសិនបើអតិថិជនរបស់ធនាគារ ឬភាគីដៃគូក្នុងទីផ្សារ ខកខានមិនបានបំពេញកាតព្វកិច្ចសងប្រាក់ទៅតាមកិច្ចសន្យាឱ្យធនាគារ។ ហានិភ័យឥណទានកើតមកពីការដាក់ប្រាក់នៅធនាគារ កណ្តាល និងធនាគារផ្សេងៗ ឥណទាន និងបុរេប្រទានទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែក ហិរញ្ញវត្ថុ។ ហានិភ័យឥណទានភាគច្រើន កើតមកពីសកម្មភាពផ្តល់ប្រាក់កម្ចី។

(ក) ការវាស់វែងហានិភ័យឥណទាន

ហានិភ័យឥណទានត្រូវបានគ្រប់គ្រងតាមមូលដ្ឋានជាក្រុម។

ចំពោះឥណទាននិងបុរេប្រទាននិងកិច្ចសន្យាផ្តល់ឥណទាន ការប៉ាន់ស្មានហានិភ័យឥណទានក្នុងគោលដៅគ្រប់គ្រងហានិភ័យ តម្រូវឱ្យប្រើប្រាស់គំរូដោយសារហានិភ័យមានភាពខុសប្លែកគ្នាទៅតាមប្រែប្រួលលក្ខខណ្ឌលើទីផ្សារ លំហូរសាច់ប្រាក់រំពឹង ទុក និងពេលវេលាដែលកន្លងផុត។ ការវាយតម្លៃហានិភ័យឥណទាននៃផលបត្រទ្រព្យសកម្មមួយ តម្រូវឱ្យមានការប៉ាន់ស្មាន បន្ថែមទៀត ដូចជា លទ្ធភាពនៃការមិនសងប្រាក់នៃអនុបាតការខាតបង់ពាក់ព័ន្ធ និងការមិនសងប្រាក់ទៅវិញទៅមករវាងភាគី ដៃគូ។ ធនាគារវាស់វែងហានិភ័យឥណទាន ដោយប្រើប្រាស់នៃការមិនសងប្រាក់ (PD) ចំនួនដែលមានហានិភ័យមិនសង (EAD) និងការខាតបង់នៅពេលមិនមានការសងប្រាក់ (LGD) ក្នុងការវាស់វែងការខាតបង់ឥណទានរំពឹងទុក (ECL) ក្រោម CIFRS ១។

ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល និងធនាគារផ្សេងៗ ត្រូវបានចាត់ទុកថាមានហានិភ័យឥណទានតិចតួច។ ចំណាត់ថ្នាក់ឥណទាននៃទ្រព្យសកម្មទាំងនេះ ត្រូវបានតាមដានដើម្បីស្វែងរកការថយចុះតម្លៃនៃឥណទាន។ ការវាស់វែងការថយ ចុះតម្លៃត្រូវបានកំណត់ត្រឹមការខាតបង់ឥណទានរំពឹងទុក១២ខែ។ ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗដែលត្រូវបានវាស់វែងតាមថ្លៃ ដើមដករំលស់ ត្រូវបានតាមដានដើម្បីស្វែងរកការថយចុះចំណាត់ថ្នាក់ឥណទានរបស់វា ហើយការវាស់វែងការថយចុះតម្លៃគឺ អនុវត្តតាមវិធីសាស្ត្រប្រើដំណាក់កាល ដូចបានពណ៌នាក្នុងកំណត់សម្គាល់ ៣១.១ (គ)។

(ខ) ការគ្រប់គ្រងកម្រិតហានិភ័យ និងគោលការណ៍បន្ថយហានិភ័យ

ធនាគារធ្វើប្រតិបត្តិការ និងផ្តល់ឥណទាន និងបុរេប្រទានជូនអតិថិជនជាឯកត្តជន ឬសហគ្រាសនានាក្នុងព្រះរាជាណាចក្រកម្ពុជា។ ធនាគារគ្រប់គ្រងកម្រិតហានិភ័យ និងផ្តោតការយកចិត្តទុកដាក់លើហានិភ័យឥណទាន នៅពេលដែលហានិភ័យត្រូវបានរកឃើញ។

ធនាគារបានប្រើប្រាស់គោលការណ៍ និងការអនុវត្តជាច្រើន ដើម្បីកាត់បន្ថយហានិភ័យឥណទាន។ គោលការណ៍ដែលមានប្រសិទ្ធភាពបំផុតក្នុងចំណោមគោលការណ៍ទាំងអស់នេះ គឺការធានាដោយដាក់វត្ថុបញ្ចាំលើឥណទាន និងបុរេប្រទានអតិថិជនដែលជាការអនុវត្តទូទៅ។ ធនាគារអនុវត្តគោលការណ៍ណែនាំស្តីពីការទទួលយកនូវចំណាត់ថ្នាក់ជាក់លាក់នៃវត្ថុបញ្ចាំ ឬការកាត់បន្ថយហានិភ័យឥណទាន។ ប្រភេទនៃវត្ថុបញ្ចាំសំខាន់ៗដើម្បីធានាឥណទាន និងបុរេប្រទានអតិថិជន មានដូចជា៖

- វត្ថុបញ្ចាំជាទ្រព្យសម្បត្តិក្នុងលក្ខណៈជាលំនៅដ្ឋាន (មានដីធ្លី អគារ និងទ្រព្យសម្បត្តិផ្សេងៗ) និង
- សាច់ប្រាក់ក្នុងទម្រង់ជាប្រាក់បញ្ញើមានលក្ខខណ្ឌ ប្រសិនបើមាន។

(គ) គោលការណ៍ការថយចុះតម្លៃ (ការខាតបង់ឥណទានរំពឹងទុក)

ការវាស់វែងសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក ក្រោមវិធីសាស្ត្របីដំណាក់កាលរបស់ CIFRS ៩ គឺដើម្បីកត់ត្រាសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុកពេញមួយអាយុកាល ចំពោះឧបករណ៍ហិរញ្ញវត្ថុដែលមានកំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីការកត់ត្រាលើកដំបូង ឬឧបករណ៍ហិរញ្ញវត្ថុដែលមានការថយចុះតម្លៃឥណទាននាកាលបរិច្ឆេទរាយការណ៍។ ឧបករណ៍ហិរញ្ញវត្ថុដែលមិនទាន់មានការថយចុះតម្លៃត្រូវឱ្យកត់សម្គាល់ក្នុងហានិភ័យឥណទាន នឹងត្រូវបានកត់ត្រាក្នុងសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក១២ខែ។

ក្រោមវិធីសាស្ត្របីដំណាក់កាល ឧបករណ៍ហិរញ្ញវត្ថុត្រូវបានបែងចែកជាបីដំណាក់កាល អាស្រ័យទៅតាមបម្រែបម្រួលដែលពាក់ព័ន្ធនៅក្នុងហានិភ័យឥណទាន។

- ដំណាក់កាលទី១ រួមមានឧបករណ៍ហិរញ្ញវត្ថុដែលមិនមានកំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីការកត់ត្រាលើក ដំបូង និងមិនមានការថយចុះតម្លៃឥណទាននាកាលបរិច្ឆេទរាយការណ៍។ ចំពោះទ្រព្យសកម្មទាំងនេះ ត្រូវបានកត់ត្រាក្នុងសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក១២ខែ។
- ដំណាក់កាលទី២ រួមមានឧបករណ៍ហិរញ្ញវត្ថុដែលមានកំណើនហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីការកត់ត្រាលើកដំបូង ប៉ុន្តែមិនមានភស្តុតាងជាក់ស្តែងបង្ហាញថាមានការថយចុះតម្លៃ។ ចំពោះទ្រព្យសកម្មទាំងនេះ ត្រូវបានកត់ត្រាក្នុងសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុកពេញមួយអាយុកាល។
- ដំណាក់កាលទី៣ រួមមានឧបករណ៍ហិរញ្ញវត្ថុដែលមានភស្តុតាងជាក់ស្តែងបង្ហាញថាមានការថយចុះតម្លៃ នាកាលបរិច្ឆេទរាយការណ៍។ ចំពោះទ្រព្យសកម្មទាំងនេះ ត្រូវបានកត់ត្រាក្នុងសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុកពេញមួយអាយុកាល។
- ការទិញទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះតម្លៃឥណទាន ឬទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះតម្លៃឥណទានពីដំបូង គឺជាទ្រព្យសកម្មហិរញ្ញវត្ថុទាំងឡាយណាដែលមានការថយចុះតម្លៃឥណទានចាប់តាំងពីការកត់ត្រាលើកដំបូង។ សំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក តែងតែត្រូវបានវាស់វែងតាមមូលដ្ឋានពេញមួយអាយុកាល (ដំណាក់កាលទី៣)។

ការវិនិច្ឆ័យ និងការសន្មតសំខាន់ៗដែលធនាគារបានអនុវត្តក្នុងការប្រឈមនឹងតម្រូវការនានារបស់ស្តង់ដារក្នុងការវាស់វែងសំវិធានធន មានដូចខាងក្រោម៖

(i) កំណើនហានិភ័យឥណទានជាសារវន្ត - significant increase in credit risk ('SICR')

ការប៉ាន់ស្មាន SICR គឺជាការវិភាគពហុកត្តា និងការវិភាគជាប្រចាំ អាស្រ័យទៅលើការរួមបញ្ចូលគ្នារវាងព័ត៌មានផ្នែកបរិមាណ និង/ឬ គុណភាព។ ដើម្បីកំណត់ថាតើហានិភ័យនៃការមិនសងប្រាក់ចំពោះឥណទាន/ហិរញ្ញប្បទាន បានកើនឡើងគួរឱ្យកត់សម្គាល់ឬទេចាប់តាំងពីការកត់ត្រាលើកដំបូងមក គេយកហានិភ័យនៃការមិនសងប្រាក់នាពេលបច្ចុប្បន្ន ប្រៀបធៀបជាមួយនឹងហានិភ័យនៃការមិនសងប្រាក់នាពេលកត់ត្រាលើកដំបូង។ អ្នកខ្ចីប្រាក់ដែលត្រូវបានចាត់ទុកថាមានកំណើន

ហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីការកត់ត្រាលើកដំបូង ប្រសិនបើលក្ខខណ្ឌរបស់គាត់ ស្របទៅតាមលក្ខណៈ វិនិច្ឆ័យណាមួយដូចខាងក្រោម៖

- ហួសកាលកំណត់សង ៣០ថ្ងៃ ទៅតាមកាលវិភាគសងប្រាក់ក្នុងកិច្ចសន្យាចំពោះឥណទានរយៈពេលខ្លី និង
- ហួសកាលកំណត់សង៩០ថ្ងៃ ទៅតាមកាលវិភាគសងប្រាក់ក្នុងកិច្ចសន្យា ចំពោះឥណទានរយៈពេលវែង។

(ii) និយមន័យនៃការមិនសងប្រាក់ និងការថយចុះតម្លៃឥណទាន

ស្របតាមការគ្រប់គ្រងហានិភ័យឥណទានផ្ទៃក្នុងរបស់ធនាគារ ដែលមានសង្គតិភាពជាមួយនឹងនិយមន័យរបស់ធនាគារ កណ្តាលស្តីពីការមិនសងប្រាក់ ដែលមានចែងក្នុងប្រកាសលេខ ៨៧-០១៧-៣៤៤ប្រ.ក ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ និងសភាពណែនាំលេខ ៨៧-០១៨-០០១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពី “ការធ្វើចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ុយអែរមិន” ធនាគារកំណត់ថា ឧបករណ៍ហិរញ្ញវត្ថុមួយស្ថិតក្នុងចំណាត់ថ្នាក់មិនសងប្រាក់ និងមានការ ថយចុះតម្លៃឥណទាន នៅពេលដែលឧបករណ៍ហិរញ្ញវត្ថុនោះស្របទៅតាមលក្ខណៈវិនិច្ឆ័យណាមួយ ដូចខាងក្រោម៖

- ប្រាក់ដើម ឬការប្រាក់ ឬទាំងប្រាក់ដើម និងការប្រាក់នៃឥណទាន ហួសកំណត់សងលើសពី ៣០ថ្ងៃ ចំពោះឥណទាន រយៈពេលខ្លី និងហួសកំណត់សងលើសពី ៩០ថ្ងៃ ចំពោះឥណទានរយៈពេលវែង។ ក្នុងករណីហ្វាស៊ីលីតឺរដ្ឋបាល (ឧ. ឥណទានវិបារូបន៍) ហ្វាស៊ីលីតឺត្រូវបានចាត់ថ្នាក់ថាមានការថយចុះតម្លៃ នៅពេលដែលចំនួនទឹកប្រាក់ដែលនៅមិន ទាន់ទូទាត់ នៅសល់លើសពីកម្រិតដែលបានអនុម័ត ក្នុងរយៈពេល៩០ថ្ងៃ ឬលើសក្នុងថ្ងៃបន្តបន្ទាប់។ ដើម្បីបញ្ជាក់ ពីរយៈពេលនៃបំណុលដែលនៅជំពាក់ មានដូចខាងក្រោម៖
 - (1) ការទូទាត់សងតាមគ្រានីមួយៗ ត្រូវធ្វើឡើងឱ្យគ្រប់ចំនួន។ ការទូទាត់សងតែមួយចំណែកនៃការសងតាមគ្រា ត្រូវចាត់ទុកជាការសងយឺត។
 - (2) នៅពេលដែលការបង់សងឥណទានត្រូវបានផ្អាកឬពន្យារ អាស្រ័យទៅតាមការចេចា និងការរៀបចំឥណទាន ឡើងវិញ នោះការកំណត់រយៈពេលនៃបំណុលដែលនៅជំពាក់ នឹងត្រូវបានដកចេញពីរយៈពេលនៃការផ្អាកឬ ពន្យារនោះ។ ការផ្អាកឬពន្យារមិនត្រូវលើសពីរយៈពេល ៦ខែទេ គិតចាប់ពីកាលបរិច្ឆេទនៃពាក្យស្នើសុំផ្អាកឬ ពន្យាររបស់អ្នកជាប់កាតព្វកិច្ច/ភាគីដៃគូ។
 - (3) នៅពេលដែលការបង់សងប្រាក់ត្រូវបានរៀបចំឡើងវិញ ក្នុងចន្លោះពេល៩០ថ្ងៃ ឬយូរជាងនេះ នោះឥណទាន ត្រូវបានចាត់ថ្នាក់ថាមានការថយចុះតម្លៃ នៅពេលដែលការមិនសងប្រាក់បានកើតឡើង លុះត្រាតែវាមិនមាន បង្ហាញពីចំណុចខ្សោយណាមួយ ដែលអាចបណ្តាលឱ្យវាត្រូវបានចាត់ថ្នាក់អាស្រ័យទៅតាមគោលការណ៍ ចំណាត់ថ្នាក់ហានិភ័យឥណទាន។
- ឥណទានត្រូវបានដាក់ដោយបង្ខំក្នុងចំណាត់ថ្នាក់ថយចុះតម្លៃ អាស្រ័យទៅតាមហេតុផលជាច្រើនដូចជា ការក្លែង ប្លែង ផលវិបាកផ្នែកហិរញ្ញវត្ថុជាសារវន្តជាដើម។ ក្នុងព្រឹត្តិការណ៍ដែលឥណទានមិនស្ថិតក្នុងការមិនសងប្រាក់ ឬមិន ហួសកំណត់សង ប៉ុន្តែត្រូវបានដាក់ដោយបង្ខំក្នុងចំណាត់ថ្នាក់ថយចុះតម្លៃ ឥណទាននោះត្រូវបានចាត់ថ្នាក់ថាមាន ការថយចុះតម្លៃ អាស្រ័យទៅតាមការអនុម័តរបស់គណៈកម្មាធិការឥណទាន។
- ការរៀបចំ និងការកំណត់កាលវិភាគហ្វាស៊ីលីតឺឥណទានមួយឡើងវិញ ពាក់ព័ន្ធនឹងការកែប្រែរយៈពេល និងលក្ខខណ្ឌ បង់ប្រាក់លើកដំបូងនៃហ្វាស៊ីលីតឺឥណទាន អាស្រ័យទៅតាមកំណើននៃហានិភ័យឥណទានរបស់អ្នកជាប់កាតព្វ កិច្ច/ភាគីដៃគូ។
- ក្នុងករណីដែលអ្នកជាប់កាតព្វកិច្ច/ភាគីដៃគូមានឥណទានច្រើនជាមួយធនាគារ ហើយមានការអនុវត្តកាតព្វកិច្ចការ សងប្រាក់គ្នាទៅវិញទៅមក (cross default obligation applies) នោះតម្រូវឱ្យមានការប៉ាន់ស្មានសំវិធានធន ក្រោមការមិនសងប្រាក់នៃកាតព្វកិច្ចបំណុលមួយ ដែលធ្វើឱ្យមានការមិនសងប្រាក់នៃកាតព្វកិច្ចបំណុលមួយផ្សេង ទៀត (ការមិនសងប្រាក់ឆ្លងគ្នា)។ ក្នុងករណីមិនមានឃ្លាដែលចែងពីសិទ្ធិដើម្បីទាមទារការទូទាត់សងនោះ ការវាយ តម្លៃសំវិធានធន ចាំបាច់ត្រូវធ្វើឡើងចំពោះឥណទានក្នុងកម្រិតជិតជំនួសឱ្យកម្រិតអ្នកជាប់កាតព្វកិច្ច/ភាគីដៃ គូជាមួយ។
- គណនីដែលត្រូវជម្រះចេញពីបញ្ជី។

(iii) ការវាស់វែង (ECL - លទ្ធផលវិធីសាស្ត្រក្នុងការសន្មត និងការប៉ាន់ស្មាន)

ECL ត្រូវបានវាស់វែងតាមមូលដ្ឋាន ១២ខែ ឬតាមមូលដ្ឋានពេញមួយអាយុកាល អាស្រ័យទៅតាមកំណើនហានិភ័យ ឥណទានជាសារវន្តដែលបានកើតឡើង ចាប់តាំងពីការកត់ត្រាលើកដំបូង ឬប្រសិនបើទ្រព្យសកម្មមួយត្រូវបានចាត់ទុកថា មានការថយចុះតម្លៃឥណទាន។ ECL ត្រូវបានវាយតម្លៃ និងវាស់វែងតាមមូលដ្ឋានប្រមូលផ្តុំ។

ចំពោះការវាយតម្លៃជាក្រុម ECL ត្រូវបានកំណត់ដោយធ្វើការប៉ាន់ស្មាន PD, LGD និង EAD សម្រាប់ខែបន្ទាប់ក្នុងអនាគត និងសម្រាប់ផ្នែករួម។ ធាតុទាំងបីនេះត្រូវបានគុណបញ្ចូលគ្នាដើម្បីគណនា ECL សម្រាប់ឆ្នាំនីមួយៗក្នុងពេលអនាគត ដែលបន្ទាប់មកវាត្រូវបានធ្វើអប្បបរមាត្រូវទៅវិញនាកាលបរិច្ឆេទវាយការណ៍ និងត្រូវបានបូកបញ្ចូលគ្នាវិញ។ អត្រា អប្បបរមាដែលត្រូវបានប្រើក្នុងការគណនា ECL គឺជាអត្រាការប្រាក់មានប្រសិទ្ធភាពដំបូង ឬអត្រាដែលប្រហាក់ប្រហែល។

ប្រូបាប៊ីលីតេនៃការមិនសងប្រាក់ (Probability of Default)

PD គឺជាលទ្ធភាពដែលអតិថិជនម្នាក់មិនសងប្រាក់ចំពោះកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួន ក្នុងរយៈពេល១២ខែបន្ទាប់ (PD ១២ខែ) ឬក្នុងរយៈពេលពេញមួយអាយុកាលដែលនៅសល់ (PD ពេញមួយអាយុកាល) របស់កាតព្វកិច្ចនោះ។

PD ពេញមួយអាយុកាល ត្រូវបានបង្កើតឡើងដោយអនុវត្តទម្រង់កាលផុតកំណត់រហូតដល់ PD ១២ខែនៃពេលបច្ចុប្បន្ន។ ទិន្នន័យផុតកំណត់ពិនិត្យមើលទៅលើរបៀបដែលការមិនសងប្រាក់ ត្រូវបានចាប់ផ្តើមបង្កើតឡើងចំពោះ portfolio មួយ ចាប់ពីចំណុចកត់ត្រាដំបូង និងពេញមួយអាយុកាលនៃឥណទាននោះ។ ទិន្នន័យផុតកំណត់អាស្រ័យទៅលើទិន្នន័យ ដែលត្រូវបានអង្កេតក្នុងគ្រាកន្លងមក និងត្រូវបានសន្មតថាមានភាពដូចគ្នាចំពោះទ្រព្យសកម្មទាំងអស់ដែលស្ថិតនៅ ក្នុងទម្រង់នោះ ហើយវាត្រូវបានគាំទ្រដោយការវិភាគដែលបានធ្វើក្នុងគ្រាកន្លងមក។

ចំនួនដែលមានហានិភ័យមិនសង (Exposure at Default)

EAD គឺជាចំនួនទឹកប្រាក់សរុបដែលធនាគារមានហានិភ័យ នៅពេលដែលអ្នកខ្ចីប្រាក់មិនសងប្រាក់ដែលនៅជំពាក់។

EAD ១២ខែ ឬ ពេញមួយអាយុកាល ត្រូវបានកំណត់អាស្រ័យទៅតាមទិន្នន័យការបង់ប្រាក់រំពឹងទុក ដែលមានភាពខុស គ្នាអាស្រ័យទៅតាមប្រភេទផលិតផល។

- ចំពោះផលិតផលដែលត្រូវដកវិលវិល និងឥណទានដែលត្រូវសងប្រាក់ទាំងស្រុង គឺអាស្រ័យទៅលើការសងប្រាក់ក្នុង កិច្ចសន្យាដែលអ្នកខ្ចីប្រាក់នៅជំពាក់ ក្នុងរយៈពេល១២ខែ ឬ រយៈពេលផុតកំណត់ដែលនៅសល់។
- ចំពោះផលិតផលរង្វិលជុំ ហានិភ័យនៃការមិនសងប្រាក់ ត្រូវបានព្យាករដោយយកសមតុល្យទឹកប្រាក់ដែលបានដក នាពេលបច្ចុប្បន្ន និងបូកបន្ថែម " កត្តាបង្វិលឥណទាន " ដែលអនុញ្ញាតឱ្យមានការរំពឹងលើការដកប្រាក់លើកម្រិត ដែលនៅសល់គិតដល់ពេលដែលមានហានិភ័យមិនសង។

ការខាតបង់នៅពេលដែលមិនមានការសងប្រាក់ (Loss Given Default)

LGD គឺជាការរំពឹងទុករបស់ធនាគារអំពីកំណើននៃការខាតបង់ចំពោះហានិភ័យនៃការមិនសងប្រាក់។ LGD មានភាព ខុសប្លែកគ្នាអាស្រ័យទៅតាមប្រភេទភាគីដៃគូ ប្រភេទ និងអតីតភាពនៃសំណង និងទ្រព្យបញ្ចាំដែលមាន ឬការគាំទ្រឥណ ទានផ្សេងៗ។ LGD ត្រូវបានបង្ហាញដោយភាគរយនៃការខាតបង់ក្នុងមួយឯកតាហានិភ័យនាចំណុចពេលមិនសងប្រាក់ (EAD)។ LGD ត្រូវបានគណនាទាំងចំពោះរយៈពេល១២ខែ និងរយៈពេលពេញមួយអាយុកាល។ LGD គឺជាភាគរយនៃ ការខាតបង់ដែលរំពឹងថាត្រូវបានបង្កើតឡើង ប្រសិនបើមានការមិនសងប្រាក់កើតឡើងលើរយៈពេលពេញមួយអាយុកាល រំពឹងទុកដែលនៅសល់របស់ឥណទាន។

ដោយសារមិនមានទិន្នន័យក្នុងគ្រាមុនគ្រប់គ្រាន់សម្រាប់ការសិក្សាលើ LGD និងមិនមានទិន្នន័យដែលអាចអង្កេតបាន លើទីផ្សារនៅក្នុងប្រទេសកម្ពុជា ធនាគារបានវាយតម្លៃថាវាមានភាពសមស្របក្នុងការកំណត់យក LGD ១០% សម្រាប់ ហ្វាស៊ីលីតធីដែលមានការធានាដោយប្លង់រ៉េង និង LGD ២០% សម្រាប់ហ្វាស៊ីលីតធីដែលមានការធានាដោយប្លង់ទន់ និង ១០០% សម្រាប់ហ្វាស៊ីលីតធីដែលមិនមានការធានា។

ការសន្មតដែលជាមូលដ្ឋានសម្រាប់ការគណនា ECL ត្រូវបានតាមដាន និងត្រួតពិនិត្យជាបន្តបន្ទាប់។ មិនមានការប្រែប្រួលជាសារវន្តណាមួយចំពោះវិធីសាស្ត្រនៃការប៉ាន់ស្មាន ឬការសន្មតជាក់លាក់ណាមួយ ត្រូវបានធ្វើឡើងក្នុងការិយបរិច្ឆេទរបាយការណ៍នេះទេ។

(iv) ព័ត៌មាននាពេលអនាគតដែលត្រូវបានបញ្ចូលទៅក្នុងគំរូ ECL

ការគណនា ECL ត្រូវបានបញ្ចូលនូវព័ត៌មាននាពេលអនាគត។ ធនាគារបានអនុវត្តការវិភាគក្នុងគ្រាមុន និងបានកត់សម្គាល់នូវធាតុអថេរផ្នែកសេដ្ឋកិច្ចសំខាន់ៗដែលមានផលប៉ះពាល់លើហានិភ័យឥណទាន និងការខាតឥណទានរំពឹងទុកសម្រាប់ portfolio នីមួយៗ។

ធាតុអថេរផ្នែកសេដ្ឋកិច្ចសំខាន់ៗ និងផលប៉ះពាល់ពាក់ព័ន្ធរបស់វាចំពោះ PD មានភាពខុសប្លែកគ្នាទៅតាមឧបករណ៍ហិរញ្ញវត្ថុ។ ការវិនិច្ឆ័យរបស់អ្នកឯកទេស ក៏ត្រូវបានអនុវត្តនៅក្នុងដំណើរការនេះផងដែរ។ ការព្យាករក្នុងគ្រាកន្លងមកចំពោះធាតុអថេរផ្នែកសេដ្ឋកិច្ចទាំងនេះ ("សេណារីយ៉ូសេដ្ឋកិច្ចមូលដ្ឋាន") ត្រូវបានដកស្រង់ប្រកបដោយការស្រាវជ្រាវខាងក្រៅ។ ផលប៉ះពាល់នៃធាតុអថេរផ្នែកសេដ្ឋកិច្ចទាំងនេះចំពោះ PD ត្រូវបានកំណត់ដោយការអនុវត្តការវិភាគស្ថិតិត្រូវច្បាប់ថយក្រោយដើម្បីស្វែងយល់អំពីប្រែប្រួលនៃផលប៉ះពាល់នៅក្នុងធាតុអថេរទាំងនេះ ដែលធ្លាប់មានប្រវត្តិអត្រាមិនសងប្រាក់ នៅពេលដែល LGD ផ្អែកលើការកំណត់របស់ធនាគារនៃការកាត់បន្ថយវត្ថុបញ្ចាំ និង EAD គឺផ្អែកលើទម្រង់ការទូទាត់រំពឹងទុក។

បន្ថែមពីលើសេណារីយ៉ូដែលពឹងផ្អែកលើសេដ្ឋកិច្ច ធនាគារពិចារណាទៅលើលទ្ធភាពនៃសេណារីយ៉ូផ្សេងៗទៀត ជាមួយនឹងការការព្រឹត្តិសេណារីយ៉ូ។ ចំនួននៃសេណារីយ៉ូផ្សេងៗដែលត្រូវបានប្រើប្រាស់ ត្រូវបានកំណត់ដោយពឹងផ្អែកលើការវិភាគប្រភេទផលិតផលនីមួយៗ ដើម្បីធានាថាមិនមាន non-linearities។ ចំនួនសេណារីយ៉ូ និងលទ្ធផលសន្មតរបស់វា ត្រូវបានវាយតម្លៃនៅរៀងរាល់កាលបរិច្ឆេទរបាយការណ៍នីមួយៗ។ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ធនាគារបានសន្និដ្ឋានថាមានសេណារីយ៉ូចំនួនបីដែលចាប់បាន non-linearities យ៉ាងសមស្រប។ ការច្នៃសេណារីយ៉ូត្រូវបានកំណត់ដោយការផ្តុំបញ្ចូលគ្នានៃការវិភាគស្ថិតិត្រូវច្បាប់ និងការវិនិច្ឆ័យរបស់អ្នកជំនាញខាងផ្នែកឥណទាន ដោយគិតទៅលើលទ្ធភាពដែលអាចកើតមានឡើងមួយចំនួនដែលមានសេណារីយ៉ូនីមួយៗជាតំណាង។

ជាមួយនឹងការព្យាករផ្នែកសេដ្ឋកិច្ច ការធ្វើគម្រោង និងលទ្ធភាពដែលអាចកើតមានឡើងនានា គឺប្រឈមនឹងភាពមិនច្បាស់លាស់ពាក់ព័ន្ធក្នុងកម្រិតខ្ពស់ ដូចនេះ លទ្ធផលជាក់ស្តែងអាចមានភាពខុសគ្នាជាសារវន្តពីការធ្វើគម្រោងទាំងនេះ។ ធនាគារពិចារណាទៅលើការព្យាករណ៍ទាំងនេះ ដើម្បីបង្ហាញពីការប៉ាន់ស្មានល្អបំផុតទៅលើលទ្ធភាពដែលអាចកើតមានឡើង និងបានធ្វើការវិភាគទៅលើ non-linearities និងភាពមិនស៊ីមេទ្រីគ្នានៃ portfolios ខុសៗគ្នារបស់ធនាគារដើម្បីកំណត់ថាសេណារីយ៉ូដែលត្រូវបានជ្រើសរើស គឺជាតំណាងដ៏សមស្របចំពោះសេណារីយ៉ូនានាដែលអាចកើតមានឡើង។

ការសន្មតធាតុអថេរម៉ាក្រូសេដ្ឋកិច្ច

ការសន្មតដំណាច់ការិយបរិច្ឆេទជាសារវន្តបំផុត ដែលត្រូវបានប្រើប្រាស់សម្រាប់ការប៉ាន់ស្មាន ECL គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ត្រូវបានបង្ហាញដូចខាងក្រោម។ សេណារីយ៉ូ "មូលដ្ឋាន" "ល្អបំផុត" និង "អាក្រក់បំផុត" ត្រូវបានប្រើប្រាស់សម្រាប់ portfolios ទាំងអស់។

	៣១ ធ្នូ ២០១៨				
	២០១៩	២០២០	២០២១	២០២២	២០២៣
ការវិនិយោគថេរដុល					
មូលដ្ឋាន	៨,២០	៨,១០	៨,៣០	៨,៤០	៨,៤០
ល្អបំផុត	៩,៨៤	៩,៧២	៩,៩៦	១០,០៨	១០,០៨
អាក្រក់បំផុត	៦,៥៦	៦,៤៨	៦,៦៤	៦,៧២	៦,៧២

ការវិនិយោគថវិកា

មូលដ្ឋាន

ល្អបំផុត

អាក្រក់បំផុត

៣១ ធ្នូ ២០១៩				
២០២០	២០២១	២០២២	២០២៣	២០២៤
៨,១០	៨,៣០	៨,៤០	៨,៤០	៨,៤០
៩,៧២	៩,៩៦	១០,០៨	១០,០៨	១០,០៨
៦,៤៨	៦,៦៤	៦,៧២	៦,៧២	៦,៧២

ការឡើងដែលត្រូវបានកំណត់ចំពោះសេណារីយ៉ូសេដ្ឋកិច្ចនីមួយៗ គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៨ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ មានដូចខាងក្រោម៖

	ការឡើង portfolios ទាំងអស់
មូលដ្ឋាន	៥០%
ល្អបំផុត	៤៩%
អាក្រក់បំផុត	១%
	១០០%

ចំពោះការពិចារណាទៅលើអនាគតផ្សេងៗទៀត ដែលមិនត្រូវបានដាក់បញ្ចូលទៅក្នុងសេណារីយ៉ូខាងលើដូចជា ផលប៉ះពាល់ដោយបទប្បញ្ញត្តិ បម្រែបម្រួលផ្លូវច្បាប់ ឬ នយោបាយ ក៏ត្រូវបានយកពិចារណាដែរ ប៉ុន្តែវាមិនត្រូវបានចាត់ទុកថា មានផលប៉ះពាល់ជាសារវន្តទេ ដូចនេះមិនមាននិយ័តកម្មត្រូវបានធ្វើឡើងចំពោះ ECL ដោយសារកត្តាទាំងនេះទេ។ វាត្រូវបានត្រួតពិនិត្យ និងតាមដានចំពោះភាពសមស្របរបស់វាជាបន្តបន្ទាប់។

ការវិភាគភាពប្រែប្រួល Sensitivity analysis

ការសន្មតដែលមានភាពជាសារវន្តបំផុតដែលធ្វើឱ្យប៉ះពាល់ដល់សំវិធានធន ECL គឺ “ការវិនិយោគថវិកាដែលវាធ្វើឱ្យ មានផលប៉ះពាល់ជាសារវន្តលើលទ្ធភាព របស់អ្នកជាប់កាតព្វកិច្ច ក្នុងការបំពេញការសងប្រាក់ទៅតាមកិច្ចសន្យា ក៏ដូចជា ដំណើរការអាជីវកម្ម និងតម្លៃនៃវត្ថុបញ្ចាំរបស់ពួកគេ។

បម្រែបម្រួល ECL គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដែលអាចកើតមានដោយសារការប្រែប្រួលប៉ារ៉ាម៉ែត្រដ៏សមហេតុផល ខុសពីការសន្មតជាក់ស្តែង ដែលត្រូវបានប្រើប្រាស់ក្នុងការសន្មតធាតុអថេរសេដ្ឋកិច្ចរបស់ ធនាគារ មានដូចខាងក្រោម៖

	ECL ដុល្លារអាមេរិក
ការវិនិយោគថវិកា	
អត្រាប្រចាំឆ្នាំមានការកើនឡើងចំនួន ២០%	១.៧៨០.៩៣២
មិនមានការប្រែប្រួល	២.២៦៧.៦៥៧
អត្រាប្រចាំឆ្នាំមានការថយចុះចំនួន ២០%	២.៧៥៣.១៨០

(v) ការដាក់ហានិភ័យជាក្រុម ចំពោះ ECL ដែលត្រូវបានវាស់វែងតាមមូលដ្ឋានប្រមូលផ្តុំ

ចំពោះសំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក ដែលយកគំរូតាមមូលដ្ឋានប្រមូលផ្តុំ ការប្រមូលផ្តុំហានិភ័យត្រូវបានធ្វើឡើងតាមមូលដ្ឋាននៃលក្ខណៈហានិភ័យជាមួយ ក៏ធ្វើបែបនេះហានិភ័យដែលស្ថិតនៅក្នុងក្រុមតែមួយ គឺមានភាពដូចគ្នា។

ក្នុងការដាក់ជាក្រុម តម្រូវឱ្យមានព័ត៌មានគ្រប់គ្រាន់សម្រាប់ក្រុម ដើម្បីអាចប្រមូលស្ថិតិបាន។ ប្រសិនបើមិនមានព័ត៌មានផ្ទៃក្នុងគ្រប់គ្រាន់ទេ នោះធនាគារបានពិចារណាទៅលើទិន្នន័យគោលខាងក្នុង/ខាងក្រៅបន្ថែម ដើម្បីប្រើប្រាស់សម្រាប់ការធ្វើគំរូ។

ភាពសមស្របក្នុងការដាក់ជាក្រុម ត្រូវបានតាមដាន និងត្រួតពិនិត្យតាមមូលដ្ឋានប្រចាំការិយបរិច្ឆេទ ដោយផ្អែកហានិភ័យឥណទាន។

(vi) គោលការណ៍ជម្រះចេញពីបញ្ជី

ជាទូទៅ ការជម្រះចេញពីបញ្ជីត្រូវបានធ្វើឡើងនៅពេលដែលសកម្មភាពនានាក្នុងការប្រមូលប្រាក់ ត្រូវបានធ្វើឡើងគ្រប់មធ្យោបាយរួចហើយ ឬនៅពេលដែលការប្រមូលប្រាក់បន្ថែមទៀតមិនអាចធ្វើទៅបាន ឬមិនអាចទទួលយកបានដោយភាពសមស្រប។ នៅពេលដែលឥណទាន ឬឧបករណ៍បំណុលត្រូវបានចាត់ទុកថាមិនអាចប្រមូលបាន វាត្រូវបានជម្រះចេញពីបញ្ជីក្នុងគណនីសំវិធានធន ឬគណនីថយចុះតម្លៃដែលពាក់ព័ន្ធ។ ឥណទាននោះត្រូវបានជម្រះចេញពីបញ្ជីទាំងស្រុង ឬត្រូវបានជម្រះចេញពីបញ្ជីមួយផ្នែក បន្ទាប់ពីគិតពិចារណាទៅលើតម្លៃដែលអាចលក់បានជាក់ស្តែងរបស់ទ្រព្យបញ្ចាំ (ប្រសិនបើមាន) និងនៅពេលដែលការវិនិច្ឆ័យរបស់គណៈគ្រប់គ្រងយល់ឃើញថា មិនមានលទ្ធភាពក្នុងការប្រមូលប្រាក់មកវិញទេ។ ឥណទានដែលត្រូវជម្រះចេញពីបញ្ជីទាំងអស់ ត្រូវតែមានការអនុម័តដោយក្រុមប្រឹក្សាភិបាល ឬអាជ្ញាធរដែលបានទទួលសិទ្ធិ។

(vii) ការកែប្រែឥណទានឡើងវិញ

ជួនកាលធនាគារបានចាត់ទុកឡើងវិញ ឬបានកែប្រែលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យានៃឥណទានអតិថិជនឡើងវិញ។ នៅពេលដែលមានហេតុការណ៍នេះកើតឡើង ធនាគារវាយតម្លៃថា តើខ្លឹមសារនៃលក្ខខណ្ឌថ្មីមានភាពខុសគ្នាជាសារវន្តពីលក្ខខណ្ឌដំបូងឬទេ។ ធនាគារធ្វើបែបនេះ ដោយគិតពិចារណាទៅលើកត្តាផ្សេងៗក្នុងចំណោមកត្តាជាច្រើន ដូចខាងក្រោម៖

- ប្រសិនបើអ្នកខ្ចីប្រាក់មានផលវិបាកផ្នែកហិរញ្ញវត្ថុ ហើយការកែប្រែពិតជាអាចជួយកាត់បន្ថយលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យាឱ្យនៅត្រឹមចំនួនដែលអ្នកខ្ចីប្រាក់រំពឹងថាមានលទ្ធភាពបង់ប្រាក់។
- ថាតើមានលក្ខខណ្ឌថ្មីសំខាន់ៗត្រូវបានណែនាំ ដូចជាការបែងចែកប្រាក់ចំណេញ/ផលចំណេញដែលផ្អែកលើមូលធនដែលមានផលប៉ះពាល់ជាសារវន្តលើទិន្នន័យហានិភ័យរបស់ឥណទាននោះ។
- ការពន្យារពេលឥណទានជាក់លាក់ នៅពេលដែលអ្នកខ្ចីប្រាក់មិនមានផលវិបាកផ្នែកហិរញ្ញវត្ថុ។
- ការប្រែប្រួលអត្រាការប្រាក់ជាក់លាក់
- ការផ្លាស់ប្តូរប្រភេទរូបិយប័ណ្ណរបស់ឥណទាន
- ការដាក់បញ្ចូលទ្រព្យបញ្ចាំ ការធានាផ្សេងៗឬការពង្រីកទំហំឥណទានដែលមានផលប៉ះពាល់ជាសារវន្តលើហានិភ័យនៃឥណទាននោះ

បន្ទាប់ពីបានធ្វើការកែប្រែរួចហើយ ហានិភ័យនៃការមិនសងប្រាក់ពាក់ព័ន្ធនឹងឥណទានទាំងនេះ ត្រូវបានវាយតម្លៃនាកាលបរិច្ឆេទរបាយការណ៍ និងត្រូវបានរៀបរៀងជាមួយនឹងហានិភ័យក្រោមលក្ខខណ្ឌដើមនៅពេលកត់ត្រាដំបូង នៅពេលដែលការកែប្រែមិនមានភាពជាសារវន្ត ហើយមិនបណ្តាលឱ្យមានការឈប់កត់ត្រាឥណទានដំបូង។ ធនាគារតាមដានដំណើរការទ្រព្យសកម្មដែលបានកែប្រែជាបន្តបន្ទាប់។ ធនាគារអាចកំណត់ថាហានិភ័យឥណទាន ត្រូវបានកែលម្អគួរឱ្យកត់សម្គាល់បន្ទាប់ពីការរៀបចំឡើងវិញរួច ដូចនេះទ្រព្យសកម្មនោះត្រូវបានដកចេញពីដំណាក់កាលទី៣ ឬដំណាក់កាលទី២ (ECL ពេញមួយអាយុកាល) មកដំណាក់កាលទី១ (ECL ១២ខែ) វិញ។ ករណីនេះ គឺសម្រាប់តែទ្រព្យសកម្មដែលមានដំណើរការល្អស្របទៅតាមលក្ខខណ្ឌថ្មី ក្នុងរយៈពេល៦ខែបន្តបន្ទាប់ ឬលើសពីនេះ។

(viii) ហានិភ័យក្រៅតារាងតុល្យការ

ហានិភ័យក្រៅតារាងតុល្យការមានដូចជា ហ្វាស៊ីលីតឺពាណិជ្ជកម្ម និងកិច្ចសន្យាដែលមិនទាន់បានដកប្រាក់។ ធនាគារបានប្រើ Credit Conversion Factor (CCF) ដើម្បីប៉ាន់ស្មាន EAD នៃខ្ទង់ក្រៅតារាងតុល្យការ។ EAD ត្រូវបានប៉ាន់ស្មានចំនួន ១០០% នៃហានិភ័យខ្ទង់ក្រៅតារាងតុល្យការ ដោយប្រើ CCF។

(ឃ) ហានិភ័យឥណទានអតិបរមាមុនពេលរឹបអូសវត្ថុបញ្ចាំ ឬមុនពេលពង្រីកឥណទានផ្សេងៗ

ហានិភ័យឥណទានអតិបរមា ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ គឺស្មើនឹងតម្លៃយោងរបស់វា។ ចំពោះបំណុលយថាហេតុ ហានិភ័យឥណទានអតិបរមា គឺស្មើនឹងចំនួនទឹកប្រាក់អតិបរមា ដែលធនាគារត្រូវបង់ប្រសិនបើកាតព្វកិច្ចនៃឧបករណ៍ដែលបានចេញផ្សាយត្រូវបានគេស្នើឱ្យបង់។ ចំពោះកិច្ចសន្យាផ្តល់ឥណទាន ហានិភ័យឥណទានអតិបរមា គឺជាចំនួនទឹកប្រាក់ទាំងស្រុងនៃហ្វាស៊ីលីតឺឥណទានបានផ្តល់ឱ្យអតិថិជនដែលមិនទាន់បានដក។ តារាងខាងក្រោមនេះ បង្ហាញពីហានិភ័យឥណទានអតិបរមាចំពោះធនាគារ ចំពោះឧបករណ៍ហិរញ្ញវត្ថុដែលអាចមានការថយចុះតម្លៃ៖

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ហានិភ័យឥណទានពាក់ព័ន្ធនឹងទ្រព្យសកម្មក្នុងតារាងតុល្យការ				
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	៤៨.១៦៧.៨២៧	១៩៦.២៨៣.៨៩៥	៣០.០៥៨.៤៣៨	១២០.៧៧៤.៨០៤
ឥណទាន និងបុព្វប្រទាន	៣០៥.២៤៦.២៦៧	១.២៤៣.៨៧៨.៥៣៨	១១៣.៨៣៨.១២៥	៤៥៧.៣៨៥.៥១៤
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	១.៣៧៨.៤៩៧	៥.៦១៧.៣៧៥	១.៥៧១.០៩៤	៦.៣១២.៦៥៦
ហានិភ័យឥណទានពាក់ព័ន្ធនឹងខ្ទង់ក្រៅតារាងតុល្យការ				
កិច្ចសន្យាពាក់ព័ន្ធនឹងឥណទាន	១៣.០៤៨.៦៤៥	៥៣.១៧៣.២២៨	៧.០៧៦.៩០២	២៨.៤៣៤.៩៩២
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	៨១១.១៤១	៣.៣០៥.៤០០	-	-
ហានិភ័យឥណទានដុលសរុប	៣៦៦.៦៥២.៣៧៧	១.៥០២.២៥៨.៤៣៦	១៥២.៥៤០.៥៥៩	៦១២.៥០៧.៩៦៦
សំវិធានធនសម្រាប់ការខាតបង់ (ECL)	(២.៣៨១.០៩០)	(៩.៧០២.៩៤១)	(៥៤៩.៤៨៦)	(២.២០៧.៨៣៥)
ហានិភ័យឥណទានសុទ្ធសរុប	៣៦៤.២៧១.២៨៧	១.៤៩២.៥៥៥.៤៩៥	១៥១.៩៩១.០៧៣	៦១០.៣០០.១៣១

តារាងខាងលើនេះបង្ហាញពីសេណារីយ៉ូដែលអាចក្រតបំផុតនៃហានិភ័យឥណទានរបស់ធនាគារដោយមិនបានគិតដល់ទ្រព្យបញ្ចាំដែលបានកាន់កាប់ និង/ឬ ការពង្រីកឥណទានផ្សេងៗទេ។ ចំពោះទ្រព្យសកម្មក្នុងតារាងតុល្យការហានិភ័យខាងលើ គឺផ្អែកទៅលើតម្លៃយោងសុទ្ធ។ ដូចបានបង្ហាញខាងលើ ៨២% (២០១៨ ៖ ៧៤%) នៃហានិភ័យឥណទានអតិបរមាសរុប កើតមកពីឥណទាន និងបុព្វប្រទាន។ គណៈគ្រប់គ្រងជឿជាក់លើលទ្ធភាពរបស់ខ្លួនក្នុងការបន្តគ្រប់គ្រង និងរក្សាហានិភ័យឥណទានដែលកើតមកពីឥណទាន និងបុព្វប្រទានរបស់ធនាគារ ឱ្យស្ថិតក្នុងកម្រិតអប្បបរមា តាមវិធីដូចខាងក្រោម៖

- ស្ទើរតែគ្រប់ឥណទាន និងបុព្វប្រទានទាំងអស់ ត្រូវបានធានាដោយទ្រព្យបញ្ចាំ ហើយទ្រព្យបញ្ចាំមានតម្លៃក្នុងចន្លោះពី ៣៦,៤% ទៅ ៤២,១៣% នៃឥណទាន។
- ធនាគារមាននីតិវិធីវាយតម្លៃឥណទានសមស្រប មុនពេលផ្តល់ឥណទាន និងបុព្វប្រទានជូនអតិថិជន។
- ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ ត្រូវបានផ្ញើទៅធនាគារក្នុងស្រុក ហើយគណៈគ្រប់គ្រងបានធ្វើការវាយតម្លៃហានិភ័យសមស្រប ហើយជឿជាក់ថាធនាគារមិនមានការខាតបង់ជាសារវន្តពីធនាគារក្នុងស្រុកទាំងនេះទេ។

(ង) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគារវាយតម្លៃគុណភាពឥណទាននៃឥណទាន និងបុរេប្រទាន និងហិរញ្ញប្បទាន ដោយប្រើវិធីសាស្ត្រវាយតម្លៃចំណាត់ថ្នាក់ក្នុង ដែលត្រូវបានកាត់តែងឡើងយ៉ាងសមស្របជាមួយនឹងប្រភេទផលិតផល និងភាគីដៃគូផ្សេងៗគ្នា។ វិធីសាស្ត្រទាំងនេះត្រូវបាន បង្កើតឡើងផ្អែកលើធនាគារ និងបានគូបផ្សំជាមួយនឹងការវិភាគស្ថិតិ ជាមួយនឹងការវិនិច្ឆ័យរបស់បុគ្គលិកផ្នែកឥណទាន។

ការពណ៌នាពីគុណភាពឥណទាន ត្រូវបានសង្ខេបដូចខាងក្រោម៖

គុណភាពឥណទាន	ពណ៌នា
ការតាមដានស្តង់ដារ	<p>អ្នកជាប់កាតព្វកិច្ចក្នុងប្រភេទនេះ បង្ហាញពីសមត្ថភាពរឹងមាំក្នុងការបំពេញកាតព្វកិច្ចសងប្រាក់។</p> <p>ធនាគារតាមដានអ្នកជាប់បំណុលក្នុងប្រភេទនេះ ទៅតាមស្ថានភាពនៃការសងប្រាក់យឺតយ៉ាវ។ អ្នកជាប់ កាតព្វកិច្ចដែលសងប្រាក់ហួសកាលកំណត់សង ៣០ថ្ងៃ ក្នុងកិច្ចសន្យាសងប្រាក់ ទាំងចំពោះហ្វានស៊ីលីធីរយៈ ពេលខ្លី និងហ្វានស៊ីលីធីរយៈពេលវែង គឺស្ថិតនៅក្នុងការតាមដានស្តង់ដារ។</p>
ការតាមដានពិសេស	<p>អ្នកជាប់កាតព្វកិច្ចក្នុងប្រភេទនេះ មានសមត្ថភាពមធ្យមក្នុងការបំពេញកាតព្វកិច្ចសងប្រាក់។</p> <p>ធនាគារតាមដានអ្នកជាប់បំណុលក្នុងប្រភេទនេះ ទៅតាមស្ថានភាពនៃការសងប្រាក់យឺតយ៉ាវ។ អ្នកជាប់ កាតព្វកិច្ចដែលសងប្រាក់ហួសកាលកំណត់សង ៣០ថ្ងៃ ក្នុងកិច្ចសន្យាសងប្រាក់ ចំពោះហ្វានស៊ីលីធីរយៈ ពេលខ្លី ឬហួសកាលកំណត់សងចាប់ពី៣១ថ្ងៃ ដល់៨៩ថ្ងៃ ក្នុងកិច្ចសន្យា សងប្រាក់ ចំពោះហ្វានស៊ីលីធី រយៈពេល ខ្លីហ្វានស៊ីលីធីរយៈពេលវែង ត្រូវបានរួមបញ្ចូលទៅក្នុងការតាមដានពិសេស។</p>
ការមិនសងប្រាក់/ការថយចុះតម្លៃឥណទាន	<p>អ្នកជាប់កាតព្វកិច្ចត្រូវបានវាយតម្លៃថាមានការថយចុះតម្លៃ។</p>

គុណភាពឥណទាននៃឧបករណ៍ហិរញ្ញវត្ថុក្រៅពីឥណទាន និងបុរេប្រទាន និងហិរញ្ញប្បទាន ត្រូវបានកំណត់ដោយផ្អែកទៅលើចំណាត់ថ្នាក់របស់ ភាគីដៃគូ ដែលត្រូវបានកំណត់ថាមានតម្លៃស្មើនឹងអត្រារបស់ភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់អន្តរជាតិផ្សេងៗដូចខាងក្រោម៖

គុណភាពឥណទាន	ពណ៌នា
អធិបតេយ្យ	<p>សំដៅដល់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលចេញដោយធនាគារកណ្តាល/រដ្ឋបាលសហព័ន្ធ ឬត្រូវបានធានាដោយ ធនាគារកណ្តាល/រដ្ឋបាលសហព័ន្ធ។</p>
ចំណាត់ថ្នាក់វិនិយោគ	<p>សំដៅដល់គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលអ្នកចេញផ្សាយមានលទ្ធភាពបំពេញកាតព្វកិច្ច សងបំណុល ហើយអ្នកកាន់កាប់សញ្ញាប័ណ្ណមានហានិភ័យឥណទានទាបចំពោះការមិនសងប្រាក់។</p>
មិនមានចំណាត់ថ្នាក់វិនិយោគ	<p>សំដៅដល់គុណភាពឥណទានកម្រិតទាបនៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានការប្រឈមខ្ពស់នឹងហានិភ័យនៃ ការមិនសងប្រាក់។</p>
មិនមានចំណាត់ថ្នាក់	<p>សំដៅដល់ទ្រព្យសកម្មហិរញ្ញវត្ថុដែលបច្ចុប្បន្ននេះមិនមានចំណាត់ថ្នាក់ទេ អាស្រ័យដោយមិនមានគំរូចំណាត់ថ្នាក់។</p>
ថយចុះតម្លៃឥណទាន	<p>សំដៅដល់ទ្រព្យសកម្មដែលមានការថយចុះតម្លៃ។</p>

	២០១៩				២០១៨			
	ECL ១២ខែ	ECL ពេញមួយអាយុកាល-មិនថយចុះតម្លៃឥណទាន	ECLពេញមួយអាយុកាល-ថយចុះតម្លៃឥណទាន	សរុប	ECL ១២ខែ	ECL ពេញមួយអាយុកាល-មិនថយចុះតម្លៃឥណទាន	ECLពេញមួយអាយុកាល-ថយចុះតម្លៃឥណទាន	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
តម្លៃយោងដុល	១៣.៨៥៩.៧៨៦	-	-	១៣.៨៥៩.៧៨៦	៧.០៧៦.៩០២	-	-	៧.០៧៦.៩០២
សំវិធានធនសម្រាប់ការខាតបង់ (ECL)	(៥០.៧៦៦)	-	-	(៥០.៧៦៦)	(១៣.០៦៤)	-	-	(១៣.០៦៤)
តម្លៃយោងសុទ្ធ	១៣.៨០៩.០២០	-	-	១៣.៨០៩.០២០	៧.០៦៣.៨៣៨	-	-	៧.០៦៣.៨៣៨
គិតជាពាន់រៀល	៥៦.២៧១.៧៥៧	-	-	៥៦.២៧១.៧៥៧	២៨.៣៨២.៥០២	-	-	២៨.៣៨២.៥០២

(ច) សំវិធានធនបាត់បង់

(i) ការផ្ទៀងផ្ទាត់ការខាតបង់ឥណទានរំពឹងទុក – ឥណទាន និងបុរេប្រទាន

	២០១៩				២០១៨			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ECL ១២ខែ	ECL ពេញមួយអាយុកាល-មិនថយចុះតម្លៃឥណទាន	ECLពេញមួយអាយុកាល-ថយចុះតម្លៃឥណទាន		ECL ១២ខែ	ECL ពេញមួយអាយុកាល-មិនថយចុះតម្លៃឥណទាន	ECLពេញមួយអាយុកាល-ថយចុះតម្លៃឥណទាន	
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	
ការខាតបង់ឥណទានរំពឹងទុក								
សំវិធានធនបាត់បង់	៣២៥.០៦២	៥.៤៦៦	១៨១.៣៥០	៥១១.៨៧៨	៤២.៣៥០	២៨១	៤៦.៥៣០	៨៩.១៦១
បម្រែបម្រួលដោយសារហានិភ័យនៅថ្ងៃទី០១ ខែមករា ៖								
ផ្ទេរទៅដំណាក់កាលទី១	(៤.៩៨៣)	១.០៤៥	៣.៩៣៨	-	(១.៨១៣)	៦១៨	១.១៩៥	-
ផ្ទេរទៅដំណាក់កាលទី២	(៣.៣២៦)	-	៣.៣២៦	-	-	-	-	-
ផ្ទេរទៅដំណាក់កាលទី៣	១១.៩៤២	-	(១១.៩៤២)	-	-	-	-	-
ការវាស់វែងសំវិធានធនបាត់បង់ឡើងវិញសុទ្ធ (*)	៤៩២.២២៩	៣.៧៥៣	(៧.៣៣០)	៤៨៨.៦៥២	១១៦.៤៦៨	-	(២០១)	១១៦.២៦៧
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មីដែលត្រូវបានបង្កើតឡើង ឬបានទិញ	៩៩៣.៣៩៣	៣២.៨៦០	៤៧៤.៨៩២	១.៥០១.១៤៥	១៨៦.៦៨០	៤.៨៤៨	១៧៤.៨៥០	៣៦៦.៣៧៨

	២០១៩				២០១៨			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ECL ១២ខែ	ECL ពេញមួយអាយុកាល-មិនថយចុះតម្លៃឥណទាន	ECL ពេញមួយអាយុកាល-ថយចុះតម្លៃឥណទាន		ECL ១២ខែ	ECL ពេញមួយអាយុកាល-មិនថយចុះតម្លៃឥណទាន	ECL ពេញមួយអាយុកាល-ថយចុះតម្លៃឥណទាន	
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានឈប់កត់ត្រាក្នុងអំឡុងការិយបរិច្ឆេទ ក្រៅពីជម្រះចេញពីបញ្ជី	(៧៥.៦៣២)	(២.១៤០)	(១១៧.៤៥១)	(១៩៥.២២៣)	(១៨.៦២៣)	(២៨១)	(២៤.៦៦១)	(៤៣.៥៦៥)
ការកត់ត្រាបង្កើនឡើងវិញនូវតម្លៃអប្បបរមារួចសំវិធានធនសម្រាប់ការខាតបង់ នៅថ្ងៃទី៣១ ខែធ្នូ	-	-	(៣៨.៧៩៥)	(៣៨.៧៩៥)	-	-	(១៦.៣៦៣)	(១៦.៣៦៣)
គិតជាពាន់រៀល	<u>១.៧៣៨.៦៨៥</u>	<u>៤០.៩៨៤</u>	<u>៤៨៧.៩៨៨</u>	<u>២.២៦៧.៦៥៧</u>	<u>៣២៥.០៦២</u>	<u>៥.៤៦៦</u>	<u>១៨១.៣៥០</u>	<u>៥១១.៨៧៨</u>
តម្លៃយោងដុល	<u>៧.០៨៥.១៤១</u>	<u>១៦៧.០១១</u>	<u>១.៩៨៨.៥៥០</u>	<u>៩.២៤០.៧០២</u>	<u>១.៣០៦.០៩៩</u>	<u>២១.៩៦២</u>	<u>៧២៨.៦៦៥</u>	<u>២.០៥៦.៧២៦</u>
តម្លៃយោងដុលនៅថ្ងៃទី០១ ខែមករា	១១២.៥៦៨.៩១១	៥១០.៧០៣	៧៥៤.៥១១	១១៣.៨៣៤.១២៥	១៨.៨៣០.៣៧៨	១០៤.១០៦	១៨៤.១៨២	១៩.១១៨.៦៦៦
បម្រែបម្រួលដោយសារឧបករណ៍ហិរញ្ញវត្ថុដែលបានកត់ត្រានៅថ្ងៃទី០១ ខែមករា ៖								
ធ្វើទៅដំណាក់កាលទី១	(១.៨៣៦.៨៤៦)	២៧០.៣១៨	១.៥៦៦.៥២៨	-	(៧៧១.៤៦៤)	២៧៧.៥៤៩	៤៩៣.៩១៥	-
ធ្វើទៅដំណាក់កាលទី២	(២៩៣.៨៨៧)	-	២៩៣.៨៨៧	-	-	-	-	-
ធ្វើទៅដំណាក់កាលទី៣	៤៩.០៩០	-	(៤៩.០៩០)	-	(៧៦.២៩៨)	-	៧៦.២៩៨	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង ឬបានទិញ	២២១.៨២៨.៩៤៩	២.៦១៩.៨៦៤	២៩៤.៣១៦	២២៤.៧៤៣.១២៩	១០៤.០២៣.១៤៨	២៦៥.៥០៥	៦៨.៧៦៣	១០៤.៣៥៧.៤១៦
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានឈប់កត់ត្រាក្នុងអំឡុងការិយបរិច្ឆេទ ក្រៅពីជម្រះចេញពីបញ្ជី	(៣២.២៨២.៧១៣)	(៥២៣.៤២២)	(៥០៥.៤៥៤)	(៣៣.៣១១.៥៨៩)	(៩.៤៣៦.៨៥៣)	(១៣៦.៤៥៧)	(៦៨.៦៤៧)	(៩.៦៤១.៩៥៧)
ជម្រះចេញពីបញ្ជី	-	-	(១៩.៣៩៨)	(១៩.៣៩៨)	-	-	-	-
តម្លៃយោងដុល នៅថ្ងៃទី៣១ ខែធ្នូ	<u>៣០០.០៣៣.៥០៤</u>	<u>២.៨៧៧.៤៦៣</u>	<u>២.៣៣៥.៣០០</u>	<u>៣០៥.២៤៦.២៦៧</u>	<u>១១២.៥៦៨.៩១១</u>	<u>៥១០.៧០៣</u>	<u>៧៥៤.៥១១</u>	<u>១១៣.៨៣៤.១២៥</u>
គិតជាពាន់រៀល	<u>១.២២២.៦៣៦.៥២៩</u>	<u>១១.៧២៥.៦៦២</u>	<u>៩.៥១៦.៣៤៧</u>	<u>១.២៤៤.៨៧៨.៥៣៨</u>	<u>៤៥២.៣០១.៨៨៤</u>	<u>២.០៥២.០០៥</u>	<u>៣.០៣១.៦២៥</u>	<u>៤៥៧.៣៨៥.៥១៤</u>

(*) ផលប៉ះពាល់នៃការវាស់វែង ECL ដោយសារការប្រែប្រួល EAD និង PD ក្នុងអំឡុងឆ្នាំ គឺកើតឡើងពីការដាក់បញ្ចូលព័ត៌មានទៅក្នុងគំរូថ្មីជាប្រចាំ។

(ii) ការផ្ទៀងផ្ទាត់ការខាតបង់ឥណទានរំពឹងទុក – កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ

	២០១៩				២០១៨			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ECL ១២ខែ	ECL ពេញមួយអាណត្តិ-មិនថយចុះតម្លៃឥណទាន	ECL ពេញមួយអាណត្តិ-ថយចុះតម្លៃឥណទាន		ECL ១២ខែ	ECL ពេញមួយអាណត្តិ-មិនថយចុះតម្លៃឥណទាន	ECL ពេញមួយអាណត្តិ-ថយចុះតម្លៃឥណទាន	
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	
ការខាតបង់ឥណទានរំពឹងទុក								
សំវិធានធនបាត់បង់	១៣.០៦៤	-	-	១៣.០៦៤	-	-	-	-
<i>បម្រែបម្រួលដោយសារហានិភ័យនៅថ្ងៃទី០១ ខែមករា ៖</i>								
ធ្វើទៅដំណាក់កាលទី១	-	-	-	-	-	-	-	-
ធ្វើទៅដំណាក់កាលទី២	-	-	-	-	-	-	-	-
ធ្វើទៅដំណាក់កាលទី៣	-	-	-	-	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង ឬបានទិញ	៣៧.៧០២	-	-	៣៧.៧០២	១៣.០៦៤	-	-	១៣.០៦៤
សំវិធានធនសម្រាប់ការខាតបង់ នៅថ្ងៃទី៣១ ខែធ្នូ	៥០.៧៦៦	-	-	៥០.៧៦៦	១៣.០៦៤	-	-	១៣.០៦៤
<i>គិតជាពាន់រៀល</i>	<u>២០៦.៨៧១</u>	<u>-</u>	<u>-</u>	<u>២០៦.៨៧១</u>	<u>៥២.៤៩១</u>	<u>-</u>	<u>-</u>	<u>៥២.៤៩១</u>
តម្លៃយោងដុល								
តម្លៃយោងដុលនៅថ្ងៃទី០១ ខែមករា	៦.៨៤៣.៩០២	-	-	៦.៨៤៣.៩០២	-	-	-	-
<i>បម្រែបម្រួលដោយសារឧបករណ៍ហិរញ្ញវត្ថុដែលបានកត់ត្រានៅថ្ងៃទី០១ ខែមករា ៖</i>								
ធ្វើទៅដំណាក់កាលទី១	-	-	-	-	-	-	-	-
ធ្វើទៅដំណាក់កាលទី២	-	-	-	-	-	-	-	-
ធ្វើទៅដំណាក់កាលទី៣	-	-	-	-	-	-	-	-
ហានិភ័យថ្មី	៧.០១៥.៨៨៤	-	-	៧.០១៥.៨៨៤	៧.០៧៦.៩០២	-	-	៧.០៧៦.៩០២
តម្លៃយោងដុល នៅថ្ងៃទី៣១ ខែធ្នូ	១៣.៨៥៩.៧៨៦	-	-	១៣.៨៥៩.៧៨៦	៧.០៧៦.៩០២	-	-	៧.០៧៦.៩០២
<i>គិតជាពាន់រៀល</i>	<u>៥៦.៤៧៨.៦២៨</u>	<u>-</u>	<u>-</u>	<u>៥៦.៤៧៨.៦២៨</u>	<u>២៨.៤៣៤.៩៩៣</u>	<u>-</u>	<u>-</u>	<u>២៨.៤៣៤.៩៩៣</u>

(iii) ការផ្ទៀងផ្ទាត់ការខាតបង់ឥណទានរំពឹងទុក – ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ

	២០១៩				២០១៨			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ECL ១២ខែ	ECL ពេញមួយអាយុកាល-មិនថយចុះតម្លៃឥណទាន	ECL ពេញមួយអាយុកាល-ថយចុះតម្លៃឥណទាន		ECL ១២ខែ	ECL ពេញមួយអាយុកាល-មិនថយចុះតម្លៃឥណទាន	ECL ពេញមួយអាយុកាល-ថយចុះតម្លៃឥណទាន	
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	
ការខាតបង់ឥណទានរំពឹងទុក								
សំវិធានធនបាត់បង់នៅថ្ងៃទី០១ ខែមករា	៣៧.៦០៨	-	-	៣៧.៦០៨	៦.០២៥	-	-	៦.០២៥
<i>បម្រែបម្រួលដោយសារហានិភ័យនៅថ្ងៃទី០១ ខែមករា ៖</i>								
ធ្វើទៅដំណាក់កាលទី១	-	-	-	-	-	-	-	-
ធ្វើទៅដំណាក់កាលទី២	-	-	-	-	-	-	-	-
ធ្វើទៅដំណាក់កាលទី៣	-	-	-	-	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង ឬបានទិញ	២៥.០៥៩	-	-	២៥.០៥៩	៣១.៥៨៣	-	-	៣១.៥៨៣
សំវិធានធនសម្រាប់ការខាតបង់ នៅថ្ងៃទី៣១ ខែធ្នូ	៦២.៦៦៧	-	-	៦២.៦៦៧	៣៧.៦០៨	-	-	៣៧.៦០៨
<i>គិតជាពាន់រៀល</i>	២៥៥.៣៦៨	-	-	២៥៥.៣៦៨	១៥១.១០៩	-	-	១៥១.១០៩
តម្លៃយោងដុល								
តម្លៃយោងដុលនៅថ្ងៃទី០១ ខែមករា	៣០.០៥៨.៤៣៨	-	-	៣០.០៥៨.៤៣៨	៦.២០០.៩២៤	-	-	៦.២០០.៩២៤
<i>បម្រែបម្រួលដោយសារឧបករណ៍ហិរញ្ញវត្ថុដែលបានកត់ត្រានៅថ្ងៃទី០១ ខែមករា ៖</i>								
ធ្វើទៅដំណាក់កាលទី១	-	-	-	-	-	-	-	-
ធ្វើទៅដំណាក់កាលទី២	-	-	-	-	-	-	-	-
ធ្វើទៅដំណាក់កាលទី៣	-	-	-	-	-	-	-	-
ហានិភ័យថ្មី	១៨.១០៩.៣៨៩	-	-	១៨.១០៩.៣៨៩	២៣.៨៥៧.៥១៤	-	-	២៣.៨៥៧.៥១៤
តម្លៃយោងដុល នៅថ្ងៃទី៣១ ខែធ្នូ	៤៨.១៦៧.៨២៧	-	-	៤៨.១៦៧.៨២៧	៣០.០៥៨.៤៣៨	-	-	៣០.០៥៨.៤៣៨
<i>គិតជាពាន់រៀល</i>	១៩៦.២៨៣.៨៩៥	-	-	១៩៦.២៨៣.៨៩៥	១២០.៧៧៤.៨០៤	-	-	១២០.៧៧៤.៨០៤

(ឆ) បណ្តុំទ្រព្យសកម្មហិរញ្ញវត្ថុ ធៀបនឹងហានិភ័យឥណទាន

(i) វិភាគតាមតំបន់ភូមិសាស្ត្រ

តារាងខាងក្រោមនេះ លម្អិតអំពីហានិភ័យឥណទានសំខាន់ៗរបស់ធនាគារ តាមតម្លៃយោងដុលរូបសំវា ដោយចាត់ថ្នាក់តាមតំបន់ភូមិសាស្ត្រ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។ ក្នុងតារាងនេះ ធនាគារបានបែងចែកហានិភ័យទៅប្រទេសនីមួយៗ ដោយផ្អែកតាមប្រទេសនៃភាគីដៃគូរបស់ខ្លួន។

	ប្រទេសកម្ពុជា	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក
៣១ ធ្នូ ២០១៩		
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	៤៨.១០៥.១៦០	៤៨.១០៥.១៦០
ឥណទាន និងបុរេប្រទាន	៣០២.៩៧៨.៦១០	៣០២.៩៧៨.៦១០
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	១.៣៧៨.៤៩៧	១.៣៧៨.៤៩៧
កិច្ចសន្យាផ្តល់ឥណទាន	១២.៩៩៧.៨៧៩	១២.៩៩៧.៨៧៩
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	<u>៨១១.១៤១</u>	<u>៨១១.១៤១</u>
ហានិភ័យឥណទានសរុប	<u>៣៦៦.២៧១.២៨៧</u>	<u>៣៦៦.២៧១.២៨៧</u>
គិតជាពាន់រៀល	<u>១.៤៩២.៥៥៥.៤៩៥</u>	<u>១.៤៩២.៥៥៥.៤៩៥</u>
៣១ ធ្នូ ២០១៨		
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	៣០.០២០.៨៣០	៣០.០២០.៨៣០
ឥណទាន និងបុរេប្រទាន	១១៣.៣២២.២៤៧	១១៣.៣២២.២៤៧
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	១.៥៧១.០៩៤	១.៥៧១.០៩៤
កិច្ចសន្យាផ្តល់ឥណទាន	<u>៧.០៦៣.៨៣៨</u>	<u>៧.០៦៣.៨៣៨</u>
ហានិភ័យឥណទានសរុប	<u>១៥១.៩៧៨.០០៩</u>	<u>១៥១.៩៧៨.០០៩</u>
គិតជាពាន់រៀល	<u>៦១០.៦៤៧.៦៤០</u>	<u>៦១០.៦៤៧.៦៤០</u>

(ii) វិភាគតាមប្រភេទអាជីវកម្ម

តារាងខាងក្រោមនេះ លម្អិតអំពីហានិភ័យឥណទានសំខាន់ៗរបស់ធនាគារ តាមតម្លៃយោងដុលរវស់វ៉ា ដកការថយចុះតម្លៃ ប្រសិនបើមាន ដោយចាត់ថ្នាក់តាមប្រភេទអាជីវកម្មរបស់ភាគីដៃគូ។

កសិកម្ម ព្រៃឈើ និងនេសាទ	អគារ និងសំណង់	គ្រឹះស្ថាន ហិរញ្ញវត្ថុ	នាំចូល និងនាំចេញ	ផលិតកម្ម	ឥណទានផ្សេងៗ	ឥណទាន ឯកជន	ឥណទាន អចលនទ្រព្យ	សេវាកម្ម	ជំនួញលក់ដុំ និងលក់រាយ	សរុប
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
៣១ ធ្នូ ២០១៩										
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅ ធនាគារកណ្តាល	-	-	៤៨.១០៥.១៦០	-	-	-	-	-	-	៤៨.១០៥.១៦០
ឥណទាន និងបុរេប្រទាន	៧.៧០២.៣១៤	២៣.៨៩៨.៦៤៧	១២.៧៣៦.៣៨០	៤.៦១៥.៥៥៦	៩.៨៣៣.២៩៦	៥២.៩៧០.៣២៩	៤៣.៩៣៤.៧៣២	៥១.៦៨៩.១២៣	៧.៣០២.៧១៩	៨៨.២៩៥.៥១៤
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	-	-	១.៣៧៨.៤៩៧	-	១.៣៧៨.៤៩៧
កិច្ចសន្យាផ្តល់ឥណទាន	-	-	-	-	-	-	១២.៩៩៧.៨៧៩	-	-	១២.៩៩៧.៨៧៩
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	-	-	-	-	-	-	៨១១.១៤១	-	-	៨១១.១៤១
ហានិភ័យឥណទានសរុប	៧.៧០២.៣១៤	២៣.៨៩៨.៦៤៧	៦០.៨៤១.៥៤០	៤.៦១៥.៥៥៦	៩.៨៣៣.២៩៦	៥២.៩៧០.៣២៩	៥៧.៧៤៣.៧៥២	៥១.៦៨៩.១២៣	៨៨.២៩៥.៥១៤	៣៦៦.២៧១.២៨៧
គិតជាពាន់រៀល	៣១.៣៨៦.៩៣០	៩៧.៣៨៦.៩៨៧	២៤៧.៩២៩.២៧៦	១៨.៨០៨.៣៩១	៤០.០៧០.៦៨១	២១៥.៨៥៤.០៩១	២៣៥.៣០៥.៧៨៩	២១០.៦៣៣.១៧៦	៣៥៩.៨០៤.២២០	១.៤៩២.៥៥៥.៤៩៥
៣១ ធ្នូ ២០១៨										
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅ ធនាគារកណ្តាល	-	-	៣០.០២០.៨៣០	-	-	-	-	-	-	៣០.០២០.៨៣០
ឥណទាន និងបុរេប្រទាន	២.៦៥៨.៨៦៣	១៤.៨០៤.៩៣០	-	១.៧០៧.៣៦៩	៣.៧០៦.១៨៥	៨.៧៨៦.១៨៣	២២.៥៩៥.៧២២	២៤.៦២៨.២៦៦	៣.៥១៥.៥៤៨	៣០.៩១៩.១៨១
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	-	-	១.៥៧១.០៩៤	-	១.៥៧១.០៩៤
កិច្ចសន្យាផ្តល់ឥណទាន	-	-	-	-	-	-	៧.០៦៣.៨៣៨	-	-	៧.០៦៣.៨៣៨
ហានិភ័យឥណទានសរុប	២.៦៥៨.៨៦៣	១៤.៨០៤.៩៣០	៣០.០២០.៨៣០	១.៧០៧.៣៦៩	៣.៧០៦.១៨៥	៨.៧៨៦.១៨៣	២៩.៦៥៥.៥៦០	២៤.៦២៨.២៦៦	៣០.៩១៩.១៨១	១៥១.៩៧៨.០០៩
គិតជាពាន់រៀល	១០.៦៨៣.៣១២	៥៩.៤៨៦.២០៩	១២០.៦២៣.៦៩៥	៦.៨៦០.២០៩	១៤.៨៩១.៤៥១	៣៥.៣០២.៨៨៣	១១៩.១៧២.១១២	៩៨.៩៥៦.៣៧៣	២០.៤៣៨.១២៨	៦១០.៦៤៧.៦៤០

(ជ) ការរឹបអូសទ្រព្យបញ្ចាំ

ទ្រព្យសម្បត្តិដែលបានរឹបអូសត្រូវលក់ចេញឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។ ធនាគារមិនប្រើប្រាស់ទ្រព្យបញ្ចាំដែលបានរឹបអូស សម្រាប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួនទេ។

ក្នុងអំឡុងដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ និង ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ធនាគារមិនបានរឹបអូសទ្រព្យសម្បត្តិដែលបានដាក់ជាវត្ថុបញ្ចាំនោះទេ។

៣១.២. ហានិភ័យទីផ្សារ

ធនាគារប្រឈមមុខនឹងហានិភ័យទីផ្សារ ជាហានិភ័យដែលធ្វើឱ្យមានការប្រែប្រួលតម្លៃសមស្រប ឬលំហូរសាច់ប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុ ដោយសារការផ្លាស់ប្តូរតម្លៃទីផ្សារ។ ហានិភ័យទីផ្សារកើតឡើងដោយស្ថានភាពបើកចំហនៃអត្រាការប្រាក់រូបិយប័ណ្ណ និងផលិតផលមូលធន ដែលទាំងអស់នេះប្រឈមមុខនឹងបម្រែបម្រួលទីផ្សារជាក់លាក់និងទូទៅ ព្រមទាំងបម្រែបម្រួលអត្រាទីផ្សារ ឬតម្លៃទីផ្សារ ដូចជាអត្រាការប្រាក់ គម្លាតឥណទាន អត្រាប្តូររូបិយប័ណ្ណ និងតម្លៃមូលធនជាដើម។

ធនាគារមិនប្រើឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ ដូចជាកិច្ចសន្យាប្តូររូបិយប័ណ្ណ និងការផ្តោះប្តូរអត្រាការប្រាក់ ដើម្បីគ្រប់គ្រងហានិភ័យរបស់ខ្លួននោះទេ។

(ក) ហានិភ័យការប្តូររូបិយប័ណ្ណ

ហានិភ័យការប្តូររូបិយប័ណ្ណកើតពីប្រតិបត្តិការពាណិជ្ជកម្មក្នុងពេលអនាគត ទ្រព្យសកម្ម និងបំណុលដែលបានកត់ត្រាជាប្តូររូបិយប័ណ្ណមួយ ដែលមិនមែនជាប្តូររូបិយប័ណ្ណគោលរបស់ធនាគារ។

ធនាគារធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ដោយប្រើរូបិយវត្ថុច្រើនប្រភេទ ដែលបណ្តាលឱ្យមានហានិភ័យរូបិយប័ណ្ណផ្សេងៗ ដែលភាគច្រើន គឺទាក់ទងនឹងប្រាក់រៀល។

គណៈគ្រប់គ្រងតាមដានហានិភ័យការប្តូររូបិយប័ណ្ណ ដោយធៀបនឹងរូបិយប័ណ្ណគោល ប៉ុន្តែធនាគារមិនត្រូវបានតម្រូវឱ្យការពារហានិភ័យការប្តូររូបិយប័ណ្ណ ដែលកើតពីប្រតិបត្តិការពាណិជ្ជកម្មក្នុងពេលអនាគត ទ្រព្យសកម្មនិងបំណុលដែលបានកត់ត្រាដោយប្រើកិច្ចសន្យានាពេលអនាគតទេ។

គោលការណ៍របស់ធនាគារ គឺរក្សាហានិភ័យការប្តូររូបិយប័ណ្ណឱ្យស្ថិតក្នុងកម្រិតដែលអាចទទួលយកបាន និងស្ថិតក្រោមគោលការណ៍ណែនាំដែលមានស្រាប់។

តារាងខាងក្រោមនេះ សង្ខេបអំពីហានិភ័យការប្តូររូបិយប័ណ្ណរបស់ធនាគារ។ ក្នុងតារាងខាងក្រោមនេះ គឺជាឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារតាមតម្លៃយោងរបស់វា ដោយវិភាគតាមរូបិយប័ណ្ណ និងមានតម្លៃសមមូលនឹងប្រាក់ដុល្លារអាមេរិក។

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

ទ្រព្យសកម្មហិរញ្ញវត្ថុ

សាច់ប្រាក់ក្នុងដៃ	៦.៦៨១.៩០២
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	២៤៦.០៤៥
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	៤៦.៧៨៥.៨៩៩
ឥណទាន និងបុរេប្រទាន	២៦៨.៩៨៩.៩៤៤
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	១.៣៤៣.៣១៥

ទ្រព្យសកម្មហិរញ្ញវត្ថុសរុប

បំណុលហិរញ្ញវត្ថុ

ប្រាក់បញ្ញើរបស់អតិថិជន	៣៩.០៨៤.២៨៩
ប្រាក់កម្ចី	៩៣.៥១៩.៤៤៧
បំណុលភតិសន្យា	១២.៨៤២.៨៣៦
បំណុលហិរញ្ញវត្ថុផ្សេងៗ	១៤.៦៧៨.៨៦៦

បំណុលហិរញ្ញវត្ថុសរុប

ស្ថានភាពសុទ្ធ

គិតជាពាន់រៀល

ក្រៅតារាងតុល្យការ

កិច្ចសន្យាផ្តល់ឥណទាន

កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ

គិតជាពាន់រៀល

ជាប្រាក់ដុល្លារអាមេរិក

ប្រាក់ដុល្លារអាមេរិក	ប្រាក់រៀល	សរុប
----------------------	-----------	------

៦.៦៨១.៩០២	១.៦៣០.០៩១	៨.៣១១.៩៩៣
២៤៦.០៤៥	៤៤៩.៣០៩	៦៩៥.៣៥៤
៤៦.៧៨៥.៨៩៩	១.៣១៩.២៦១	៤៨.១០៥.១៦០
២៦៨.៩៨៩.៩៤៤	៣៣.៩៨៨.៦៦៦	៣០២.៩៧៨.៦១០
១.៣៤៣.៣១៥	៣៥.១៨២	១.៣៧៨.៤៩៧
៣២៤.០៤៧.១០៥	៣៧.៤២២.៥០៩	៣៦១.៤៦៩.៦១៤
៣៩.០៨៤.២៨៩	២.៥៥០.៥៥២	៤១.៦៣៤.៨៤១
៩៣.៥១៩.៤៤៧	-	៩៣.៥១៩.៤៤៧
១២.៨៤២.៨៣៦	-	១២.៨៤២.៨៣៦
១៤.៦៧៨.៨៦៦	២៦៧.២៥៣	១៤.៩៤៦.១១៩
១៦០.១២៥.៤៣៨	២.៨១៧.៨០៥	១៦២.៩៤៣.២៤៣
១៦៣.៩២១.៦៦៧	៣៤.៦០៤.៧០៤	១៩៨.៥២៦.៣៧១
៦៦៧.៩៨០.៧៩៣	១៤១.០១៤.១៦៩	៨០៨.៩៩៤.៩៦២
១២.៩១៧.៧០៣	៨០.១៧៥	១២.៩៩៧.៨៧៨
៨១១.១៤១	-	៨១១.១៤១
១៣.៧២៨.៨៤៤	៨០.១៧៥	១៣.៨០៩.០១៩
៥៥.៩៤៥.០៣៩	៣២៦.៧១៣	៥៦.២៧១.៧៥២

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

ទ្រព្យសកម្មហិរញ្ញវត្ថុ

សាច់ប្រាក់ក្នុងដៃ	១.០៤០.០៨២
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	៤.៨៨៩.៥២៧
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	២៨.៥៧៣.៨៩៦
ឥណទាន និងបុរេប្រទាន	១០៨.៨៥៣.៥៤៣
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	១.៥៣៨.៥៦២

ទ្រព្យសកម្មហិរញ្ញវត្ថុសរុប

បំណុលហិរញ្ញវត្ថុ

ប្រាក់បញ្ញើរបស់អតិថិជន	១.០០១.៤៥៧
ប្រាក់កម្ចី	៦៦.០០០.០០០
បំណុលភតិសន្យា	៨.៧៥៦.០៣៨
បំណុលហិរញ្ញវត្ថុផ្សេងៗ	៦.០៣៣.៥៦៧

បំណុលហិរញ្ញវត្ថុសរុប

១.០៤០.០៨២	២៤.៨៩៣	១.០៦៤.៩៧៥
៤.៨៨៩.៥២៧	៦៣.៧១៤	៤.៩៥៣.២៤១
២៨.៥៧៣.៨៩៦	១.៤៤៦.៩៣៤	៣០.០២០.៨៣០
១០៨.៨៥៣.៥៤៣	៤.៤៦៨.៧០៤	១១៣.៣២២.២៤៧
១.៥៣៨.៥៦២	៣២.៥៣២	១.៥៧១.០៩៤
១៤៤.៨៩៥.៦១០	៦.០៣៦.៧៧៧	១៥០.៩៣២.៣៨៧
១.០០១.៤៥៧	៧.៦២២	១.០០៩.០៧៩
៦៦.០០០.០០០	-	៦៦.០០០.០០០
៨.៧៥៦.០៣៨	-	៨.៧៥៦.០៣៨
៦.០៣៣.៥៦៧	៥៨.១៣១	៦.០៩១.៦៩៨
៨១.៧៩១.០៦២	៦៥.៧៥៣	៨១.៨៥៦.៨១៥

	ជាប្រាក់ដុល្លារអាមេរិក		
	ប្រាក់ដុល្លារអាមេរិក	ប្រាក់រៀល	សរុប
ស្ថានភាពសុទ្ធ	៦៣.១០៤.៥៤៨	៥.៩៧១.០២៤	៦៩.០៧៥.៥៧២
គិតជាពាន់រៀល	២៥៣.៥៥៤.០៧៤	២៣.៩៩១.៥៧៤	២៧៧.៥៤៥.៦៤៨
ក្រៅតារាងតុល្យការ			
កិច្ចសន្យាផ្តល់ឥណទាន	៧.០៦៣.៨៣៨	-	៧.០៦៣.៨៣៨
គិតជាពាន់រៀល	២៨.៣៨២.៥០១	-	២៨.៣៨២.៥០១

ការវិភាគផលប៉ះពាល់ពីការប្រែប្រួល (sensitivity analysis)

ដូចបានបង្ហាញក្នុងតារាងខាងលើ ធនាគារមានហានិភ័យជាចម្បងបណ្តាលមកពីបម្រែបម្រួលអត្រាប្តូរប្រាក់ ដុល្លារអាមេរិក/ប្រាក់រៀល។ ភាពប្រែប្រួលនៃចំណេញ-ខាត ចំពោះបម្រែបម្រួលអត្រាប្តូរប្រាក់ភាគច្រើនកើតមកពីឧបករណ៍ហិរញ្ញវត្ថុជាប្រាក់ដុល្លារអាមេរិក។

	ផលប៉ះពាល់លើប្រាក់ចំណេញក្រោយបង់ពន្ធ		ផលប៉ះពាល់លើធាតុមូលធនផ្សេងៗ	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
២០១៩				
អត្រាប្តូរប្រាក់ដុល្លារអាមេរិក/ប្រាក់រៀល កើនឡើង៥%	(១.២១០.៩២៩)	(៤.៩៣៤.៥៣៦)	-	-
អត្រាប្តូរប្រាក់ដុល្លារអាមេរិក/ប្រាក់រៀលថយចុះ ៥%	១.៣៣៨.៣៩៦	៥.៤៥៣.៩៦៤	-	-
២០១៨				
អត្រាប្តូរប្រាក់ដុល្លារអាមេរិក/ប្រាក់រៀល កើនឡើង ៥%	(២២៧.៤៦៨)	(៩១៣.៩៦៦)	-	-
អត្រាប្តូរប្រាក់ដុល្លារអាមេរិក/ប្រាក់រៀលថយចុះ ៥%	២៥១.៤១២	១.០១០.១៧៣	-	-

(ខ) ហានិភ័យតម្លៃ

ធនាគារមិនប្រឈមមុខនឹងហានិភ័យតម្លៃមូលបត្រទេ ដោយសារធនាគារមិនមានការវិនិយោគ ឬរក្សាទុកការវិនិយោគ ដែលត្រូវបានចាត់ថ្នាក់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ តាមតម្លៃសមស្របទេ។

(គ) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់នៃលំហូរសាច់ប្រាក់ គឺជាហានិភ័យដែលធ្វើឱ្យមានការប្រែប្រួលលំហូរសាច់ប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុ ដោយសារការប្រែប្រួលអត្រាការប្រាក់លើទីផ្សារ។ ហានិភ័យអត្រាការប្រាក់នៃតម្លៃសមស្រប គឺជាហានិភ័យដែលធ្វើឱ្យមានការប្រែប្រួលតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ ដោយសារការប្រែប្រួលអត្រាការប្រាក់លើទីផ្សារ។ កម្រិតនៃការប្រាក់អាចកើនឡើងដោយសារលទ្ធផលនៃការប្រែប្រួល ប៉ុន្តែអាចកាត់បន្ថយការខាតបង់នៅក្នុងករណីដែលបម្រែបម្រួលឥតរំពឹងទុកកើតឡើង។ នៅដំណាក់កាលនេះ គណៈគ្រប់គ្រងមិនមានគោលការណ៍ដើម្បីកំណត់កម្រិតនៃភាពមិនស៊ីគ្នានៃអត្រាការប្រាក់ទេ ប៉ុន្តែគណៈគ្រប់គ្រងធ្វើការត្រួតពិនិត្យយ៉ាងទៀងទាត់ទៅលើភាពមិនស៊ីគ្នានេះ។

តារាងខាងក្រោមនេះ សង្ខេបពីហានិភ័យអត្រាការប្រាក់របស់ធនាគារ។ នៅក្នុងតារាងនេះ ក៏រួមបញ្ចូលនូវឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារតាមតម្លៃយោង ដោយបានចាត់ថ្នាក់តាមតម្លៃក្នុងកិច្ចសន្យាដើមគ្រា ឬតាមកាលបរិច្ឆេទផុតកំណត់សង ដោយផ្អែកលើមូលដ្ឋានមួយណាដែលកើតឡើងមុន។

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

ទ្រព្យសកម្មហិរញ្ញវត្ថុ

	១ខែ	១ខែទៅ៣ខែ	៣ខែទៅ១២ខែ	១ឆ្នាំទៅ៥ឆ្នាំ	លើស៥ឆ្នាំ	មិនមានការប្រាក់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	៨.៣១១.៩៩៣	៨.៣១១.៩៩៣
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	-	៩៩.០៨០	-	-	-	៥៩៦.២៧៤	៦៩៥.៣៥៤
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	-	៣៨.៦២៣.៧៣៦	-	-	-	៩.៤៨១.៤២៤	៤៨.១០៥.១៦០
ឥណទាន និងបុរេប្រទាន	១.០៦៨.៦២២	២.០៧៣.២៨៤	១៥.៩៧១.៨៦៣	៣៨.៤៥២.៧៥១	២៤៥.៤១២.០៩០	-	៣០២.៩៧៨.៦១០
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	១.៣៧៨.៤៩៧	១.៣៧៨.៤៩៧
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	១.០៦៨.៦២២	៤០.៧៩៦.១០០	១៥.៩៧១.៨៦៣	៣៨.៤៥២.៧៥១	២៤៥.៤១២.០៩០	១៩.៧៦៨.១៨៨	៣៦១.៤៦៩.៦១៤

បំណុលហិរញ្ញវត្ថុ

ប្រាក់បញ្ញើរបស់អតិថិជន	២៣.៧៥៣.៤៥៩	៨.៨៧៤.៩៩៥	២.៧៧៤.៣៤១	-	-	៦.២៣២.០៤៦	៤១.៦៣៤.៨៤១
ប្រាក់កម្ចី	-	-	-	៣៥.០៨៦.៩៤៣	-	៥៨.៤៣២.៥០៤	៩៣.៥១៩.៤៨៧
បំណុលភតិសន្យា	៧៥.៧៦៣	២៦៨.៣៨០	៨១៦.៦៧២	៥.២៨៦.៧២៣	៦.៣៩៥.២៩៨	-	១២.៨៤២.៨៣៦
បង្ក និងបំណុលផ្សេងៗ	-	-	-	-	-	១៣.៧៦៩.៤២៤	១៣.៧៦៩.៤២៤
បំណុលហិរញ្ញវត្ថុសរុប	២៣.៨២៩.២២២	៩.១៤៣.៣៧៥	៣.៥៩១.០១៣	៤០.៣៧៣.៦៦៦	៦.៣៩៥.២៩៨	៧៨.៤៣៣.៩៧៤	១៦១.៧៦៦.៥៤៨

គម្លាតតម្លៃអត្រាការប្រាក់សរុប

(២២.៧៦០.៦០០)	៣១.៦៥២.៧២៥	១២.៣៨០.៨៥០	(១.៩២០.៩១៥)	២៣៩.០១៦.៧៩២	(៥៨.៦៦៥.៧៨៦)	១៩៩.៧០៣.០៦៦
--------------	------------	------------	-------------	-------------	--------------	-------------

តិចជាពាន់រៀល

(៩២.៧៨៩.៤៤៥)	១២៨.៩៨៤.៨៥៤	៥០.៤៥១.៩៦៤	(៧.៨២៧.៧២៩)	៩៧៣.៩៩៣.៤២៧	(២៣៩.០៦៣.០៧៨)	៨១៣.៧៨៩.៩៩៣
--------------	-------------	------------	-------------	-------------	---------------	-------------

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

ទ្រព្យសកម្មហិរញ្ញវត្ថុ

	១ខែ	១ខែទៅ៣ខែ	៣ខែទៅ១២ខែ	១ឆ្នាំទៅ៥ឆ្នាំ	លើស៥ឆ្នាំ	មិនមានការប្រាក់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	១.០៦៤.៩៧៥	១.០៦៤.៩៧៥
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	-	-	-	-	-	៤.៩៥៣.២៤១	៤.៩៥៣.២៤១
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	-	-	-	-	៥០០	៣០.០២០.៣៣០	៣០.០២០.៨៣០
ឥណទាន និងបុរេប្រទាន	១.១៣៦.១៦៣	៣.៥៣១.៨២៩	១.៦៣០.០១៣	១៤.៩៤២.២៦៤	៩២.០៨១.៩៧៨	-	១១៣.៣២២.២៤៧
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	១.៥៧១.០៩៤	១.៥៧១.០៩៤
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	១.១៣៦.១៦៣	៣.៥៣១.៨២៩	១.៦៣០.០១៣	១៤.៩៤២.២៦៤	៩២.០៨២.៤៧៨	៣៧.៦០៩.៦៤០	១៥០.៩៣២.៣៨៧

បំណុលហិរញ្ញវត្ថុ

ប្រាក់បញ្ញើរបស់អតិថិជន	១.០០៨.៨៧៩	១៦០	៤០	-	-	-	១.០០៩.០៧៩
ប្រាក់កម្ចី	-	-	-	៦៦.០០០.០០០	-	-	៦៦.០០០.០០០
បំណុលភតិសន្យា	៤០.៣២៣	១៦០.៣៧៣	៧២៦.៣៨២	៤.៨២៩.៥៦៤	២.៩៩៩.៣៩៦	-	៨.៧៥៦.០៣៨
បង្ក និងបំណុលផ្សេងៗ	-	-	-	-	-	៥.៥៧៣.០០៥	៥.៥៧៣.០០៥
បំណុលហិរញ្ញវត្ថុសរុប	១.០៤៩.២០២	១៦០.៥៣៣	៧២៦.៤២២	៧០.៨២៩.៥៦៤	២.៩៩៩.៣៩៦	៥.៥៧៣.០០៥	៨១.៣៣៨.១២២

គំណត់តម្លៃអត្រាការប្រាក់សរុប

	៨៦.៩៦១	៣.៣៧១.២៩៦	៩០៣.៥៩១	(៥៥.៨៨៧.៣០០)	៨៩.០៨៣.០៨២	៣២.០៣៦.៦៣៥	៦៩.៥៩៤.២៦៥
--	--------	-----------	---------	--------------	------------	------------	------------

គិតជាពាន់រៀល

	៣៤៩.៤០៩	១៣.៥៤៥.៨៦៧	៣.៦៣០.៦២៩	(២២៤.៥៥៥.១៧១)	៣៥៧.៩៣៥.៨២៣	១២៨.៧២៣.១៩៩	២៧៩.៦២៩.៧៥៦
--	---------	------------	-----------	---------------	-------------	-------------	-------------

៣១.៣. ហានិភ័យសាច់ប្រាក់ងាយស្រួល

ហានិភ័យសាច់ប្រាក់ងាយស្រួល គឺជាហានិភ័យដែលធនាគារមិនមានលទ្ធភាពបំពេញកាតព្វកិច្ចសងប្រាក់ តាមកាលកំណត់សងចំពោះបំណុលហិរញ្ញវត្ថុរបស់ខ្លួន ក៏ដូចជាមិនមានលទ្ធភាពបំពេញមូលនិធិវិញបាន នៅពេលដែលបានដកមកប្រើប្រាស់រួចហើយ។ ផលវិបាកនេះ អាចបណ្តាលឱ្យធនាគារមិនអាចបំពេញកាតព្វកិច្ចសងប្រាក់ទៅអ្នកផ្ញើប្រាក់ និងកង្វះសាច់ប្រាក់ដើម្បីឱ្យអតិថិជនខ្ចី។

(ក) ដំណើរការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល

គណៈគ្រប់គ្រងតាមដានសាច់ប្រាក់ងាយស្រួល និងគ្រប់គ្រងការប្រមូលផ្តុំ និងទិន្នន័យបំណុលដែលមានកាលកំណត់។ ការត្រួតពិនិត្យនិងការធ្វើរបាយការណ៍ ត្រូវបានធ្វើឡើងក្នុងទម្រង់ជាការត្រួតពិនិត្យលើស្ថានភាពសាច់ប្រាក់ប្រចាំថ្ងៃ ហើយនិងរៀបចំគម្រោងសម្រាប់ថ្ងៃបន្ទាប់ ប្រចាំសប្តាហ៍ និងប្រចាំខែជាលំដាប់ ដោយសារវាជារយៈពេលគន្លឹះក្នុងការគ្រប់គ្រងសាច់ប្រាក់ងាយស្រួល។ គណៈគ្រប់គ្រងតាមដានអំពីបម្រែបម្រួលនៃអ្នកធ្វើប្រាក់សំខាន់ៗ និងគម្រោងនៃការដកសាច់ប្រាក់របស់ពួកគេ។

(ខ) ដំណើរការក្របភពទុន

ប្រភពសាច់ប្រាក់ងាយស្រួលចម្បងរបស់ធនាគារបានមកពីដើមទុនបានបង់របស់ភាគទុនិក ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ និងប្រាក់បញ្ញើរបស់អតិថិជន។ គណៈគ្រប់គ្រងត្រួតពិនិត្យប្រភពសាច់ប្រាក់ងាយស្រួលប្រចាំថ្ងៃយ៉ាងទៀងទាត់ តាមរយៈការត្រួតពិនិត្យលើកាលកំណត់នៃប្រាក់បញ្ញើមានកាលកំណត់ និងអ្នកធ្វើប្រាក់សំខាន់ៗ។

(គ) លំហូរសាច់ប្រាក់មិននិស្សន្ទ (Non-derivative cash flow)

តារាងខាងក្រោមនេះ បង្ហាញពីលំហូរសាច់ប្រាក់ត្រូវបង់ ក្រោមបំណុលហិរញ្ញវត្ថុមិននិស្សន្ទ (non-derivative financial liabilities) ដោយផ្អែកតាមកាលកំណត់លើកិច្ចសន្យាដែលនៅសល់នាកាលបរិច្ឆេទរាយការណ៍។ ចំនួនទឹកប្រាក់ដែលបានលាតត្រដាងនៅក្នុងតារាងនេះ គឺជាលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យាដែលមិនធ្វើអប្បបរមា ដោយឡែកធនាគារគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួលដែលភ្ជាប់ជាមួយ ដោយផ្អែកតាមលំហូរសាច់ប្រាក់រំពឹងទុកដែលមិនធ្វើអប្បបរមា។

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

ទ្រព្យសកម្មហិរញ្ញវត្ថុ

សាច់ប្រាក់ក្នុងដៃ

១ខែ	១ខែទៅ៣ខែ	៣ខែទៅ១២ខែ	១ឆ្នាំទៅ៥ឆ្នាំ	លើស៥ឆ្នាំ	សរុប
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
៨.៣១១.៩៩៣	-	-	-	-	៨.៣១១.៩៩៣

ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល

៥៩៦.២៧៤	៩៩.០៨០	-	-	-	៦៩៥.៣៥៤
---------	--------	---	---	---	---------

ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ

៩.៤៨១.៤២៤	៣៨.៦២៣.៧៣៦	-	-	-	៤៨.១០៥.១៦០
-----------	------------	---	---	---	------------

ឥណទាន និងបុរេប្រទាន

១.០៩១.៧៩៥	២.១៣០.១៤៧	១៦.៧២៧.៤៨៧	៤៨.១៥១.២២៧	៤១៧.៩៥២.៧៨៦	៤៨៦.០៥២.៤៤២
-----------	-----------	------------	------------	-------------	-------------

ទ្រព្យសកម្មផ្សេងៗ

១.៣៧៨.៤៩៧	-	-	-	-	១.៣៧៨.៤៩៧
-----------	---	---	---	---	-----------

ទ្រព្យសកម្មហិរញ្ញវត្ថុសរុប តាមកាលផុតកំណត់នៅសល់ក្នុងកិច្ចសន្យា

<u>២០.៨៥៩.៩៨៣</u>	<u>៤០.៨៥២.៩៦៣</u>	<u>១៦.៧២៧.៤៨៧</u>	<u>៤៨.១៥១.២២៧</u>	<u>៤១៧.៩៥២.៧៨៦</u>	<u>៥៤៤.៥៤៤.៤៤៦</u>
-------------------	-------------------	-------------------	-------------------	--------------------	--------------------

បំណុលហិរញ្ញវត្ថុ

ប្រាក់បញ្ញើរបស់អតិថិជន

២៩.៩៨៧.៦៨១	៨.៩២៥.១៣៧	៣.៦១៨.១៧១	១០.៤៨៩	-	៤២.៥៤៦.០៧៨
------------	-----------	-----------	--------	---	------------

ប្រាក់កម្ចី

-	-	៩៩៨.៦៣០	៩៧.៧១៩.៤៤៧	-	៩៨.៧១៨.០៧៧
---	---	---------	------------	---	------------

បំណុលភតិសន្យា

៧៥.៧៦៣	២៦៨.៣៨០	៨១៦.៦៧២	៥.២៨៦.៧២៣	៦.៣៩៥.២៩៨	១២.៨៨២.៨៣៦
--------	---------	---------	-----------	-----------	------------

បង្ករ និងបំណុលផ្សេងៗ

១៣.៧៦៩.៤២៤	-	-	-	-	១៣.៧៦៩.៤២៤
------------	---	---	---	---	------------

បំណុលហិរញ្ញវត្ថុសរុប តាមកាលផុតកំណត់នៅសល់ក្នុងកិច្ចសន្យា

<u>៤៣.៨៣២.៨៦៨</u>	<u>៩.១៩៣.៥១៧</u>	<u>៥.៤៣៤.៨៧៣</u>	<u>១០៣.០១៦.៦៥៩</u>	<u>៦.៣៩៥.២៩៨</u>	<u>១៦៧.៨៧១.៨១៥</u>
-------------------	------------------	------------------	--------------------	------------------	--------------------

(ខ្លះ)លើស សាច់ប្រាក់ងាយស្រួលសុទ្ធ

<u>(២២.៩៧២.៨៨៥)</u>	<u>៣១.៦៥៩.៤៤៦</u>	<u>១១.២៩៤.០១៤</u>	<u>(៥៤.៨៦៥.៤៣២)</u>	<u>៤១១.៥៥៧.៤៨៨</u>	<u>៣៧៦.៦៧២.៦៣១</u>
---------------------	-------------------	-------------------	---------------------	--------------------	--------------------

គិតជាពាន់រៀល

<u>(៩៣.៦១៤.៥០៦)</u>	<u>១២៩.០១២.២៤២</u>	<u>៤៦.០២៣.១០៧</u>	<u>(២២៣.៥៧៦.៦៣៥)</u>	<u>១.៦៧៧.០៩៦.៧៦៤</u>	<u>១.៥៣៤.៩៤០.៩៧២</u>
---------------------	--------------------	-------------------	----------------------	----------------------	----------------------

ក្រៅតារាងតុល្យការ

កិច្ចសន្យាផ្តល់ឥណទាន

១២.៩៩៧.៨៧៩	-	-	-	-	១២.៩៩៧.៨៧៩
------------	---	---	---	---	------------

កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ

-	-	៨១១.១៤១	-	-	៨១១.១៤១
---	---	---------	---	---	---------

សាច់ប្រាក់ងាយស្រួលក្រៅតារាងតុល្យការ

<u>១២.៩៩៧.៨៧៩</u>	<u>-</u>	<u>៨១១.១៤១</u>	<u>-</u>	<u>-</u>	<u>១៣.៨០៩.០២០</u>
-------------------	----------	----------------	----------	----------	-------------------

គិតជាពាន់រៀល

<u>៥២.៩៦៦.៣៥៧</u>	<u>-</u>	<u>៣.៣០៥.៤០០</u>	<u>-</u>	<u>-</u>	<u>៥៦.២៧១.៧៥៧</u>
-------------------	----------	------------------	----------	----------	-------------------

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤

ទ្រព្យសកម្មហិរញ្ញវត្ថុ

សាច់ប្រាក់ក្នុងដៃ

១.០៦៤.៩៧៥

-

-

-

១.០៦៤.៩៧៥

ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល

៤.៩៥៣.២៤១

-

-

-

៤.៩៥៣.២៤១

ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ

៣០.០២០.៨៣០

-

-

-

៣០.០២០.៨៣០

ឥណទាន និងបុរេប្រទាន

១.១៥៨.៧២៨

៣.៦១៦.៨៥៦

១.៧៦៥.២២៣

១៩.១៦២.៦៧៨

១៥៨.០៤៣.៣៧២

១៨៧.៧៦៦.៨៥៧

ទ្រព្យសកម្មផ្សេងៗ

១.៥៧១.០៩៤

-

-

-

១.៥៧១.០៩៤

ទ្រព្យសកម្មហិរញ្ញវត្ថុសរុប តាមកាលផុតកំណត់នៅសល់ក្នុងកិច្ចសន្យា

៣៨.៧៦៨.៨៦៨

៣.៦១៦.៨៥៦

១.៧៦៥.២២៣

១៩.១៦២.៦៧៨

១៥៨.០៤៣.៣៧២

២២១.៣៥៦.៩៩៧

បំណុលហិរញ្ញវត្ថុ

ប្រាក់បញ្ញើរបស់អតិថិជន

១.០០៨.៨៧៩

១៦០

៤០

-

១.០០៩.០៧៩

ប្រាក់កម្ចី

-

-

៦៨.៦៤០.០០០

-

៦៨.៦៤០.០០០

បំណុលកតិសន្យា

៤០.៣២៣

១៦០.៣៧៣

៧២៦.៣៨២

៤.៨២៩.៥៦៤

២.៩៩៩.៣៩៦

៨.៧៥៦.០៣៨

បង្គរ និងបំណុលផ្សេងៗ

៥.៥៧៣.០០៥

-

-

-

៥.៥៧៣.០០៥

បំណុលហិរញ្ញវត្ថុសរុប តាមកាលផុតកំណត់នៅសល់ក្នុងកិច្ចសន្យា

៦.៦២២.២០៧

១៦០.៥៣៣

៦៩.៣៦៦.៤២២

៤.៨២៩.៥៦៤

២.៩៩៩.៣៩៦

៨៣.៩៧៨.១២២

(ខ្វះ) លើស សាច់ប្រាក់ងាយស្រួលសុទ្ធ

៣២.១៤៦.៦៦១

៣.៤៥៦.៣២៣

(៦៧.៦០១.១៩៩)

១៤.៣៣៣.១១៤

១៥៥.០៤៣.៩៧៦

១៣៧.៣៧៨.៨៧៥

គិតជាពាន់រៀល

១២៩.១៦៥.២៨៤

១៣.៨៨៧.៥០៦

(២៧១.៦២១.៦១៨)

៥៧.៥៩០.៤៥២

៦២២.៩៦៦.៦៩៦

៥៥១.៩៨៨.៣២០

ក្រៅតារាងតុល្យការ

កិច្ចសន្យាផ្តល់ឥណទាន

៧.០៦៣.៨៣៨

-

-

-

៧.០៦៣.៨៣៨

កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ

-

-

-

-

-

សាច់ប្រាក់ងាយស្រួលក្រៅតារាងតុល្យការ

៧.០៦៣.៨៣៨

-

-

-

៧.០៦៣.៨៣៨

គិតជាពាន់រៀល

២៨.៣៨២.៥០១

-

-

-

២៨.៣៨២.៥០១

៣១.៤. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

(ក) ឧបករណ៍ហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្រប

ធនាគារមិនមានឧបករណ៍ហិរញ្ញវត្ថុវាស់វែងតាមតម្លៃសមស្របទេ។

(ខ) ឧបករណ៍ហិរញ្ញវត្ថុមិនវាស់វែងតាមតម្លៃសមស្រប

គិតត្រឹមកាលបរិច្ឆេទតារាងតុល្យការ តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា។

ការប៉ាន់ស្មានតម្លៃសមស្របផ្អែកទៅតាមវិធីសាស្ត្រ និងការសន្មតដូចខាងក្រោម៖

(i) ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល និងធនាគារផ្សេងៗ

តម្លៃយោងនៃប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល និងធនាគារផ្សេងៗ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា ដោយសារគណនីទាំងនេះភាគច្រើនគឺជាគណនីចរន្ត គណនីសន្សំ និងប្រាក់បញ្ញើរយៈពេលខ្លី។

(ii) ឥណទាន និងបុរេប្រទានអតិថិជន

ចំពោះឥណទានដែលមានអត្រាថេរ ដែលមានកាលកំណត់នៅសល់តិចជាង១ឆ្នាំ ជាទូទៅតម្លៃយោងរបស់វា គឺជាតម្លៃសមស្របប៉ាន់ស្មានរបស់វា។

ចំពោះឥណទានដែលមានអត្រាថេរ និងមានកាលកំណត់នៅសល់១ឆ្នាំ ឬលើសពី១ឆ្នាំ តម្លៃសមស្របត្រូវបានប៉ាន់ស្មានដោយធ្វើអប្បបរមាលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត និងប្រើអត្រាការប្រាក់របស់ឥណទាននាពេលបច្ចុប្បន្ន ដោយសារអត្រាការប្រាក់តាមទីផ្សាររបស់ឥណទានមានហានិភ័យឥណទាន និងកាលកំណត់ប្រហាក់ប្រហែលគ្នា ហើយត្រូវបានវាយតម្លៃថាមានភាពខុសគ្នាតិចតួច ជាមួយនឹងអត្រាការប្រាក់របស់ឥណទានតាមកិច្ចសន្យា។ ជាលទ្ធផលតម្លៃសមស្របនៃឥណទាន និងបុរេប្រទានអតិថិជនរយៈពេលវែង អាចមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា នាកាលបរិច្ឆេទរាយការណ៍។

(iii) ប្រាក់បញ្ញើរបស់អតិថិជន

តម្លៃសមស្របនៃប្រាក់បញ្ញើរបស់អតិថិជន ដែលមានកាលកំណត់តិចជាង ១ឆ្នាំ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារប្រាក់បញ្ញើទាំងនេះមានរយៈពេលខ្លី។ តម្លៃសមស្របនៃប្រាក់បញ្ញើរបស់អតិថិជនដែលមានកាលកំណត់លើសពី១ឆ្នាំ ត្រូវបានគេរំពឹងថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារធនាគារបានផ្តល់អត្រាការប្រាក់ប្រហាក់ប្រហែលគ្នា ទៅនឹងឧបករណ៍ដែលមានកាលកំណត់ និងលក្ខខណ្ឌឥណទានស្រដៀងគ្នាដែរ។

តម្លៃសមស្របប៉ាន់ស្មាននៃប្រាក់បញ្ញើដែលមិនមានកាលកំណត់ រាប់ទាំងប្រាក់បញ្ញើដែលគ្មានការប្រាក់ ប្រាក់បញ្ញើដែលអាចដកបានតាមតម្រូវការ គឺជាចំនួនទឹកប្រាក់ដែលត្រូវសងនាកាលបរិច្ឆេទរាយការណ៍។

(iv) ទ្រព្យសកម្មហិរញ្ញវត្ថុ និង បំណុលហិរញ្ញវត្ថុផ្សេងៗ

តម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុផ្សេងៗ ត្រូវបានសន្មតថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា ដោយសារគណនីទាំងនេះមិនមានតម្លៃប្រែប្រួលជាសារវន្តទៅតាមអត្រាទីផ្សារទេ។

(v) ប្រាក់កម្ចី

ប្រាក់កម្ចីមិនត្រូវបានដាក់លក់លើទីផ្សារសកម្មទេ ហើយតម្លៃសមស្របរបស់វា មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា។

៣១.៥. ការគ្រប់គ្រងដើមទុន

គោលដៅរបស់ធនាគារក្នុងការគ្រប់គ្រងដើមទុន មានន័យទូលំទូលាយជាង "មូលធន" ដែលបានបង្ហាញនៅលើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ ការគ្រប់គ្រងដើមទុន មានដូចខាងក្រោម៖

- អនុលោមតាមតម្រូវការដើមទុនដែលកំណត់ដោយធនាគារកណ្តាល
- ការពារលទ្ធភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ដើម្បីឱ្យធនាគារអាចបន្តផ្តល់ផលប្រយោជន៍ដល់ភាគទុនិក និងដល់ភាគីផ្សេងៗដែលពាក់ព័ន្ធនឹងធនាគារ និង
- រក្សាមូលដ្ឋានដើមទុនរឹងមាំដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម

ធនាគារកណ្តាលតម្រូវឱ្យធនាគារពាណិជ្ជទាំងអស់ត្រូវ៖ (i) រក្សាដើមទុនអប្បបរមា (ii) រក្សាមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារយ៉ាងហោចណាស់ឱ្យស្មើនឹងដើមទុនអប្បបរមា និង (iii) អនុលោមតាមអនុបាតសាធនភាព អនុបាតសាច់ប្រាក់ងាយស្រួល និងអនុបាតសំខាន់ៗផ្សេងទៀត។

តារាងខាងក្រោមនេះ សង្ខេបអំពីសមាសធាតុដើមទុនតាមច្បាប់៖

	២០១៩		២០១៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ដើមទុនថ្នាក់ទី១				
ដើមទុន	២៥០.០០០.០០០	១.០១៨.៧៥០.០០០	១០០.០០០.០០០	៤០១.៨០០.០០០
ខាតបង្គរ	(៧.១០៩.៧៥១)	(២៨.៧៦៦.២៤៨)	(២.៧៩៩.៩៦៨)	(១១.១៦០.២៧៥)
ដក៖ ទ្រព្យសកម្មអរូបី	(៣.៥៤១.៩៥៧)	(១៤.៤៣៣.៤៧៥)	(២.៩១៥.៤៦៩)	(១១.៧១៤.៣៥៤)
ដក៖ ឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធ	(១.០៩៩.៥០៨)	(៤.៤៨០.៤៩៥)	(៣៩៨.៨០២)	(១.៦០២.៣៨៦)
	<u>២៣៨.២៤៨.៧៨៤</u>	<u>៩៧១.០៦៩.៧៨២</u>	<u>៩៣.៥៦៥.៧៦១</u>	<u>៣៧៧.៣២២.៩៨៥</u>
ដើមទុនថ្នាក់ទី២-ដើមទុនបន្ថែម				
សំវិធានធនទូទៅ	៣.៦៣១.៦១៦	១៤.៧៩៨.៨៣៥	១.៤៩៦.០៣៨	៦.០១១.០៨១
ដក៖ ការចូលរួមមូលធនក្នុងធនាគារ ឬ គ្រឹះស្ថានហិរញ្ញវត្ថុ	-	-	-	-
	<u>៣.៦៣១.៦១៦</u>	<u>១៤.៧៩៨.៨៣៥</u>	<u>១.៤៩៦.០៣៨</u>	<u>៦.០១១.០៨១</u>
សរុបដើមទុនថ្នាក់ទី១ + ដើមទុនថ្នាក់ទី២	<u>២៤១.៨៨០.៤០០</u>	<u>៩៨៥.៨៦៨.៦១៧</u>	<u>៩៥.០៦១.៨០៩</u>	<u>៣៨៣.៣៣៤.០៦៦</u>

៣២. ព្រឹត្តិការណ៍កើតឡើងបន្ទាប់ពីការិយបរិច្ឆេទរាយការណ៍

វីរុស novel coronavirus (Covid-១៩) ដែលត្រូវបានប្រកាសថាជាជំងឺឆ្លងរាតត្បាត បានឆ្លងរាលដាលមកដល់ប្រទេសកម្ពុជានៅចុងខែមករា ឆ្នាំ២០២០។ ចាប់តាំងពីពេលនោះមក ប្រទេសកម្ពុជាកំពុងប្រឈមមុខនឹងហានិភ័យជាបន្តបន្ទាប់នៃការរីករាលដាលជាថ្នាក់ជាតិនៃវីរុសនេះបន្ថែមទៀតដែលកំពុងបណ្តាលឱ្យមានការរាំងស្ទះដល់សកម្មភាពអាជីវកម្ម និងសេដ្ឋកិច្ច។ ធនាគារបានចាត់ទុកថាជំងឺឆ្លងរាតត្បាតនេះ គឺជាព្រឹត្តិការណ៍ដែលមិនតម្រូវឱ្យមាននិយ័តកម្ម ដោយសារវាជាព្រឹត្តិការណ៍ដែលបានកើតឡើងក្រោយកាលបរិច្ឆេទតារាងតុល្យការ។ ដោយសារស្ថានភាពនេះកំពុងតែរីករាលដាលយ៉ាងឆាប់រហ័ស គណៈគ្រប់គ្រងយល់ឃើញថាធនាគារមិនអាចប៉ាន់ស្មានអំពីទំហំនៃផលប៉ះពាល់ដែលអាចកើតឡើងបណ្តាលមកពីជំងឺឆ្លងរាតត្បាតនេះចំពោះធនាគារបានទេ។ ផលប៉ះពាល់នៃជំងឺឆ្លងរាតត្បាតនេះចំពោះការព្យាករណ៍សេដ្ឋកិច្ច នឹងត្រូវបានបញ្ចូលទៅក្នុងការប៉ាន់ស្មានសំវិធានធនតាម CIFRS ៩ សម្រាប់ការខាតឥណទានរំពឹងទុករបស់ធនាគារក្នុងឆ្នាំ ២០២០។



ទំនាក់ទំនងមកកាន់ធនាគារ ព្រីនស៍ ម.ក

ទូរស័ព្ទ៖

១៨០០-២០-៨៨៨៨ (ឥតគិតថ្លៃ)

អ៊ីមែល៖

info@princebank.com.kh

គេហទំព័រ៖

www.princebank.com.kh

ការិយាល័យកណ្តាល៖

ផ្ទះលេខ ១៧៥ អាហ្វិស៊ែរ មហាវិថីម៉ៅសេទុង ភូមិ៥ សង្កាត់ទួលស្វាយព្រៃទី ១
ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា